

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

(ចុះបញ្ជីពាណិជ្ជកម្មលេខ ០០០០៧២៩៨)

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

និងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

គ្រឹះស្ថានបរិក្ខេបបទ អេ អិម ខេ ភីអិលស៊ី

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល និង របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

មាតិកា

	ទំព័រ
១. របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	១ - ៤
២. របាយការណ៍របស់សវនករឯករាជ្យ	៥ - ៨
៣. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	៩
៤. របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ	១០
៥. របាយការណ៍បម្រែបម្រួលមូលធន	១១
៦. របាយការណ៍លំហូរសាច់ប្រាក់	១២ - ១៣
៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	១៤ - ១១៥



របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល (“អភិបាល”) សូមធ្វើការបង្ហាញនូវ របាយការណ៍របស់ក្រុមប្រឹក្សាភិបាល និង របាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្ម របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (ហៅកាត់ថា “ក្រុមហ៊ុន”) សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

សកម្មភាពសំខាន់ៗ

សកម្មភាពចម្បងរបស់ក្រុមហ៊ុនគឺការផ្តល់ឥណទាន ប្រាក់សន្សំនិងសេវាកម្មហិរញ្ញវត្ថុពាក់ព័ន្ធផ្សេងទៀត តាមរយៈការិយាល័យកណ្តាលរបស់ខ្លួននៅរាជធានីភ្នំពេញ និងការិយាល័យផ្សេងៗទៀតនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្នុងការិយបរិច្ឆេទដែលបានបញ្ចប់នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបាន បង្ហាញនៅក្នុង របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតនៅទំព័រទី ១០។

ទុនបម្រុង និងសំវិធានធន

ពុំមានបម្រែបម្រួលជាសារវន្តលើទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ លើកលែងតែ បម្រែបម្រួល ដែលត្រូវបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ភាគលាភ

ពុំមានភាគលាភបានប្រកាសឬបានបង់នៅក្នុងអំឡុងការិយបរិច្ឆេទនេះទេ (ឆ្នាំ២០២៣៖ គ្មាន)។

ដើមទុន

ដើមទុនរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គឺ២៧៣.៦៦២ លានរៀល ឬប្រហាក់ប្រហែលទៅនឹង ៦៧.៩៩០.៦៧១ ដុល្លារអាមេរិក (ឆ្នាំ២០២៣គឺ ២៧៣.៦៦២ លានរៀល ឬប្រហាក់ប្រហែលទៅនឹង ៦៦.៩៩២.០៣២ ដុល្លារអាមេរិក)។

ឥណទានអាក្រក់ និងជាប់សង្ស័យ

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការ សមស្រប ដើម្បីឈានដល់ការអះអាងថា នីតិវិធីពាក់ព័ន្ធជាមួយនឹង ការលុបចេញពីបញ្ជីនូវឥណទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ ត្រូវបានយកមកអនុវត្ត ហើយជឿជាក់ថា រាល់ ឥណទានអាក្រក់ត្រូវបានលុបចេញពីបញ្ជី និង សំវិធានធនមានភាពគ្រប់គ្រាន់ ចំពោះឥណទានអាក្រក់ និង ជាប់សង្ស័យ។

ទ្រព្យសកម្ម

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្រប ដើម្បីឈានដល់ការអះអាងថា នីតិវិធីពាក់ព័ន្ធជាមួយទ្រព្យសកម្ម ដែលទំនងជាមិនអាចទទួលស្គាល់ក្នុងតម្លៃដើមក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ដូចដែលបានកត់ត្រាក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុននោះ ត្រូវបានកាត់បន្ថយតម្លៃត្រឹមតម្លៃដែលគេរំពឹងទុកថាអាចលក់បាន។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីព្រឹត្តិការណ៍ណាមួយដែលអាច បណ្តាលឱ្យការកំណត់តម្លៃនៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានការយល់ច្រឡំ ឬមានភាពមិនសមស្របជាសារវន្តនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

នាការបរិច្ឆេទនៃរបាយការណ៍នេះ៖

១. ពុំមានការដាក់បន្ទុកលើទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន បានកើតមានឡើងចាប់តាំងពីចុងការិយបរិច្ឆេទនៃហិរញ្ញវត្ថុ សម្រាប់ការធានាបំណុលរបស់បុគ្គលណាមួយ លើកលែងតែត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និង
២. ពុំមានបំណុលយថាហេតុណាមួយកើតមានឡើងចំពោះក្រុមហ៊ុន តាំងពីថ្ងៃចុងការិយបរិច្ឆេទនៃហិរញ្ញវត្ថុ ក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុនទេ។

ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុឬ បំណុលផ្សេងៗរបស់ក្រុមហ៊ុន ដែលអាច ឬទំនងក្លាយជាកាតព្វកិច្ចក្នុងអំឡុងការិយបរិច្ឆេទ ១២ខែខាងមុខ បន្ទាប់ពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុដែលនឹងមាន ឬអាចមានឥទ្ធិពលជាសារវន្តដល់លទ្ធភាព របស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅពេលបំណុលនោះដល់កាលកំណត់សង។

ការប្រែប្រួលនៃហេតុការណ៍

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ (លើកលែងតែហេតុការណ៍ ដែលបានលើកឡើងនៅក្នុងរបាយការណ៍នេះ ឬក៏របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន) ដែលបានកើតឡើង ហើយធ្វើឱ្យមានការយល់ច្រឡំជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុនោះទេ។

ធាតុដែលមានលក្ខណៈមិនប្រក្រតី

ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទ មិនបានទទួលរងឥទ្ធិពលពីធាតុណាមួយ ប្រតិបត្តិការ ឬក៏ ព្រឹត្តិការណ៍ ទាំងឡាយណាដែលមានលក្ខណៈមិនប្រក្រតី។

ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល ពុំមានធាតុណាមួយ ប្រតិបត្តិការ ឬក៏ព្រឹត្តិការណ៍ទាំងឡាយណាដែលមានលក្ខណៈមិនប្រក្រតី បានកើតឡើងចន្លោះពីចុងការិយបរិច្ឆេទ និងកាលបរិច្ឆេទនៃរបាយការណ៍នេះ ដែលទំនង ជាមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើលទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្នដែលរបាយការណ៍នេះត្រូវបានរៀបចំឡើង។

ព្រឹត្តិការណ៍ក្រោយបុព្វការិយបរិច្ឆេទ

មិនមានព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់ណាមួយកើតឡើងទេ បន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដែលតម្រូវឱ្យមានការបង្ហាញឬកែតម្រូវ ក្រៅពីអ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រសិនបើមាន។

ក្រុមប្រឹក្សាភិបាល

សមាសភាពនៃក្រុមប្រឹក្សាភិបាលនៅក្នុងអំឡុងការិយបរិច្ឆេទនិងនាកាលបរិច្ឆេទនៃរបាយការណ៍នេះរួមមាន៖

លោក John Con-Sing Yung	ប្រធានក្រុមប្រឹក្សាភិបាល
លោក Chetan Tanmay	អភិបាល
លោក គា បូរណ	អភិបាល
លោក Chien-Chih Cheng	អភិបាល
លោក Chien-Ling Cheng	អភិបាល
លោក Cheng-Chung Chen	អភិបាល
លោក ទិព្វ ច័ន្ទវិបុល	អភិបាល ឯករាជ្យ
កញ្ញា ហេង សិតា	អភិបាល ឯករាជ្យ
កញ្ញា Blandine Claudia Marie Pons	អភិបាល ឯករាជ្យ

ភាគហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

ពុំមានសមាជិកនៃក្រុមប្រឹក្សាភិបាលណាម្នាក់ មានចំណែកភាគហ៊ុនដោយផ្ទាល់នៅក្នុងក្រុមហ៊ុននោះទេ។ ពុំមានការរៀបចំដែលកើតឡើងដោយក្រុមហ៊ុនជាភាគីមួយ ក្នុងគោលបំណងធ្វើឱ្យអភិបាលទទួលបានភាគហ៊ុននៅក្នុងក្រុមហ៊ុន ឬអង្គភាពសាជីវកម្មឡើយ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅចុងការិយបរិច្ឆេទ ឬនៅក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានការរៀបចំណាមួយដែលមានក្រុមហ៊ុនជាភាគីមួយ ក្នុងគោលបំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាល ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយ មធ្យោបាយទិញយកភាគហ៊ុនទេ ។

ចាប់តាំងពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុមុន ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់បានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានទទួល ដូចបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយក្រុមហ៊ុន ឬដោយក្រុមហ៊ុនពាក់ព័ន្ធមួយជាមួយនឹងក្រុមហ៊ុន ដែលសមាជិកក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬក៏ជាមួយក្រុមហ៊ុនដែលសមាជិកក្រុមប្រឹក្សាភិបាលនោះ មានផលប្រយោជន៍ ផ្នែកហិរញ្ញវត្ថុច្រើនជាមួយនោះទេ លើកលែងតែការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលចំពោះរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល ជាអ្នកទទួលខុសត្រូវដើម្បីធ្វើឱ្យប្រាកដថារបាយការណ៍ហិរញ្ញវត្ថុផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវអំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងលទ្ធផលហិរញ្ញវត្ថុ ហើយនឹងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ក្រុមប្រឹក្សាភិបាលត្រូវបានតម្រូវឱ្យ៖

- អនុម័តគោលនយោបាយគណនេយ្យសមស្របដោយមានការវិនិច្ឆ័យ និងការប៉ាន់ស្មានដោយសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព។
- អនុវត្តតាម តាមការតម្រូវនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា "CIFRS") ឬប្រសិនបើមានគម្លាតនៃការអនុវត្តស្តង់ដារ ដើម្បីជាប្រយោជន៍ដល់ការបង្ហាញនូវភាពពិត និងត្រឹមត្រូវរបស់របាយការណ៍ហិរញ្ញវត្ថុនោះ គម្លាតទាំងនោះ ត្រូវបានបង្ហាញ ពន្យល់ និងកំណត់ចំនួនទឹកប្រាក់ក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឱ្យបានសមរម្យ។
- រក្សាទុកបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ និងធានាថាប្រព័ន្ធនៃការគ្រប់គ្រងផ្ទៃក្នុងមានប្រសិទ្ធភាព។
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយឈរលើ មូលដ្ឋាននិរន្តរភាព លើកលែងតែក្នុងករណីដែលក្រុមហ៊ុនមិនអាចបន្តសកម្មភាពអាជីវកម្មរបស់ខ្លួននាពេលអនាគត។
- បង្កើតគោលនយោបាយទូទៅសម្រាប់ក្រុមហ៊ុន អនុម័តរាល់ការសម្រេចចិត្ត និងសកម្មភាពទាំងឡាយរបស់ក្រុមប្រឹក្សាភិបាលដែលមានឥទ្ធិពលលើប្រតិបត្តិការអាជីវកម្ម និងលទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន និងធានាថាគោលនយោបាយនិងការសម្រេចចិត្តទាំងនោះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងសមស្របក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលបញ្ជាក់ថា ក្រុមហ៊ុនបានអនុវត្តតាមលក្ខខណ្ឌតម្រូវចាំបាច់នានា ដូចដែលបានបញ្ជាក់ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

សេចក្តីផ្តើមការណ៍របស់ក្រុមប្រឹក្សាភិបាល

របាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញនូវភាពត្រឹមត្រូវ នៃស្ថានភាពហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេ អឹម ខេ ភីអិលស៊ី នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហើយគិតត្រឹមកាលបរិច្ឆេទចេញផ្សាយរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលជឿជាក់ថា ក្រុមហ៊ុនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទូទាត់បំណុលនៅពេលដល់កំណត់សង។

តំណាងក្រុមប្រឹក្សាភិបាល



លោក John Con-Sing Yung

ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
កាលបរិច្ឆេទ៖ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥



របាយការណ៍សវនករឯករាជ្យ

ជូនភាគទុនិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី

មតិយោបល់របស់យើងខ្ញុំ

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសាវ័ន្តទាំងអស់ នៃ ស្ថានភាពហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (ហៅកាត់ថា ក្រុមហ៊ុន) គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា (ហៅកាត់ថា CIFRS)។

របាយការណ៍ដែលយើងខ្ញុំបានធ្វើសវនកម្ម

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន រួមមាន៖

- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
- របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍បម្រែបម្រួលមូលធន សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ដំណាច់ឆ្នាំ និង
- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ រួមទាំង ព័ត៌មានគោលការណ៍គណនេយ្យជាសាវ័ន្ត និងព័ត៌មានពន្យល់ ផ្សេងៗទៀត។

មូលដ្ឋាននៃមតិយោបល់របស់យើងខ្ញុំ

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាម ស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា (ហៅកាត់ថាស្តង់ដារ សវនកម្ម)។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលអនុលោមទៅតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែមទៀតនៅក្នុង កថាខណ្ឌ ការទទួលខុសត្រូវរបស់សវនករក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍សវនកររបស់ យើងខ្ញុំ។

យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួល មានភាពគ្រប់គ្រាន់ និងសមហេតុផល ដើម្បីធ្វើជា មូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

ឯករាជ្យ

យើងខ្ញុំមានឯករាជ្យពីក្រុមហ៊ុន ដែលអនុលោមទៅតាមក្រមសីលធម៌អន្តរជាតិ សម្រាប់គណនេយ្យករវិជ្ជាជីវៈ (រួមទាំងស្តង់ដារឯករាជ្យអន្តរជាតិ) ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារក្រមសីលធម៌អន្តរជាតិ សម្រាប់ គណនេយ្យករ (ហៅកាត់ថា ក្រមសីលធម៌អន្តរជាតិ) និងអនុលោមទៅតាមក្រមសីលធម៌របស់វិទ្យាស្ថានគណនេយ្យករ ជំនាញ និងសវនករកម្ពុជា (ហៅកាត់ថា ក្រមសីលធម៌ វគសក) ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំ ចំពោះ របាយការណ៍ហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំបានបំពេញភារកិច្ច ក្នុងការទទួលខុសត្រូវផ្នែកក្រមសីលធម៌ ផ្សេងៗទៀតដែលកំណត់ដោយក្រមសីលធម៌អន្តរជាតិ និងក្រមសីលធម៌ វគសក។

ព័ត៌មានផ្សេងៗ

គណៈគ្រប់គ្រង ទទួលខុសត្រូវចំពោះព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗដែលយើងខ្ញុំបានទទួល នាកាលបរិច្ឆេទនៃរបាយការណ៍សវនករនេះ រួមមានរបាយការណ៍ក្រុមប្រឹក្សាភិបាល និងព័ត៌មានហិរញ្ញវត្ថុបន្ថែម និងការលាតត្រដាងផ្សេងៗទៅតាមតម្រូវការរបស់ធនាគារជាតិ នៃ កម្ពុជា ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកររបស់យើងខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំចំពោះរបាយការណ៍ហិរញ្ញវត្ថុ ពុំបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗនោះទេ ហើយយើងខ្ញុំមិនធ្វើការធានាអះអាងចំពោះព័ត៌មានទាំងនោះទេ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ យើងខ្ញុំទទួលខុសត្រូវក្នុងការអានព័ត៌មានផ្សេងៗ ដើម្បីពិចារណាថាតើព័ត៌មានផ្សេងៗទាំងនោះមានភាពផ្ទុយគ្នាជាសារវន្តពីរបាយការណ៍ហិរញ្ញវត្ថុ ឬផ្ទុយពីការយល់ដឹងរបស់យើងខ្ញុំផ្នែកលើលទ្ធផលនៃការធ្វើសវនកម្ម ឬមានការរាយការណ៍ពីកំហុសឆ្គងជាសារវន្តដែលបានកើតឡើងឬទេ។

ផ្អែកទៅលើការងារដែលយើងខ្ញុំបានបំពេញ ទៅលើព័ត៌មានផ្សេងៗដែលយើងខ្ញុំទទួលបាន មុនកាលបរិច្ឆេទនៃរបាយការណ៍សវនករនេះ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តដែលកើតចេញពីព័ត៌មានផ្សេងៗទាំងនេះ យើងខ្ញុំត្រូវរាយការណ៍ពីអង្គហេតុនៃកំហុសឆ្គងទាំងនោះ។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍ចំពោះបញ្ហានេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកដែលទទួលបន្ទុកលើអភិបាលកិច្ចចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងបង្ហាញរបាយការណ៍ទាំងនោះឱ្យបានត្រឹមត្រូវ ដោយអនុលោមទៅតាម CIFRS និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យច្រៀងផុតពីការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការវាយតម្លៃអំពីលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មានដែលពាក់ព័ន្ធ ក៏ដូចជាបញ្ហាផ្សេងៗដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម ដោយប្រើមូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្ម លើកលែងតែគណៈគ្រប់គ្រងមានគម្រោងបិទអាជីវកម្មរបស់ក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការ ឬដោយមិនមានជម្រើសណាមួយផ្សេងប្រកបដោយភាពប្រាកដប្រជាណាមួយ។

អ្នកដែលទទួលបន្ទុកលើអភិបាលកិច្ច ទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករ ក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺស្វែងរកអំណះអំណាងដែលសមហេតុផល ថារបាយការណ៍ហិរញ្ញវត្ថុទាំងមូលពុំមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ និងចេញរបាយការណ៍សវនករដែលមានមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផលគឺជាការអះអាងក្នុងកម្រិតខ្ពស់ ប៉ុន្តែវាមិនមែនជាការធានាថាសវនកម្មដែលបានធ្វើឡើងដោយអនុលោមទៅតាមស្តង់ដារសវនកម្ម តែងតែរកឃើញជានិច្ចនូវការរាយការណ៍ខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើងពីការក្លែងបន្លំ ឬកំហុសឆ្គង ហើយវាត្រូវបានចាត់ទុកថាមានលក្ខណៈជាសារវន្ត ប្រសិនបើការរាយការណ៍ខុសនីមួយៗ ឬការរាយការណ៍ខុសសរុប អាចត្រូវបានរំពឹងថាវាជះឥទ្ធិពលលើមូលដ្ឋាននៃការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ផ្នែកមួយនៃការធ្វើសវនកម្មដែលអនុលោមទៅតាមស្តង់ដារសវនកម្ម តម្រូវឱ្យយើងខ្ញុំប្រើប្រាស់ការវិនិច្ឆ័យប្រកបដោយ វិជ្ជាជីវៈ និងរក្សាការសង្ស័យស្របតាមវិជ្ជាជីវៈ ក្នុងពេលបំពេញការងារសវនកម្មរបស់យើងខ្ញុំ។ យើងខ្ញុំ៖

- កំណត់ និងវាយតម្លៃហានិភ័យនៃភាពខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលអាចបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ ដោយដាក់តែងនីតិវិធីសវនកម្ម និងធ្វើសវនកម្មដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងស្វែងរកភស្តុតាងសវនកម្មគ្រប់គ្រាន់ និងសមស្រប ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលបណ្តាលមកពីការរកមិនឃើញកំហុសឆ្គងជាសារវន្តពីការក្លែងបន្លំ វាមានទំហំធំជាងហានិភ័យដែលបណ្តាលមកពីកំហុសឆ្គងអចេតនា ដោយសារការក្លែងបន្លំមាន ការសមគំនិត ការក្លែងបន្លំឯកសារ ការលុបបំបាត់ដោយចេតនា ការបង្ហាញខុស ឬការរំលងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងសវនកម្ម ដើម្បីដាក់តែងនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនបញ្ចេញមតិយោបល់របស់យើងខ្ញុំ ទៅលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារទេ។
- វាយតម្លៃអំពីភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ ភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការលាតត្រដាងពាក់ព័ន្ធ ដែលគណៈគ្រប់គ្រងបានធ្វើឡើង។
- សន្និដ្ឋានលើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្មរបស់គណៈគ្រប់គ្រង អាស្រ័យទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន ថាតើវាមានភាពមិនច្បាស់លាស់ជាសារវន្តដែលបានកើតឡើងកម្រិតណា ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានា ដែលអាចបណ្តាលឱ្យមានការសង្ស័យជាដុំកំភួន ទៅលើលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួនដែរឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានភាពមិនច្បាស់លាស់ជាសារវន្តបានកើតឡើងនោះ យើងខ្ញុំត្រូវធ្វើការបង្ហាញនៅក្នុងរបាយការណ៍សវនករ ដើម្បីទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ចំពោះការលាតត្រដាងព័ត៌មាន នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងនោះមិនទាន់គ្រប់គ្រាន់ទៀត យើងខ្ញុំត្រូវធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ សេចក្តីសន្និដ្ឋានសរុបរបស់យើងខ្ញុំ អាស្រ័យទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន រហូតដល់ថ្ងៃចុះហត្ថលេខាលើរបាយការណ៍សវនករនេះ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានាក្នុងពេលអនាគត អាចបណ្តាលឱ្យក្រុមហ៊ុនឈប់បន្តនិរន្តរភាពអាជីវកម្ម។

- វាយតម្លៃការបង្ហាញទូទៅ ចេតនាសម្ព័ន្ធ និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងការលាតត្រដាងព័ត៌មានផ្សេងៗ និងកំណត់ថាបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ជាក់ស្តែង ដែលអាចធ្វើឱ្យមានការបង្ហាញត្រឹមត្រូវ។

យើងខ្ញុំបានវាយការណ៍ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ចនូវបញ្ហាផ្សេងៗដូចជា ទំហំការងារតាមផែនការ និងពេលវេលាសវនកម្ម ព្រមទាំងបញ្ហាសវនកម្មសំខាន់ៗ រួមទាំងវាយការណ៍ពីភាពខ្វះខាតជាសារវន្តក្នុងការគ្រប់គ្រងផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ។

៦. ក្រុមហ៊ុន ប្រាយភ័តអ័រហោធិ៍ខុត្តិស៍ (ខេមបូឌា)



ឡាន ហ៊ុន
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
		លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៥	៩៨.៨៤២	២៤.៥៥៧.០០៨	១១៤.២៨៣	២៧.៩៧៦.៣៦៥
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៦	៣០១.៥៩១	៧៤.៩២៩.៤៣៧	២៨២.២៩២	៦៩.១០៤.៥៧៩
សមតុល្យនៅធនាគារផ្សេងៗ	៧	១៤៥.៤៦៨	៣៦.១៤១.០៩៤	២៤៦.៨៨២	៦០.៤៣៦.៣០៤
ឥណទានផ្តល់ដល់អតិថិជន	៨	២.២២១.៥៧១	៥៥១.៩៤៣.១៧៤	២.២៦៤.០៤៣	៥៥៤.២៣៣.២៣៣
មូលបត្របំណុលវាស់វែងតាមថ្លៃដើមដករំលស់	៩	៤.០៩៩	១.០១៨.៤៧២	៤.១៤៦	១.០១៥.០០៥
ទ្រព្យសម្បត្តិ និងបរិក្ខារ	១០	១៥.៤០៥	៣.៨២៧.៣៦១	១៩.៤២៧	៤.៧៥៥.៦០១
ទ្រព្យសកម្មអរូបី	១១	៦.១៧៩	១.៥៣៥.១៧២	៦.២៩៧	១.៥៤១.៦១០
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	១២	២៨.៥៦៦	៧.០៩៧.១៣៨	៣២.០១២	៧.៨៣៦.៤៩៤
ពន្ធទ្រព្យសកម្មក្នុងឆ្នាំ	១៣	៣.៨១៦	៩៤៧.៩៧៧	-	-
ពន្ធពន្យារជាទ្រព្យសកម្ម	១៣	១៧.២៩៧	៤.២៩៧.៣៥៨	១៩.៥១០	៤.៧៧៦.០៧៦
ការវិនិយោគតាមវិធីសាស្ត្រមូលធន សុទ្ធ	១៤	១.៦៤៨	៤០៩.៤៦៤	-	-
ទ្រព្យសកម្មផ្សេងៗ	១៥	២៦.៨៣៩	៦.៦៦៨.១៧០	២៣.៨៦២	៥.៨៤១.៤៩០
ទ្រព្យសកម្មសរុប		២.៨៧១.៣២១	៧១៣.៣៧១.៨២៥	៣.០១២.៧៥៤	៧៣៧.៥១៦.៧៥៧
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	១៦	១.៣១១.៨១៤	៣២៥.៩១៦.៥៩៦	១.១១៨.៨៤៣	២៧៣.៨៩០.៦៦៦
ប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១៧	៧០.៣០៦	១៧.៤៦៧.៣៨៣	៣៣.៩១៦	៨.៣០២.៦៤៦
បំណុលពន្ធផ្គត់		-	-	៤៥៤	១១១.១១៨
បំណុលផ្សេងៗ	១៨	២១.៥៣៥	៥.៣៤៩.៩៨៣	២៥.៧៦២	៦.៣០៦.៦០៤
បំណុលកតិសន្យា	១២	២៧.៥៨៤	៦.៨៥៣.១៨៨	៣១.២៦១	៧.៦៥២.៥៦៦
ប្រាក់កម្ចី	១៩	៧៧៦.០២២	១៩២.៨០០.៥៣៥	១.១៧៣.៦០៦	២៨៧.២៩៦.៥១៨
អនុបំណុល	២០	៧៥.១៦២	១៨.៦៧៣.៨៥៤	៥៧.៤៤១	១៤.០៦១.៤១៨
កាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក	២២	៤១.១៤២	១០.២២១.៥៩៩	៣០.៥១៤	៧.៤៦៩.៧៨០
បំណុលសរុប		២.៣២៣.៥៦៥	៥៧៧.២៨៣.១៣៨	២.៤៧១.៧៩៧	៦០៥.០៩១.៣១៦
មូលធន					
ដើមទុន	២៣	២៧៣.៦៦២	៦៧.៩៩០.៦៧១	២៧៣.៦៦២	៦៦.៩៩២.០៣២
បុព្វលាភភាគហ៊ុន		២២.៤២៥	៥.៥៧១.៥១៧	២២.៤២៥	៥.៤៨៩.៦៨៣
ទុនបម្រុង	២៤	១៧៤.៤៦២	៤៣.៦១៣.១៧៤	១៧៣.៦៧៤	៤២.៥០៧.១០៥
ប្រាក់ចំណេញរក្សាទុក		៧៧.២០៧	១៨.៩១៣.៣២៥	៧១.១៩៦	១៧.៤៣៦.៦២១
មូលធនសរុប		៥៤៧.៧៥៦	១៣៦.០៨៨.៦៨៧	៥៤០.៩៥៧	១៣២.៤២៥.៤៤១
បំណុល និងមូលធនសរុប		២.៨៧១.៣២១	៧១៣.៣៧១.៨២៥	៣.០១២.៧៥៤	៧៣៧.៥១៦.៧៥៧

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយពីទំព័រ១៤ ដល់១១៥ ជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**របាយការណ៍ចំណេញខាត និងលទ្ធផលលម្អិតផ្សេងៗ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

	កំណត់ សម្គាល់	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
		លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
ចំណូលការប្រាក់	២៥	៥១០.១១០	១០០.៧៣៩.២៥០	៥៥៥.៣៦៥	១០៨.១១៧.៧៦៩
ចំណាយការប្រាក់	២៦	(១៧១.៥១១)	(៥២.១២៩.៨២៩)	(១៧២.៨១១)	(៥២.០៥៦.៥៥១)
ចំណូលពីការប្រាក់សុទ្ធ		៣៣៨.៥៩៩	៥៨.៦០៩.៤២១	៣៨២.៥៥៤	៥៦.០៦១.២១៨
ចំណាយកម្រៃជើងសារ	២៧	(១៨.២៦៧)	(៥.៤៨៧.០០៤)	(១៩.៩០៨)	(៥.៤៨៧.០០៤)
ចំណូលផ្សេងៗ	២៨	៣៤.៦៣៥	៨.៥០៧.៧៩៩	៥២.៤០៩	១០.៣១៨.៥៣៦
ចំណូលពីប្រតិបត្តិការសរុប		៣៥៤.៩៦៧	៦១.៦៣០.២១៦	៣៩៥.០៥៥	៦០.៨៩២.៧៥០
ប្រាក់ជំនួយ		២១៩	៥៣.៧៨៤	៥០	៩.៦៧១
ចំណាយបុគ្គលិក និងបន្ទុកពាក់ព័ន្ធផ្សេងៗ	២៩	(១២៦.៦១១)	(៣១.១០០.៦៦៩)	(១២៧.៣៧៣)	(៣០.៩៩០.៩៥៤)
ចំណាយរំលស់	៣០	(១៧.៤៣០)	(៤.២៨១.៦២៦)	(១៨.៥៧៤)	(៤.៥១៩.១៨៤)
ចំណាយប្រតិបត្តិការផ្សេងៗ	៣១	(៥៧.២៤៦)	(១១.៦០៥.៤៦៨)	(៥៦.៥៨៣)	(១១.៣៣៤.០៣៧)
ការខាតបង់សុទ្ធលើឱនភាពតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ	៣២	(៥២.៤០៦)	(១២.៨៧៣.១១៨)	(៧១.៩៩៥)	(១៧.៥១៦.៩៧០)
ចំណែកនៃចំណេញសុទ្ធនៃការវិនិយោគដោយ ប្រើប្រាស់វិធីសាស្ត្រមូលធន		៥២	១០.៤០៩	-	-
ចំណេញផ្សេងៗ	៣៣	៣០១	៧៣.៨៨៩	២០២	៤៩.០៨១
ចំណេញមុនពន្ធលើប្រាក់ចំណូល		១១.៨៣៦	២.៩០៧.៤១៧	២៩.៧៧១	៧.២៥៣.៦៦៨
ចំណាយពន្ធលើប្រាក់ចំណូល	១៣	(២.៨៧៤)	(៧០៥.៨៤៦)	(៦.៩១៦)	(១.៦៨២.៨៦៣)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		៨.៩៦២	២.២០១.៥៧១	២២.៨៥៥	៥.៥៧០.៨០៥
លទ្ធផលលម្អិតផ្សេងៗ៖					
ធាតុដែលអាចនឹងបែងចែកឡើងវិញ នៅក្នុងប្រាក់ចំណេញ ខាត					
ចំណេញ/(ខាត)ពីឧបករណ៍ទប់ស្កាត់ហានិភ័យ -		១៩៦	៤៧.៩៩៦	(៥៦០)	(១១១.៩៦៣)
ធាតុដែលមិនបានបែងចែកឡើងវិញ នៅក្នុងប្រាក់ចំណេញ ខាត					
ការវាស់វែងអត្ថប្រយោជន៍បុគ្គលិកឡើងវិញ - កាត់ពន្ធច		(២.៣៥៩)	(៥៧៩.៤៥១)	២.១៣៤	៥១៩.៣០៤
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	១.៩៩៣.១៣០	-	១.០១៩.១៥០
		(២.១៦៣)	១.៤១៣.៦៧៩	១.៥៧៤	១.៥៣៨.៤៥៤
លទ្ធផលលម្អិតផ្សេងៗសរុបសម្រាប់ការិយបរិច្ឆេទ		៦.៧៩៥	៣.៦២៥.២៩៦	២៤.៤២៩	៦.៥២៧.២៩៦
ប្រាក់ចំណេញរបស់ម្ចាស់ក្រុមហ៊ុន		៨.៩៦២	២.២០១.៥៧១	២២.៨៥៥	៥.៥៧០.៨០៥
លទ្ធផលលម្អិតសរុបរបស់ម្ចាស់ក្រុមហ៊ុន		៦.៧៩៥	៣.៦២៥.២៩៦	២៤.៤២៩	៦.៥២៧.២៩៦

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយពីទំព័រ ១៤ ដល់ ១១៥ ជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	ជាបស់ម្ចាស់ក្រុមហ៊ុន									
	ដើមទុន		បុព្វលាភភាគហ៊ុន		ទុនបម្រុង		ប្រាក់ចំណេញរក្សាទុក		សរុប	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	២៧៣.៦៦២	៦៦.៤៧១.៣២៦	២២.៤២៥	៥.៤៤៧.០១៤	៧២.០០០	១៧.១៦៤.១៨៥	១៤៨.៣៤១	៣៦.៣៥៥.៦២០	៥១៦.៤២៨	១២៥.៤៣៨.១៤៥
ប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំ	-	-	-	-	-	-	២២.៨៥៥	៥.៥៦០.៨០៥	២២.៨៥៥	៥.៥៦០.៨០៥
ការវាស់វែងអត្ថប្រយោជន៍បុគ្គលិកឡើងវិញ										
- កាត់ពន្ធទូច	-	-	-	-	២.១៣៤	៥១៩.៣០៤	-	-	២.១៣៤	៥១៩.៣០៤
ខាតឧបករណ៍ទប់ស្កាត់ហានិភ័យ- កាត់ពន្ធទូច	-	-	-	-	(៤៦០)	(១១១.៩៦៣)	-	-	(៤៦០)	(១១១.៩៦៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	៤៥៥.៧៧៥	-	-	-	៤៥៥.៧៧៥
លទ្ធផលលម្អិតក្នុងឆ្នាំសរុប	-	-	-	-	១.៦៧៤	៤៦៣.១១៦	២២.៨៥៥	៥.៥៦០.៨០៥	២៤.៩៩៩	៦.៥២៣.៩៥៩
ប្រតិបត្តិការជាមួយម្ចាស់ក្នុងនាមជាម្ចាស់ក្រុមហ៊ុន៖										
ការផ្ទេរពីទុនបម្រុង	-	-	-	-	១០០.០០០	២៤.៤៧៩.៨០៤	(១០០.០០០)	(២៤.៤៧៩.៨០៤)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៥២០.៧០៦	-	៤២.៦៦៩	-	-	-	-	-	៥៦៣.៣៧៥
	-	៥២០.៧០៦	-	៤២.៦៦៩	១០០.០០០	២៤.៤៧៩.៨០៤	(១០០.០០០)	(២៤.៤៧៩.៨០៤)	-	៥៦៣.៣៧៥
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	២៧៣.៦៦២	៦៦.៩៩២.០៣២	២២.៤២៥	៥.៤៨៩.៦៨៣	១៧៣.៦៧៤	៤២.៥០៧.១០៥	៧១.១៩៦	១៧.៤៣៦.៦២១	៥៤០.៩៥៧	១៣២.៤២៥.៤៤១
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	២៧៣.៦៦២	៦៦.៩៩២.០៣២	២២.៤២៥	៥.៤៨៩.៦៨៣	១៧៣.៦៧៤	៤២.៥០៧.១០៥	៧១.១៩៦	១៧.៤៣៦.៦២១	៥៤០.៩៥៧	១៣២.៤២៥.៤៤១
ប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំ	-	-	-	-	-	-	៨.៩៦២	២.២០១.៥៧១	៨.៩៦២	២.២០១.៥៧១
ការវាស់វែងអត្ថប្រយោជន៍បុគ្គលិកឡើងវិញ										
- កាត់ពន្ធទូច	-	-	-	-	(២.៣៥៩)	(៥៧៩.៤៥១)	-	-	(២.៣៥៩)	(៥៧៩.៤៥១)
ខាតឧបករណ៍ទប់ស្កាត់ហានិភ័យ- កាត់ពន្ធទូច	-	-	-	-	១៩៦	៤៧.៩៩៦	-	-	១៩៦	៤៧.៩៩៦
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	៩១២.៦៥៧	-	-	-	៩១២.៦៥៧
លទ្ធផលលម្អិតក្នុងឆ្នាំសរុប	-	-	-	-	(២.១៦៣)	៣៨១.២០២	៨.៩៦២	២.២០១.៥៧១	៦.៧៩៩	២.៥៨២.៧៧៣
ប្រតិបត្តិការជាមួយម្ចាស់ក្នុងនាមជាម្ចាស់ក្រុមហ៊ុន៖										
ការផ្ទេរទៅទុនបម្រុង	-	-	-	-	២.៩៥១	៧២៤.៨៦៧	(២.៩៥១)	(៧២៤.៨៦៧)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៩៩៨.៦៣៩	-	៨១.៨៣៤	-	-	-	-	-	១.០៨០.៤៧៣
	-	៩៩៨.៦៣៩	-	៨១.៨៣៤	២.៩៥១	៧២៤.៨៦៧	(២.៩៥១)	(៧២៤.៨៦៧)	-	១.០៨០.៤៧៣
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	២៧៣.៦៦២	៦៧.៩៩០.៦៧១	២២.៤២៥	៥.៥៧១.៥១៧	១៧៤.៤២៦	៤៣.៦១៣.១៧៤	៧៧.២០៧	១៨.៩១៣.៣២៥	៥៤៧.៧៥៦	១៣៦.០៨៨.៦៨៧

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយព័ត៌មានទី១៤ ដល់១១៥ ជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

របាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
		លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញមុនពន្ធដារ		១១.៨៣៦	២.៩០៧.៤១៧	២៩.៧៧១	៧.២៤៣.៦៦៨
<i>និយ័តកម្ម៖</i>					
ចំណាយរំលស់	៣០	១៧.៤៣០	៤.២៨១.៦២៦	១៨.៥៧៤	៤.៥១៩.១៨៤
ការខាតបង់សុទ្ធលើឱនភាពតម្លៃឧបករណ៍ហិរញ្ញវត្ថុ	៣២	៥២.៤០៦	១២.៨៧៣.១១៨	៧១.៩៩៥	១៧.៥១៦.៩៧០
ការកើនកាតព្វកិច្ចអត្ថប្រយោជន៍របស់បុគ្គលិក		៥.៤៦៣	១.៣៤១.៨១២	៤.៥១៦	១.០៩៨.៧១៣
ខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		៣៣	៨.១៦៦	១៧	៤.១៥១
ខាតពីការលក់ទ្រព្យសកម្មអរូបី		៨	១.៩៦២	៨	២.០០៣
ចំណេញពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		(៣៤២)	(៨៤.០១៧)	(២២៧)	(៥៥.២៣៤)
ចំណែកសមាមាត្រនៃប្រាក់ចំណេញរបស់សមាគម		(៤២)	(១០.៤០៩)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណមិនទាន់ទទួលស្គាល់		៣៨៥	៩៥.៨៥៨	(២.៧៤៩)	(៦៦៨.៨៨៧)
ចំណូលការប្រាក់	២៥	(៤១០.១១០)	(១០០.៧៣៩.២៥០)	(៤៤៤.៣៦៤)	(១០៨.១១៧.៧៦៩)
ចំណាយការប្រាក់	២៦	១៧១.៥១១	៤២.១២៩.៨២៩	១៧២.៨១១	៤២.០៤៦.៤៨១
		(១៥១.៥៩៩)	(៣៧.១៩៩.៤២១)	(១៧១.៥៥៣)	(៣៦.០៧១.៣១៦)
<i>បម្រែបម្រួលនៃដើមទុនចល័ត៖</i>					
សមតុល្យនៅធនាគារជាតិនៃកម្ពុជា		៣	៧៣៧	(៦)	(១.៣៨៥)
សមតុល្យតម្កល់ជាទ្រព្យធានានៅធនាគារផ្សេងៗ		៥៤.៣៣៨	១៣.៣៤៧.៤៥៨	(១៩.៤៦៥)	(៤.៧៣៦.០១០)
ប្រាក់តម្កល់តាមច្បាប់		១១.៨៥៨	២.៩១២.៧៨៨	(៥២.៧៨៥)	(១២.៨៤៣.០៥២)
ឥណទានផ្តល់ដល់អតិថិជន		(២០.០០៤)	(៤.៩១៣.៧៣៥)	(៥៧.៦២៣)	(១៤.០២០.៣១០)
ទ្រព្យសកម្មផ្សេងៗ		(១.១២៥)	(២៧៦.៣២១)	១០៣	២៥.១២១
ប្រាក់បញ្ញើរបស់អតិថិជន		១៩៤.៨៨៨	៤៧.៨៧២.២៩៣	១០១.០៧៨	២៤.៥៩៣.២៦៤
ប្រាក់បញ្ញើរបស់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ		៣៧.៦០៩	៩.២៣៨.៣១០	(៣.៤៣៤)	(៨៣៦.៦២៣)
បំណុលផ្សេងៗ		(៣.៨៩៨)	(៩៥៧.៤៦០)	(៣.៥៦៩)	(៨៦៨.៣៤៦)
<i>សាច់ប្រាក់បានពី/(ប្រើក្នុង)ក្នុងប្រតិបត្តិការ</i>		១២២.២៤៧	៣០.០២៩.១៩២	(១៨៥.៣៥៤)	(៤៥.០៩៨.០៦១)
ការប្រាក់បានទទួល		៣៩៦.៤៩១	៩៧.៣៩៤.០៤៣	៤២៩.៦៩២	១០៤.៥៤៧.៨៣៧
ការប្រាក់បានបង់		(១៥៩.៨៥៤)	(៣៩.២៦៦.៥១០)	(១៦១.៤៦៤)	(៣៩.២៨៥.៥៤៥)
ពន្ធលើប្រាក់ចំណូលបានបង់		(៤.៥០៤)	(១.១០៦.៣០៦)	(១៦.៣២៤)	(៣.៩៧១.៨៥៧)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ		៣៥២.៣៤០	៨៧.០៥០.៤១៩	៦៦.៨៥០	១៦.១៩២.៣៧៩
លំហូរសាច់ប្រាក់ពី សកម្មភាពវិនិយោគ					
សាច់ប្រាក់បានពីមូលបត្របំណុល		-	-	៤.៣០៧	១.០៤៧.៩៥៥
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	១០	(២.៨១០)	(៦៩៨.២១៨)	(១០.៨៧៩)	(២.៦៦៣.៣៧២)
ការទិញទ្រព្យសកម្មអរូបី	១១	(១.៤៦៨)	(៣៦៤.៦៩៩)	(១.៩១៥)	(៤៦៨.៦៧៦)
សាច់ប្រាក់ទទួលបានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		៦៤២	១៥៩.៤៧៥	៥៩៦	១៤៦.០៣៦
សាច់ប្រាក់សុទ្ធ ប្រើក្នុងសកម្មភាពវិនិយោគ		(៣.៦៣៦)	(៩០៣.៤៤២)	(៧.៨៩១)	(១.៩៣៨.០៥៧)
លំហូរសាច់ប្រាក់ពី សកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់បានទទួលពីប្រាក់កម្ចី		៧៥២.២៧៤	១៨៤.៧៨៨.៤៤២	៥៧៥.៥០២	១៤០.៨៨១.៦៧៨
ការទូទាត់សងប្រាក់កម្ចី		(១.១៤១.៨២០)	(២៨០.៤៧៦.៥៣៨)	(៦៣០.៩៤៣)	(១៥៤.៤៥៣.៦៣៧)
សាច់ប្រាក់បានទទួលពីអនុបំណុល		២៤.៤២៦	៦.០០០.០០០	៤០.៨៥០	១០.០០០.០០០
ការទូទាត់សងអនុបំណុល		(៥.៦៩៩)	(១.៤០០.០០០)	(៩.៨០៤)	(២.៤០០.០០០)
ការទូទាត់ភតិសន្យាជាប្រាក់ដើម		(៩.៥៨៤)	(២.៣៥៤.២០៧)	(១០.០៩១)	(២.៤៧០.៣៥៣)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពហិរញ្ញប្បទាន		(៣៨០.៤០៣)	(៩៣.៤៤២.៣០៣)	(៣៤.៤៤៦)	(៨.៤៤២.៣១២)
(តំហាយ)/កំណើនសុទ្ធក្នុងសាច់ប្រាក់ និងសាច់ប្រាក់សមមូល					
ប្រាក់ និងសាច់ប្រាក់សមមូលនាដើមការិយបរិច្ឆេទ		៣៣៣.៧៨៩	៨១.៧១០.៨៩០	៣០៩.៦១៦	៧៥.២០៤.២៥៩
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	១.១៤៤.៩៩៩	-	៦៩៤.៦២៦
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងការិយបរិច្ឆេទ	៣៤	៣៣៤.១៣០	៨២.៨៥៥.៨៨៩	៣៣៣.៧៨៩	៨១.៧១០.៨៨៥

គ្រឹះស្ថានបរិក្ខេបប្រឹក្សាប្រឹក្សា អេ អិម ខេ ភីអិលស៊ី

របាយការណ៍លំហូរសាច់ប្រាក់ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ប្រតិបត្តិការមិនមែនជាសាច់ប្រាក់៖

- សកម្មភាពមិនមែនជានិយោគនៃការទិញទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់ ១៣។
- ប្រាក់កម្ចីចំនួន ៥០.០០០ លានរៀល ត្រូវរំកិលទៅមុខក្នុងឆ្នាំ២០២៤ (២០២៣៖ ២០៤.៥៧៥ លានរៀល)។

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយពីទំព័រ ១៤ ដល់ ១១៥ ជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

១. អំពីក្រុមហ៊ុន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (“ក្រុមហ៊ុន”) បានទទួលអាជ្ញាប័ណ្ណជាស្ថាប័ន មីក្រូហិរញ្ញវត្ថុ ដែលមានទីតាំង និងចុះបញ្ជីក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៩ មានឈ្មោះថា ធនាគារ ពន្លឺថ្មី (ហៅកាត់ថា “TPT”) ដែលជា កម្មវិធីរបស់ Concern Worldwide Cambodia។ រាល់ទ្រព្យសកម្ម បំណុល និងវិភាគទានបង្ករទាំងអស់របស់ TPT ត្រូវបានផ្ទេរទៅកាន់ក្រុមហ៊ុន នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៣ ដោយប្តូរជាមួយនឹងការបោះផ្សាយ ភាគហ៊ុន។ ក្រុមហ៊ុនបានចាប់ផ្តើមអាជីវកម្មនាថ្ងៃដែល ទ្រព្យសកម្មបានផ្ទេរ។ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១០ ក្រុមហ៊ុនបានទទួលនូវអាជ្ញាប័ណ្ណ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ពីធនាគារជាតិនៃ កម្ពុជា (ហៅកាត់ថា “NBC”) ក្នុងការធ្វើអាជីវកម្មទទួលប្រាក់បញ្ញើ។ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤ ក្រសួង ពាណិជ្ជកម្មបានអនុម័តក្នុងការផ្លាស់ប្តូរពាណិជ្ជនាមរបស់ក្រុមហ៊ុនពី អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខ្វ អិលធីឌី ទៅជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី។

ការិយាល័យចុះបញ្ជីរបស់ ក្រុមហ៊ុនបច្ចុប្បន្នមានទីតាំងនៅ អគារលេខ ២៨៥ មហាវិថីយុទ្ធពលខេមរភូមិន្ទ (ផ្លូវ ២៧១) សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនធ្វើ ប្រតិបត្តិការអាជីវកម្មតាមរយៈការិយាល័យចំនួន ១៤៣ ទីតាំង (២០២៣៖ ១៤៧ ការិយាល័យ)។

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺផ្តល់ឥណទានប្រាក់សន្សំ និងសេវាកម្មហិរញ្ញវត្ថុពាក់ព័ន្ធផ្សេងទៀតតាមរយៈ ការិយាល័យកណ្តាលរបស់ខ្លួននៅរាជធានីភ្នំពេញ និងការិយាល័យផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រ កម្ពុជា។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុញ្ញាតឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត

គោលនយោបាយគណនេយ្យជាសារវន្ត ដែលត្រូវបាន អនុម័តក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ត្រូវបានកំណត់ដូចខាងក្រោម។ គោលនយោបាយទាំងនេះត្រូវបានអនុវត្តប្រកបដោយសង្គតិភាពនៅគ្រប់ឆ្នាំ ដែលបានបង្ហាញលើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

គ្រឹះស្ថានបរិក្ខេបហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

២.១ មូលដ្ឋានគណនេយ្យ

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ អន្តរជាតិនៃកម្ពុជា ("CIFRS") ។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដោយផ្អែកលើមូលដ្ឋានថ្លៃដើម លើកលែងតែឧបករណ៍ហិរញ្ញវត្ថុ ដែលត្រូវបានវាស់វែង តាមចំនួនទឹកប្រាក់ដែលត្រូវបានវាយតម្លៃឡើងវិញ ឬតម្លៃទីផ្សារនៅចុងបញ្ចប់នៃ ការិយបរិច្ឆេទរបាយការណ៍នីមួយៗដូចដែលបានពន្យល់នៅក្នុង គោលនយោបាយគណនេយ្យខាងក្រោម។ ថ្លៃដើមជាទូទៅផ្អែកលើតម្លៃទីផ្សារ ដែលជាថ្លៃក្នុងការដោះដូរទំនិញនិងសេវាកម្ម។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលស្របទៅតាម CIFRS តម្រូវឱ្យប្រើប្រាស់ការប៉ាន់ស្មានគណនេយ្យជាក់ លាក់ ហើយក៏តម្រូវឱ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យក្នុងដំណើរការនៃការអនុវត្តគោលការណ៍គណនេយ្យ របស់ក្រុមហ៊ុនផងដែរ។ ផ្នែកដែលទាក់ទងនឹងការវិនិច្ឆ័យ ឬភាពស្មុគស្មាញកម្រិតខ្ពស់ ឬផ្នែក ដែលការ សន្មត និងការប៉ាន់ស្មានមានលក្ខណៈជាសារវន្តចំពោះរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានលាតត្រដាងនៅក្នុង កំណត់សម្គាល់ ៣ ។

របាយការណ៍ហិរញ្ញវត្ថុជាភាសាអង់គ្លេសត្រូវបានរៀបចំឡើងចេញពី របាយការណ៍ហិរញ្ញវត្ថុជាភាសាខ្មែរ។ ក្នុងករណីមិនមានសង្គតិភាព ឬមានភាពខុសគ្នាក្នុងការបកស្រាយរវាងភាសាទាំងពីរ នោះត្រូវយក របាយការណ៍ហិរញ្ញវត្ថុ ជាភាសាខ្មែរជាគោល។

២.២ និរន្តរភាពអាជីវកម្ម

នៅពេលអនុម័តរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងមានការរំពឹងទុកដ៏សមហេតុផលថាក្រុមហ៊ុនមាន ធនធានគ្រប់គ្រាន់ដើម្បីបន្តប្រតិបត្តិការទៅថ្ងៃអនាគត។ ដូច្នេះក្រុមប្រឹក្សាភិបាលបានបន្តអនុវត្តមូលដ្ឋាន គណនេយ្យនិរន្តរភាពអាជីវកម្មនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

២.៣ មូលដ្ឋាននៃការសម្រួល

របាយការណ៍ហិរញ្ញវត្ថុរួមមានរបាយការណ៍ហិរញ្ញវត្ថុរបស់ទីស្នាក់ការកណ្តាល និងសាខារបស់ខ្លួនបន្ទាប់ពី លុបបំបាត់សមតុល្យនិងប្រតិបត្តិការអន្តរសាខាសំខាន់ៗទាំងអស់។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

២.៤ ការប្តូររូបិយប័ណ្ណបរទេស

(i) រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់កំណត់បង្ហាញ

គណនីទាំងអស់ ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានវាស់វែង ដោយប្រើប្រាស់ រូបិយប័ណ្ណនៃបរិយាកាសសេដ្ឋកិច្ចចម្បងដែលក្រុមហ៊ុនធ្វើប្រតិបត្តិការ (ហៅកាត់ថា “រូបិយប័ណ្ណគោល”)។ គណៈគ្រប់គ្រងបានកំណត់យកប្រាក់រៀលខ្មែរ (“រៀល”) ជារូបិយប័ណ្ណគោលរបស់ក្រុមហ៊ុន ដោយសារវាមាន ឥទ្ធិពលជាសារវន្តលើប្រតិបត្តិការរបស់ក្រុមហ៊ុន។ របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់រៀល ខ្មែរដែលជារូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់កំណត់បង្ហាញរបស់ក្រុមហ៊ុន។

(ii) រូបិយប័ណ្ណបរទេស

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗ ក្រៅពីរូបិយប័ណ្ណ គោលរបស់ក្រុមហ៊ុនត្រូវបានទទួលស្គាល់តាមអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ នៅចុង ការិយបរិច្ឆេទនីមួយៗ ទ្រព្យសកម្ម និងបំណុលរូបិយវត្ថុ ដែលជារូបិយប័ណ្ណបរទេស ត្រូវបានប្តូរឡើងវិញនៅ អត្រាដែលមាននៅថ្ងៃនោះ។ ធាតុមិនមែនរូបិយវត្ថុត្រូវបានវាស់វែង ប្រើប្រាស់តម្លៃប្រវត្តិសាស្ត្រជារូបិយប័ណ្ណ បរទេសមិនត្រូវបានប្តូរឡើងវិញទេ។ លម្អៀងលើការប្តូររូបិយប័ណ្ណត្រូវបានកត់ត្រានៅក្នុងចំណេញ ឬខាត នៅ ក្នុងពេលដែលការចំណេញ-ខាតនោះកើតឡើង។

(iii) ការបង្ហាញជាដុល្លារអាមេរិក

សម្រាប់គោលបំណងរបាយការណ៍ជូនចំពោះភាគទុនិក របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាដុល្លារអាមេរិក។ ទ្រព្យសកម្ម និងបំណុលសម្រាប់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗដែលបង្ហាញ ត្រូវបានប្តូរតាម អត្រាចុងការិយបរិច្ឆេទនីមួយៗ ចំណែកឯគណនីចំណូល និងចំណាយសម្រាប់របាយការណ៍លទ្ធផលលម្អិត នីមួយៗ និងខ្ទង់លំហូរសាច់ប្រាក់ដែលបានបង្ហាញត្រូវបានប្តូរតាមអត្រាជាមធ្យមសម្រាប់ឆ្នាំ។ រាល់លទ្ធផល នៃលម្អៀងលើការប្តូររូបិយប័ណ្ណត្រូវបានទទួលស្គាល់នៅក្នុងលទ្ធផលលម្អិតផ្សេងទៀត។

របាយការណ៍ហិរញ្ញវត្ថុដែលបង្ហាញជាដុល្លារអាមេរិក ផ្អែកលើអត្រាប្តូរប្រាក់អនុវត្តក្នុង ១ដុល្លារអាមេរិកដូច ខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
អត្រាចុងការិយបរិច្ឆេទ	៤០២៥	៤.០៨៥
អត្រាមធ្យម	៤០៧១	៤.១១០

២.៥ ការបង្កត់ចំណូល

តួលេខនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្កត់ជាខ្ទង់លានសម្រាប់ប្រាក់រៀល និងបង្កត់សម្រាប់ប្រាក់ ដុល្លារអាមេរិក។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

២.៦ ឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នៅពេលដែលក្រុមហ៊ុនក្លាយជាភាគីមួយនៃកិច្ចសន្យារបស់ឧបករណ៍ហិរញ្ញវត្ថុ។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប។ ថ្លៃប្រតិបត្តិការដែល បណ្តាលមកពីការទិញ ឬបោះផ្សាយនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ក្រៅពីទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុល ហិរញ្ញវត្ថុនៅតម្លៃសមស្រប តាមរយៈប្រាក់ចំណេញ-ខាត) ត្រូវបានបន្ថែមឬដកពីតម្លៃ សមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ នៅលើការទទួលស្គាល់ដំបូងតាមការគួរ។ ថ្លៃ ប្រតិបត្តិ ការបណ្តាលមកពីការទិញទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុកត់ត្រាតាមតម្លៃសមស្របតាមរយៈចំណេញ-ខាត ត្រូវបានទទួលស្គាល់ភ្លាមៗនៅក្នុងចំណេញ-ខាត។

i. ទ្រព្យសកម្មហិរញ្ញវត្ថុ

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ត្រូវបានទទួលស្គាល់ និងឈប់ទទួលស្គាល់លើមូលដ្ឋានកាលបរិច្ឆេទនៃការធ្វើពាណិជ្ជកម្មដែលការទិញ ឬលក់ទ្រព្យសកម្មហិរញ្ញវត្ថុ គឺស្ថិតនៅក្រោមកិច្ចសន្យាដែលលក្ខខណ្ឌតម្រូវឱ្យមានការបញ្ជូនទ្រព្យសកម្មក្នុងអំឡុងពេលកំណត់ ដែលបានបង្កើតឡើងដោយទីផ្សារដែលពាក់ព័ន្ធ។

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានទទួលស្គាល់ ត្រូវបានវាស់វែងទាំងស្រុងជាបន្តបន្ទាប់ដោយប្រើវិធីសាស្ត្រថ្លៃដើមដករំលស់ ឬ តម្លៃសមស្របអាស្រ័យលើការចាត់ថ្នាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុ។

ក. ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ

ឧបករណ៍បំណុលដែលមានលក្ខខណ្ឌដូចខាងក្រោមត្រូវបានវាស់វែងជាបន្តបន្ទាប់តាមថ្លៃដើមដករំលស់ ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានរក្សាទុកតាមគំរូអាជីវកម្ម ដែលមានគោលបំណងកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុដើម្បីប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា និង
- លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ កំណត់កាលបរិច្ឆេទជាក់លាក់នៃលំហូរសាច់ប្រាក់ដែលជាការទូទាត់ជាប្រាក់ដើម និងការប្រាក់ទៅតាមចំនួនប្រាក់ដើមដែលនៅសល់(ហៅកាត់ថា “SPPI”)។

ឧបករណ៍បំណុលដែលបំពេញតាមលក្ខខណ្ឌដូចខាងក្រោម ត្រូវបានវាស់វែងជាបន្តបន្ទាប់ ដោយតម្លៃសមស្របតាមរយៈប្រាក់លទ្ធផលលម្អិតផ្សេងៗទៀត (ហៅកាត់ថា “FVTOCI”)៖

- ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានរក្សាទុកតាមគំរូអាជីវកម្ម ដែលមានគោលបំណងប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យានិងលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង
- លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុកំណត់កាលបរិច្ឆេទជាក់លាក់នៃលំហូរសាច់ប្រាក់ដែលជា SPPI។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

២.៦ ឧបករណ៍ហិរញ្ញវត្ថុ (ត)

i. ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ក. ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗទៀត ត្រូវបានវាស់ជាបន្តបន្ទាប់ដោយតម្លៃសមស្របតាមរយៈប្រាក់
ចំណេញឬខាត (ហៅកាត់ថា “FVTPL”)។

ទោះបីជាមានការលើកឡើងខាងលើក៏ដោយ ក៏ក្រុមហ៊ុនអាចធ្វើការជ្រើសរើសដែលមិនអាចប្តូរវិញបាន នៅ
ពេលមានការទទួលស្គាល់ដំបូងនៃទ្រព្យសកម្មហិរញ្ញវត្ថុ៖

- ក្រុមហ៊ុនអាចជ្រើសរើសដែលមិនអាចប្តូរវិញបាន ដើម្បីបង្ហាញការផ្លាស់ប្តូរជាបន្តបន្ទាប់នៃតម្លៃ
សមស្របនៃការវិនិយោគភាគហ៊ុនក្នុងប្រាក់លទ្ធផលលម្អិតផ្សេងៗ ប្រសិនបើលក្ខខណ្ឌខ្លះ ត្រូវបាន
បំពេញ និង
- ក្រុមហ៊ុនអាចជ្រើសរើសដែលមិនអាចប្តូរវិញបាន កត់ត្រាការវិនិយោគបំណុលដែល តម្រូវឱ្យកត់ត្រា
តាមថ្លៃដើមដករំលស់ ឬការកត់ត្រាតាម FVTOCI តាម FVTPL ប្រសិនបើការធ្វើដូច្នេះ អាចលុប
បំបាត់ ឬកាត់បន្ថយជាសារវន្តនូវភាពមិនស៊ីជម្រកគ្នារបស់គណនេយ្យ។

ឧបករណ៍បំណុលកត់ត្រាតាមថ្លៃដើមដករំលស់ឬនៅ FVTOCI

ក្រុមហ៊ុនវាយតម្លៃចំណាត់ថ្នាក់ និងវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុដោយផ្អែកលើលក្ខណៈនៃលំហូរសាច់ប្រាក់
តាមកិច្ចសន្យានៃទ្រព្យសកម្ម និងគំរូអាជីវកម្មរបស់ក្រុមហ៊ុនសម្រាប់ការគ្រប់គ្រងទ្រព្យសកម្ម។

ចំពោះទ្រព្យសកម្មដែលត្រូវបានចាត់ថ្នាក់និងវាស់វែងតាមថ្លៃដើមដករំលស់ឬ FVTOCI លក្ខខណ្ឌកិច្ចសន្យា
របស់វាត្រូវតែបង្កើតឱ្យមានលំហូរសាច់ប្រាក់ដែលជា SPPI។

សម្រាប់គោលបំណងនៃការធ្វើតេស្ត SPPI ប្រាក់ដើមគឺជាតម្លៃសមស្របរបស់ទ្រព្យសកម្មនៅពេលមានការ
ទទួលស្គាល់ដំបូង។ ចំនួនទឹកប្រាក់ដើមនោះអាចផ្លាស់ប្តូរក្នុងរយៈពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុ (ឧទាហរណ៍
ប្រសិនបើមានការសងប្រាក់ដើម)។ ការប្រាក់រួមមានការពិចារណាលើតម្លៃពេលវេលានៃទឹកប្រាក់ ការ
ពិចារណាលើហានិភ័យឥណទាន ដែលទាក់ទងនឹងចំនួនទឹកប្រាក់ដើមដែលនៅសល់ក្នុងអំឡុងពេលដាក់
លាក់ណាមួយនិង ការពិចារណាលើហានិភ័យជាមូលដ្ឋានផ្សេងទៀតនៃការផ្តល់ប្រាក់កម្ចី និងចំណាយ ក៏
ដូចជាប្រាក់ចំណេញ។ ការវាយតម្លៃ SPPI ត្រូវធ្វើឡើងតាមរូបិយប័ណ្ណដែលជារូបិយប័ណ្ណរបស់ទ្រព្យសកម្ម
ហិរញ្ញវត្ថុនោះ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

២.៦ ឧបករណ៍ហិរញ្ញវត្ថុ (ត)

i. ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ក. ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ឧបករណ៍បំណុលកត់ត្រាតាមថ្លៃដើមដករំលស់ឬនៅ FVTOCI (ត)

លំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលជា SPPI ត្រូវបានសង្កត់ធ្ងន់ជាមួយនឹងការរៀបចំឥណទានជាមូលដ្ឋាន។ លក្ខខណ្ឌកិច្ចសន្យាដែលនាំឱ្យមាន ការប្រឈម នឹងហានិភ័យ ឬភាពប្រែប្រួលនៃលំហូរសាច់ប្រាក់តាមកិច្ចសន្យា ដែលមិនទាក់ទងនឹងការរៀបចំឥណទាន ជាមូលដ្ឋាន ដូចជាការហានិភ័យនឹងការផ្លាស់ប្តូរតម្លៃនៃមូលធន ឬតម្លៃទំនិញ មិនមែនជាលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលជា SPPI ទេ។ ទ្រព្យសកម្មហិរញ្ញវត្ថុដែលបង្កើត ឬទិញអាចជាការរៀបចំឥណទានមូលដ្ឋានដោយមិនគិតថាតើវាជាឥណទានក្នុងទម្រង់ស្របច្បាប់របស់វាឬទេ។

ការវាយតម្លៃនៃគំរូអាជីវកម្មសម្រាប់ការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាមូលដ្ឋានគ្រឹះនៃការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ក្រុមហ៊ុនកំណត់គំរូអាជីវកម្មនៅកម្រិតមួយដែលឆ្លុះបញ្ចាំងពីរបៀបដែលក្រុមហ៊ុនទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានគ្រប់គ្រងជាមួយគ្នាដើម្បីសម្រេចបាននូវគោលដៅអាជីវកម្មជាក់លាក់។ គំរូអាជីវកម្មរបស់ក្រុមហ៊ុនមិនពឹងផ្អែកលើចេតនាគ្រប់គ្រងរបស់គណៈគ្រប់គ្រង ទៅលើឧបករណ៍នីមួយៗទេ ដូច្នេះការវាយតម្លៃគំរូអាជីវកម្មត្រូវបានអនុវត្តក្នុងកម្រិតនៃការប្រមូលផ្តុំ ជាជាងផ្អែកលើមូលដ្ឋានឧបករណ៍ហិរញ្ញវត្ថុនីមួយៗ។

ក្រុមហ៊ុនពិចារណាលើព័ត៌មានពាក់ព័ន្ធទាំងអស់ដែលមាននៅពេលធ្វើការវាយតម្លៃគំរូអាជីវកម្ម។ ទោះជាយ៉ាងណា ការវាយតម្លៃនេះមិនត្រូវបានអនុវត្តដោយផ្អែកលើស្ថានភាពដែលក្រុមហ៊ុន មិនរំពឹងថានឹងកើតឡើងនោះទេ ដូចជាស្ថានភាព 'ករណីអាក្រក់បំផុត' ឬ 'ករណីស្រួល' ជាដើម។ ក្រុមហ៊ុនត្រូវពិចារណាលើរាល់ភស្តុតាងពាក់ព័ន្ធដែលមានដូចជា៖

- របៀបដែលការអនុវត្តគំរូអាជីវកម្ម និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះត្រូវបានវាយតម្លៃនិងវាយការណ៍ទៅគណៈគ្រប់គ្រងសំខាន់របស់ក្រុមហ៊ុន
- ហានិភ័យដែលប៉ះពាល់ដល់ការអនុវត្តគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាន នៅក្នុងគំរូអាជីវកម្ម) និងនៅក្នុងវិធីមួយដែលហានិភ័យត្រូវបានគ្រប់គ្រង និង
- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មទទួលបានសំណង (ឧទាហរណ៍ ថាតើសំណងគឺផ្អែកលើតម្លៃសមស្របនៃទ្រព្យដែលបានគ្រប់គ្រងឬលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល)។

នៅពេលមានការទទួលស្គាល់ដំបូងនៃទ្រព្យសកម្ម ក្រុមហ៊ុនកំណត់ថាតើទ្រព្យសម្បត្តិហិរញ្ញវត្ថុ ដែលត្រូវបានទទួលស្គាល់ថ្មីៗជាផ្នែកមួយនៃគំរូអាជីវកម្មដែលមានស្រាប់ ឬថាតើពួកគេឆ្លុះបញ្ចាំងពីការចាប់ផ្តើម នៃគំរូអាជីវកម្មថ្មី។ ក្រុមហ៊ុនវាយតម្លៃឡើងវិញនូវគំរូអាជីវកម្មរបស់ខ្លួននៅកាលបរិច្ឆេទនៃការវាយការណ៍នីមួយៗដើម្បីកំណត់ថាតើគំរូអាជីវកម្មបានផ្លាស់ប្តូរតាំងពីអំឡុងពេលមុន។ សម្រាប់របាយការណ៍បច្ចុប្បន្ននិងពីមុន ក្រុមហ៊ុនមិនបានផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួនទេ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

២.៦ ឧបករណ៍ហិរញ្ញវត្ថុ (ត)

i. ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ក. ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ឧបករណ៍បំណុលកត់ត្រាតាមថ្លៃដើមដករំលស់ឬនៅ FVTOCI (ត)

នៅពេលដែលឧបករណ៍បំណុលបានវាស់វែងតាម FVTOCI ត្រូវបានគេយប់ទទួលស្គាល់ ចំណេញ/ ខាតបង់ដែលបានទទួលស្គាល់ពីមុននៅក្នុង OCI ត្រូវកត់ត្រាឡើងវិញពីមូលធន ទៅប្រាក់ចំណេញ-ខាត។ ផ្ទុយទៅវិញ ចំពោះការវិនិយោគមូលធនដែលកំណត់ថាកត់ត្រាតាម FVTOCI ចំណេញ/ ខាតបង់ដែលបានទទួលស្គាល់ពីមុននៅក្នុង OCI មិនត្រូវបានចាត់ថ្នាក់ជាបន្តបន្ទាប់ទៅក្នុងចំណេញ-ខាតទេប៉ុន្តែត្រូវផ្ទេរជាមូលធន។

ឧបករណ៍បំណុល ដែលត្រូវបានវាស់វែងជាបន្តបន្ទាប់តាមថ្លៃដើមដករំលស់ ឬ FVTOCI គឺត្រូវវាយតម្លៃឱនភាព។

ឧបករណ៍មូលធនដែលកត់ត្រា តាម FVTOCI

នៅពេលកត់ត្រាដំបូង ក្រុមហ៊ុនអាចធ្វើការជ្រើសរើស ដែលមិនអាចប្តូរវិញ (ផ្អែកលើមូលដ្ឋានឧបករណ៍ហិរញ្ញវត្ថុនីមួយៗ) ដើម្បីកំណត់ថាការវិនិយោគលើឧបករណ៍មូលធនដែលបានកំណត់ជា FVTOCI។ ការកំណត់ជា FVTOCI មិនត្រូវបានអនុញ្ញាតទេប្រសិនបើការវិនិយោគមូលធនត្រូវបានធ្វើឡើងសម្រាប់ការដេញដូរ ឬប្រសិនបើវាមានការទូទាត់យថាភាព ដោយអ្នកទិញក្នុងការរួមបញ្ចូលអាជីវកម្មដែល CIFRS ៣ ត្រូវអនុវត្ត។

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានធ្វើឡើងសម្រាប់ដេញដូរប្រសិនបើ៖

- វាត្រូវបានគេទិញក្នុង គោលបំណងនៃការលក់វានៅក្នុងរយៈពេលខ្លីខាងមុខឬ
- នៅពេលកត់ត្រាដំបូង វាគឺជាផ្នែកមួយនៃផលប៉ះពាល់ឧបករណ៍ហិរញ្ញវត្ថុដែលក្រុមហ៊ុនគ្រប់គ្រងរួមគ្នា និងមានភស្តុតាងជាក់លាក់ស្តែងនៃការលក់យក ប្រាក់ចំណេញក្នុងរយៈពេលខ្លី ឬ
- វាគឺជានិស្សន្ទ (លើកលែងតែនិស្សន្ទ ដែលជាកិច្ចសន្យាធានាហិរញ្ញវត្ថុឧបករណ៍ការពារហានិភ័យ ដែលបានកំណត់ និងមានប្រសិទ្ធភាព)។

ការវិនិយោគលើឧបករណ៍មូលធនកត់ត្រាតាម FVTOCI ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប ឬកន្លែងចំណាយប្រតិបត្តិការ។ ការកត់ត្រាបន្ទាប់ ត្រូវបានវាស់វែងតាមតម្លៃទីផ្សារជាមួយនឹងចំណេញ និងខាត ដែលកើតឡើងពីការប្រែប្រួលតម្លៃសមស្របត្រូវទទួលស្គាល់នៅលទ្ធផលលម្អិតផ្សេងៗ និងបង្កនៅក្នុងទុនបម្រុង វាយតម្លៃឡើងវិញនៃការវិនិយោគ។ ចំណេញ-ខាតយោង នឹងមិនត្រូវបានចាត់ថ្នាក់ឡើងវិញទៅក្នុងចំណេញ-ខាត នៅពេលជម្រះចេញពីបញ្ជីនៃការវិនិយោគមូលធន ផ្ទុយទៅវិញពួកគេនឹងត្រូវផ្ទេរទៅក្នុងប្រាក់ចំណេញរក្សាទុក។

ក្រុមហ៊ុនបានកំណត់ការវិនិយោគមូលធន ទាំងអស់ដែលមិនមែនសម្រាប់ការដេញដូរទៅតាម FVTOCI នៅពេលអនុវត្តដំបូងនៃ CIFRS ៩ ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

២.៦ ឧបករណ៍ហិរញ្ញវត្ថុ (ត)

i. ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ក. ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ឧបករណ៍មូលធនដែលកត់ត្រា តាម FVTOCI (ត)

ភាគលាភលើការវិនិយោគទាំងនេះនៅក្នុងឧបករណ៍មូលធនត្រូវបាន ទទួលស្គាល់នៅក្នុងចំណេញ-ខាត ស្របតាម CIFRS ៩ លើកលែងតែភាគលាភជាការទទួលបានមកវិញនៃផ្នែកខ្លះនៃថ្លៃដើម នៃការវិនិយោគ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលកត់ត្រាតាម FVTPL

ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមិនត្រូវតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការវាស់វែងតាមថ្លៃដើមដករំលស់ ឬ FVTOCI ត្រូវកត់ត្រាតាម FVTPL។ ជាពិសេស៖

- ការវិនិយោគលើឧបករណ៍មូលធន គឺត្រូវបានចាត់ថ្នាក់តាម FVTPL លើកលែងតែក្រុមហ៊ុនបាន កំណត់ការវិនិយោគលើឧបករណ៍មូលធន ដែលវាមិនត្រូវបានធ្វើឡើងសម្រាប់ការធ្វើពាណិជ្ជកម្ម ឬ ការទូទាត់ជាយថាភាព ដែលកើតឡើងពីការរួមបញ្ចូលគ្នានៃអាជីវកម្មតាម FVTOCI នៅពេលទទួល ស្គាល់ដំបូង។
- ឧបករណ៍បំណុល ដែលមិនត្រូវតាមលក្ខណៈវិនិច្ឆ័យថ្លៃដើមដករំលស់ ឬលក្ខណៈ FVTOCI ត្រូវបាន ចាត់ថ្នាក់តាម FVTPL។ លើសពីនេះទៀត ឧបករណ៍បំណុលដែលត្រូវតាមលក្ខណៈវិនិច្ឆ័យថ្លៃដើមដក រំលស់ ឬ FVTOCI អាចត្រូវបានកំណត់យកតាម FVTPL នៅពេលមានការទទួលស្គាល់ដំបូង ប្រសិន បើការកត់ត្រាបែបនេះលុបបំបាត់ ឬកាត់បន្ថយជាសារវន្ត នូវការវាស់ស្ទង់ ឬការទទួលស្គាល់មិនស៊ី ចង្វាក់គ្នា ដែលអាចកើតឡើងពីការវាស់វែងទ្រព្យសកម្ម ឬបំណុល ឬការទទួលស្គាល់ការចំណេញ និងការខាតបង់ នៅលើមូលដ្ឋានផ្សេងគ្នា។ ក្រុមហ៊ុនមិនបានកំណត់ឧបករណ៍បំណុលណាមួយតាម FVTPL ឡើយ។

ការចាត់ថ្នាក់ឡើងវិញ

ប្រសិនបើគំរូអាជីវកម្ម ដែលក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុមានការផ្លាស់ប្តូរនោះទ្រព្យសកម្ម ហិរញ្ញវត្ថុដែលរងផលប៉ះពាល់ ត្រូវបានចាត់ថ្នាក់ឡើងវិញ។ ការតម្រូវចំពោះការចាត់ថ្នាក់ និងការវាស់វែង ទាក់ទងនឹងប្រភេទថ្មី អនុវត្តប្រកបដោយប្រសិទ្ធភាពចាប់ពីថ្ងៃដំបូងនៃការិយបរិច្ឆេទរាយការណ៍ដំបូងបន្ទាប់ពី ការផ្លាស់ប្តូរគំរូអាជីវកម្ម ដែលបណ្តាលឱ្យចំណាត់ថ្នាក់ធនធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឡើងវិញ។ ក្នុង កាលបរិច្ឆេទហិរញ្ញវត្ថុបច្ចុប្បន្ននិងការិយបរិច្ឆេទគណនេយ្យមុន មិនមានការផ្លាស់ប្តូរគំរូអាជីវកម្មដែល ក្រុមហ៊ុនកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុទេដូច្នេះមិនមានការធ្វើចំណាត់ថ្នាក់ឡើងវិញទេ។

គ្រឹះស្ថានប្រឹក្សាហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

២.៦ ឧបករណ៍ហិរញ្ញវត្ថុ (ត)

i. ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ខ. ចំណេញ/ ខាតពីការប្តូររូបិយប័ណ្ណបរទេស

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលជាប្តូររូបិយប័ណ្ណបរទេស ត្រូវបានកំណត់ជាប្តូររូបិយប័ណ្ណបរទេសនោះ ហើយត្រូវបានប្តូរតាមអត្រានៅក្នុងការិយបរិច្ឆេទនីមួយៗ។ ជាពិសេស សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបាន វាស់វែងតាមថ្លៃដើមដករំលស់ ដែលមិនមែនជាផ្នែកដែលទាក់ទងនឹងការការពារហានិភ័យលម្អៀងពីការប្តូរ រូបិយប័ណ្ណត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាតនៅក្នុងជួរ "ចំណេញ/(ខាត)ផ្សេងៗ"។

គ. ឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ

ក្រុមហ៊ុនទទួលស្គាល់សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក(ហៅកាត់ថា"ECL")ទៅលើឧបករណ៍ ហិរញ្ញវត្ថុខាងក្រោមដែលមិនត្រូវបានវាស់វែងតាម FVTPL:

- សមតុល្យនៅធនាគារផ្សេងៗ។
- ឥណទានផ្តល់ដល់អតិថិជន
- មូលបត្របំណុលវាស់វែងតាមថ្លៃដើមដករំលស់ និង
- ទ្រព្យសកម្មផ្សេងៗ។

ពុំមានការតម្រូវឱ្យមានការខាតបង់លើឱនភាពនៃតម្លៃ សម្រាប់ការវិនិយោគមូលធនដែលកត់ត្រាតាម FVTOCI។

លើកលែងតែទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានឱនភាពដើម ឬបានទិញ ECLs តម្រូវឱ្យធ្វើតាមរយៈសំវិធាន ធនខាតបង់នូវចំនួនទឹកប្រាក់ស្មើនឹង៖

- ECL ១២ខែ គឺជា ECL មួយផ្នែកនៃ ECL មួយអាយុកាល ដែលបណ្តាលមកពីព្រឹត្តិការណ៍ខកខានសង ដែលអាចកើតឡើងក្នុងរយៈពេល១២ខែបន្ទាប់ពីកំណត់ហិរញ្ញវត្ថុ(សំដៅទៅលើដំណាក់កាលទី១) ឬ
- ECL ពេញមួយអាយុកាល គឺជា ECL មួយអាយុកាលដែលបណ្តាលមកពីព្រឹត្តិការណ៍ខកខានសង ដែលអាចកើតមាននៅក្នុងអាយុកាលនៃឧបករណ៍ហិរញ្ញវត្ថុ (សំដៅទៅលើដំណាក់កាលទី២ និង ដំណាក់កាលទី៣)។

សំវិធានធនខាតបង់សម្រាប់ ECL ពេញមួយអាយុកាល ចាំបាច់សម្រាប់ឧបករណ៍ហិរញ្ញវត្ថុប្រសិនបើ ហានិភ័យឥណទាននៅលើឧបករណ៍ហិរញ្ញវត្ថុនោះមានការកើនឡើងជាសារវន្ត ចាប់តាំងពីមានការទទួល ស្គាល់ដំបូង។ ចំពោះឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតទាំងអស់ ECLs ត្រូវបានវាស់វែងក្នុងចំនួនទឹកប្រាក់ស្មើ នឹង ECL ១២ខែ។ ព័ត៌មានលម្អិតបន្ថែមស្តីពី ការកំណត់នៃការកើនឡើងហានិភ័យឥណទានសារវន្ត ត្រូវបាន រាយការណ៍ នៅក្នុងកំណត់សម្គាល់នេះ។

គ្រឹះស្ថានប្រឹក្សាហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

២.៦ ឧបករណ៍ហិរញ្ញវត្ថុ (ត)

i. ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

គ. ឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ECLs គឺជាការប៉ាន់ស្មានដោយផ្អែកលើប្រូបាប៊ីលីតេមធ្យមភាគនៃតម្លៃបច្ចុប្បន្ននៃការបាត់បង់ឥណទាន។ ទាំងនេះត្រូវបានវាស់វែងជាតម្លៃបច្ចុប្បន្ននៃភាពខុសគ្នារវាងលំហូរសាច់ប្រាក់តាមកិច្ចសន្យា និងលំហូរសាច់ប្រាក់ដែលក្រុមហ៊ុនរំពឹងថា នឹងទទួលបានពីមធ្យមភាគនៃសេណារីយ៉ូស្ថានភាពសេដ្ឋកិច្ចជាច្រើននាពេលអនាគតដែលត្រូវធ្វើអប្បបរមាដោយប្រើការប្រាក់ប្រសិទ្ធភាព (ហៅកាត់ថា “EIR”)។

ក្រុមហ៊ុនវាស់វែង ECL លើមូលដ្ឋានឯកត្តភាព ឬផ្អែកលើមូលដ្ឋានសមូហភាពសម្រាប់ផលប៉ះពាល់ឥណទានដែលមានលក្ខណៈហានិភ័យលើសេដ្ឋកិច្ចស្រដៀងគ្នា។ ការវាស់វែងសំវិធានធននៃការខាតបង់ គឺផ្អែកលើតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ដែលរំពឹងទុករបស់ទ្រព្យដោយប្រើ EIR ដើមរបស់ទ្រព្យសកម្មដោយមិនគិតថាតើវាត្រូវបានវាស់វែងដោយផ្អែកលើមូលដ្ឋានឯកត្តភាព ឬតាមមូលដ្ឋានរួម។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាព

ទ្រព្យសកម្មហិរញ្ញវត្ថុមួយគឺជា “ឥណទានមានឱនភាព” នៅពេលព្រឹត្តិការណ៍មួយ ឬច្រើន ដែលមានផលប៉ះពាល់អាក្រក់ដល់លំហូរសាច់ប្រាក់ដែលបានប៉ាន់ប្រមាណនាពេលអនាគត នៃទ្រព្យសកម្មហិរញ្ញវត្ថុបានកើតឡើង។ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាព ត្រូវបានគេចាត់ទុកថាជាទ្រព្យសកម្មថ្នាក់ទី៣។ ភស្តុតាងនៃឥណទានខាតបង់រួមមានទិន្នន័យដែលអាចអង្កេតបានអំពីព្រឹត្តិការណ៍ដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុជាសារវន្តរបស់អ្នកខ្ចី ឬអ្នកចេញផ្សាយ
- ការរំលោភកិច្ចសន្យាដូចជាករណីខកខានបង់ ឬហួសកាលបរិច្ឆេទកំណត់
- សម្រាប់ហេតុផលសេដ្ឋកិច្ច ឬកិច្ចសន្យាទាក់ទងនឹងភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អ្នកខ្ចី អ្នកផ្តល់កម្ចីបានផ្តល់សម្បទានដល់អ្នកខ្ចីដែលអ្នកផ្តល់កម្ចីមិនពិចារណាក្នុងករណីផ្សេង
- ការបាត់បង់នៃទីផ្សារសកម្មមួយសម្រាប់មូលបត្រ ដោយសារការលំបាកផ្នែកហិរញ្ញវត្ថុ ឬ
- ការទិញទ្រព្យសកម្មហិរញ្ញវត្ថុក្នុងការបញ្ចុះតម្លៃយ៉ាងច្រើន ដែលឆ្លុះបញ្ចាំងពីការបាត់បង់ឥណទានដែលបានកើតឡើង។

វានឹងមិនទៅរួចក្នុងការកំណត់ព្រឹត្តិការណ៍ដាច់ពីគ្នាតែមួយ ផ្ទុយទៅវិញទីពឹងលើរួមគ្នានៃព្រឹត្តិការណ៍មួយចំនួនអាចបណ្តាលឱ្យទ្រព្យសកម្មហិរញ្ញវត្ថុក្លាយមានឱនភាព។ ក្រុមហ៊ុនវាយតម្លៃតើឧបករណ៍បំណុល ដែលជាទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងដោយផ្ទៃដើមដករំលស់ ឬ FVTOCI ជាការខាតបង់ឥណទាននាចុងការិយបរិច្ឆេទ នីមួយៗ។ ដើម្បីវាយតម្លៃថាឧបករណ៍បំណុលសាជីវកម្មជា ឥណទានមានឱនភាព ក្រុមហ៊ុនពិចារណាលើកត្តាដូចជាទិន្នផលសញ្ញាប័ណ្ណ ការវាយតម្លៃឥណទាន និងលទ្ធភាពរបស់អ្នកខ្ចីក្នុងការប្រមូលមូលនិធិ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

២.៦ ឧបករណ៍ហិរញ្ញវត្ថុ (ត)

i. ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

គ. ឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាព (ត)

ឥណទានមួយត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៅពេលដែលសម្បទានត្រូវបានផ្តល់ដល់ អ្នកខ្ចី ដោយសារតែការខ្វះខាតខាងជីវភាពក្នុងស្ថានភាពហិរញ្ញវត្ថុរបស់អ្នកខ្ចី លើកលែងតែមានភស្តុតាងបង្ហាញថា ជាលទ្ធផលនៃការផ្តល់សម្បទាន ហានិភ័យនៃការមិនទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យាបានថយ ចុះជាសារវន្ត និងមិនមានសូចនាករផ្សេងទៀតនៃឱនភាព។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ដែលសម្បទានត្រូវ បានពិចារណាប៉ុន្តែមិនបានផ្តល់ឱ្យនោះ ទ្រព្យនោះត្រូវបានគេចាត់ទុកថាជាឥណទានមានឱនភាព នៅ ពេលមានភស្តុតាងដែលអាចសង្កេតពីឱនភាពឥណទាន រួមទាំងការខាតបង់ដែលត្រូវតាមនិយមន័យនៃការ ខកខានសង។ និយមន័យនៃការខកខានសង (សូមមើលខាងក្រោម) រួមបញ្ចូលទាំងសូចនាករបង្ហាញពីភាព មិនអាចទៅរួចក្នុងការបង់ប្រាក់ និងការហួសកាលកំណត់សងសម្រាប់រយៈពេល ៩០ ថ្ងៃឬច្រើនជាងនេះជា គោល។

និយមន័យនៃការខកខានសង (Definition of Default)

ភាពសំខាន់ចំពោះការកំណត់ ECL គឺជានិយមន័យនៃការខកខានសង។ និយមន័យនៃការខកខានសងត្រូវ បានប្រើក្នុងការវាស់វែងបរិមាណ ECL និងក្នុងការកំណត់ថាតើសំវិធានធនការខាតបង់អាស្រ័យលើ ECL ១២ ខែ ឬ ECL មួយអាប្បកាល ដោយសារការខកខានសងជាសមាសភាព នៃប្រូបាប៊ីលីតេនៃការខកខាន សង(ហៅកាត់ថា “PD”)ដែលមានផលប៉ះពាល់ទៅលើទាំងការវាស់វែងECL និងការកំណត់អត្តសញ្ញាណ នៃការកើនឡើងហានិភ័យឥណទានជាសារវន្ត។

ក្រុមហ៊ុនចាត់ទុកខាងក្រោមនេះ ថាជាព្រឹត្តិការណ៍នៃការខកខានសង៖

- អ្នកខ្ចីហួសកាលកំណត់សងលើសពី៣០ថ្ងៃ ចំពោះឥណទានរយៈពេលខ្លី ឬ ស្មើឬលើស ៩០ថ្ងៃចំពោះ ឥណទានរយៈពេលវែង លើកាតព្វកិច្ចឥណទានជាសារវន្តណាមួយចំពោះក្រុមហ៊ុន
- គណនីត្រូវបានជម្រះចេញពីបញ្ជីដោយអនុលោមតាមកិច្ចព្រមព្រៀងឥណទាន ឬ
- អ្នកខ្ចីទំនងជាមិនអាចបង់កាតព្វកិច្ចឥណទានទាំងមូលរបស់ខ្លួនដល់ក្រុមហ៊ុនទេ។

និយមន័យនៃការខកខានសងនេះត្រូវបានប្រើដោយក្រុមហ៊ុនសម្រាប់គោលបំណងគណនេយ្យ ក៏ដូចជា សម្រាប់គោលបំណងគ្រប់គ្រងហានិភ័យឥណទានផ្ទៃក្នុង និងត្រូវបានប្រើយ៉ាងទូលំទូលាយដោយស៊ីសង្វាក់ គ្នាទៅនឹងនិយមន័យនៃការខកខានសងតាមបទប្បញ្ញត្តិ។ និយមន័យនៃការខកខានសង ត្រូវបានរៀបចំយ៉ាង ត្រឹមត្រូវដើម្បីឆ្លុះបញ្ចាំងពីលក្ខណៈ ផ្សេងៗគ្នានៃប្រភេទទ្រព្យសកម្មខុសៗគ្នា។ ឥណទានវិបារូបន៍លើស កាលកំណត់ត្រូវបានចាត់ទុកថាហួសកាលបរិច្ឆេទកំណត់ នៅពេលអតិថិជនបានរំលោភលើដែនកំណត់ដែល បានណែនាំ ឬត្រូវបានណែនាំអំពីដែនកំណត់តូចជាងចំនួនទឹកប្រាក់ដែលនៅសល់បច្ចុប្បន្ន។

គ្រឹះស្ថានប្រឹក្សាហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

២.៦ ឧបករណ៍ហិរញ្ញវត្ថុ (ត)

i. ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

គ. ឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

និយមន័យនៃការខកខានសង (Definition of Default) (ត)

នៅពេលវាយតម្លៃថាអ្នកខ្ចីទំនងជាមិនបង់កាតព្វកិច្ចឥណទានរបស់ខ្លួន ក្រុមហ៊ុនត្រូវគិតគូរទាំងស្រុងនាករ គុណភាពនិងបរិមាណ។ សូចនាករបរិមាណដូចជាស្ថានភាពហួសកាលកំណត់និងការមិនបង់ប្រាក់លើ កាតព្វកិច្ចមួយទៀតនៃសមភាគីតែមួយ គឺជាធាតុចូលសំខាន់នៅក្នុងការវិភាគនេះ។ ក្រុមហ៊ុនប្រើប្រាស់ ប្រភពព័ត៌មានជាច្រើនប្រភេទ ដើម្បីវាយតម្លៃភាពមិនប្រក្រតីដែលត្រូវបានបង្កើតឡើងនៅខាងក្នុង ឬទទួល បានពីប្រភពខាងក្រៅ។ ដូចដែលបានកត់សម្គាល់នៅក្នុងនិយមន័យនៃទ្រព្យសកម្មហិរញ្ញវត្ថុនៃការខាតបង់ ឥណទាន ការខកខានសង គឺជាភស្តុតាងដែលបង្ហាញថាទ្រព្យសកម្ម គឺជាឥណទានមានឱនភាព។ ដូច្នេះ ទ្រព្យសកម្មជាឥណទានមានឱនភាពរួមបញ្ចូលនូវទ្រព្យដែលខកខានសង ប៉ុន្តែក៏នឹងរួមបញ្ចូលនូវទ្រព្យ បាត់បង់ផ្សេងទៀតដោយហេតុថា និយមន័យនៃការខាតបង់ឥណទានមានលក្ខណៈទូលំទូលាយជាង និយមន័យនៃការខកខានក្នុងការសង។

ការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន

ក្រុមហ៊ុនត្រួតពិនិត្យរាល់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ និងបានចេញកិច្ចសន្យាឥណទាន ដែលជាកម្មវត្ថុ តម្រូវឱ្យមានការវាយតម្លៃ ថាតើមានការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន ចាប់តាំងពីមានការទទួល ស្គាល់ដំបូង។ ប្រសិនបើមានការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន ក្រុមហ៊ុននឹងធ្វើការវាស់វែង សំវិធានធនខាតបង់ដោយផ្អែកលើ ECL មួយអាយុកាលជាជាង ECL រយៈពេល១២ខែ។ គោលនយោបាយ គណនេយ្យរបស់ក្រុមហ៊ុន គឺមិនត្រូវប្រើយុទ្ធសាស្ត្រងាយស្រួលដែលទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមាន ហានិភ័យ ឥណទាន 'ទាប' នៅកាលបរិច្ឆេទរាយការណ៍ត្រូវបានចាត់ទុកថាមិនមានការកើនឡើងគួរឱ្យកត់ សម្គាល់នៃហានិភ័យឥណទានឡើយ។ ជាលទ្ធផល ក្រុមហ៊ុនត្រួតពិនិត្យទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ និង កិច្ចសន្យាឥណទានដែលបានចេញ ដែលស្ថិតក្រោមការឱនភាពសំរាប់ការកើនឡើងហានិភ័យឥណទានជា សារវន្ត។

គ្រឹះស្ថានបរិក្ខេបប្រឹក្សាបរិញ្ញាបត្រ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍បរិញ្ញាបត្រ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

២.៦ ឧបករណ៍បរិញ្ញាបត្រ (ត)

i. ទ្រព្យសកម្មបរិញ្ញាបត្រ (ត)

គ. ឱនភាពនៃទ្រព្យសកម្មបរិញ្ញាបត្រ (ត)

ការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន (ត)

ក្នុងការវាយតម្លៃថា តើហានិភ័យឥណទាននៅលើឧបករណ៍បរិញ្ញាបត្របានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់ដំបូង ក្រុមហ៊ុនប្រៀបធៀបហានិភ័យនៃការខកខានសងដែលកើតឡើងជាប្រចាំលើឧបករណ៍បរិញ្ញាបត្រនៅចុងការិយបរិច្ឆេទដោយផ្អែកលើកាលកំណត់នៃឧបករណ៍ដែលនៅសល់ ជាមួយនឹងហានិភ័យនៃការខកខានសងដែលកើតឡើង ត្រូវបានគេរំពឹងទុកសម្រាប់កាលកំណត់ដែលនៅសល់នៅចុងការិយបរិច្ឆេទបច្ចុប្បន្ន នៅពេលដែលឧបករណ៍បរិញ្ញាបត្រត្រូវបានទទួលស្គាល់ជាលើកដំបូង។ ក្នុងការធ្វើការវាយតម្លៃនេះ ក្រុមហ៊ុនពិចារណាទាំងព័ត៌មានបរិមាណ និងគុណភាពដែលសមហេតុផល និងអាចគាំទ្របានរួមទាំងបទពិសោធន៍ដែលធ្លាប់មាន និងព័ត៌មានរំពឹងទុកទៅខាងមុខដែលអាចរកបានដោយមិនចាំបាច់ចំណាយ ឬការប្រឹងប្រែងលើសលប់ដោយផ្អែកលើបទពិសោធន៍ដែលធ្លាប់មានរបស់ក្រុមហ៊ុន និងការវាយតម្លៃឥណទានរបស់អ្នកជំនាញរួមទាំងព័ត៌មានរំពឹងទុកទៅខាងមុខ។

សេណារីយ៉ូសេដ្ឋកិច្ចជាច្រើនបង្កើតបាន ជាមូលដ្ឋាននៃការកំណត់ PD នៅការទទួលស្គាល់ដំបូង និងនៅការិយបរិច្ឆេទបន្តបន្ទាប់។ សេណារីយ៉ូសេដ្ឋកិច្ចខុសគ្នា នឹងនាំឱ្យមាន PD ខុសគ្នា។ វាគឺជាការថ្លឹងថ្លែងពីសេណារីយ៉ូផ្សេងៗគ្នាទាំងនេះដែលបង្កើតជាមូលដ្ឋានប្រូបាប៊ីលីតេមធ្យមទំងន់ដែលត្រូវបានប្រើដើម្បីកំណត់ថាតើហានិភ័យឥណទានបានកើនឡើងជាសារវន្ត។

ព័ត៌មានរំពឹងទុកទៅខាងមុខ រួមមានការរំពឹងទុកនាពេលអនាគតនៃឧស្សាហកម្មដែលសមភាគីរបស់ក្រុមហ៊ុនធ្វើប្រតិបត្តិការដោយទទួលបានពីរបាយការណ៍អ្នកវាយតម្លៃឥណទាន អង្គភាពរាជរដ្ឋាភិបាល និងអង្គការស្រដៀងគ្នាផ្សេងទៀតក៏ដូចជាព័ត៌មានដែលមាននៅខាងក្នុងអំពីឥរិយាបថទូទាត់ប្រាក់របស់អតិថិជន។

PD ដែលត្រូវបានប្រើគឺមានលក្ខណៈមើលរំពឹងទុកទៅខាងមុខ ហើយក្រុមហ៊ុនប្រើវិធីសាស្ត្រ និងទិន្នន័យដូចគ្នាដើម្បីវាស់វែងសំវិធានធនការខាតបង់សម្រាប់ ECL។

កត្តាគុណភាពដែលបង្ហាញពីការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងគំរូ PD ឱ្យបានទាន់ពេលវេលា។ ទោះយ៉ាងណាក្រុមហ៊ុននៅតែពិចារណាដាច់ដោយឡែក ពីកត្តាគុណភាព មួយចំនួនដើម្បីវាយតម្លៃប្រសិនបើហានិភ័យឥណទានកើនឡើងជាសារវន្ត។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

២.៦ ឧបករណ៍ហិរញ្ញវត្ថុ (ត)

i. ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

គ. ឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន (ត)

ជាគោល នៅពេលដែលទ្រព្យសកម្មបានផុតកំណត់សង្ខេប៣០ថ្ងៃ ក្រុមហ៊ុនចាត់ទុកថាមានការកើនឡើងនៃហានិភ័យឥណទានជាសារវន្ត ហើយទ្រព្យសកម្មស្ថិតក្នុងដំណាក់កាលទី ២ នៃគំរូឱនភាព ពោលគឺសំវិធានធន ខាតបង់ត្រូវបានវាស់វែងជា ECL ពេញមួយអាយុកាល។ បន្ថែមលើឥណទានដែលត្រូវបានវាយតម្លៃជាលក្ខណៈបុគ្គលនិងត្រូវបានបញ្ចូលក្នុងបញ្ជីឃ្លាំមើលគឺស្ថិតក្នុងដំណាក់កាលទី ២ នៃគំរូឱនភាព ។ ដូចបានកត់សម្គាល់ប្រសិនបើមានភស្តុតាងបង្ហាញពីឱនភាពឥណទាន ទ្រព្យសកម្មស្ថិតក្នុងដំណាក់កាលទី៣ នៃគំរូឱនភាព។

ឃ. ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ

ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុកើតឡើងនៅពេលលក្ខខណ្ឌ កិច្ចសន្យាទាក់ទងនឹងលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានធ្វើការចរចាឡើងវិញ ឬផ្លាស់ប្តូរជាថ្មីរវាងការទទួលស្គាល់ដំបូង និងកាលកំណត់សងនៃទ្រព្យសកម្មហិរញ្ញវត្ថុ។ ការកែប្រែមានឥទ្ធិពលទៅលើចំនួនទឹកប្រាក់និង ឬពេលវេលានៃលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យាដែលអាចធ្វើទៅបានភ្លាមៗ ឬនៅពេលអនាគត។ លើសពីនេះទៀត ការណែនាំ ឬការកែសម្រួលកិច្ចព្រមព្រៀង ដែលមានស្រាប់នៃឥណទានអាចបង្កើតបានជាការកែប្រែ ទោះបីជាកិច្ចព្រមព្រៀងថ្មី ឬការកែតម្រូវទាំងនេះមិនទាន់ប៉ះពាល់ដល់លំហូរសាច់ប្រាក់ភ្លាមៗក៏ដោយ ប៉ុន្តែអាចប៉ះពាល់ដល់ លំហូរសាច់ប្រាក់ដែលអាស្រ័យលើកិច្ចព្រមព្រៀងត្រូវបានបំពេញ ឬអត់ (ឧទាហរណ៍ ការផ្លាស់ប្តូរនៃការកើនឡើងអត្រាការប្រាក់ដែលកើតឡើងនៅពេលដែលមានការរំលោភលើកិច្ចព្រមព្រៀង)។

ប្រសិនបើលំហូរសាច់ប្រាក់ខុសគ្នាខ្លាំង នោះសិទ្ធិក្នុងកិច្ចសន្យាចំពោះលំហូរសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដើមត្រូវបានចាត់ទុកថាបានផុតកំណត់។ ក្នុងករណីនេះ ទ្រព្យសកម្មហិរញ្ញវត្ថុដើមមិនត្រូវបានទទួលស្គាល់ ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មីត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប ឬកន្លះចំណាយប្រតិបត្តិការដែលមានសិទ្ធិណាមួយ។ កម្រៃសេវាណាមួយដែលទទួលបានដែលជាផ្នែកនៃការកែប្រែ ត្រូវចាត់ទុកដូចខាងក្រោម៖

- កម្រៃសេវាដែលត្រូវបានចាត់ទុកក្នុងការកំណត់តម្លៃសមស្របនៃទ្រព្យសកម្មថ្មី និងកម្រៃសេវាដែលតំណាងឱ្យការទូទាត់សងចំណាយប្រតិបត្តិការដែលមានសិទ្ធិ ត្រូវបញ្ចូលនៅក្នុងការវាស់វែងដំបូងនៃទ្រព្យសកម្ម និង
- កម្រៃសេវាផ្សេងៗត្រូវបញ្ចូលក្នុងចំណេញ-ខាតជាផ្នែកនៃចំណេញ ឬខាតលើការឈប់ទទួលស្គាល់។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

២.៦ ឧបករណ៍ហិរញ្ញវត្ថុ (ត)

i. ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ឃ. ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ប្រសិនបើលំហូរសាច់ប្រាក់ត្រូវបានកែប្រែ នៅពេលអ្នកខ្ចីមានការលំបាកផ្នែកហិរញ្ញវត្ថុ នោះគោលបំណងនៃការកែប្រែជាធម្មតាគឺដើម្បីបង្កើនការស្តារឡើងវិញនូវលក្ខខណ្ឌនៃកិច្ចសន្យាដើម ជាជាងបង្កើតទ្រព្យសកម្មថ្មីជាមួយនឹងលក្ខខណ្ឌខុសគ្នាខ្លាំងៗ។ ប្រសិនបើក្រុមហ៊ុនមានគម្រោងកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុតាមរបៀបដែលនាំឱ្យមានការលើកលែងចំពោះលំហូរសាច់ប្រាក់ នោះដំបូងក្រុមហ៊ុនពិចារណាថាតើផ្នែកមួយនៃទ្រព្យសកម្មត្រូវតែត្រូវបានលុបចេញពីបញ្ជីមុនពេលការកែប្រែកើតឡើងសិន (សូមមើល ២.៦.i.២)។ វិធីសាស្ត្រនេះប៉ះពាល់ដល់លទ្ធផលនៃការវាយតម្លៃលើបរិមាណ និងមានន័យថា លក្ខណៈវិនិច្ឆ័យនៃការឈប់ទទួលស្គាល់ជាធម្មតាមិនត្រូវបានបំពេញនៅក្នុងករណីបែបនេះទេ។

ប្រសិនបើការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមថ្លៃដើមដករំលស់ ឬ FVOCI មិនបណ្តាលឱ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុទេ នោះក្រុមហ៊ុននឹងគណនាឡើងវិញនូវតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុដោយប្រើប្រាស់អត្រាការប្រាក់ដើមមានប្រសិទ្ធភាពនៃទ្រព្យសកម្ម ហើយទទួលស្គាល់ការកែតម្រូវលទ្ធផលថាជាការកែប្រែចំណេញ ឬខាត ក្នុងចំណេញ-ខាត។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអត្រាអណ្តែត អត្រាការប្រាក់ដើមមានប្រសិទ្ធភាពដែលប្រើប្រាស់ដើម្បីគណនាការកែប្រែចំណេញ ឬខាត ត្រូវបានកែសម្រួលដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ននៃរយៈពេលនៃការកែប្រែ។ ថ្លៃដើម ឬកម្រៃសេវាណាមួយដែលកើតឡើង និងកម្រៃសេវាកែប្រែដែលបានទទួល កែតម្រូវតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ ហើយត្រូវបានដករំលស់ក្នុងរយៈពេលដែលនៅសល់នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ។

ប្រសិនបើការកែប្រែនេះត្រូវបានអនុវត្តដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុរបស់អ្នកខ្ចី នោះចំណេញ ឬខាតត្រូវបានបង្ហាញរួមគ្នាជាមួយខាតពីការថយចុះតម្លៃ។ ក្នុងករណីផ្សេងទៀត វាត្រូវបានបង្ហាញជាចំណូលការប្រាក់ ដែលត្រូវបានគណនាតាមវិធីសាស្ត្រអត្រាការប្រាក់មានប្រសិទ្ធភាព។

ង. ការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ

ក្រុមហ៊ុនឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ លុះត្រាតែសិទ្ធិក្នុងកិច្ចសន្យាទទួលសាច់ប្រាក់ផុតកំណត់ (រាប់បញ្ចូលទាំងការផុតកំណត់ដែលកើតឡើងពីការកែប្រែដោយមានលក្ខខណ្ឌខុសគ្នា) ឬនៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុ និងហានិភ័យ និងរង្វាន់ជាកម្មសិទ្ធិទាំងអស់នៃទ្រព្យសកម្មត្រូវបានផ្ទេរទៅ អង្គភាពផ្សេងទៀត។ ប្រសិនបើក្រុមហ៊ុនមិនផ្ទេរបុគ្គលិកទុកនូវរាល់ហានិភ័យនិងរង្វាន់ជាកម្មសិទ្ធិហើយនៅតែបន្តគ្រប់គ្រងទ្រព្យសកម្មដែលបានផ្ទេរ ក្រុមហ៊ុនកត់ត្រា កម្មសិទ្ធិដែលនៅសល់ចំពោះទ្រព្យសកម្មនិងចំនួនបំណុលដែលពាក់ព័ន្ធអាចនឹងត្រូវបង់។ ប្រសិនបើក្រុមហ៊ុនរក្សានូវរាល់ហានិភ័យ និងរង្វាន់ជាកម្មសិទ្ធិនៃទ្រព្យសកម្ម ហិរញ្ញវត្ថុដែលបានផ្ទេរក្រុមហ៊ុននៅតែបន្តទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ហើយក៏ទទួលស្គាល់ប្រាក់កម្ចី មានទ្រព្យបញ្ចាំសម្រាប់ប្រាក់ដែលទទួលបាន។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

២.៦ ឧបករណ៍ហិរញ្ញវត្ថុ (ត)

i. ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ង. ការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

នៅពេលឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងមូល ភាពខុសគ្នារវាងចំនួនទឹកប្រាក់នៅសល់របស់ ទ្រព្យសកម្មនិងផលបូកសរុបនៃការទូទាត់ ដែលទទួលបាននិងត្រូវទទួលបាន និងចំណេញ/ ខាតដែលត្រូវ បានទទួលស្គាល់នៅក្នុងOCI និងបង្កនៅក្នុងមូលធន ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាតលើកលែង តែការវិនិយោគមូលធនដែលបានកំណត់ការវាស់វែងតាម FVTOCI ដែលការចំណេញ/ ខាតដែលបានទទួល ស្គាល់ ពីមុននៅក្នុង OCI មិនត្រូវបានចាត់ថ្នាក់ជាបន្តបន្ទាប់ទៅក្នុងចំណេញ-ខាតទេ។

ការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុមិនទាំងមូល (ឧទាហរណ៍ នៅពេលដែលក្រុមហ៊ុនរក្សាជម្រើស ក្នុងការទិញផ្នែកណាមួយនៃទ្រព្យសកម្មដែលបានផ្ទេរមកវិញ) ក្រុមហ៊ុនបែងចែកតម្លៃដែលនៅសល់ដែលពី មុននៃទ្រព្យសកម្មហិរញ្ញវត្ថុរវាងផ្នែកដែលខ្លួនបន្តទទួលស្គាល់ក្រោមការចូលរួមជាបន្ត និងផ្នែកដែលលែង ទទួលស្គាល់នៅលើមូលដ្ឋាននៃតម្លៃសមស្របនៃផ្នែកទាំងនោះ នៅកាលបរិច្ឆេទនៃការផ្ទេរប្រាក់។ ភាពខុស គ្នារវាងចំនួនតម្លៃដែលនៅសល់សម្រាប់ផ្នែកដែលលែងត្រូវបានគេទទួលស្គាល់ និងផលបូកសរុបនៃការ ទូទាត់ដែលទទួលបានសម្រាប់ផ្នែកដែលលែងត្រូវបានគេទទួលស្គាល់ ហើយចំណេញ/ ខាតបង្កដែលត្រូវ បានទទួលស្គាល់នៅក្នុង OCI រួចហើយ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត។ ចំណេញ/ ខាតបង្ក ដែលត្រូវបានគេទទួលស្គាល់នៅក្នុង OCI ត្រូវបានបែងចែករវាងផ្នែកដែលនៅតែបន្តត្រូវបានទទួលស្គាល់ និងផ្នែកដែលមិនត្រូវបានទទួលស្គាល់នៅលើមូលដ្ឋាននៃតម្លៃសមស្របនៃផ្នែកទាំងនោះ។ នេះមិនត្រូវបាន អនុវត្តសម្រាប់ការវិនិយោគលើមូលធន ដែលបានកំណត់ឱ្យវាស់វែងតាម FVTOCI ដោយសារតែចំណេញ/ ខាត ដែលបានទទួលស្គាល់ពីមុននៅក្នុង OCI មិនត្រូវបានចាត់ថ្នាក់ឡើងវិញជាបន្តបន្ទាប់ទៅក្នុង ចំណេញ- ខាតទេ។

ច. ការលុបចេញពីបញ្ជី

ឥណទាន និងមូលបត្របំណុលត្រូវបានលុបចោលនៅពេលដែលក្រុមហ៊ុនមិនមានការរំពឹងទុកសមហេតុផល ក្នុងការប្រមូលមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុ (ទោះបីជាទាំងស្រុង ឬផ្នែកខ្លះ) ។ នេះជាករណីដែលក្រុមហ៊ុន កំណត់ថា អ្នកខ្ចីមិនមានទ្រព្យសកម្ម ឬប្រភពចំណូលដែលអាចបង្កើតលំហូរសាច់ប្រាក់គ្រប់គ្រាន់ដើម្បីសង ចំនួនទឹកប្រាក់ដែលត្រូវលុបចោល។ ការលុបចេញពីបញ្ជីមួយបង្កើតបានជាព្រឹត្តិការណ៍ដែលគេឈប់ទទួល ស្គាល់។ ក្រុមហ៊ុនអាចអនុវត្តសកម្មភាពពង្រឹងច្បាប់ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលបានលុបចោល។ ការ ប្រមូលប្រាក់ជាលទ្ធផលនៃសកម្មភាពពង្រឹងច្បាប់របស់ក្រុមហ៊ុននឹងនាំឱ្យមាន ចំណេញលើឱនភាពតម្លៃ ដែលនឹងត្រូវបានបង្ហាញជា “ប្រាក់ចំណូលផ្សេងៗ” នៅក្នុងរបាយការណ៍ចំណេញឬ ខាត។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

២.៦ ឧបករណ៍ហិរញ្ញវត្ថុ (ត)

i. ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ច. ការលុបចេញពីបញ្ជី (ត)

ការបង្ហាញនៃសំវិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សំវិធានធនខាតបង់សម្រាប់ ECL ត្រូវបានបង្ហាញនៅក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដូចខាងក្រោម៖

- សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់៖ ជាការកាត់ចេញពីតម្លៃយោងដុលនៃទ្រព្យសកម្ម និង
- នៅពេលដែលឧបករណ៍ហិរញ្ញវត្ថុរួមបញ្ចូលទាំងធាតុផ្សំដែលត្រូវបានដកយក និងមិនដកយក(ដោយអតិថិជន) ហើយក្រុមហ៊ុនមិនអាចកំណត់អត្តសញ្ញាណ ECL លើធាតុផ្សំនៃកិច្ចសន្យាឥណទានដោយឡែកពីគ្នារវាងសមាសធាតុដែលបានដកយក៖ ក្រុមហ៊ុនបង្ហាញពីសំវិធានធនខាតបង់រួមគ្នាសម្រាប់សមាសធាតុទាំងពីរ។ ចំនួនទឹកប្រាក់រួមបញ្ចូលគ្នា ត្រូវបានបង្ហាញជាការកាត់ចេញពីតម្លៃនៅសល់ដុលនៃសមាសធាតុដែលបានដក។ រាល់សំវិធានធនខាតបង់ ដែលលើសពីចំនួនដុលសរុបនៃសមាសធាតុដែលបានដកត្រូវបានបង្ហាញជាសំវិធានធន។

ii. បំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុ គឺជាកាតព្វកិច្ចតាមកិច្ចសន្យា ក្នុងការប្រគល់សាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត ឬដើម្បីប្តូរទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុជាមួយ អង្គភាពផ្សេងទៀតក្រោមលក្ខខណ្ឌដែលមិនអំណោយផលដល់ក្រុមហ៊ុន ឬកិច្ចសន្យាដែល នឹងឬអាចត្រូវបានទូទាត់ជា ភាគហ៊ុនផ្ទាល់របស់ក្រុមហ៊ុន និងគឺជាកិច្ចសន្យាដែលមិនមែនជានិស្សន្ទ ដែលក្រុមហ៊ុនមាន ឬត្រូវមានកាតព្វកិច្ចផ្តល់នូវចំនួនអថេរនៃភាគហ៊ុនផ្ទាល់របស់ខ្លួន ឬកិច្ចសន្យាចម្លងពីភាគហ៊ុនផ្ទាល់ដែល នឹងត្រូវបានទូទាត់ក្រៅពីការដោះដូរចំនួនទឹកប្រាក់ថេរនៃសាច់ប្រាក់ (ឬទ្រព្យសកម្មហិរញ្ញវត្ថុមួយផ្សេងទៀត) សម្រាប់ចំនួនថេរនៃឧបករណ៍ទ្រព្យមូលធនផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន។

បំណុលហិរញ្ញវត្ថុទាំងអស់ត្រូវបានវាស់វែងជាបន្តបន្ទាប់តាមថ្លៃដើមដករំលស់ ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ រាល់បំណុលហិរញ្ញវត្ថុ ចំនួនទឹកប្រាក់ដែលត្រូវបង្ហាញលើរបាយការណ៍ហិរញ្ញវត្ថុគឺណាងឱ្យចំនួនទឹកប្រាក់ដែលត្រូវបង់រួមទាំងការប្រាក់បង្ក។

បំណុលហិរញ្ញវត្ថុដទៃទៀត រាប់បញ្ចូលទាំងប្រាក់បញ្ញើ និងប្រាក់កម្ចី ត្រូវបានកត់ត្រាដំបូងដោយប្រើតម្លៃសមស្របដកថ្លៃដើមប្រតិបត្តិការ។ បំណុលហិរញ្ញវត្ថុដទៃទៀត ត្រូវបានកត់ត្រាបន្តបន្ទាប់មកទៀតតាមតម្លៃដករំលស់ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

គ្រឹះស្ថានប្រឹក្សាហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

២.៦ ឧបករណ៍ហិរញ្ញវត្ថុ (ត)

ii. បំណុលហិរញ្ញវត្ថុ (ត)

វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព គឺជាវិធីសាស្ត្រគណនាថ្លៃដើមដករំលស់នៃបំណុលហិរញ្ញវត្ថុ និងការបែងចែកចំណាយការប្រាក់ក្នុងអំឡុងពេលដែលពាក់ព័ន្ធ។ អត្រាការប្រាក់ប្រសិទ្ធភាពគឺជាអត្រាមួយដែលធ្វើអប្បបរមាការទូទាត់សាច់ប្រាក់នាពេលអនាគតដែលរំពឹងទុកក្នុងអាយុកាលនៃបំណុលហិរញ្ញវត្ថុឬខ្លីជាង ឱ្យស្មើនឹងចំនួនទឹកប្រាក់យោងសុទ្ធពេលទទួលស្គាល់ដំបូង។ សម្រាប់ព័ត៌មានលម្អិតស្តីពី EIR សូមមើល “ចំណូលការប្រាក់សុទ្ធ” នៅក្នុងកំណត់សម្គាល់ ២.១៦។

iii. ការរៀបចំការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានកាត់កង ហើយចំនួនសុទ្ធត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលក្រុមហ៊ុនមានសិទ្ធិអនុវត្តតាមផ្លូវច្បាប់ ក្នុងការកាត់កងបរិមាណដែលបានទទួលស្គាល់និងមានបំណងដើម្បីទូទាត់នៅលើមូលដ្ឋានសុទ្ធ ឬដើម្បីទទួលស្គាល់ទ្រព្យសកម្មនិងទូទាត់បំណុលក្នុងពេលដំណាលគ្នា។ សិទ្ធិក្នុងការកាត់កង ត្រូវតែមាននៅថ្ងៃនេះជាជាងការរំពឹងទុកលើព្រឹត្តិការណ៍នាពេលអនាគត ហើយត្រូវតែអនុវត្តបានដោយសមភាគីណាមួយទាំងក្នុងដំណើរជំនួញធម្មតានិងមិនមានលទ្ធភាពសងបំណុល ឬក្ស័យធនក្នុងករណីមានការខកខានសង។

២.៧ ទុនបម្រុង

i. ទុនបម្រុងតាមបទប្បញ្ញត្តិ

ធនាគារជាតិនៃកម្ពុជា បានចេញបទប្បញ្ញត្តិមួយចំនួនដែលតម្រូវឱ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុធ្វើសំវិធានធនលើឱនភាពតម្លៃ សម្រាប់ហ្វាស៊ីលីធីរយៈពេលខ្លី និងរយៈពេលវែងដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃផុតកំណត់		អត្រាសំវិធានធន
	រយៈពេលខ្លី (មួយឆ្នាំឬតិចជាង)	រយៈពេលវែង (ច្រើនជាងមួយឆ្នាំ)	
សំវិធានធនទូទៅ៖			
ធម្មតា	១៥ថ្ងៃ ឬតិចជាងនេះ	តិចជាង ៣០ថ្ងៃ	១%
សំវិធានធនជាក់លាក់៖			
ឃ្លាំមើល	១៥ថ្ងៃ – ៣០ថ្ងៃ	៣០ថ្ងៃ – ៨៩ថ្ងៃ	៣%
ក្រោមស្តង់ដារ	៣១ថ្ងៃ – ៦០ថ្ងៃ	៩០ថ្ងៃ – ១៧៩ថ្ងៃ	២០%
សង្ស័យ	៦១ថ្ងៃ – ៩០ថ្ងៃ	១៨០ថ្ងៃ – ៣៥៩ថ្ងៃ	៥០%
បាត់បង់	៩១ថ្ងៃ ឬច្រើនជាង	៣៦០ថ្ងៃ ឬច្រើនជាង	១០០%

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

២.៧ ទុនបម្រុងតាមបទប្បញ្ញត្តិ (ត)

i. ទុនបម្រុងតាមបទប្បញ្ញត្តិ (ត)

ហ្វាស៊ីលីយ៉ែងតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា រួមមានឥណទាន និងផលិតផលហិរញ្ញវត្ថុដទៃទៀត មិនត្រូវបានរាយការណ៍លើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ឬក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុដែលត្រូវបានផ្តល់ជូនដោយក្រុមហ៊ុន ទៅឱ្យសមាគមដែលនាំឱ្យកើនឡើងនូវហានិភ័យឥណទានដល់ក្រុមហ៊ុន។ សំវិធានធនត្រូវបានគណនាជាភាគរយនៃចំនួនហ្វាស៊ីលីយ៉ែងដែលនៅសេសសល់ នៅក្នុងការិយបរិច្ឆេទរាយការណ៍នីមួយៗ រួមបញ្ចូលទាំងដើមទុន និងការប្រាក់។

ក្រុមហ៊ុនគណនាសំវិធានធនខាតបង់នៃឱនភាពតម្លៃ សម្រាប់ឥណទានដោយ អនុលោមតាមសំវិធានធនតាមបទប្បញ្ញត្តិក្នុងពេលដំណាលគ្នាជាមួយនឹងការគណនាដោយអនុលោមទៅតាម CIFRS ។ សំវិធានធនខាតបង់នៃឱនភាពតម្លៃបានគណនាតាម CIFRS តម្រូវឱ្យទទួលស្គាល់ និងកត់ត្រានៅក្នុងចំណេញ-ខាត និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ នៅពេលសំវិធានធនខាតបង់លើឱនភាពគណនាតាមបទប្បញ្ញត្តិធំជាងធៀបនឹងសំវិធានធនដែលបានគណនាតាម CIFRS ចំនួនលើសត្រូវផ្ទេរពីប្រាក់ចំណេញរក្សាទុក ទៅជាទុនបម្រុងតាមបទប្បញ្ញត្តិដូចមានបង្ហាញនៅក្នុងកំណត់សម្គាល់២៤។

នៅពេលដែលសំវិធានធនឱនភាពតម្លៃបានគណនាស្របតាមបទប្បញ្ញត្តិមានចំនួន តិចជាងការគណនាតាម CIFRS ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានកត់ត្រាលំដាប់វិញតាមចំនួនដោយមិនឱ្យលើសពីចំនួនដែលត្រូវបានកត់ត្រា បើមិនមានទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានទទួលស្គាល់នៅក្នុងឆ្នាំមុនៗទេ។

ii. ទុនបម្រុងមិនអាចបែងចែកបាន

ទុនបម្រុងមិនអាចបែងចែកបានត្រូវបានរក្សាទុក ដោយអនុលោមតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ធ៧-០១៨-០៦៨ ប្រ.ក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពី ការកំណត់ទ្រនាប់ដើមទុនរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ បម្រែបម្រួលផ្សេងៗត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងធនាគារជាតិនៃ កម្ពុជា។

២.៨ និស្សន្ទកាន់កាប់សម្រាប់ការគ្រប់គ្រងហានិភ័យ

និស្សន្ទកាន់កាប់សម្រាប់ការគ្រប់គ្រងហានិភ័យ រួមមានទ្រព្យសកម្មនិស្សន្ទ និងបំណុលនិស្សន្ទទាំងអស់ដែល មិនត្រូវបានចាត់ទុកថាជាទ្រព្យសកម្មជួញដូរ ឬបំណុលជួញដូរ និងមិនត្រូវបានកំណត់នៅក្នុងទំនាក់ទំនងការការពារហានិភ័យដែលសមស្រប។

និស្សន្ទកាន់កាប់សម្រាប់ការគ្រប់គ្រងហានិភ័យ ត្រូវបានវាស់វែងដោយតម្លៃសមស្រប នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនៅពេលទទួលស្គាល់ដំបូង។ ការផ្លាស់ប្តូរកិច្ចសន្យាដើមយោងទៅមុខដែលពាក់ព័ន្ធនឹងខ្ទង់គណនីហានិភ័យ ('aligned forward element') ត្រូវបានទទួលស្គាល់នៅក្នុង លទ្ធផលលម្អិតផ្សេងៗ។

**កំណត់សម្គាល់លើរបាយការណ៍បរិក្ខេបប្រឹក្សា
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

២.៩ ភតិសន្យា

ក្រុមហ៊ុនដែលជាភតិកៈ

ក្រុមហ៊ុនវាយតម្លៃថាភតិសន្យាមួយគឺជា ឬមានភតិសន្យានៅថ្ងៃចាប់ផ្តើមដំបូងនៃកិច្ចសន្យា។ ក្រុមហ៊ុនទទួលស្គាល់សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យាដែលត្រូវបានផ្តល់ជូនដោយភតិសន្យា ទាំងអស់ដែលជាភតិកៈ លើកលែង តែការជួលរយៈពេលខ្លី (កំណត់ជាភតិសន្យាជាមួយរយៈពេលជួល ១២ខែ ឬតិចជាងនេះ) និង ការជួលនៃទ្រព្យសម្បត្តិដែលមានតម្លៃទាប (ដូចជា ថេប្លេត ម៉ូតូ និងសម្ភារៈនៃគ្រឿងសង្ហារឹមការិយាល័យ)។ ចំពោះភតិសន្យាទាំងនេះ ក្រុមហ៊ុនទទួលស្គាល់ការ ទូទាត់ភតិសន្យាជាចំណាយប្រតិបត្តិការដោយឈរលើមូលដ្ឋានថេរក្នុង រយៈពេលនៃការជួលលុះត្រាតែមានមូលដ្ឋានគ្រឹះជាប្រព័ន្ធមួយទៀតតំណាងឱ្យតម្លៃនៃពេលវេលា ដែលផលប្រយោជន៍សេដ្ឋកិច្ចពីទ្រព្យសកម្មដែលបានជួលត្រូវបានប្រើប្រាស់។

បំណុលភតិសន្យាត្រូវបានវាស់វែងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ដែលមិនត្រូវបានបង់ នៅកាលបរិច្ឆេទនៃការចាប់ផ្តើមដោយបានធ្វើអប្បបរមាតម្លៃដោយប្រើអត្រាការប្រាក់បង្កប់ក្នុងភតិសន្យា។ ប្រសិនបើអត្រានេះមិនមានភាពងាយស្រួលក្នុងការកំណត់ ក្រុមហ៊ុននឹងប្រើប្រាស់អត្រាប្រាក់កម្ចីកើនរបស់ខ្លួន។

ការទូទាត់ភតិសន្យាដែលមាននៅក្នុងការវាស់វែងនៃបំណុលភតិសន្យារួមមាន៖

- ការទូទាត់ភតិសន្យាថេរ (រួមទាំងការទូទាត់ជាធាតុថេរ) ដកចេញប្រាក់លើកទឹកចិត្តដែលអាចទទួលបាន
- ការទូទាត់ភតិសន្យាអថេរដែលអាស្រ័យលើសន្ទស្សន៍ ឬអត្រាដែលវាស់វែងដំបូងដោយប្រើសន្ទស្សន៍ឬអត្រានៅកាលបរិច្ឆេទចាប់ផ្តើម
- ចំនួនទឹកប្រាក់ដែលរំពឹងថានឹងត្រូវបង់ដោយភតិកៈក្រោមការធានាតម្លៃនៅសល់
- ការអនុវត្តទៅលើជម្រើសទិញ ប្រសិនបើភតិកៈមានហេតុផលសមរម្យក្នុងការជ្រើសរើសជម្រើសនិង
- ការបង់ប្រាក់ពិន័យ សម្រាប់ការបញ្ចប់កិច្ចសន្យាជួល ប្រសិនបើរយៈពេលជួលនោះឆ្លុះបញ្ចាំងពីការអនុវត្តជម្រើសដើម្បីបញ្ចប់កិច្ចសន្យាជួល។

បំណុលភតិសន្យា ត្រូវបានបង្ហាញដាច់ដោយឡែកនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

បំណុលភតិសន្យាត្រូវបានវាស់វែងជាបន្តបន្ទាប់ដោយការបង្កើនចំនួនទឹកប្រាក់យោង ដើម្បីឆ្លុះបញ្ចាំងពីការប្រាក់លើបំណុលភតិសន្យា (ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព) និងដោយកាត់បន្ថយចំនួនទឹកប្រាក់យោង ដើម្បីឆ្លុះបញ្ចាំងពីការទូទាត់ភតិសន្យា។

**កំណត់សម្គាល់លើរបាយការណ៍វិញ្ញាបនបត្រ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

២.៩ ភតិសន្យា (ត)

ក្រុមហ៊ុនដែលជាភតិកៈ (ត)

ក្រុមហ៊ុនវាស់វែងឡើងវិញនូវបំណុលភតិសន្យា (និងធ្វើនិយ័តកម្មលើទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់) នៅពេល៖

- រយៈពេលជួលត្រូវបានផ្លាស់ប្តូរ ឬនៅពេលមានការផ្លាស់ប្តូរព្រឹត្តិការណ៍ ដែលបណ្តាលឱ្យមានការផ្លាស់ប្តូរការវាយតម្លៃនៃជម្រើសទិញ ក្នុងករណីដែលបំណុលភតិសន្យាត្រូវបានវាស់វែងជាថ្មីដោយធ្វើអប្បហារទៅលើថ្លៃជួលដែលបានកែសម្រួល ដោយប្រើអត្រាអប្បហារដែលបានកែសម្រួលឡើងវិញ។
- ការទូទាត់ការជួលត្រូវបានផ្លាស់ប្តូរដោយសារតែការផ្លាស់ប្តូរសន្ទស្សន៍ ឬអត្រាប្តូរប្រាក់ឬការផ្លាស់ប្តូរប្រាក់សំណងដែលរំពឹងទុកក្រោមតម្លៃនៅសល់ ដែលធានាក្នុងករណីដែលបំណុលជួលត្រូវបានជួសដោយការអប្បហារថ្លៃជួលដែលបានកែសម្រួល ដោយប្រើអត្រាអប្បហារដែលមិនមានការកែប្រែ (លើកលែងតែការទូទាត់ការជួល គឺដោយសារតែការផ្លាស់ប្តូរអត្រាការប្រាក់ប្រែប្រួលមួយក្នុងករណីដែល អត្រាអប្បហារត្រូវបានប្រើ)។
- កិច្ចសន្យាភតិសន្យាត្រូវបានកែប្រែ ហើយការកែប្រែនៃភតិសន្យាមិនត្រូវបានចាត់ទុកជាភតិសន្យាដាច់ដោយឡែកទេ ក្នុងករណីនេះបំណុលភតិសន្យាត្រូវបានវាស់វែងឡើងវិញដោយផ្អែកលើរយៈពេលនៃការជួលនៃភតិសន្យាកែប្រែដោយធ្វើអប្បហារទៅលើការបង់ថ្លៃជួល ដោយប្រើអត្រាអប្បហារដែលបានកែសម្រួលឡើងវិញទៅតាមកាលបរិច្ឆេទនៃការកែប្រែ។

សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្មមាន ការវាស់វែងដំបូងនៃបំណុលភតិសន្យានិង ការទូទាត់ភតិសន្យាដែលបានធ្វើឡើងនៅថ្ងៃ ឬមុនថ្ងៃចាប់ផ្តើម ដោយដកចេញនូវអត្ថប្រយោជន៍លើកទឹកចិត្តនៃភតិសន្យាដែលទទួលបាន និងថ្លៃចំណាយដំបូង។ វាត្រូវបានវាស់វែងបន្តបន្ទាប់ ដោយយកថ្លៃដើមដកចេញការរំលស់បង្គុរនិងការខាតបង់លើឱនភាពតម្លៃ។

នៅពេលណាដែលក្រុមហ៊ុនមានកាតព្វកិច្ចបង់ចំណាយក្នុងការរុះរើ និងយកចេញទ្រព្យសម្បត្តិដែលបានជួល ហើយត្រូវស្តារទីតាំងដែលវាស្ថិតនៅ ឬស្តារឡើងវិញនូវទ្រព្យសកម្មជាមូលដ្ឋានឱ្យដូចទៅនឹងលក្ខខណ្ឌដែលបានកំណត់នៅក្នុងភតិសន្យា សំវិធានធនត្រូវបានទទួលស្គាល់និងវាស់វែងតាម CIAS ៣៧។ ចំពោះការចំណាយ ទាក់ទងនឹងសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម ការចំណាយនោះត្រូវកត់ត្រាបញ្ចូលក្នុងសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្មដែលពាក់ព័ន្ធ។

សិទ្ធិក្នុងការប្រើទ្រព្យសកម្មត្រូវធ្វើរំលស់ក្នុងរយៈពេលនៃការជួល។ ប្រសិនបើភតិសន្យាផ្ទេរកម្មសិទ្ធិនៃទ្រព្យសកម្ម ឬថ្លៃដើម នៃសិទ្ធិក្នុងការប្រើទ្រព្យសកម្ម ឆ្លុះបញ្ចាំងថា ក្រុមហ៊ុនរំពឹងនឹងប្រើសិទ្ធិជម្រើសទិញសិទ្ធិក្នុងការប្រើទ្រព្យសកម្មដែលពាក់ព័ន្ធត្រូវធ្វើរំលស់លើ អាយុកាលនៃទ្រព្យសកម្ម។ រំលស់ចាប់ផ្តើមពីកាលបរិច្ឆេទចាប់ផ្តើមនៃភតិសន្យា។

គ្រឹះស្ថានប្រឹក្សាហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

២.៩ ភតិសន្យា (ត)

ក្រុមហ៊ុនដែលជាភតិកៈ (ត)

សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានបង្ហាញជាជួរដាច់ដោយឡែក នៅក្នុងរបាយការណ៍ស្ថានភាព ហិរញ្ញវត្ថុ។

ក្រុមហ៊ុនអនុវត្ត CIAS ៣៦ ដើម្បីកំណត់ថាសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្មមានឱនភាពតម្លៃ និងកត់ត្រា ការខាតបង់នៃឱនភាពតម្លៃដែលបានរកឃើញដូចបានបរិយាយនៅក្នុងកំណត់សម្គាល់ ២.១២។

ជាការសម្រួលក្នុងការអនុវត្ត CIFRS ១៦ អនុញ្ញាតឱ្យភតិកៈមិនបំបែកសមាសភាគដែលមិនមែនជាភតិសន្យា ហើយ រៀបចំសមាសភាគភតិសន្យា និងសមាសភាគដែលមិនមែនជាភតិសន្យាណាមួយជាមួយគ្នា។ ក្រុម ហ៊ុនមិនបានប្រើការសម្រួលនេះទេ។ សម្រាប់កិច្ចសន្យាដែលមានសមាសភាគភតិសន្យា និងសមាសភាគភតិសន្យាថែមមួយ ឬលើសមួយ ឬសមាសភាគដែលមិនមែនជាភតិសន្យា ក្រុមហ៊ុនបែងចែកផ្លូវនៅក្នុងកិច្ច សន្យា ទៅតាមសមាសភាគភតិសន្យានីមួយៗ ដោយផ្អែកលើតម្លៃកំណត់របស់សមាសភាគភតិសន្យា និង តម្លៃកំណត់សរុបរួមនៃសមាសភាគដែលមិនមែនជាភតិសន្យា។

២.១០ ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវ កត់ត្រាតាមតម្លៃដើមដកចេញនូវរំលស់បង្គរនិងការខាតបង់លើឱនភាពតម្លៃបើ មាន។ ចំណាយនៃទ្រព្យសម្បត្តិនិងបរិក្ខាររួមមានថ្លៃទិញ និងថ្លៃក្នុងការនាំយកទ្រព្យនោះទៅទីតាំងរបស់ខ្លួន សម្រាប់ការប្រើប្រាស់ដែលបានគ្រោងទុក។ នៅពេលដែលធាតុណាមួយ នៃទ្រព្យសម្បត្តិ និងបរិក្ខារមានទំហំ ធំដែលមានអាយុកាលខុសគ្នា សមាសធាតុនោះត្រូវចាត់ទុកជាធាតុដាច់ដោយឡែកពីគ្នានៃទ្រព្យសម្បត្តិ និង បរិក្ខារ។

ចំណាយជាបន្តបន្ទាប់ទាក់ទងនឹងធាតុនៃទ្រព្យសម្បត្តិ និងបរិក្ខារដែលត្រូវបានគេទទួលស្គាល់រួចហើយត្រូវ កត់បន្ថែមទៅនឹងតម្លៃយោងទ្រព្យសកម្ម នៅពេលដែលផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតនឹងមាន លើសពីស្តង់ដារ ដែលបានវាយតម្លៃពីដំបូងនៃ ការអនុវត្តទ្រព្យសកម្មដែលមានស្រាប់សម្រាប់ក្រុមហ៊ុន រាល់ ចំណាយជាបន្តបន្ទាប់ផ្សេងទៀតត្រូវបានទទួលស្គាល់ថាជាចំណាយក្នុងអំឡុងពេលដែលកើតឡើង។

ចំណេញ-ខាតដែលកើតឡើងពីការចូលនិវត្តន៍ឬការលក់ចេញនៃទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានកំណត់ ដោយភាពខុសគ្នារវាង ចំណូលពីការលក់សុទ្ធដែលបានប៉ាន់ស្មាន និងតម្លៃយោងនៃទ្រព្យសកម្ម ហើយត្រូវ បានទទួលស្គាល់ក្នុងចំណេញ-ខាតនៅកាលបរិច្ឆេទនៃការចូលនិវត្តន៍ ឬការលក់ចេញ។

រំលស់ត្រូវបានគណនាតាមមូលដ្ឋានរំលស់ថេរលើអាយុកាលរបស់ទ្រព្យសកម្មដែលបានប៉ាន់ស្មាន មានដូច ខាងក្រោម៖

គ្រឹះស្ថានទីក្រុងហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

២.១០ ទ្រព្យសម្បត្តិវិនិយោគ (ត)

ការកែលម្អអគារជួល	៤ ឆ្នាំ ឬរយៈពេលនៃភតិសន្យាបើតិចជាង
យានយន្ត	៨ ឆ្នាំ
ម៉ូតូ	៥ ឆ្នាំ
កុំព្យូទ័រនិងគ្រឿងបរិក្ខារការិយាល័យ	៣ ទៅ ៤ ឆ្នាំ

ការសាងសង់ដែលកំពុងដំណើរការមិនត្រូវបានរំលស់ទេ រហូតដល់ពេលដែលទ្រព្យសម្បត្តិពាក់ព័ន្ធត្រូវបានបញ្ចប់និងដាក់ឱ្យប្រើប្រាស់។

ទ្រព្យសកម្ម ដែលបានរំលស់អស់ទាំងស្រុងត្រូវបានរក្សាទុកនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ រហូតដល់លែងប្រើហើយមិនមានការរំលស់ដែលត្រូវបានធ្វើឡើងទាក់ទងនឹងទ្រព្យសកម្មទាំងនេះទេ។ ប្រសិនបើមានសូចនាករ ថាមានការផ្លាស់ប្តូរជាសារវន្តនូវអត្រារំលស់ អាយុកាល ឬតម្លៃនៅសល់នៃទ្រព្យសកម្មនោះ ការរំលស់ទ្រព្យសកម្មនោះត្រូវបានកែប្រែឡើងវិញដោយអនុវត្តទៅមុខ ដើម្បីឆ្លុះបញ្ចាំងពីការរំពឹងទុកថ្មី។

២.១១ ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបីរួមមានសូហ្វវែរ អាជ្ញាប័ណ្ណ និងការងារដែលកំពុងដំណើរការ។

ទ្រព្យសកម្មអរូបី ត្រូវបានគណនាតាមថ្លៃដើមដករំលស់បង្គរ និងការខាតបង់លើឱនភាពតម្លៃបង្គរបើមាន។ វាត្រូវបានរំលស់ដោយផ្អែកលើមូលដ្ឋានរំលស់ថេរតាមអត្រា ២០%ក្នុងមួយឆ្នាំ។ ប្រសិនបើមានការសូចនាករបង្ហាញថាមានការផ្លាស់ប្តូរជាសារវន្ត នៃអត្រារំលស់អាយុកាល ឬតម្លៃនៅសល់នៃទ្រព្យសកម្មអរូបី ការរំលស់ត្រូវបានពិនិត្យឡើងវិញដោយអនុវត្តទៅមុខ ដើម្បីឆ្លុះបញ្ចាំងពីការរំពឹងទុកថ្មី។

ការងារដែលកំពុងដំណើរការមិនត្រូវបានធ្វើការរំលស់នោះទេ រហូតដល់ពេលដែលទ្រព្យសកម្មពាក់ព័ន្ធត្រូវបានបញ្ចប់និងដាក់ឱ្យប្រើប្រាស់។

**កំណត់សម្គាល់លើរបាយការណ៍វិញ្ញាបនបត្រ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

២.១២ ឱនភាពតម្លៃនៃទ្រព្យសកម្ម និងបរិក្ខារ ទ្រព្យសកម្មអរូបី និងសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម

នៅចុងការិយបរិច្ឆេទនីមួយៗ ក្រុមហ៊ុនត្រួតពិនិត្យឡើងវិញនូវតម្លៃយោងទ្រព្យសកម្ម និងបរិក្ខារ ទ្រព្យសកម្មអរូបី និងការប្រើប្រាស់ទ្រព្យសកម្មរបស់ខ្លួន ដើម្បីកំណត់ថា តើមានសូចនាករណាមួយដែល ទ្រព្យសកម្មទាំងនោះបានទទួលរងនូវការ ខាតពីឱនភាពតម្លៃឬទេ។ ប្រសិនបើមានសូចនាករបែបនេះ ចំនួន ទឹកប្រាក់ដែលអាចប្រមូលមកវិញរបស់ទ្រព្យសកម្ម ត្រូវបានប៉ាន់ស្មានថា នឹងកំណត់ទំហំនៃការខាតពី ឱនភាពតម្លៃប្រសិនបើមាន។ នៅពេលដែលទ្រព្យសកម្មមិនបង្កើតលំហូរសាច់ប្រាក់ដែលឯករាជ្យពីទ្រព្យ សកម្មផ្សេងទៀត ក្រុមហ៊ុនបានប៉ាន់ស្មានចំនួនទឹកប្រាក់ដែលអាចប្រមូលមកនៃអង្គភាពផលិតសាច់ប្រាក់ ដែលទ្រព្យសកម្មនៅក្រោមកម្មសិទ្ធិ។ នៅពេលដែលអាចរកឃើញមូលដ្ឋានសមហេតុផលនិងមានសង្គតិភាព ទ្រព្យសកម្មសាជីវកម្មក៏ត្រូវបានបែងចែកទៅអង្គភាពផលិតសាច់ប្រាក់នីមួយៗ ឬបើពុំនោះទេ ពួកគេត្រូវបាន បែងចែកទៅក្រុមតូចបំផុតនៃអង្គភាពផលិត សាច់ប្រាក់ដែលមូលដ្ឋានសមហេតុផលនិងមានសង្គតិភាពអាច បានរកឃើញ។

ចំនួនទឹកប្រាក់ដែលអាចប្រមូលមកគឺជាចំនួនដែលខ្ពស់ជាងគេរវាងតម្លៃសមស្របនិងតម្លៃប្រើប្រាស់។ ក្នុង ការវាយតម្លៃប្រើប្រាស់ លំហូរសាច់ប្រាក់នាពេលអនាគតដែលបានប៉ាន់ស្មានត្រូវបានបញ្ចុះថ្លៃទៅនឹងតម្លៃ បច្ចុប្បន្នរបស់ពួកគេ ដោយប្រើអត្រាបញ្ចុះថ្លៃមុនបង់ពន្ធដែលឆ្លុះបញ្ចាំងពីការវាយតម្លៃទីផ្សារបច្ចុប្បន្ន នៃតម្លៃ លុយ និងហានិភ័យជាក់លាក់ទៅនឹងទ្រព្យសកម្មដែលបានប៉ាន់ស្មាននៃលំហូរសាច់ប្រាក់នាពេលអនាគតមិន ត្រូវបានកែសម្រួលឡើយ ។

ប្រសិនបើចំនួនទឹកប្រាក់ដែលអាចប្រមូលមករបស់ទ្រព្យសកម្ម (ឬអង្គភាពផលិតសាច់ប្រាក់) ត្រូវបានប៉ាន់ ស្មានថា តិចជាងតម្លៃយោងរបស់វា តម្លៃយោងរបស់ទ្រព្យសកម្ម (ឬអង្គភាពផលិតសាច់ប្រាក់) ត្រូវបានកាត់ បន្ថយទៅជា ចំនួនទឹកប្រាក់ដែលអាចប្រមូលមកវិញរបស់ទ្រព្យសកម្ម។ ការខាតពីឱនភាពតម្លៃត្រូវបាន ទទួលស្គាល់ភ្លាមៗក្នុងប្រាក់ចំណេញ-ខាត។

នៅពេលដែលការខាតពីឱនភាពតម្លៃ ត្រូវបានកត់ត្រាឡើងវិញនៅពេលបន្ទាប់ តម្លៃយោងនៃទ្រព្យសកម្ម (ឬអង្គភាពផលិតសាច់ប្រាក់) ត្រូវបានកើនឡើងទៅជាតម្លៃប៉ាន់ស្មានរបស់ចំនួនទឹកប្រាក់ដែលអាចប្រមូល មករបស់វា ប៉ុន្តែការកើនឡើងនៃតម្លៃយោងនេះ មិនលើសចំនួនទឹកប្រាក់ដែលអាចប្រមូលមកដែលនឹងត្រូវ បានកំណត់បើគ្មានទទួលស្គាល់ការខាតពីឱនភាពតម្លៃសំរាប់ទ្រព្យសកម្ម (ឬអង្គភាពផលិតសាច់ប្រាក់) ក្នុងឆ្នាំមុនៗឡើយ។ ការកត់ត្រាឡើងវិញនៃការខាតពីឱនភាពតម្លៃ ត្រូវបានទទួលស្គាល់ភ្លាមៗនៅក្នុង ចំណេញ-ខាតក្នុងកម្រិតដែលវាបំបាត់ការខាតពីឱនភាពតម្លៃ ដែលត្រូវបានទទួលស្គាល់សំរាប់ ទ្រព្យ សកម្មក្នុងឆ្នាំមុនៗ។

**កំណត់សម្គាល់លើរបាយការណ៍បរិស្ថានកម្ពុជា
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

២.១៣ ការបណ្តាក់ទុនក្នុងសមាគម

សមាគម គឺជាអង្គភាពដែលក្រុមហ៊ុនមានឥទ្ធិពលជាសារវន្តទៅលើ និងមិនមែនជាបុគ្គលម្នាក់ ឬមានភាគហ៊ុននៅក្នុងក្រុមហ៊ុនរួមទុន។ ឥទ្ធិពលជាសារវន្ត គឺជាអំណាចនៅក្នុងការចូលរួមនៅក្នុងការសម្រេចចិត្តទៅលើគោលនយោបាយបរិស្ថានកម្ពុជា និងប្រតិបត្តិការរបស់ភាគីទទួលបានការវិនិយោគ ប៉ុន្តែមិនមែនជាការគ្រប់គ្រង ឬការគ្រប់គ្រងរួមទៅលើគោលនយោបាយទាំងនោះទេ។

លទ្ធផល និង ទ្រព្យសកម្ម និងបំណុលនៃសមាគម ត្រូវកត់ត្រាទៅក្នុងរបាយការណ៍បរិស្ថានកម្ពុជាទាំងនេះតាមរយៈវិធីសាស្ត្រមូលធនរបស់គណនេយ្យ។

តាមវិធីសាស្ត្រមូលធន ការវិនិយោគនៅក្នុងសមាគម គឺត្រូវកត់ត្រានៅក្នុង របាយការណ៍ស្ថានភាពបរិស្ថានកម្ពុជានៅពេលដំបូងតាមផ្ទៃដើម និងកែតម្រូវនៅពេលបន្ទាប់ដើម្បីកត់ត្រាចំណែករបស់ក្រុមហ៊ុននូវគណនីចំណេញឬខាត និងលទ្ធផលលម្អិតផ្សេងៗរបស់សមាគម។ នៅពេលចំណែកខាតបង់របស់ក្រុមហ៊ុននៅក្នុងសមាគមមានចំនួនលើសពីចំនួនភាគហ៊ុនរបស់ក្រុមហ៊ុននៅក្នុងសមាគម (រួមមានការវិនិយោគរយៈពេលវែងដែលធាតុពិតជាផ្នែកមួយនៅក្នុងការវិនិយោគសុទ្ធរបស់ក្រុមហ៊ុននៅក្នុងសមាគម) ក្រុមហ៊ុននឹងបញ្ឈប់ទទួលស្គាល់នូវការខាតបង់បន្ទាប់ពីនេះ។ ការខាតបង់បន្ថែមទៀត នឹងត្រូវបានទទួលស្គាល់ លុះត្រាតែក្រុមហ៊ុនមានកាតព្វកិច្ច តាមផ្លូវច្បាប់ ឬដោយប្រយោល ឬក្រុមហ៊ុនបានធ្វើការទូទាត់ជំនួសសមាគម។

ការវិនិយោគក្នុងសមាគមត្រូវបានកត់ត្រាដោយប្រើប្រាស់វិធីសាស្ត្រមូលធន ចាប់ពីថ្ងៃដែលភាគីទទួលបានការវិនិយោគក្លាយជាសមាគម។ នៅពេលវិនិយោគក្នុងសមាគម ចំនួនដែលផ្ទៃដើមនៃការវិនិយោគលើសចំណែករបស់ក្រុមហ៊ុនក្នុងតម្លៃសមស្របសុទ្ធនៃទ្រព្យសកម្ម និងបំណុលរបស់ភាគីទទួលបានការវិនិយោគ ត្រូវបានទទួលស្គាល់ថាជាកេរ្តិ៍ឈ្មោះពាណិជ្ជកម្មដែលបានកត់ត្រានៅក្នុងតម្លៃយោងនៃការវិនិយោគ។ ចំនួនដែលចំណែករបស់ក្រុមហ៊ុនក្នុងតម្លៃសមស្របសុទ្ធនៃទ្រព្យសកម្ម និងបំណុល លើសផ្ទៃដើមនៃការវិនិយោគក្រោយពេលធ្វើការវាយតម្លៃឡើងវិញ នឹងត្រូវបានទទួលស្គាល់ភ្លាមៗនៅក្នុងចំណេញ-ខាតក្នុងការិយបរិច្ឆេទ ដែលការវិនិយោគបានកើតឡើង។

២.១៤ សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់ នៅពេលដែលក្រុមហ៊ុនមានកាតព្វកិច្ចបច្ចុប្បន្ន (តាមផ្លូវច្បាប់ ឬដោយប្រយោល) ដែលជាលទ្ធផលនៃព្រឹត្តិការណ៍អតីតកាល ហើយវាអាចនឹងធ្វើឱ្យមានលំហូរចេញនូវធនធានជាប់ពាក់ព័ន្ធនឹងអត្ថប្រយោជន៍សេដ្ឋកិច្ចដែលនឹងតម្រូវឱ្យមានការទូទាត់សងកាតព្វកិច្ចនោះនិងការព្យាករណ៍ដែលគួរឱ្យជឿជាក់ បានទៅលើបរិមាណនៃកាតព្វកិច្ចនោះ។

នៅពេលដែលមានកាតព្វកិច្ចដែលប្រហាក់ប្រហែលគ្នាច្រើន កម្រិតនៃលំហូរចេញនូវធនធានដើម្បីទូទាត់កាតព្វកិច្ចនោះត្រូវបានកំណត់ដោយគិតទៅលើចំណាត់ថ្នាក់ នៃកាតព្វកិច្ចនោះទាំងមូល។ សំវិធានធន គឺត្រូវបានទទួលស្គាល់ ទោះបីជាកម្រិតលំហូរចេញនៃធាតុណាមួយនៅក្នុងចំណាត់ថ្នាក់កាតព្វកិច្ចដូចគ្នានោះ មានចំនួនតូចក៏ដោយ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

២.១៤ សំវិធានធន (ត)

សំវិធានធន ត្រូវបានវាស់វែងនៅតម្លៃបច្ចុប្បន្ននៃការចំណាយ ដែលបានរំពឹងទុកថានឹងត្រូវការក្នុងការទូទាត់កាតព្វកិច្ច ដោយប្រើអត្រាការប្រាក់មុនបង់ពន្ធ ដែលបង្ហាញពីការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃពេលវេលារបស់ទឹកប្រាក់ និងហានិភ័យជាក់លាក់ផ្សេងៗនៃកាតព្វកិច្ចនោះ។ ការកើនឡើងនៃសំវិធានធន គឺដោយសារពេលវេលា ត្រូវបានទទួលស្គាល់ជាចំណាយការប្រាក់។

២.១៥ អត្ថប្រយោជន៍បុគ្គលិក

គម្រោងអត្ថប្រយោជន៍កំណត់

ក្រុមហ៊ុនផ្តល់អត្ថប្រយោជន៍ដល់បុគ្គលិករបស់ខ្លួនតាមគោលការណ៍មូលនិធិសោធននិវត្តន៍។ បុគ្គលិកទាំងឡាយណា ដែលបានបញ្ចប់រយៈពេលសាកល្បងបីខែជាមួយក្រុមហ៊ុននឹងមានសិទ្ធិចូលរួមក្នុងមូលនិធិសោធននិវត្តន៍នេះ។ មូលនិធិនេះមានប្រភពដូចខាងក្រោម៖

បុគ្គលិកចូលរួមវិភាគទានចំនួន៣%នៃប្រាក់បៀវត្សប្រចាំខែរបស់ពួកគាត់ ហើយក្រុមហ៊ុនចូលរួមវិភាគទាន៦%សម្រាប់បុគ្គលិកដែលបម្រើការងារតិចជាង ឬស្មើបីឆ្នាំ និង ៧% សម្រាប់បុគ្គលិកដែលបម្រើការងារចាប់ពីបីឆ្នាំឡើង។ ការចូលរួមវិភាគទានរបស់ក្រុមហ៊ុនត្រូវបានកាត់ត្រានៅក្នុងរបាយការណ៍លទ្ធផលដោយផ្អែកលើមូលដ្ឋានបង្គរ។

ក្រុមហ៊ុនផ្តល់ការប្រាក់ទៅលើសមតុល្យបូកយោងនៃមូលនិធិសោធននិវត្តន៍តាមអត្រាទីផ្សារ ដែលក្រុមហ៊ុនផ្តល់ឱ្យអតិថិជនដាក់ប្រាក់បញ្ញើ។ ការប្រាក់នេះត្រូវបានកាត់ត្រានៅក្នុងរបាយការណ៍លទ្ធផលដោយផ្អែកលើមូលដ្ឋានបង្គរ។

មូលនិធិសោធននិវត្តន៍នឹងត្រូវបានផ្តល់ទៅឱ្យ (អ្នកដែលបានចូលរួមវិភាគទានក្នុងមូលនិធិ) នៅពេលដែលពួកគាត់ចូលនិវត្តន៍ ឬលាលែង ឬក៏ត្រូវបានបញ្ឈប់ពីការងារ។ ចំនួនដែលបុគ្គលិកបានរួមចំណែក និងទាំងការប្រាក់ ត្រូវបានទូទាត់ជូនយ៉ាងពេញលេញដោយក្រុមហ៊ុន។ បុគ្គលិកទាំងឡាយណាដែលត្រូវបានបណ្តេញចេញ ដោយសារតែការអនុវត្តខុសធ្ងន់ធ្ងរនឹងទទួលបានមូលនិធិនេះត្រឹមចំណែកដែលគាត់បានចូលរួម ដោយបូកនឹងការប្រាក់តែប៉ុណ្ណោះ ដោយមិនគិតពីអតីតភាពការងាររបស់បុគ្គលិករូបនោះឡើយ។

មូលនិធិសោធននិវត្តន៍របស់បុគ្គលិកគឺជាគណនេយ្យសម្រាប់គម្រោងអត្ថប្រយោជន៍កំណត់ បន្ទាប់ពីប្រើបច្ចេកទេសគណិតវិទ្យា លើវិធីសាស្ត្រតម្លៃឯកតាដែលបានគ្រោងទុក និងការសន្មតជាក់ស្តែងអំពីអថេរប្រជាសាស្ត្រ ដូចជាចំណូលរបស់បុគ្គលិក និងមរណភាព និងអប្បហារតម្លៃ ដើម្បីកំណត់តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់ និងតម្លៃសេវាបច្ចុប្បន្ន។

**កំណត់សម្គាល់លើរបាយការណ៍បោះឆ្នោត
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

២.១៥ អត្ថប្រយោជន៍បុគ្គលិក (ត)

អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី

ក្រុមហ៊ុនទទួលស្គាល់ចំណាយរំពឹងទុកនៃអត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី ដែលវាមានកាតព្វកិច្ចតាមកិច្ចសន្យា ឬកន្លែងដែលមានការអនុវត្តកន្លងមក ដែលបានបង្កើតកាតព្វកិច្ចតាមការបកស្រាយ។ ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល ការឈប់សម្រាកប្រចាំឆ្នាំ និងការអវត្តមានដែលមានប្រាក់ឈ្នួលផ្សេងទៀត ព្រមទាំងប្រាក់រង្វាន់ និងប្រាក់លើកទឹកចិត្តត្រូវបានទទួលស្គាល់ក្នុងឆ្នាំដែលសេវាកម្មត្រូវបានផ្តល់ដោយបុគ្គលិក ហើយក្រុមហ៊ុនវាស់វែងបំណុលដែលត្រូវបានរំពឹងទុកពាក់ព័ន្ធនឹងអត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី នាដំណាច់ការិយបរិច្ឆេទរាយការណ៍។

សិទ្ធិឈប់សម្រាករបស់បុគ្គលិក

សិទ្ធិក្នុងការទទួលបានការឈប់សម្រាកប្រចាំឆ្នាំរបស់បុគ្គលិកត្រូវបានគេ ទទួលស្គាល់នៅពេលដែលពួកគេបានបម្រើការងារ។ សំវិធានធនត្រូវបានធ្វើឡើងសម្រាប់បំណុលដែលបានប៉ាន់ប្រមាណសម្រាប់ការឈប់សម្រាកប្រចាំឆ្នាំដែលជាលទ្ធផលនៃសេវាកម្មដែលផ្តល់ដោយបុគ្គលិករហូតដល់ចុងបញ្ចប់ នៃការិយបរិច្ឆេទរាយការណ៍។

ផ្នែករបបប្រាក់សោធន

ក្រុមហ៊ុនបង់ភាគទានប្រចាំខែ ជាប្រាក់សោធនតាមរបបភាគទានជាប្រចាំកិច្ច ទៅបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ដែលជាផ្នែកសាធារណៈរដ្ឋបាលនៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនមិនមានកាតព្វកិច្ចបង់ប្រាក់បន្ថែមទៀតទេ នៅពេលដែលបានបង់ភាគទាន នេះរួច។ ភាគទានត្រូវបានកាត់ត្រាជាចំណាយ អត្ថប្រយោជន៍បុគ្គលិក នៅពេលដល់ថ្ងៃកំណត់។

អត្ថប្រយោជន៍បុគ្គលិករយៈពេលវែងផ្សេងៗ

អត្ថប្រយោជន៍បុគ្គលិករយៈពេលវែងផ្សេងៗ រួមមានអត្ថប្រយោជន៍ដែលមិនត្រូវបានរំពឹងថានឹងទូទាត់ទាំងស្រុងមុនរយៈពេលដប់ពីរខែ បន្ទាប់ពីដំណាច់ការិយបរិច្ឆេទរាយការណ៍ប្រចាំឆ្នាំដែលបុគ្គលិកផ្តល់សេវាកម្មពាក់ព័ន្ធ។ ទាំងនេះរួមបញ្ចូលទាំងការលើកទឹកចិត្តលើការអនុវត្តការពន្យារពេលដែលមិនបានវិនិយោគក្រោមគោលការណ៍របស់ក្រុមហ៊ុន និងការបើកប្រាក់បំណាច់អតីតភាពការងារស្របតាមច្បាប់ស្តីពីការងារ។

អត្ថប្រយោជន៍បុគ្គលិករយៈពេលវែងផ្សេងៗ អាចជាការផ្ទេរឱ្យ (បុគ្គលិកមានសិទ្ធិទទួលបានការទូទាត់ជាសាច់ប្រាក់ សម្រាប់សិទ្ធិដែលមិនប្រើប្រាស់នៅពេលចាកចេញពីក្រុមហ៊ុន) ឬការមិនផ្ទេរឱ្យ (នៅពេលដែលបុគ្គលិកមិនមានសិទ្ធិទទួលបានការទូទាត់ជាសាច់ប្រាក់ សម្រាប់សិទ្ធិដែលមិនប្រើប្រាស់នៅពេលចាកចេញ)។ ក្រុមហ៊ុនបានទទួលស្គាល់បំណុល សម្រាប់តម្លៃបច្ចុប្បន្ននៃអត្ថប្រយោជន៍បុគ្គលិករយៈពេលវែងដែលរំពឹងថានឹងត្រូវបង់នាដំណាច់ការិយបរិច្ឆេទរាយការណ៍។

**កំណត់សម្គាល់លើរបាយការណ៍បរិក្ខេបប្រឹក្សា
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

២.១៦ ចំណូលការប្រាក់សុទ្ធ

ចំណូល និងចំណាយការប្រាក់សម្រាប់ឧបករណ៍បរិក្ខេបប្រឹក្សាទាំងអស់ លើកលែងតែប្រភេទដែលត្រូវបានចាត់ថ្នាក់សម្រាប់ការធ្វើពាណិជ្ជកម្ម ឬដែលត្រូវបានវាស់វែងឬកំណត់តាម FVTPL ត្រូវបានទទួលស្គាល់នៅក្នុង 'ចំណូលការប្រាក់សុទ្ធ' ជា 'ចំណូលការប្រាក់' និង 'ចំណាយការប្រាក់' នៅក្នុងគណនី ចំណេញ-ខាតដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ ការប្រាក់លើឧបករណ៍បរិក្ខេបប្រឹក្សា ដែលត្រូវបានវាស់វែងតាម FVTPL ត្រូវបានរាប់បញ្ចូលក្នុងបម្រែបម្រួលតម្លៃសមស្របក្នុងអំឡុងពេលការិយបរិច្ឆេទនេះ។

អត្រាការប្រាក់ប្រសិទ្ធភាព("EIR") គឺជាអត្រាមួយដែល ធ្វើអប្បបរមាការទូទាត់សាច់ប្រាក់នាពេលអនាគតដែលរំពឹងទុក ក្នុងអាយុកាលរបស់ឧបករណ៍បរិក្ខេបប្រឹក្សា ឬខ្លីជាងឱ្យស្មើនឹងចំនួនទឹកប្រាក់យោងសុទ្ធពេលទទួលស្គាល់ដំបូង។ លំហូរសាច់ប្រាក់នាពេលអនាគតត្រូវបានប៉ាន់ស្មានដោយគិតគូរពីលក្ខខណ្ឌកិច្ចសន្យាទាំងអស់នៃឧបករណ៍។

ការគណនា EIR រួមបញ្ចូលកម្រៃទាំងអស់ ដែលបានបង់ ឬទទួលបានរវាងភាគីនៃកិច្ចសន្យាដែលមានចំនួនបន្ថែម និងកើតឡើងដោយផ្ទាល់ក្នុងការរៀបចំប្រាក់កម្ចីជាក់លាក់ ចំណាយប្រតិបត្តិការ និងបុព្វលាភ ឬការបញ្ចុះតម្លៃផ្សេងទៀត។ ចំពោះទ្រព្យសកម្មបរិក្ខេបប្រឹក្សាត្រូវបានកត់ត្រាតាម FVTPL ចំណាយប្រតិបត្តិការ ត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាតនៅពេលមានការទទួលស្គាល់ដំបូង។

ចំណូលការប្រាក់ និងចំណាយការប្រាក់ត្រូវបានគណនា ដោយអនុវត្ត EIR ទៅលើតម្លៃយោងដុលនៃទ្រព្យសកម្មបរិក្ខេបប្រឹក្សាដែលមិនមានការខាតបង់ឥណទាន (ពោល គឺថ្លៃដើមដករំលស់ទ្រព្យសកម្មបរិក្ខេបប្រឹក្សាមុនពេលធ្វើការនិយ័តកម្មលើសំវិធានធនECLណាមួយ) ឬទៅលើថ្លៃដើមដករំលស់នៃបំណុលបរិក្ខេបប្រឹក្សា។ ចំពោះទ្រព្យសកម្មបរិក្ខេបប្រឹក្សាដែលមានឱនភាពឥណទាន ចំណូលការប្រាក់ត្រូវបានគណនាដោយអនុវត្ត EIR ទៅលើថ្លៃដើមដករំលស់នៃទ្រព្យសកម្មបរិក្ខេបប្រឹក្សាដែលមានឱនភាពឥណទាន (ពោល គឺតម្លៃយោងដុលដកសំវិធានធនសម្រាប់ECL) ។

២.១៧ ចំណូល និងចំណាយផ្សេងៗ

ចំណូល និងចំណាយផ្សេងៗ រួមមានថ្លៃសេវាផ្សេងៗទៀតក្រៅពីផ្នែកមួយរបស់ EIR (សូមមើលខាងលើ)។ កម្រៃ ដែលបានរួមបញ្ចូលនៅក្នុងផ្នែករបាយការណ៍ចំណេញ-ខាតរបស់ក្រុមហ៊ុន រួមមានសេវាកម្មជាច្រើនប្រភេទ ដែលផ្តល់ជូនអតិថិជនរបស់ខ្លួនដូចជា កម្រៃសេវាសម្រាប់ផ្តល់សេវាកម្មឥណទាន។

ចំណាយសេវា និងកម្រៃជើងសារទាក់ទងនឹងសេវាកម្មត្រូវបានគេកត់ត្រានៅពេលដែលសេវាកម្មត្រូវបានទទួល។

**កំណត់សម្គាល់លើរបាយការណ៍បរិក្ខេបប្រឹក្សា
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

២.១៨ ប្រាក់ជំនួយ

ជំនួយដែលទទួលបានពីតតីយជន ដើម្បីឧបត្ថម្ភធនចំណាយប្រតិបត្តិការរបស់ក្រុមហ៊ុនត្រូវ កត់ត្រាក្នុង របាយការណ៍ចំណេញ-ខាត តាមលក្ខណៈជាប្រព័ន្ធ និងសមហេតុផលដែលត្រូវនឹងថ្លៃដើមដែលពាក់ព័ន្ធ។ ជំនួយដែលទទួលបានពីតតីយជនសម្រាប់ការទិញទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានគេធ្វើរំលស់ទៅក្នុង របាយការណ៍ចំណេញ-ខាតដោយផ្អែកលើលក្ខណៈជាប្រព័ន្ធ និងសមហេតុផល លើអាយុកាលនៃ ទ្រព្យសម្បត្តិ។ ជំនួយមិនទាន់រំលស់អស់ ត្រូវបានបង្ហាញជាប្រាក់ជំនួយពន្យារ។

២.១៩ ពន្ធលើប្រាក់ចំណូល

ចំណាយពន្ធលើប្រាក់ចំណូល តំណាងឱ្យចំនួនសរុបនៃពន្ធចរន្តនិងពន្ធពន្យារ។

ពន្ធចរន្ត

ពន្ធចរន្តដែលត្រូវបង់ គឺផ្អែកលើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំ។ ប្រាក់ចំណេញជាប់ពន្ធខុសគ្នាពី ប្រាក់ចំណេញសុទ្ធ ដូចដែលបានរាយការណ៍នៅក្នុងចំណេញ-ខាតពីព្រោះវាមិនរាប់បញ្ចូលធាតុនៃចំណូល ឬ ចំណាយដែលត្រូវយកពន្ធឬកាត់កងនៅក្នុងឆ្នាំផ្សេងទៀត ហើយវាមិនរាប់បញ្ចូលធាតុដែលមិនត្រូវបានគេ យកពន្ធ ឬកាត់កងទេ។ បំណុលរបស់ក្រុមហ៊ុនចំពោះពន្ធចរន្ត ត្រូវបានគណនាដោយប្រើអត្រាពន្ធដែលត្រូវ បានអនុម័ត ឬត្រូវបានអនុម័តមួយផ្នែកធំនៅចុងបញ្ចប់នៃការិយបរិច្ឆេទរបាយការណ៍។

សំវិធានធនត្រូវបានទទួលស្គាល់ចំពោះបញ្ហា ទាំងឡាយណាដែលការកំណត់ពន្ធមានភាពមិនច្បាស់លាស់ ប៉ុន្តែវាត្រូវបានគេគិតថាអាចនឹងមានលំហូរចេញនូវថវិការទៅឱ្យអាជ្ញាធរពន្ធនាពេលអនាគត។ សំវិធានធន ត្រូវបានវាស់វែងតាមការប៉ាន់ស្មានដ៏ល្អបំផុតនៃចំនួនទឹកប្រាក់ដែលរំពឹងថានឹងត្រូវបង់។ ការប៉ាន់ស្មានគឺផ្អែក លើការវិនិច្ឆ័យរបស់អ្នកជំនាញពន្ធនៅក្នុងក្រុមហ៊ុន ដែលមានបទពិសោធន៍ពីមុនទាក់ទងនឹងសកម្មភាពបែប នេះនិងក្នុងករណីខ្លះទៀតដោយផ្អែកលើជំនួនអ្នកជំនាញពន្ធដែលកករាជ្យ។

ពន្ធពន្យារ

ពន្ធពន្យារ គឺជាពន្ធដែលរំពឹងថា នឹងត្រូវបង់ ឬអាចប្រមូលមកវិញបានលើភាពខុសគ្នារវាងតម្លៃយោង នៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងមូលដ្ឋានពន្ធដែលត្រូវបានប្រើក្នុងការគណនា ប្រាក់ចំណេញជាប់ពន្ធ និងត្រូវបានរាប់បញ្ចូលដោយប្រើវិធីសាស្ត្របំណុល។ ពន្ធពន្យារត្រូវបានគេទទួល ស្គាល់ជាទូទៅចំពោះរាល់ភាពខុសគ្នាបណ្តោះអាសន្នដែលអាចជាប់ពន្ធបាន ហើយទ្រព្យសកម្មពន្ធពន្យារ ត្រូវបានគេទទួលស្គាល់នូវចំនួនដែលអាចមានប្រាក់ចំណេញជាប់ពន្ធ សម្រាប់កាត់កងជាមួយនឹងភាពខុស គ្នាបណ្តោះអាសន្នដែលអាចដកបាន។ ទ្រព្យសកម្ម និងបំណុលបែបនេះមិនត្រូវបានគេទទួលស្គាល់ទេ ប្រសិនបើភាពខុសគ្នាបណ្តោះអាសន្នកើតឡើងពីការកត់ត្រាក្រៅក្រណាត់ពាណិជ្ជកម្ម ឬពីការទទួលស្គាល់ដំបូង (ក្រៅពីការរួមបញ្ចូលគ្នានៃអាជីវកម្ម) នៃទ្រព្យសកម្មនិងបំណុលផ្សេងទៀតនៅក្នុងប្រតិបត្តិការដែលមិនប៉ះ ពាល់ដល់ប្រាក់ចំណេញជាប់ពន្ធនិងប្រាក់ចំណេញគណនេយ្យ។

**កំណត់សម្គាល់លើរបាយការណ៍បោះឆ្នោត
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

២.១៩ ពន្ធលើប្រាក់ចំណូល (ត)

ពន្ធពន្យារ (ត)

តម្លៃយោងនៃពន្ធពន្យារជាទ្រព្យសកម្មត្រូវគេត្រួតពិនិត្យនៅកាលបរិច្ឆេទរាយការណ៍នីមួយៗ និងកាត់បន្ថយដល់កម្រិតមួយ ដែលអាចនឹងមិនមានប្រាក់ចំណេញជាប់ពន្ធគ្រប់គ្រាន់ ដើម្បីអនុញ្ញាតឱ្យប្រមូលមកវិញនូវទ្រព្យសកម្មទាំងអស់ ឬផ្នែកខ្លះ។

ពន្ធពន្យារជាបំណុលត្រូវបានគណនាតាមអត្រាពន្ធដែលត្រូវបានរំពឹង ថានឹងអនុវត្តក្នុងរយៈពេលដែលបំណុលត្រូវបានទូទាត់ ឬទ្រព្យសកម្មត្រូវបានទទួលស្គាល់ដោយផ្អែកលើច្បាប់ពន្ធ និងអត្រាដែលត្រូវបានអនុម័ត ឬត្រូវបានអនុម័តមួយផ្នែកធំនៅចុងការិយបរិច្ឆេទ។

ការវាស់វែងនៃបំណុល និងពន្ធពន្យារជាទ្រព្យសកម្មឆ្លុះបញ្ចាំងពីលទ្ធផលពន្ធដែលនឹងអនុវត្តតាមលក្ខណៈដែលក្រុមហ៊ុនរំពឹងទុកនៅចុងបញ្ចប់នៃការិយបរិច្ឆេទរាយការណ៍ ដើម្បីប្រមូលមកវិញ ឬទូទាត់នូវតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលរបស់ខ្លួន។

ពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុល ត្រូវបានកាត់កង នៅពេលក្រុមហ៊ុនមានសិទ្ធិអនុវត្តតាមច្បាប់ ដើម្បីកាត់កងទ្រព្យសកម្មពន្ធចរន្តនឹងបំណុលពន្ធចរន្ត ហើយនៅពេលដែលវាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលដែលប្រមូលដោយអាជ្ញាធរពន្ធតែមួយ ហើយក្រុមហ៊ុនមានបំណងទូទាត់ទ្រព្យសកម្ម និងបំណុលពន្ធចរន្តតាមមូលដ្ឋានសុទ្ធ។

ពន្ធចរន្ត និងពន្ធពន្យារសម្រាប់ការិយបរិច្ឆេទ

ពន្ធចរន្ត និងពន្ធពន្យារត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាត លើកលែងតែនៅពេលដែលពន្ធទាំងនោះទាក់ទងទៅនឹងវត្ថុដែលត្រូវបានទទួលស្គាល់ក្នុងលទ្ធផលលម្អិតផ្សេងៗ ឬដោយផ្ទាល់ក្នុងមូលធន ក្នុងករណីនេះពន្ធចរន្តនិងពន្ធពន្យារក៏ត្រូវបានទទួលស្គាល់ក្នុងលទ្ធផលលម្អិតផ្សេងៗ ឬដោយផ្ទាល់ក្នុងមូលធនរៀងៗខ្លួន។

**កំណត់សម្គាល់លើរបាយការណ៍វិទ្យាបច្ចេកទេស
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣. ការវិនិច្ឆ័យគណនេយ្យសំខាន់ៗ និងប្រភពចម្បងនៃការប៉ាន់ស្មានដែលមានភាពមិនប្រាកដប្រជា

៣.១ ការវិនិច្ឆ័យសំខាន់ៗក្នុងការអនុវត្តគោលនយោបាយគណនេយ្យ

ក្នុងការអនុវត្តគោលនយោបាយគណនេយ្យរបស់ក្រុមហ៊ុន គម្រូវឱ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យ (ក្រៅពីការពាក់ព័ន្ធនឹងការប៉ាន់ស្មាន) ដែលមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើចំនួនទឹកប្រាក់ដែលបានទទួលស្គាល់ និងធ្វើការប៉ាន់ស្មាន ក៏ដូចជាការសន្មតអំពីតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលដែលមិនមានការបង្ហាញពីប្រភពផ្សេងដែលច្បាស់លាស់។ ការប៉ាន់ស្មាននិងការសន្មតដែលពាក់ព័ន្ធ គឺផ្អែកលើបទពិសោធន៍ដែលធ្លាប់មានពីមុននិងកត្តាផ្សេងទៀតដែលត្រូវបានគេចាត់ទុកថាសមស្រប។ លទ្ធផលជាក់ស្តែងអាចខុសគ្នាពីការប៉ាន់ស្មានទាំងនេះ។

ការប៉ាន់ស្មាន និងការសន្មតត្រូវបានពិនិត្យឡើងវិញជាប្រចាំ។ ការពិនិត្យឡើងវិញចំពោះការប៉ាន់ស្មានគណនេយ្យត្រូវបានទទួលស្គាល់ក្នុងពេលដែលការប៉ាន់ស្មានត្រូវបានកែសម្រួល ប្រសិនបើការកែសម្រួលនេះប៉ះពាល់តែក្នុងរយៈពេលនោះ ឬក្នុងរយៈពេលកែសម្រួល និងរយៈពេលនាពេលអនាគតប្រសិនបើការកែសម្រួលនេះប៉ះពាល់ទាំងពេលបច្ចុប្បន្ននិងពេលអនាគត។

ខាងក្រោមនេះគឺជាការវិនិច្ឆ័យសំខាន់ៗ ក្រៅពីការពាក់ព័ន្ធនឹងការប៉ាន់ស្មាន (ដែលត្រូវបានបង្ហាញដាច់ដោយឡែកខាងក្រោម) ដែលគណៈគ្រប់គ្រងបានកំណត់នៅក្នុងដំណើរការនៃការអនុវត្តគោលការណ៍គណនេយ្យរបស់ក្រុមហ៊ុនហើយមានឥទ្ធិពលយ៉ាងខ្លាំងទៅលើចំនួនទឹកប្រាក់ ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

(i) រូបិយប័ណ្ណគោល

ផ្អែកលើខ្លឹមសារសេដ្ឋកិច្ចនៃកាលៈទេសៈដែលទាក់ទងនឹងក្រុមហ៊ុន គណៈគ្រប់គ្រងកំណត់រូបិយប័ណ្ណគោលរបស់ក្រុមហ៊ុនជាប្រាក់រៀល។ ប្រាក់រៀលគឺជារូបិយប័ណ្ណនៃបរិយាកាសសេដ្ឋកិច្ចចម្បងដែលក្រុមហ៊ុនធ្វើប្រតិបត្តិការហើយវាជារូបិយប័ណ្ណដែលមានឥទ្ធិពលលើឥណទានដល់អតិថិជននិងចំណូលការប្រាក់។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣. ការវិនិច្ឆ័យគណនេយ្យសំខាន់ៗ និងប្រភពចម្បងនៃការប៉ាន់ស្មានដែលមានភាពមិនប្រាកដប្រជា (ត)

៣.១ ការវិនិច្ឆ័យសំខាន់ៗក្នុងការអនុវត្តគោលនយោបាយគណនេយ្យ (ត)

(ii) ការវាយតម្លៃគំរូអាជីវកម្ម

ចំណាត់ថ្នាក់និងការវាស់វែងនៃទ្រព្យសកម្មហិរញ្ញវត្ថុអាស្រ័យលើលទ្ធផលនៃ SPPI និងការធ្វើតេស្តគំរូអាជីវកម្ម។ ក្រុមហ៊ុនកំណត់គំរូអាជីវកម្មនៅកម្រិតមួយដែលឆ្លុះបញ្ចាំងពីរបៀបគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុដើម្បីសម្រេចបាននូវគោលដៅអាជីវកម្មជាក់លាក់។ ការវាយតម្លៃនេះរួមបញ្ចូលទាំងការវិនិច្ឆ័យដែលឆ្លុះបញ្ចាំងពីភស្តុតាងពាក់ព័ន្ធទាំងអស់ រួមទាំងវិធីដែលលទ្ធផលនៃទ្រព្យសកម្មត្រូវបានវាយតម្លៃ និងការវាស់វែងលទ្ធផលអនុវត្តរបស់វា ហានិភ័យដែលប៉ះពាល់ដល់ការអនុវត្តទ្រព្យសកម្ម និងរបៀបនៃការគ្រប់គ្រងលើទ្រព្យទាំងនេះ។ ក្រុមហ៊ុនត្រួតពិនិត្យទ្រព្យសកម្មហិរញ្ញវត្ថុដែលបានវាស់វែងតាមតម្លៃដករំលស់ ឬ FVOCI ដែលត្រូវបានគេយល់ទទួលស្គាល់មុនកាលកំណត់ ដើម្បីយល់ពីហេតុផលនៃការលុបចោលរបស់ពួកគេ និងភាពសមស្របនៃហេតុផលទៅនឹងគោលបំណងនៃអាជីវកម្មដែលទ្រព្យសកម្មនោះត្រូវបានកាន់កាប់។ ការត្រួតពិនិត្យ គឺជាផ្នែកមួយនៃការវាយតម្លៃជាបន្តបន្ទាប់របស់ក្រុមហ៊ុន ថាគំរូអាជីវកម្មដែលទ្រព្យសកម្មហិរញ្ញវត្ថុដែលនៅសល់ត្រូវបានរក្សាបន្តមានលក្ខណៈសមរម្យឬអត់ ហើយប្រសិនបើវាមិនសមរម្យថា តើមានការផ្លាស់ប្តូរគំរូអាជីវកម្មដូច្នេះមានការផ្លាស់ប្តូរ ដែលអនុវត្តទៅមុខចំពោះចំណាត់ថ្នាក់របស់ទ្រព្យសកម្មទាំងនោះ។

(iii) ការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន

ដូចដែលបានពន្យល់នៅក្នុងកំណត់សម្គាល់២ ECL ត្រូវបានវាស់វែងជាសំវិធានធនដែលមានរយៈពេលស្មើនឹង ១២ខែ នៃ ECL សម្រាប់ទ្រព្យសកម្មដំណាក់កាលទី១ ឬ ECLមួយអាយុកាល សម្រាប់ទ្រព្យសកម្មដំណាក់កាលទី ២ ឬដំណាក់កាលទី ៣ ។ ទ្រព្យសកម្មឈានដល់ដំណាក់កាលទី ២ នៅពេលដែលហានិភ័យឥណទានរបស់វា បានកើនឡើងជាសារវន្តចាប់តាំងពីពេលទទួលស្គាល់ដំបូង។ CIFRS ៩ មិនបានកំណត់នូវអ្វីដែលជាការកើនឡើងជាសារវន្តនូវហានិភ័យឥណទាននោះទេ។ ក្នុងការវាយតម្លៃថាតើហានិភ័យឥណទាននៃទ្រព្យសកម្មបានកើនឡើងជាសារវន្ត ក្រុមហ៊ុនត្រូវគិតពិចារណាអំពីគុណភាព និងបរិមាណ និងព័ត៌មានរំពឹងទុកទៅខាងមុខ ដែលសមហេតុសមផល និងមានភស្តុតាង។

ព័ត៌មានបរិមាណអាចរួមបញ្ចូលទាំងថ្លៃផុតកំណត់នៃទ្រព្យសកម្ម និងប្រវត្តិរបស់អ្នកខ្ចីជាមួយក្រុមហ៊ុន។ ព័ត៌មានគុណភាព រួមមាន ព័ត៌មានជាក់លាក់របស់អ្នកខ្ចី ដូចជា សូចនាករប្រតិបត្តិការបុគ្គល ឬអាជីវកម្មរបស់អ្នកខ្ចី និងថាតើអ្នកខ្ចីត្រូវបានផ្តល់ការរៀបចំរចនាសម្ព័ន្ធឡើងវិញ ឬទម្រង់នៃអនុគ្រោះផ្សេងទៀត និងព័ត៌មានជាក់លាក់នៃផលបត្រ ដូចជាហានិភ័យដែលទាក់ទងនឹងតំបន់ភូមិសាស្ត្រ ឬហានិភ័យកម្រិតផលបត្រ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣. ការវិនិច្ឆ័យគណនេយ្យសំខាន់ៗ និងប្រភពបង្កឡើងនៃការប៉ាន់ស្មានដែលមានភាពមិនប្រាកដប្រជា (ត)

៣.១ ការវិនិច្ឆ័យសំខាន់ៗក្នុងការអនុវត្តគោលនយោបាយគណនេយ្យ (ត)

(iv) ការបង្កើតក្រុមនៃទ្រព្យសកម្មដែលមានលក្ខណៈហានិភ័យឥណទានស្រដៀងគ្នា

នៅពេលដែល ECL ត្រូវបានវាស់វែងតាមមូលដ្ឋានសមូហភាព ឧបករណ៍ហិរញ្ញវត្ថុត្រូវបានដាក់ជាក្រុមផ្អែកលើមូលដ្ឋានលក្ខណៈហានិភ័យរួម។ ក្រុមហ៊ុនត្រូវពិនិត្យភាពសមស្របនៃលក្ខណៈហានិភ័យឥណទានដោយឈរលើមូលដ្ឋានដែលសន្មតថាក្រុមហ៊ុននឹងបន្តដំណើរការ ដើម្បីវាយតម្លៃថាតើវាមានភាពស្រដៀងគ្នាឬអត់។ នេះត្រូវបានទាមទារដើម្បីធានាថា បើមានការផ្លាស់ប្តូរលក្ខណៈហានិភ័យនៃឥណទាន នឹងមានការបែងចែកឡើងវិញសមស្របចំពោះទ្រព្យសកម្ម។ នេះអាចបណ្តាលឱ្យមានការបង្កើតផលប៉ះពាល់ ឬទ្រព្យសកម្មផ្លាស់ទៅផលប៉ះពាល់ដែលមានស្រាប់ ដែលឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់នូវលក្ខណៈហានិភ័យឥណទានស្រដៀងគ្នានៃក្រុមទ្រព្យសកម្មនោះ។ ការបែងចែកផ្នែកផលប៉ះពាល់ឡើងវិញ និងបម្រែបម្រួលរវាងផលប៉ះពាល់ជាការធម្មតា នៅពេលមានការកើនឡើងហានិភ័យឥណទានជាសារវន្ត (ឬនៅពេលដែលការកើនឡើងជាសារវន្តនោះមានភាពបញ្ជ្រាស់) ហើយដូច្នេះទ្រព្យសកម្មផ្លាស់ពី ECL១២ ខែ ទៅ ECL មួយអាយុកាល ឬផ្ទុយទៅវិញ ប៉ុន្តែវាក៏អាចកើតឡើងបានដែរនៅក្នុងផលប៉ះពាល់ ដែលត្រូវបន្តការវាស់វែងដោយផ្អែកលើមូលដ្ឋានដែលនៃរយៈពេល ១២ខែ ឬពេញមួយអាយុកាលប៉ុន្តែចំនួន ECL មានការផ្លាស់ប្តូរព្រោះតែហានិភ័យឥណទានរបស់ផលប៉ះពាល់មានលក្ខណៈខុសគ្នា។

(v) គំរូនិងការសន្មតដែលបានប្រើ

ក្រុមហ៊ុនប្រើគំរូនិងការសន្មតជាច្រើនផ្សេងគ្នាក្នុងការប៉ាន់ស្មាន ECL ។ ការវិនិច្ឆ័យត្រូវបានអនុវត្តក្នុងការកំណត់គំរូសមស្របសម្រាប់ប្រភេទទ្រព្យសកម្មនីមួយៗ ក៏ដូចជាសម្រាប់កំណត់ការសន្មតដែលបានប្រើនៅក្នុងគំរូទាំងនេះ រួមទាំងការសន្មតដែលទាក់ទងនឹងកត្តាជំរុញហានិភ័យឥណទាន។

(vi) កាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក

ក្រុមហ៊ុនផ្តល់អត្ថប្រយោជន៍រយៈពេលខ្លី អត្ថប្រយោជន៍រយៈពេលវែង និងអត្ថប្រយោជន៍ក្រោយការងារដល់បុគ្គលិករបស់ក្រុមហ៊ុន។ អត្ថប្រយោជន៍រយៈពេលខ្លី និងអត្ថប្រយោជន៍រយៈពេលវែងត្រូវបានគណនាដោយផ្អែកលើការប៉ាន់ស្មានដែលអាចទុកចិត្តបាន ដោយការវាស់វែងឆ្លុះបញ្ចាំងពីលទ្ធភាពដែលបុគ្គលិកមួយចំនួនអាចចាកចេញដោយមិនទទួលបានអត្ថប្រយោជន៍។

ក្រុមហ៊ុនផ្តល់គម្រោងអត្ថប្រយោជន៍ដែលបានកំណត់ អត្ថប្រយោជន៍ក្រោយការងារដល់បុគ្គលិករបស់ក្រុមហ៊ុនការទូទាត់បំណុលដែលត្រូវបានគណនាប្រើប្រាស់ជាក់ស្តែង ដោយប្រើបច្ចេកទេសគណិតវិទ្យាវិធីសាស្ត្រគម្រោងឥណទានឯកតា ដើម្បីធ្វើឱ្យការប៉ាន់ស្មានដែលអាចទុកចិត្តបាននៃការចំណាយចុងក្រោយដល់អង្គភាពនៃអត្ថប្រយោជន៍ដែលបុគ្គលិកទទួលបាន ក្នុងការបង្វិលសេវាកម្មរបស់ពួកគេនៅក្នុងពេលបច្ចុប្បន្ន និងរយៈពេលមុន និងអប្បបរមាតម្លៃអត្ថប្រយោជន៍នោះ ដើម្បីកំណត់តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់ និងតម្លៃសេវាកម្មបច្ចុប្បន្ន។

**កំណត់សម្គាល់លើរបាយការណ៍វិទ្យាបច្ចេកទេស
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣. ការវិនិច្ឆ័យគណនេយ្យសំខាន់ៗ និង ប្រភពបង្កបង្កើននៃការប៉ាន់ស្មានដែលមានភាពមិនប្រាកដប្រជា (ត)

៣.១ ការវិនិច្ឆ័យសំខាន់ៗក្នុងការអនុវត្តគោលនយោបាយគណនេយ្យ (ត)

(vi) កាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក (ត)

ការវិនិច្ឆ័យត្រូវបានអនុវត្តក្នុងការអភិវឌ្ឍបច្ចេកទេសជាក់ស្តែង និងការវាយតម្លៃការសន្មតជាក់ស្តែង រួមទាំងការសន្មតប្រជាសាស្ត្រ ការសន្មតហិរញ្ញវត្ថុ ការសន្មតមរណភាព និងអប្បបរមាតម្លៃដែលបានអនុវត្ត។

(vii) អត្ថិភាពនៃឥទ្ធិពលសំខាន់ៗ

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វូតតេ ឡាយហ្វ អ៊ីស្ទរិនស៍ (ខេមបូឌា) ម.ក គឺជាសមាគមរបស់ក្រុមហ៊ុនទោះបីក្រុមហ៊ុនមានភាគហ៊ុនតែ ៥,៧% នៅក្នុងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វូតតេ ឡាយហ្វ អ៊ីស្ទរិនស៍ (ខេមបូឌា) ម.ក ក៏ដោយ (កំណត់សម្គាល់១៥)។ ក្រុមហ៊ុនមានឥទ្ធិពលយ៉ាងខ្លាំងទៅលើក្រុមហ៊ុនធានារ៉ាប់រងហ្វូតតេ ឡាយហ្វ អ៊ីស្ទរិនស៍ (ខេមបូឌា) ម.ក ដោយសារសិទ្ធិតាមកិច្ចសន្យារបស់ខ្លួនក្នុងការតែងតាំងអភិបាលមួយរូបក្នុងចំណោមប្រាំមួយរូបជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុននោះ និងប្រតិបត្តិការជាសាវ័ន្តរវាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វូតតេ ឡាយហ្វ អ៊ីស្ទរិនស៍ (ខេមបូឌា) ម.ក និងក្រុមហ៊ុន។

(viii) ពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា

អនុលោមតាមច្បាប់ពន្ធដារនៃប្រទេសកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណូលនូវចំនួនណាមួយដែលខ្ពស់ជាងរវាងអត្រា ២០% នៃប្រាក់ចំណូលដែលជាប់ពន្ធ ឬក៏ពន្ធអប្បបរមាដែលមានអត្រា ១% នៃចំណូលសរុបដោយរួមបញ្ចូលពន្ធទាំងអស់ លើកលែងតែអាករលើតម្លៃបន្ថែម។

អ្នកជាប់ពន្ធអាចនឹងត្រូវបានលើកលែងពីពន្ធអប្បបរមា ប្រសិនបើពួកគេគោរពតាមលក្ខខណ្ឌដែលគ្រប់គ្រងការថែរក្សាកំណត់ត្រាគណនេយ្យត្រឹមត្រូវ។ បទប្បញ្ញត្តិពន្ធក៏បានកំណត់លក្ខណៈវិនិច្ឆ័យចំនួនប្រាំនៃការកត់ត្រាគណនេយ្យដែលមិនត្រឹមត្រូវផងដែរ។ គណៈគ្រប់គ្រងជឿជាក់ថាក្រុមហ៊ុនបានរក្សាកំណត់ត្រាគណនេយ្យត្រឹមត្រូវអនុលោមតាមបទប្បញ្ញត្តិពន្ធ ហើយបានសន្និដ្ឋានថាពួកគេត្រូវបានលើកលែងពន្ធអប្បបរមា ដោយសារក្រុមហ៊ុនបានទទួលវិញ្ញាបនបត្រមាសពីអគ្គនាយកដ្ឋានពន្ធដារ (អពដ) សម្រាប់ឆ្នាំ ២០២៣ និង២០២៤ ហើយឥឡូវនេះបានស្នើសុំលិខិតកំណត់ត្រាគណនេយ្យដែលត្រឹមត្រូវពី អពដ ដូច្នេះហើយ វាមិនត្រូវបានចាត់ទុកថា ពន្ធអប្បបរមានឹងត្រូវបង់នោះទេ។ ដូច្នេះ ពន្ធអប្បបរមាមិនត្រូវបានគេទទួលស្គាល់ជាការចំណាយទេ ហើយការបង់ប្រាក់ជាមុននៃពន្ធលើប្រាក់ចំណូលដែលលើសពីពន្ធលើប្រាក់ចំណូលត្រូវបានកត់ត្រាជាទ្រព្យសកម្មពន្ធក្នុងឆ្នាំ (កំណត់សម្គាល់ ១៥.១)។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣. ការវិនិច្ឆ័យគណនេយ្យសំខាន់ៗ និង ប្រភពចម្បងនៃការប៉ាន់ស្មានដែលមានភាពមិនប្រាកដប្រជា (ត)

៣.២ ប្រភពចម្បងនៃការប៉ាន់ស្មានដែលមានភាពមិនប្រាកដប្រជា

ការគណនាសំវិធានធនខាតបង់

នៅពេលវាស់វែង ECL ក្រុមហ៊ុនប្រើប្រាស់ព័ត៌មានរំពឹងទុកទៅខាងមុខដែលសមហេតុផល និងមានកម្រិតតាមដានដោយផ្អែកលើការសន្មតសម្រាប់ការប្រែប្រួលនាពេលអនាគតនៃកត្តាសេដ្ឋកិច្ចផ្សេងៗ និងរបៀបដែលកត្តាទាំងនេះមានផលប៉ះពាល់ចំពោះគ្នា។

អត្រាខាតបង់ពេលខកខានសង ជាការប៉ាន់ប្រមាណនៃការខាតបង់ដែលកើតឡើងពេលមានការខកខានក្នុងការសង។ វាត្រូវបានផ្អែកលើភាពខុសគ្នារវាងលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យាដែលបានកំណត់និងអ្នកឱ្យខ្ចីរំពឹងទទួលបានដោយរាប់បញ្ចូលនូវទ្រព្យបញ្ចាំ និង ការធ្វើឱ្យប្រសើរឡើងនូវឥណទានទាំងមូល។

ប្រូបាប៊ីលីតេនៃការខកខានសង គឺជាធាតុចូលដ៏សំខាន់ក្នុងការវាស់វែង ECL ។ ប្រូបាប៊ីលីតេនៃការខកខានសង គឺជាការប៉ាន់ស្មាននៃលទ្ធភាពនៃការខកខានលើ ពេលវេលាណាមួយ ដែលការគណនាដែលរួមមានទិន្នន័យប្រវត្តិសាស្ត្រ ការសន្មតនិងការរំពឹងទុកនៃលក្ខខណ្ឌនាពេលអនាគត។

ព័ត៌មានបន្ថែមលើការវិភាគគុណភាពឥណទានរបស់ក្រុមហ៊ុន ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ៣៨.១ (ជ)។

៤. ស្តង់ដារថ្មី និងវិសោធនកម្ម CIFRS និងបំណកស្រាយ

៤.១ ស្តង់ដារគណនេយ្យថ្មី និងវិសោធនកម្ម ដែលក្រុមហ៊ុនបានអនុវត្ត

ក្រុមហ៊ុនក៏បានអនុវត្តស្តង់ដារ និងវិសោធនកម្មដូចខាងក្រោម ចំពោះរបាយការណ៍ប្រចាំឆ្នាំលើកដំបូងរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤៖

- ការធ្វើចំណាត់ថ្នាក់បំណុលជារយៈពេលខ្លី ឬរយៈពេលវែង និងបំណុលរយៈពេលវែងជាមួយនឹងកិច្ចព្រមព្រៀង - វិសោធនកម្ម CIAS ១
- បំណុលភតិសន្យាក្នុងការលក់ និងការជួលត្រឡប់មកវិញ - វិសោធនកម្ម CIFRS ១៦ និង
- កិច្ចព្រមព្រៀងហិរញ្ញវត្ថុអ្នកផ្គត់ផ្គង់ - វិសោធនកម្ម CIAS ៧ និង CIFRS ៧

វិសោធនកម្មដែលបានចុះបញ្ជីខាងលើ មិនធ្វើឱ្យមានផលប៉ះពាល់ណាមួយ ទៅលើចំនួនដែលបានទទួលស្គាល់ក្នុងការិយបរិច្ឆេទមុន និងមិនរំពឹងថាមានផលប៉ះពាល់ជាសារវន្តសម្រាប់ការិយបរិច្ឆេទនេះ ឬការិយបរិច្ឆេទនាពេលអនាគត។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៤. **ស្តង់ដារថ្មី និងវិសោធនកម្ម CIFRS និងបំណកស្រាយ (ត)**
៤.២ **ស្តង់ដារគណនេយ្យថ្មី និងបំណកស្រាយ ដែលមិនទាន់បានអនុវត្ត (ត)**

មានស្តង់ដារគណនេយ្យថ្មី និងបំណកស្រាយមួយចំនួន ដែលត្រូវបានចេញផ្សាយរួច ប៉ុន្តែមិនទាន់ចូលជាធរមានសម្រាប់ការិយបរិច្ឆេទរាយការណ៍ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ទេ ហើយក្រុមហ៊ុនមិនទាន់បានអនុវត្តនៅឡើយ។

**ការបង្ហាញ និងលក្ខន្តិកៈ CIFRS ១៨ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ (មានប្រសិទ្ធភាពសម្រាប់
ការិយបរិច្ឆេទប្រចាំឆ្នាំដែលចាប់ផ្តើមនៅ ឬក្រោយថ្ងៃទី០១ ខែមករា ឆ្នាំ២០២៧)**

CIFRS ១៨ នឹងជំនួសការបង្ហាញ CIAS 1 នៃរបាយការណ៍ហិរញ្ញវត្ថុ ការណែនាំអំពីតម្រូវការថ្មីដែលនឹងជួយឱ្យសម្រេចបាននូវការប្រៀបធៀបលទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនប្រហាក់ប្រហែលគ្នា និងផ្តល់ព័ត៌មានពាក់ព័ន្ធ និងគម្លាតភាពបន្ថែមទៀតដល់អ្នកប្រើប្រាស់។ ទោះបីជា CIFRS 18 នឹងមិនប៉ះពាល់ដល់ការទទួលស្គាល់ ឬការវាស់វែងខ្លះនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុក៏ដោយ ផលប៉ះពាល់របស់វាទៅលើការបង្ហាញ និងការលាតត្រដាងត្រូវបានរំពឹងថានឹងមានការរីករាលដាល ជាពិសេសពាក់ព័ន្ធនឹងរបាយការណ៍លទ្ធផលហិរញ្ញវត្ថុ និងការផ្តល់នូវវិធានការអនុវត្តដែលកំណត់ដោយការគ្រប់គ្រងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

គណៈគ្រប់គ្រងបច្ចុប្បន្នកំពុងវាយតម្លៃផលប៉ះពាល់លម្អិតនៃការអនុវត្តស្តង់ដារថ្មី លើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ស្តង់ដារទាំងនេះ មិនត្រូវបានរំពឹងថាមានផលប៉ះពាល់ជាសារវន្តចំពោះក្រុមហ៊ុនក្នុងការិយបរិច្ឆេទរាយការណ៍បច្ចុប្បន្ន ឬអនាគត និងប្រតិបត្តិការពេលអនាគតដ៏ខ្លីនេះទេ។

គ្រឹះស្ថានទីក្រុងហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៥. សាច់ប្រាក់ក្នុងដៃ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់រៀលខ្មែរ (“រៀល”)	៤៦.៤៦៤	១១.៥៤៣.៨០៥	៤៥.៩៦៨	១១.២៥២.៩៥៧
ប្រាក់ដុល្លារអាមេរិក (“ដុល្លារ អាមេរិក”)	៤៤.៤០០	១១.០៣១.០៣៤	៤៨.៤៧៤	១១.៨៦៦.៤៣០
ប្រាក់បាតថៃ (“បាត”)	៧.៩៧៨	១.៩៨២.១៦៩	១៩.៨៤១	៤.៨៥៦.៩៧៨
	៩៨.៨៤២	២៤.៥៥៧.០០៨	១១៤.២៨៣	២៧.៩៧៦.៣៦៥

៦. សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
<i>ប្រាក់តម្កល់តាមច្បាប់</i>				
ប្រាក់ធានាដើមទុន(i)	២៧.៣៦៦	៦.៧៩៩.០៦៧	២៧.៣៦៦	៦.៦៩៩.២០៣
ទុនបម្រុងកាតព្វកិច្ច (ii)	១២១.៣១៨	៣០.១៤១.០១៤	១៣៤.៧៧៨	៣២.៩៩៣.៥១០
	១៤៨.៦៨៤	៣៦.៩៤០.០៨១	១៦២.១៤៤	៣៩.៦៩២.៧១៣
<i>សាច់ប្រាក់ និងសាច់ប្រាក់សម មូល</i>				
គណនីចរន្ត	១៤៩.៥០៣	៣៧.១៤៣.៦៦២	១១៩.៧៤១	២៩.៣១២.៣៧០
<i>ប្រាក់បញ្ញើ និងការដាក់ប្រាក់ ផ្សេងៗ</i>				
មូលបត្រអាចជួញដូរបាន	៣.០០៣	៧៤៦.០០៥	-	-
ប្រាក់តម្កល់ធានា	៤០១	៩៩.៦៨៩	៤០៧	៩៩.៤៩៦
	៣.៤០៤	៨៤៥.៦៩៤	៤០៧	៩៩.៤៩៦
	៣០១.៥៩១	៧៤.៩២៩.៤៣៧	២៨២.២៥២	៦៩.១០៤.៥៧៩

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៦. សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា (ត)

- (i) ស្របតាមប្រកាសលេខ ធ៧-០៧-១៦៣ ប្រ.ក ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០៧ ស្តីពី ការផ្តល់អាជ្ញាបណ្ណ ទទួលប្រាក់បញ្ញើពីសារធារណជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនតម្រូវឱ្យតម្កល់ប្រាក់ធានាលើ ដើមទុន ស្មើនឹង ១០% នៃដើមទុនចុះបញ្ជី និងដើមទុនបានបង់ នៅធនាគារជាតិ នៃ កម្ពុជា។ ប្រាក់ តម្កល់នេះ មិនត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារទេ ហើយអាចដកមកវិញ បាន នៅពេលធនាគារបញ្ឈប់ប្រតិបត្តិការអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- (ii) ទុនបម្រុងកាតព្វកិច្ចគឺជាទុនបម្រុងកាតព្វកិច្ចអប្បបរមា លើប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់អតិថិជន ដែលជាប្រភេទប័ណ្ណបរទេស។ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាស ធ៧-០២៤-១៧១៨ នៅ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ដល់ស្ថាប័នហិរញ្ញវត្ថុដើម្បីបន្តអនុវត្តតម្រូវការបម្រុងទុក ដែលបាន គណនាក្នុងអត្រា ៧% សម្រាប់រូបិយប័ណ្ណបរទេស និងសម្រាប់រូបិយប័ណ្ណក្នុងស្រុក (រៀល) នៃ ប្រាក់បញ្ញើរបស់អតិថិជន និងកម្ចីបរទេស រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា រកបានការប្រាក់តាមអត្រាដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
ការធានាដើមទុន	៣.០០%	៣.០០%
តម្រូវការបម្រុងទុក	០.០០%	០.០០%
គណនីចរន្ត	០.០០%	០.០០%
វិញ្ញាបនបត្រប្រាក់បញ្ញើដែលអាចចរចាបាន	១.០០%	-
ប្រាក់តម្កល់ធានា	១.១៨%-១.៤០%	១.០៨%-១.៤៥%

មិនមានសំវិធានធនខាតបង់នៃឱនភាពតម្លៃត្រូវបានបង្កើត លើតុល្យការជាមួយធនាគារជាតិនៃកម្ពុជា ដោយ គណៈគ្រប់គ្រងកំណត់ថាហានិភ័យឥណទានលើស្ថាប័ននេះមានតិចតួចបំផុត។

៧. សមតុល្យនៅធនាគារផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
គណនីចរន្ត	៣៩.៦៥២	៩.៨៥១.៤៤៧	៤០.៩៤២	១០.០២២.៦១៥
គណនីសន្សំ	១.១៣១	២៨១.០៧៤	២.០៥៧	៥០៣.៥៨០
គណនីប្រាក់បញ្ញើមានកាលកំណត់	១២.១៧៩	៣.០២៥.៨៨៣	៥៧.៣២២	១៤.០៣២.២២៣
ប្រាក់តម្កល់ធានា	៩២.៨៤៣	២៣.០៦៦.៥៤០	១៤៧.៦៤៦	៣៦.១៤៣.៣៧៧
	១៤៥.៨០៥	៣៦.២២៤.៩៤៤	២០៧.៩៦៧	៦០.៧០១.៧៩៥
ដក៖ សំវិធានធនខាតបង់នៃ				
ឱនភាពតម្លៃ	(៣៣៧)	(៨៣.៨៥០)	(១.០៨៥)	(២៦៥.៤៩១)
សមតុល្យនៅធនាគារផ្សេងៗ សុទ្ធ	១៤៥.៤៦៨	៣៦.១៤១.០៩៤	២០៦.៨៨២	៦០.៤៣៦.៣០៤

គ្រឹះស្ថានប្រតិបត្តិការហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៧. សមតុល្យនៅធនាគារផ្សេងៗ (ត)

ប្រាក់តម្កល់ធានាត្រូវបានដាក់ជាទ្រព្យធានាទៅលើកម្ចីដែលមានទ្រព្យធានា (កំណត់សម្គាល់ ២០)។

សមតុល្យជាមួយធនាគារផ្សេងៗទទួលបានអត្រាការប្រាក់ដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
គណនីចរន្ត	០.០%-១.៥%	០.០%-១.៥%
គណនីសន្សំ	០.១%-២.០%	០.១%-២.០%
គណនីប្រាក់បញ្ញើមានកាលកំណត់	៥.០០%	៣.០%-៥.៥%
ប្រាក់តម្កល់ធានា	៤.៤%-៥.៥%	១.១%-៥.៥%

៨. ឥណទានផ្តល់ដល់អតិថិជន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ឥណទានផ្តល់ដល់អតិថិជនតាម ថ្លៃដើមដករំលស់	២.៣៤១.១៧៥	៥៨១.៦៥៨.៣២២	២.៣៨៩.៨៤៧	៥៨៥.០២៩.៨១៦
ដក៖ សំវិធានធនការខាតបង់នៃ ឱនភាពតម្លៃ	(១១៩.៦០៤)	(២៩.៧១៥.១៤៨)	(១២៥.៨០៤)	(៣០.៧៩៦.៥៨៣)
ឥណទានផ្តល់ដល់អតិថិជនសុទ្ធ	២.២២១.៥៧១	៥៥១.៩៤៣.១៧៤	២.២៦៤.០៤៣	៥៥៤.២៣៣.២៣៣

ឥណទានផ្តល់ដល់អតិថិជនកត់ត្រាតាមថ្លៃដើមដករំលស់

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		
	តម្លៃយោងដុល	សំវិធានធន ECL	តម្លៃយោង	តម្លៃយោងដុល	សំវិធានធន ECL	តម្លៃយោង
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
ឥណទានធនាគារភូមិ	២៨០.០៦៦	(២៥.៦៣៥)	២៥៤.៤៣១	៤២២.៩៨១	(៣៩.៣៤៥)	៣៨៣.៦៣៦
ឥណទានឯកត្តជន	១.១៩១.៣៣៣	(៥២.៧១៥)	១.១៣៨.៦១៨	១.០៤៤.៤៤១	(៤៥.៩៤៤)	៩៩៨.៤៩៧
កម្ចីសហគ្រាសធុនតូច និង មធ្យម	៧៦២.៥០៦	(៤០.៥៧២)	៧២១.៩៣៤	៨០៣.៩៦៤	(៣៩.៤៣០)	៧៦៤.៥៣៤
កម្ចីផ្សេងៗ	១០៧.២៧០	(៦៨២)	១០៦.៥៨៨	១១៨.៥៦១	(១.០៨៥)	១១៧.៣៧៦
	២.៣៤១.១៧៥	(១១៩.៦០៤)	២.២២១.៥៧១	២.៣៨៩.៨៤៧	(១២៥.៨០៤)	២.២៦៤.០៤៣

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៩. មូលបត្របំណុលកត់ត្រាចាស់ថែទាំតាមថ្លៃដើមជករំលស់

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
ខេមបូឌា អ៊ីរធីត អ៊ិនវេសមិន ឯ.ក	៥.១៧០	១.០៣៦.១៩១	៥.២៣២	១.០៣៦.០៩១
ដក៖ សំវិធានធនសម្រាប់ មូលបត្រ បំណុល	(៧១)	(១៧.៧១៩)	(៨៦)	(២១.០៣៦)
មូលបត្របំណុលកត់ត្រាចាស់ដែល តាមថ្លៃដើមជករំលស់	៤.០៩៩	១.០១៨.៤៧២	៤.១៤៦	១.០១៥.០៥៥

មូលបត្របំណុលមានអត្រាគូប៉ុង ៥,៥០% (២០២៣៖ ៥,៥០%) ដែលបានចេញផ្សាយក្នុងរយៈពេល៣ឆ្នាំ (២០២៣៖ ៣ឆ្នាំ)។

គ្រឹះស្ថានបរិក្ខេបប្រចាំឆ្នាំ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

១០. ប្រព័ន្ធសម្បត្តិ និងបរិក្ខារ

	កុំព្យូទ័រ និង សម្ភារៈ ការសាងសង់ដែលកំពុង					
	ការកែលម្អអគារ	យានយន្ត	ម៉ូតូ	ការិយាល័យ	ដំណើរការ	សរុប
	លានរៀល	លានរៀល	លានរៀល	លានរៀល	លានរៀល	លានរៀល
តម្លៃដើម						
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៨.៥៤៨	៥.៩២៣	៥.០៥៧	៣៧.៤៥១	១៣	៥៦.៩៩២
ការទិញបន្ថែម	២៦	១៦៥	-	១.០៧៧	១.៥៤២	២.៨១០
ការលក់	(២៤០)	(១៣៣)	(១.៣៥១)	(១.៤២១)	-	(៣.១៤៥)
ការផ្ទេរ	២៨៦	-	-	១.២៣៦	(១.៥២២)	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៨.៦២០	៥.៩៥៥	៣.៧០៦	៣៨.៣៤៣	៣៣	៥៦.៦៥៧
លំដាប់បង្គរ						
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៤.៧៩៣	២.៨១០	៣.៧២៩	២៦.២៣៣	-	៣៧.៥៦៥
លំដាប់ក្នុងគ្រា	១.១៨២	៤២៦	២៩៧	៤.៥៩៤	-	៦.៤៩៩
ការលក់	(២១៨)	(១០៧)	(១.០៨០)	(១.៤០៧)	-	(២.៨១២)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៥.៧៥៧	៣.១២៩	២.៩៤៦	២៩.៤២០	-	៤១.២៥២
តម្លៃយោង						
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	២.៨៦៣	២.៨២៦	៧៦០	៨.៩២៣	៣៣	១៥.៤០៥
តម្លៃយោងជាដុល្លារអាមេរិក						
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៧១១.០៨៩	៧០២.១៦២	១៨៨.៨៤៣	២.២១៧.០០៧	៨.២៦០	៣.៨២៧.៣៦១

គ្រឹះស្ថានទីក្រុងហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

១១. ប្រព្យសម្បត្តិវិនិយោគ (ត)

	ការកែលម្អ			កុំព្យូទ័រនិងសម្ភារៈ	ការសាងសង់	
	អគារ	យានយន្ត	ម៉ូតូ	ការិយាល័យ	ដែលកំពុង	សរុប
	លានរៀល	លានរៀល	លានរៀល	លានរៀល	ដំណើរការ	លានរៀល
តម្លៃដើម						
នាថ្ងៃទី១ខែមករា ឆ្នាំ២០២៣	៦.១៩៩	៥.៧៥១	៥.៧៧៧	៣០.១៩៩	១.៣២៥	៤៩.២៥១
ការទិញបន្ថែម	១២៧	៥១៦	៤០	២.៦១៧	៧.៥៧៩	១០.៨៧៩
ការលក់	(១៧៧)	(៥៩៨)	(៧៦០)	(១.៦០៣)	-	(៣.១៣៨)
ការផ្ទេរ	២.៣៩៩	២៥៤	-	៦.២៣៨	(៨.៨៩១)	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៨.៤៤៨	៥.៩២៣	៥.០៥៧	៣៧.៤៥១	១៣	៥៦.៩៩២
រំលស់បង្គរ						
នាថ្ងៃទី១ខែមករា ឆ្នាំ២០២៣	៣.៩៦៣	២.៨៥០	៣.៦៨៣	២៤.០០៨	-	៣៤.៥០៤
រំលស់ក្នុងគ្រា	១.០០២	៤៣៨	៦៣៨	៣.៧៣៥	-	៥.៨១៣
ការលក់	(១៧២)	(៤៧៨)	(៥៩២)	(១.៥១០)	-	(២.៧៥២)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៤.៧៩៣	២.៨១០	៣.៧២៩	២៦.២៣៣	-	៣៧.៥៦៥
តម្លៃយោង						
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៣.៧៥៥	៣.១១៣	១.៣២៨	១១.២១៨	១៣	១៩.៤២៧
តម្លៃយោងជាដុល្លារអាមេរិក						
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៩១៩.០៦៥	៧៦២.១៩៦	៣២៥.២០៧	២.៧៤៦.០៣១	៣.១០២	៤.៧៥៥.៦០១

គ្រឹះស្ថានទីក្រុងហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

១១. ប្រព្យសកម្មអរូបី

	កម្មវិធីកុំព្យូទ័រ និងអវិជ្ជាប័ណ្ណ លានរៀល	ការងារកំពុងសាងសង់ លានរៀល	សរុប លានរៀល
តម្លៃដើម			
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	១៩.០២៨	២.៣០០	២១.៣២៨
ការទិញបន្ថែម	៣៤	១.៤៣៤	១.៤៦៨
ការលក់	(៥១១)	-	(៥១១)
ការផ្ទេរ	១.៥៧៩	(១.៥៧៩)	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	២០.១៣០	២.១៥៥	២២.២៨៥
រំលស់បង្គរ			
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	១៥.០៣១	-	១៥.០៣១
រំលស់ក្នុងគ្រា	១.៥៧៨	-	១.៥៧៨
ការលក់	(៥០៣)	-	(៥០៣)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	១៦.១០៦	-	១៦.១០៦
តម្លៃយោង			
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៤.០២៤	២.១៥៥	៦.១៧៩
តម្លៃយោងជាដុល្លារអាមេរិក			
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៩៩៩.៨២៧	៥៣៥.៣៤៥	១.៥៣៥.១៧២
តម្លៃដើម			
នាថ្ងៃទី១ ខែមករា ឆ្នាំ ២០២៣	១៨.៦១៦	១.៣៨៣	១៩.៩៩៩
ការទិញបន្ថែម	-	១.៩១៥	១.៩១៥
ការលក់	(៥៨៦)	-	(៥៨៦)
ការផ្ទេរ	៩៩៨	(៩៩៨)	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣	១៩.០២៨	២.៣០០	២១.៣២៨
រំលស់បង្គរ			
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	១២.៤០២	-	១២.៤០២
រំលស់ក្នុងគ្រា	៣.២០៧	-	៣.២០៧
ការលក់	(៥៧៨)	-	(៥៧៨)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	១៥.០៣១	-	១៥.០៣១
តម្លៃយោង			
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៣.៩៩៧	២.៣០០	៦.២៩៧
តម្លៃយោងជាដុល្លារអាមេរិក			
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៩៧៨.៥២៨	៥៦៣.០៨២	១.៥៤១.៦១០

គ្រឹះស្ថានបរិក្ខេបប្រឹក្សាអភិវឌ្ឍន៍ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

១២. ភតិសន្យា

កំណត់សម្គាល់នេះផ្តល់ព័ត៌មានសម្រាប់ភតិសន្យា ដែលក្រុមហ៊ុនជាភាគីជួល។

(i) ចំនួនទឹកប្រាក់ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់				
អាគារ	២៤.១៨១	៦.០០៧.៦៥៦	២៥.១៣០	៦.១៥១.៨៣០
អេធីអឹម/ស៊ីឌីអឹម	៣.៧៦៩	៩៣៦.៥៥៦	៥.៩៦៤	១.៤៦០.០៤៥
ចំណាត់ថយន្ត	៦១៦	១៥២.៩២៦	៩១៨	២២៤.៦១៩
	២៨.៥៦៦	៧.០៩៧.១៣៨	៣២.០១២	៧.៨៣៦.៤៩៤
បំណុលភតិសន្យា				
រយៈពេលខ្លី	១១.០៣៩	២.៧៤២.៥៥១	៩.៥៤៤	២.៣៣៦.២៨៩
រយៈពេលវែង	១៦.៥៤៥	៤.១១០.៦៣៧	២១.៧១៧	៥.៣១៦.២៧៧
	២៧.៥៨៤	៦.៨៥៣.១៨៨	៣១.២៦១	៧.៦៥២.៥៦៦

ការបន្ថែមទៅលើទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ក្នុងអំឡុងឆ្នាំមានចំនួន ១.៥៩៤ លានរៀល (២០២៣៖ ៧.៥៦៩ លានរៀល)។

(ii) ចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
ចំណាយរំលស់លើ ROUA (កំណត់សម្គាល់៣០)				
អាគារ	៦.៩៨៣	១.៧១៥.២៧៨	៧.១៣០	១.៧៣៤.៦៥៨
អេធីអឹម/ស៊ីឌីអឹម	២.០៦៨	៥០៨.១០៤	២.១២០	៥១៥.៩៣៣
ចំណាត់ថយន្ត	៣០២	៧៤.១៩៣	៣០៣	៧៣.៨០៤
	៩.៣៥៣	២.២៩៧.៥៧៥	៩.៥៥៣	២.៣២៤.៣៩៥

ចំណាយការប្រាក់លើបំណុលភតិសន្យា (កំណត់សម្គាល់២៦)	១.៩៩១	៤៨៨.៩៧៦	១.៩៩៧	៤៨៥.៩៤៦
ចំណាយទាក់ទងនឹងភតិសន្យារយៈពេលខ្លី (កំណត់សម្គាល់៣១)	១៨៧	៤៥.៩៨១	៤៩០	១១៩.១៧៣
ចំណាយទាក់ទងនឹងភតិសន្យាមានតម្លៃទាប (កំណត់សម្គាល់៣១)	៨.៧៤៩	២.១៤៩.០០១	៨.០៨២	១.៩៦៦.៤៥៣

លំហូរសាច់ប្រាក់សរុបសម្រាប់ការជួលមិនរាប់បញ្ចូលការប្រាក់មានចំនួន ២០.១៥០ លានរៀល (២០២៣៖ ២០.៦៦០ លានរៀល)។

គ្រឹះស្ថានទីក្រុងហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

១៣. ពន្ធលើប្រាក់ចំណូល

ការប្រកាសពន្ធរបស់ក្រុមហ៊ុន ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ អពជ។ ដោយការអនុវត្តច្បាប់ និង បទបញ្ញត្តិពន្ធចំពោះប្រតិបត្តិការជាច្រើនប្រភេទ អាចមានការបកស្រាយខុសៗគ្នា ចំនួនដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ អាចនឹងមានការប្រែប្រួលនាពេលក្រោយ រហូតទាល់តែមានការកំណត់ជាចុងក្រោយពីអពជ។

១៣.១ ចំណាយពន្ធលើប្រាក់ចំណូល

ចំណាយពន្ធលើប្រាក់ចំណូលរួមមាន៖

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
ពន្ធលើប្រាក់ចំណូលក្នុងគ្រា	១.២២៩	៣០១.៧២៦	៥.២៧៦	១.២៨៣.៧២២
ពន្ធពន្យារលើប្រាក់ចំណេញ	២.២៦៩	៥៥៧.៤៩៤	១.៧២៦	៤២០.០៨៤
សំវិធានធនលើសនៃពន្ធលើប្រាក់ចំណូលក្នុងឆ្នាំមុន	(៦២៤)	(១៥៣.៣៧៤)	(៨៦)	(២០.៩៤៣)
	<u>២.៨៧៤</u>	<u>៧០៥.៨៤៦</u>	<u>៦.៩១៦</u>	<u>១.៦៨២.៨៦៣</u>

ការផ្ទៀងផ្ទាត់នៃចំណាយពន្ធលើប្រាក់ចំណូលដែលបានបង្ហាញនៅក្នុងចំណេញ ខាតបង់មានដូចខាងក្រោម៖

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
ប្រាក់ចំណេញមុនដកពន្ធ	១១.៨៣៦	២.៩០៧.៤១៧	២៩.៧៧១	៧.២៤៣.៦៦៨
ចំណាយពន្ធលើប្រាក់ចំណូលតាមអត្រាពន្ធអនុវត្ត ២០%	២.៣៦៧	៥៨១.៤៨៣	៥.៩៥៤	១.៤៤៨.៧៣៤
និយ័តកម្ម៖			-	
ចំណាយដែលមិនអាចកាត់កងបាន	២៦	៦.៤៧៤	៥៣៧	១៣០.៦៨៣
សំវិធានធនពន្ធលើសក្នុងឆ្នាំមុន	(៦២៤)	(១៥៣.៣៧៤)	(៨៦)	(២០.៩៤៣)
ពន្ធពន្យារមិនត្រូវបានទទួលស្គាល់គ្រាមុន	១.១០៥	២៧១.២៦៣	៥១១	១២៤.៣៨៩
	<u>២.៨៧៤</u>	<u>៧០៥.៨៤៦</u>	<u>៦.៩១៦</u>	<u>១.៦៨២.៨៦៣</u>

គ្រឹះស្ថានទីក្រុងហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

១៣. ពន្ធលើប្រាក់ចំណូល (ត)

១៣.១ ចំណាយពន្ធលើប្រាក់ចំណូល (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ការបង់ពន្ធលើប្រាក់ចំណូលជាមុន ១% របស់ក្រុមហ៊ុនបានលើសពីពន្ធលើប្រាក់ចំណូលរបស់ខ្លួនចំនួន ៣.៨១៦ លានរៀល (ស្មើនឹង ៩៤៧.៩៧៧ ដុល្លារអាមេរិក)។ គណៈគ្រប់គ្រងជឿជាក់ថាក្រុមហ៊ុនបានរក្សាកំណត់ត្រាគណនេយ្យត្រឹមត្រូវស្របតាមបទប្បញ្ញត្តិពន្ធ និងបានសន្និដ្ឋានថាវាត្រូវបានលើកលែងពីពន្ធអប្បបរមា។ អាស្រ័យហេតុនេះ ក្រុមហ៊ុនទទួលស្គាល់ចំនួនលើសនេះថាជាពន្ធទ្រព្យសកម្មក្នុងឆ្នាំ។

១៣.២ បញ្ហាពន្ធផ្សេងៗ

ប្រព័ន្ធពន្ធដារនៅកម្ពុជាមានប្រភេទពន្ធជាច្រើន និងច្បាប់ដែលមានការផ្លាស់ប្តូរជាញឹកញាប់ ហើយតែងតែមិនច្បាស់លាស់ មានភាពផ្ទុយគ្នា ហើយត្រូវមានការបកស្រាយ។ ពន្ធត្រូវបានត្រួតពិនិត្យ និងការស៊ើបអង្កេតដោយអាជ្ញាធរមួយចំនួន ដែលត្រូវបានផ្តល់សិទ្ធិអំណាចដោយច្បាប់ក្នុងការដាក់ពិន័យ ការដាក់ពិន័យ និងគិតការប្រាក់។

កត្តាទាំងនេះបង្កើតឱ្យមានហានិភ័យពន្ធដល់ក្រុមហ៊ុន។ គណៈគ្រប់គ្រងជឿជាក់ថា ក្រុមហ៊ុនបានយល់ដឹងអំពីបទប្បញ្ញត្តិពន្ធដែលពាក់ព័ន្ធ និងបានផ្តល់ឱ្យគ្រប់គ្រាន់ដល់បំណុលពន្ធដោយផ្អែកលើការបកស្រាយរបស់ក្រុមហ៊ុន អំពីច្បាប់ពន្ធនាពេលបច្ចុប្បន្ន។ នៅពេលដែលលទ្ធផលពន្ធចុងក្រោយមានភាពខុសគ្នាពីការកត់ត្រាដំបូងភាពខុសគ្នានេះនឹងធ្វើឱ្យប៉ះពាល់ដល់ចំនួនបំណុលពន្ធ និងសមតុល្យទឹកប្រាក់ក្នុងការិយបរិច្ឆេទដែលការកំណត់ពន្ធនោះត្រូវបានធ្វើឡើង។

១៣.៣ ពន្ធពន្យារ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
ពន្ធពន្យារជាទ្រព្យសកម្ម	២៣.៣៩១	៥.៨១១.៣៨៥	២៥.៣៩៩	៦.២១៧.៦៩៧
ពន្ធពន្យារជាបំណុល	(៦.០៩៤)	(១.៥១៤.០២៧)	(៥.៨៨៩)	(១.៤៤១.៦២១)
	១៧.២៩៧	៤.២៩៧.៣៥៨	១៩.៥១០	៤.៧៧៦.០៧៦

គ្រឹះស្ថានប្រឹក្សាហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

១៣. ពន្ធលើប្រាក់ចំណូល (ត)

១៣.៣ ពន្ធពន្យារ (ត)

បម្រែបម្រួលពន្ធពន្យារជាទ្រព្យសកម្ម/(បំណុល)សុទ្ធក្នុងឆ្នាំ មានដូចខាងក្រោម៖

	កត់ត្រាជា(បន្ទុក)/ឥណទានក្នុង				
	នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	ចំណេញ-ខាត		នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ដុល្លារអាមេរិក
	លានរៀល	លានរៀល	លានរៀល	លានរៀល	ដុល្លារអាមេរិក
ពន្ធពន្យារជាទ្រព្យសកម្ម៖					
សិទ្ធិធានសម្រាប់ការខាតឥណទាន	៥.៤៤៨	១៩	-	៥.៤៦៧	១.៣៥៨.១៥៣
កម្រៃដំណើរការឥណទានដែលមិនទាន់ រំលស់	៧.៧៣៦	(២.៤៥០)	-	៥.២៨៦	១.៣១៥.៩៨៦
រំលស់ទ្រព្យសកម្ម	៤៩២	(២៩)	-	៤៦៣	១១៤.៩៥៣
ទ្រព្យសកម្មផ្សេងៗ	២៨១	៣៥	-	៣១៦	៧៨.៣៩១
បំណុលភតិសន្យា	៦.៣៦៥	(៨៤៨)	-	៥.៥១៧	១.៣៧០.៦៣៨
អត្ថប្រយោជន៍បុគ្គលិក	៥.០៧៧	១.១៩៩	៥៦	៦.៣៣២	១.៥៧៣.២៦៤
ពន្ធពន្យារជាទ្រព្យសកម្មសរុប	<u>២៥.៣៩៩</u>	<u>(២.០៦៤)</u>	<u>៥៦</u>	<u>២៣.៣៩១</u>	<u>៥.៨១១.៣៨៥</u>
ពន្ធពន្យារជាបំណុល៖					
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	៥.៧៣៧	(២៤)	-	៥.៧១៣	១.៤១៩.៤២៨
ចំណេញពីការប្តូររូបិយប័ណ្ណមិនទាន់បាន ទទួលស្គាល់	១៥២	២២៩	-	៣៨១	៩៤.៥៩៩
ពន្ធពន្យារជាបំណុលសរុប	<u>៥.៨៨៩</u>	<u>២០៥</u>	<u>-</u>	<u>៦.០៩៤</u>	<u>១.៥១៤.០២៧</u>
សរុប	<u>១៩.៥១០</u>	<u>(២.២៦៩)</u>	<u>៥៦</u>	<u>១៧.២៩៧</u>	<u>៤.២៩៧.៣៥៨</u>

	កត់ត្រាជា(បន្ទុក)/ឥណទានក្នុង				
	នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	ចំណេញ-ខាត		នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ដុល្លារអាមេរិក
	លានរៀល	លានរៀល	លានរៀល	លានរៀល	ដុល្លារអាមេរិក
ពន្ធពន្យារជាទ្រព្យសកម្ម៖					
សិទ្ធិធានសម្រាប់ការខាតឥណទាន	៥.៦៨៩	(២៤១)	-	៥.៤៤៨	១.៣៣៣.៧៨៦
កម្រៃដំណើរការឥណទានដែលមិនទាន់ រំលស់	១០.១៣៧	(២.៤០១)	-	៧.៧៣៦	១.៨៩៣.៧៧៨
រំលស់ទ្រព្យសកម្ម	៦៧៩	(១៨៧)	-	៤៩២	១២០.៥៥៥
ទ្រព្យសកម្មផ្សេងៗ	-	២៨១	-	២៨១	៦៨.៧៨០
បំណុលភតិសន្យា	៥.៦៧៧	៦៨៨	-	៦.៣៦៥	១.៥៥៨.០២២
អត្ថប្រយោជន៍បុគ្គលិក	៤.៧៨៧	៨២៤	(៥៣៤)	៥.០៧៧	១.២៤២.៧៧៦
ពន្ធពន្យារជាទ្រព្យសកម្មសរុប	<u>២៦.៩៦៩</u>	<u>(១.០៣៦)</u>	<u>(៥៣៤)</u>	<u>២៥.៣៩៩</u>	<u>៦.២១៧.៦៩៧</u>
ពន្ធពន្យារជាបំណុល៖					
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	៥.០៨៥	៦៥២	-	៥.៧៣៧	១.៤០៤.៤៧៨
ចំណេញពីការប្តូររូបិយប័ណ្ណមិនទាន់បាន ទទួលស្គាល់	១១៤	៣៨	-	១៥២	៣៧.១៤៣
ពន្ធពន្យារជាបំណុលសរុប	<u>៥.១៩៩</u>	<u>៦៩០</u>	<u>-</u>	<u>៥.៨៨៩</u>	<u>១.៤៤១.៦២១</u>
សរុប	<u>២១.៧៧០</u>	<u>(១.៧២៦)</u>	<u>(៥៣៤)</u>	<u>១៩.៥១០</u>	<u>៤.៧៧៦.០៧៦</u>

គ្រឹះស្ថានហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

១៤. ការវិនិយោគក្រោមវិធីសាស្ត្រមូលធន សុទ្ធ

កំណត់ខាងក្រោមគឺជាសមាគមរបស់ក្រុមហ៊ុនគិតត្រឹមថ្ងៃទី៣១ ខែធ្នូ។

ក្រុមហ៊ុនដែលបានរាយបញ្ជីខាងក្រោមមានដើមទុនដែលមានតែភាគហ៊ុនធម្មតា ដែលត្រូវបានកាន់កាប់ដោយផ្ទាល់ដោយក្រុមហ៊ុន។ ក្រុមហ៊ុនត្រូវបានបង្កើត ឬ ចុះឈ្មោះក៏ដូចជាធ្វើអាជីវកម្មសំខាន់ក្នុងប្រទេសតែមួយ ហើយសមាមាត្រនៃផលប្រយោជន៍កម្មសិទ្ធិគឺដូចគ្នាទៅនឹងសមាមាត្រនៃសិទ្ធិបោះឆ្នោតដែលបានកាន់កាប់ ។

ឈ្មោះក្រុមហ៊ុន	កន្លែងអាជីវកម្ម/ ប្រទេសនៃការ ដាក់បញ្ចូល	ផលប្រយោជន៍ កម្មសិទ្ធិ	ធម្មជាតិនៃ ទំនាក់ទំនង	វិធីសាស្ត្រការវាស់វែង	តម្លៃយោង ២០២៤
ហួតតេ ឡាយហ្វ អ៊ីស្ទរិនស៍ (ខេមបូឌា) ម.ក	ប្រទេសកម្ពុជា	៥.៧១%	សមាគម	វិធីសាស្ត្រមូលធន	១.៦៤៨
ការវិនិយោគសរុបដែលមាន គណនីមូលធន					១.៦៤៨

សកម្មភាពចម្បងរបស់ ហួតតេ ឡាយហ្វ អ៊ីស្ទរិនស៍ (ខេមបូឌា) ម.ក គឺការធានាលើអាជីវកម្មធានារ៉ាប់រងអាយុជីវិត។

១៥. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ប្រាក់បញ្ញើត្រឡប់មកវិញ	២.៦៤៥	៦៥៧.១៩៣	២.៦៨៤	៦៥៦.៩៧០
ប្រាក់ជាកំណើនត្រូវទទួល	២.៦១១	៦៤៨.៦៧១	៦.២៨០	១.៥៣៧.២១៧
ការវិនិយោគមូលធនផ្សេងៗ (*)	១០១	២៥.០០០	១.៧២៣	៤២១.៧៨៨
	៥.៣៥៧	១.៣៣០.៨៦៤	១០.៦៨៧	២.៦១៥.៩៧៥
ដក៖ សំវិធានធនសម្រាប់				
ការវិនិយោគមូលធនផ្សេងៗ	(១.៥៥៤)	(៣៨៦.១៦១)	(៥.០២៩)	(១.២៣១.០០៩)
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ សុទ្ធ	៣.៨០៣	៩៤៤.៧០៣	៥.៦៥៨	១.៣៨៤.៩៦៦
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ				
ការទូទាត់មុន	២០.៣៣៨	៥.០៥៣.២៣៨	១៧.៤៧៨	៤.២៧៨.៧២៤
ទ្រព្យសកម្មផ្សេងៗ	២.៦៩៨	៦៧០.២២៩	៧២៦	១៧៧.៨០០
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុផ្សេងៗ	២៣.០៣៦	៥.៧២៣.៤៦៧	១៨.២០៤	៤.៤៥៦.៥២៤
	២៦.៨៣៩	៦.៦៦៨.១៧០	២៣.៨៦២	៥.៨៤១.៤៩០

គ្រឹះស្ថានហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

១៥. ទ្រព្យសកម្មផ្សេងៗ (ត)

(*) ការវិនិយោគចំនួន ១.៦៤៨ លានរៀល ដែលបានបង្ហាញពីមុននៅក្នុងទ្រព្យសកម្មផ្សេងៗ ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់១៥ ការវិនិយោគតាមវិធីសាស្ត្រមូលធន, សុទ្ធ។ តួលេខប្រៀបធៀបមិនត្រូវបានចាត់ថ្នាក់ឡើងវិញទេ ដោយសារចំនួនមិនមែនជាសាវរន្ត។

១៦. ប្រាក់បញ្ញើរបស់អតិថិជន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
គណនីប្រាក់សន្សំ	៤០០.៨៣១	៩៩.៥៨៥.៤២៩	៤០៦.៤៤២	៩៩.៤៩៦.៣០៦
ប្រាក់បញ្ញើមានកំណត់	៩១០.៩៨៣	២២៦.៣៣១.១៦៧	៧១២.៤០១	១៧៤.៣៩៤.៣៦០
	<u>១.៣១១.៨១៤</u>	<u>៣២៥.៩១៦.៥៩៦</u>	<u>១.១១៨.៨៤៣</u>	<u>២៧៣.៨៩០.៦៦៦</u>

១៧. ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
គណនីប្រាក់សន្សំ	២៧.៩៩៧	៦.៩៥៥.៦៨២	៩.៥៤៩	២.៣៣៧.៦២៥
ប្រាក់បញ្ញើមានកំណត់	៤២.៣០៩	១០.៥១១.៧០១	២៤.៣៦៧	៥.៩៦៥.០២១
	<u>៧០.៣០៦</u>	<u>១៧.៤៦៧.៣៨៣</u>	<u>៣៣.៩១៦</u>	<u>៨.៣០២.៦៤៦</u>

ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ រួមបញ្ចូលនូវសមតុល្យគណនីអណត្តិព្យាបាលចំនួន ១៨.៤៩០ លានរៀល ដែលក្រុមហ៊ុនគ្រប់គ្រងជំនួសភ្នាក់ងារផ្តល់សេវាផ្ទេរប្រាក់ យោងតាមតម្រូវការរបស់ NBC ។

១៨. ចំណូលផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី	១៥.១៨៣	៣.៧៧១.៩២០	១៦.២៨១	៣.៩៨៥.៦៤០
បង្គរ និងប្រាក់ត្រូវបង់ផ្សេងៗ	៣.៦៦៨	៩១១.២១៨	៦.០១០	១.៤៧១.២៩៤
ពន្ធត្រូវបង់ផ្សេងៗ	២.២៩៣	៥៦៩.៦៣៤	២.៨៣៥	៦៩៤.០៩៨
ខាតពីទីផ្សារលើឧបករណ៍ហិរញ្ញវត្ថុ និស្សន្ទ	៣៩១	៩៧.២១១	៦៣៦	១៥៥.៥៧២
	<u>២១.៥៣៥</u>	<u>៥.៣៤៩.៩៨៣</u>	<u>២៥.៧៦២</u>	<u>៦.៣០៦.៦០៤</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

១៩. ប្រាក់កម្ចី

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
<i>ប្រាក់កម្ចីកត់ត្រាតាមថ្លៃដើម ដករំលស់</i>				
មានទ្រព្យធានា (*)	៧៨.២០៤	១៩.៤២៩.៤៤៥	១៤០.៥៣៤	៣៤.៤០២.៤៦២
មិនមានទ្រព្យធានា (**)	៦៩៧.៨១៨	១៧៣.៣៧១.០៩០	១.០៣៣.០៧២	២៥២.៨៩៤.០៥៦
	៧៧៦.០២២	១៩២.៨០០.៥៣៥	១.១៧៣.៦០៦	២៨៧.២៩៦.៥១៨

(*) នេះគឺជាឥណទានពីធនាគារផ្សេងៗ ដែលមានរយៈពេលចាប់ពីមួយឆ្នាំ ទៅបីឆ្នាំ (២០២៣៖ មួយឆ្នាំ ទៅបីឆ្នាំ) ហើយមានអត្រាការប្រាក់ពី ៦,៥០% ទៅ ៧,៥០% (២០២៣៖ ៦,៥០% ដល់ ៩,០០%)។ ប្រាក់កម្ចីនេះមានការធានាដោយប្រាក់បញ្ញើមានកាលកំណត់ (កំណត់សម្គាល់ ៧)។

(**) នេះគឺជាឥណទានធនាគារដែលបានមកពីធនាគារផ្សេងៗ មានរយៈពេលពីមួយ ទៅម្ភៃឆ្នាំ (២០២៣៖ មួយទៅប្រាំពីរឆ្នាំ) និងមានអត្រាការប្រាក់ពី ២,០០% ដល់ ៧,៨០% (២០២៣៖ ២,០០% ដល់ ៨,៨៩%) ។

២០. អនុបំណុល

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
<i>អនុបំណុលកត់ត្រាតាមថ្លៃដើម ដករំលស់</i>				
Global Access Fund IV LP (i)	២៣.៩១៤	៥.៩៤១.៥៧២	១៦.៩៧៩	៤.១៥៦.៤០៩
IFAD (ii)	២០.៣៧៣	៥.០៦១.៥៣០	២០.៦៦៧	៥.០៥៩.១២០
BIO (iii)	១៩.៧២០	៤.៨៩៩.៤៤៧	១៩.៧៩៥	៤.៨៤៥.៨៨៩
Moringaway (iv)	១១.១៥៥	២.៧៧១.៣០៥	-	-
	៧៥.១៦២	១៨.៦៧៣.៨៥៤	៥៧.៤៤១	១៤.០៦១.៤១៨

(i) នេះជាអនុបំណុល ដែលទទួលបានមកពីក្រុមហ៊ុន Global Access Fund IV LP ដែលបានចុះកិច្ចព្រមព្រៀង នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ និងអនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ឱ្យដាក់ជាដើមទុនថ្នាក់ទី២។ ឥណទាននេះនឹងត្រូវទូទាត់សងម្ចាស់បំណុលទៅតាមតារាងកាលវិភាគសងដែលមានក្នុងកិច្ចព្រមព្រៀងកម្ចី។ អនុបំណុលនេះមានកាលកំណត់រយៈពេល ប្រាំមួយឆ្នាំ ហើយផុតកំណត់សងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០៣០។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២០. អនុបំណុល (ត)

- (ii) នេះជាអនុបំណុល ដែលទទួលបានមកពីក្រុមហ៊ុន International Fund for Agricultural Development (IFAD) ដែលបានចុះកិច្ចព្រមព្រៀងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ និងអនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ឱ្យដាក់ជាដើមទុនថ្នាក់ទី២។ ឥណទាននេះនឹងត្រូវទូទាត់សងម្ចាស់បំណុលទៅតាមតារាងកាលវិភាគសង ដែលមានក្នុងកិច្ចព្រមព្រៀងកម្ចី។ អនុបំណុលនេះមានកាលកំណត់រយៈពេល ៥ឆ្នាំ ហើយផុតកំណត់សង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០៣០។
- (iii) នេះជាអនុបំណុល ដែលទទួលបានមកពីក្រុមហ៊ុន Belgian Investment Company for Developing Countries NV/SA (BIO) ដែលបានចុះកិច្ចព្រមព្រៀងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ និងអនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ឱ្យដាក់ជាដើមទុនថ្នាក់ទី២។ ឥណទាននេះនឹងត្រូវទូទាត់សងម្ចាស់បំណុលទៅតាមតារាងកាលវិភាគសង ដែលមានក្នុងកិច្ចព្រមព្រៀងកម្ចី។ អនុបំណុលនេះមានកាលកំណត់រយៈពេល ៧ឆ្នាំ ហើយផុតកំណត់សង នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០៣០។
- (iv) នេះជាអនុបំណុល ដែលទទួលបានមកពីក្រុមហ៊ុន Morningaway ដែលបានចុះកិច្ចព្រមព្រៀងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ និងអនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ឱ្យដាក់ជាដើមទុនថ្នាក់ទី២។ ឥណទាននេះនឹងត្រូវទូទាត់សងម្ចាស់បំណុលទៅតាមតារាងកាលវិភាគសងដែលមានក្នុងកិច្ចព្រមព្រៀងកម្ចី។ អនុបំណុលនេះមានកាលកំណត់រយៈពេលប្រាំឆ្នាំ ហើយផុតកំណត់សងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦។

អនុបំណុលទាំងអស់មានអត្រាការប្រាក់ថេរ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២១. ការផ្លាស់ប្តូរដល់បំណុលដែលកើតឡើងពីសកម្មភាពហិរញ្ញប្បទាន

	ថ្ងៃទី១ ខែមករា ឆ្នាំ ២០២៤	លំហូរសាច់ប្រាក់ ហិរញ្ញវត្ថុ (i)	ការផ្លាស់ប្តូរដែលមិនមែនជា សាច់ប្រាក់		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤
			ភតិសន្យាថ្មី	ការផ្លាស់ប្តូរ ផ្សេងៗ	
				(ii)	
	លានរៀល	លានរៀល	លានរៀល	លានរៀល	លានរៀល
បំណុលដែលកើតឡើងពីសកម្មភាព ហិរញ្ញប្បទាន					
បំណុលភតិសន្យា	៣១.២៦១	(៩.៥៨៤)	៥.៩០៧	-	២៧.៥៨៤
ប្រាក់កម្ចី	១.១៧៣.៦០៦	(៣៨៧.០២៥)	-	(១០.៥៥៩)	៧៧៦.០២២
អនុបំណុល	៥៧.៤៩១	១៨.៥១៥	-	(៧៩៤)	៧៥.១៦២
បំណុលពីសកម្មភាពហិរញ្ញប្បទានសរុប	១.២៦២.៣០៨	(៣៧៨.០៩៤)	៥.៩០៧	(១១.៣៥៣)	៨៧៨.៧៦៨
ទ្រព្យសកម្មហិរញ្ញវត្ថុដែលការពារ បំណុលពីសកម្មភាពហិរញ្ញប្បទាន					
សមតុល្យជាមួយធនាគារផ្សេងៗ-ប្រាក់ ធានាលើដើមទុន	១៤៧.៦៤៦	(៥៦.៤៣៨)	-	១.៦៣៥	៩២.៨៤៣
បំណុលពីសកម្មភាពហិរញ្ញប្បទានសុទ្ធ	១.១១៤.៦៦២	(៣២១.៥៣២)	៥.៩០៧	(១២.៧១៨)	៧៨៥.៨២៥

	ថ្ងៃទី១ ខែមករា ឆ្នាំ ២០២៣	លំហូរសាច់ប្រាក់ ហិរញ្ញវត្ថុ (i)	ការផ្លាស់ប្តូរដែលមិនមែនជា សាច់ប្រាក់		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
			ភតិសន្យាថ្មី	ការផ្លាស់ប្តូរ ផ្សេងៗ	
				(ii)	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
បំណុលដែលកើតឡើងពីសកម្មភាព ហិរញ្ញប្បទាន					
បំណុលភតិសន្យា	២៨.៧៧២	(១០.០៩១)	១២.៥៨០	-	៣១.២៦១
ប្រាក់កម្ចី	១.២៣៥.៣១២	(៥៥.៤៩១)	-	(៦.២៦៤)	១.១៧៣.៦០៦
អនុបំណុល	២៦.៩៤៤	៣១.០៤៦	-	(៥៤៩)	៥៧.៤៩១
បំណុលពីសកម្មភាពហិរញ្ញប្បទានសរុប	១.២៩១.០២៨	(៣៤.៥៣៦)	១២.៥៨០	(៦.៨១៣)	១.២៦២.៣០៨
ទ្រព្យសកម្មហិរញ្ញវត្ថុដែលការពារបំណុល ពីសកម្មភាពហិរញ្ញប្បទាន					
សមតុល្យជាមួយធនាគារផ្សេងៗ-ប្រាក់ ធានាលើដើមទុន	១២៥.០៦៩	១៩.៤៦៥	-	៣.១១១	១៤៧.៦៤៦
បំណុលពីសកម្មភាពហិរញ្ញប្បទានសុទ្ធ	១.១៦៥.៩៥៩	(៥៣.០៧១)	១២.៥៨០	(៩.៧០២)	១.១១៤.៦៦២

- (i) លំហូរសាច់ប្រាក់មកពីប្រាក់កម្ចី អនុបំណុល និង ភតិសន្យាបំណុលជាចំនួនសាច់ប្រាក់សុទ្ធ ដែលទទួលបាន និង ការទូទាត់សងប្រាក់កម្ចី និង អនុបំណុល ហើយការទូទាត់សងបំណុលភតិសន្យាបានបង្ហាញនៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់។
- (ii) ការផ្លាស់ប្តូរដែលមិនមែនជាសាច់ប្រាក់ គឺការប្រាក់បង្គរ និងការប្រាក់ត្រូវបានទូទាត់។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២២. ភាគពូកិច្ចអត្ថប្រយោជន៍បុគ្គលិក

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
អត្ថប្រយោជន៍បុគ្គលិករយៈពេលវែង				
ផ្សេងៗ	៥.៧៨៩	១.៤៣៨.៣៦២	៣.៩០៤	៩៥៥.៦០៣
គម្រោងអត្ថប្រយោជន៍កំណត់	៣៥.៣៥៣	៨.៧៨៣.២៣៧	២៦.៦១០	៦.៥១៤.១៧៧
	<u>៤១.១៤២</u>	<u>១០.២២១.៥៩៩</u>	<u>៣០.៥១៤</u>	<u>៧.៤៦៩.៧៨០</u>

២២.១ គម្រោងអត្ថប្រយោជន៍កំណត់

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
សមតុល្យនាដើមឆ្នាំ	២៦.៦១០	៦.៥១៤.១៧៧	២៣.៨៩៤	៥.៨០៣.៧៣៤
ការបន្ថែមក្នុងឆ្នាំ				
វិភាគទានរបស់និយោជក	៤.២០៧	១.០៣៣.៤០៧	៤.១០៩	៩៩៩.៧០១
ចំណាយការប្រាក់	២.២១៧	៥៤៤.៥០៦	១.៨១៨	៤៤២.២៥៤
ការកាត់ត្រាត្រឡប់វិញនិងការលុបចោល	(៣៦៧)	(៩០.១៩៩)	(៣៣៨)	(៨២.១៣៤)
ចំនួនទឹកប្រាក់សុទ្ធត្រូវបានទទួល				
ស្គាល់នៅក្នុងចំណេញ-ខាត	៦.០៥៧	១.៤៨៧.៧១៤	៥.៥៨៩	១.៣៥៩.៨២១
ការវាស់វែងឡើងវិញ៖				
ចំណេញពីការផ្លាស់ប្តូរការសន្មត ប្រជា				
សាស្ត្រ	(៤១២)	(១០១.២៧៥)	(១.៤៨៦)	(៣៦១.៥៦៩)
ខាតពីការផ្លាស់ប្តូរការសន្មត ហិរញ្ញវត្ថុ	៣.៣៧០	៨២៧.៩០៨	(១.១៨២)	(២៨៧.៥៦២)
ចំណេញបទពិសោធន៍	(៩)	(២.៣១៩)	-	-
ចំនួនទឹកប្រាក់សុទ្ធត្រូវបានទទួល				
ស្គាល់នៅក្នុងចំណូលលម្អិតផ្សេងៗ	២.៩៤៩	៧២៤.៣១៤	(២.៦៦៨)	(៦៤៩.១៣១)
ការទូទាត់ក្នុងឆ្នាំ	(២.៦៣៨)	(៦៤៧.៩២២)	(២.៥០៤)	(៦០៩.២២៩)
វិភាគទានរបស់បុគ្គលិក	២.៣៧៥	៥៨៣.៤៨១	២.២៩៩	៥៥៩.៣០១
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១២១.៤៧៣	-	៤៩.៦៨១
	<u>៣៥.៣៥៣</u>	<u>៨.៧៨៣.២៣៧</u>	<u>២៦.៦១០</u>	<u>៦.៥១៤.១៧៧</u>

គ្រឹះស្ថានទីក្រុងហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២២. សំវិធានធនសម្រាប់អត្ថប្រយោជន៍បុគ្គលិក (ត)

២២.១ គម្រោងអត្ថប្រយោជន៍ប្រាក់កំណត់ (ត)

ការសន្មតជាក់ស្តែងសំខាន់ៗ មានដូចខាងក្រោម៖

	ការសន្មតជាក់ស្តែង	ការផ្លាស់ប្តូរក្នុង ការសន្មត	ផលប៉ះពាល់នៃប្រាក់សោធន៍វត្ថុរបស់បុគ្គលិក៖	
			កំណើនក្នុងការសន្មត	តំហាយក្នុងការសន្មត
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				
អត្រាអប្បហារ	៦.៤១%	១.០០%	ថយចុះ ៩.០%	កើនឡើង ១០.៥%
អត្រាដកប្រាក់	១២.៤៥%	២.០០%	ថយចុះ ០.២%	កើនឡើង ០.៣%
អត្រាមរណភាព	០.០៩%	០.២០%	ថយចុះ ២.០%	កើនឡើង ០.៥%
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣				
អត្រាអប្បហារ	៧.៦៨%	០.៥០%	ថយចុះ ៣.៥%	កើនឡើង ៣.៧%
អត្រាដកប្រាក់	១៤.០៤%	២.០០%	កើនឡើង ១.១%	ថយចុះ ១.៤%
អត្រាមរណភាព	០.១០%	០.១០%	ថយចុះ ០.៨%	កើនឡើង ០.៤%

ចំនួនទឹកប្រាក់ ពេលវេលា និងភាពមិនច្បាស់លាស់នៃលំហូរសាច់ប្រាក់នាពេលអនាគត៖

ក្រុមហ៊ុនគ្រប់គ្រងគម្រោងការអត្ថប្រយោជន៍កំណត់របស់ក្រុមហ៊ុន ជាគម្រោងការមិនមានមូលនិធិ ដែលក្រុមហ៊ុនត្រូវបំពេញកាតព្វកិច្ចការទូទាត់អត្ថប្រយោជន៍ នៅពេលដែលគម្រោងការអត្ថប្រយោជន៍ដល់កំណត់។ វិភាគទានដែលរំពឹងទុកសម្រាប់ដំណាច់ឆ្នាំនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គឺ ៤.៦៦២ លានរៀល។ ថេរវេលាជាមធ្យមនៃកាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់គឺ ៩,២ ឆ្នាំ (២០២៣៖ ៨,៣ឆ្នាំ) ។ ការវិភាគលើកាលកំណត់ដែលរំពឹងទុកនៃគម្រោងការអត្ថប្រយោជន៍ដែលបានកំណត់មានដូចខាងក្រោម៖

	តិចជាង១ឆ្នាំ លានរៀល	ចន្លោះ១ឆ្នាំ-២ឆ្នាំ លានរៀល	ចន្លោះ២ឆ្នាំ-៥ឆ្នាំ លានរៀល	លើសពី៥ឆ្នាំ លានរៀល	សរុប លានរៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤					
លានរៀល	៣.៦៨០	៣.០០៤	៦.៦៨៩	២២.០២០	៣៥.៣៩៣
គិតជាប្រាក់ដុល្លារអាមេរិក	៩០៤.៤៤០	៧៤៦.២៣៤	១.៦៦១.៧៨១	៥.៤៧០.៧៨២	៨.៧៨៣.២៣៧
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣					
លានរៀល	៣.៧៥៩	២.៩៨០	៦.១៤៨	១៣.៧២៣	២៦.៦១០
គិតជាប្រាក់ដុល្លារអាមេរិក	៩២០.២៨៧	៧២៩.៤៣៣	១.៥០៥.០៦០	៣.៣៥៩.៣៩៧	៦.៥១៤.១៧៧

គ្រឹះស្ថានប្រកបរបរហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២៣. ដើមទុន

(i) ចំនួនភាគហ៊ុនធម្មតាមានដូចខាងក្រោម៖

	ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤	ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣
	ចំនួនភាគហ៊ុន	ចំនួនភាគហ៊ុន
គិតត្រឹមថ្ងៃទី១ ខែមករា	១០.៩៤៦.៤៩៨	១០.៩៤៦.៤៩៨
ចេញផ្សាយភាគហ៊ុនបន្ថែម	-	-
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	១០.៩៤៦.៤៩៨	១០.៩៤៦.៤៩៨

ព័ត៌មានលម្អិតនៃភាគទុនិកមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		
	លានរៀល	ដុល្លារអាមេរិក	%នៃភាគជាម្ចាស់ កម្មសិទ្ធិ	លានរៀល	ដុល្លារអាមេរិក	%នៃភាគជាម្ចាស់ កម្មសិទ្ធិ
The Shanghai Commercial & Savings Bank, Ltd. ("SCSB")	២៧៣.៦៦២	៦៧.៩៩០.៦៦៥	៩៩.៩៩៩៩៩៩%	២៧៣.៦៦២	៦៦.៩៩២.០២៦	៩៩.៩៩៩៩៩៩%
អេអិមខេស្តាហ្វអាស៊ី អេសិន(អេអិមខេ- អេស អេ)អិលធីឌី	-	៦	០.០០០០០០៩%	-	៦	០.០០០០០០៩%
	២៧៣.៦៦២	៦៧.៩៩០.៦៧១	១០០.០០%	២៧៣.៦៦២	៦៦.៩៩២.០៣២	១០០.០០%

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៤. ទុនបម្រុង

	ទុនបម្រុងមិនអាចបែងចែក		ទុនបម្រុងបទប្បញ្ញត្តិ		ទុនបម្រុងទូទៅ		ទុនបម្រុងបទប្បញ្ញត្តិ		សរុប	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
សមតុល្យនាថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	៧២.០០០	១៧.៤៨៨.៤៦២	-	-	-	-	-	(៣២៤.២៧៧)	៧២.០០០	១៧.១៦៤.១៨៥
ការវាស់វែងអត្ថប្រយោជន៍បុគ្គលិកឡើងវិញ - កាត់ពន្ធរួច	-	-	-	-	២.១៣៤	៥១៩.៣០៤	-	-	២.១៣៤	៥១៩.៣០៤
ខាតឧបករណ៍ទប់ស្កាត់ហានិភ័យ- កាត់ពន្ធរួច	-	-	-	-	(៤៦០)	(១១១.៩៦៣)	-	-	(៤៦០)	(១១១.៩៦៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១៣៦.៩៩៧	-	-	-	២.៤៩៤	-	៣១៦.២៨៤	-	៤៥៥.៧៧៥
លទ្ធផលលម្អិតសរុបក្នុងឆ្នាំ	-	១៣៦.៩៩៧	-	-	១.៦៧៤	៤០៩.៨៣៥	-	៣១៦.២៨៤	១.៦៧៤	៨៦៣.១១៦
ប្រតិបត្តិការជាមួយម្ចាស់ក្នុងនាមជាម្ចាស់ក្រុមហ៊ុន៖										
ការផ្ទេរទៅទុនបម្រុង	១០០.០០០	២៤.៤៧៩.៨០៤	-	-	-	-	-	-	១០០.០០០	២៤.៤៧៩.៨០៤
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-
	១០០.០០០	២៤.៤៧៩.៨០៤	-	-	-	-	-	-	១០០.០០០	២៤.៤៧៩.៨០៤
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	១៧២.០០០	៤២.១០៥.២៦៣	-	-	១.៦៧៤	៤០៩.៨៣៥	-	(៧.៩៩៣)	១៧៣.៦៧៤	៤២.៥០៧.១០៥
សមតុល្យនាថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	១៧២.០០០	៤២.១០៥.២៦៣	-	-	១.៦៧៤	៤០៩.៨៣៥	-	(៧.៩៩៣)	១៧៣.៦៧៤	៤២.៥០៧.១០៥
ការវាស់វែងអត្ថប្រយោជន៍បុគ្គលិកឡើងវិញ - កាត់ពន្ធរួច	-	-	-	-	(២.៣៥៩)	(៥៧៩.៤៥១)	-	-	(២.៣៥៩)	(៥៧៩.៤៥១)
ខាតឧបករណ៍ទប់ស្កាត់ហានិភ័យ- កាត់ពន្ធរួច	-	-	-	-	១៩៦	៤៧.៩៩៦	-	-	១៩៦	៤៧.៩៩៦
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៦២៧.៦៥៦	-	-	-	៣៥	-	២៨៤.៩៦៦	-	៩១២.៦៥៧
លទ្ធផលលម្អិតសរុបក្នុងឆ្នាំ	-	៦២៧.៦៥៦	-	-	(២.១៦៣)	(៥៣១.៤២០)	-	២៨៤.៩៦៦	(២.១៦៣)	៣៤១.២០២
ប្រតិបត្តិការជាមួយម្ចាស់ក្នុងនាមជាម្ចាស់ក្រុមហ៊ុន៖										
ការផ្ទេរទៅទុនបម្រុង	-	-	២.៩៥១	៧២៤.៨៦៧	-	-	-	-	២.៩៥១	៧២៤.៨៦៧
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	៨.២៨៤	-	-	-	(៨.២៨៤)	-	-
	-	-	២.៩៥១	៧៣៣.១៥១	-	-	-	(៨.២៨៤)	២.៩៥១	៧២៤.៨៦៧
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	១៧២.០០០	៤២.៧៣២.៩១៩	២.៩៥១	៧៣៣.១៥១	(៤៨៩)	(១២១.៥៨៥)	-	២៦៨.៦៨៩	១៧៤.៤៦២	៤៣.៦១៣.១៧៤

គ្រឹះស្ថានប្រតិបត្តិការ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ប្រតិបត្តិការ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២៥. ចំណូលការប្រាក់

	ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
ឥណទានដល់អតិថិជន	៤០០.០០៦	៩៨.២៥៧.០៨៩	៤៣៤.២០៦	១០៥.៦៤៦.២២៤
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	៩.០៥០	២.២២៣.១៤១	៨.៩៩៦	២.១៨៨.៨៥១
ប្រាក់បញ្ញើនៅធនាគារជាតិ	៨៣០	២០៣.៨៨២	៨៨៣	២១៤.៨៨៤
ការវិនិយោគលើមូលបត្រ	២២៤	៥៥.១៣៨	២៧៩	៦៧.៨១០
	៤១០.១១០	១០០.៧៣៩.២៥០	៤៤៤.៣៦៤	១០៨.១១៧.៧៦៩

២៦. ចំណាយការប្រាក់

	ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
ប្រាក់បញ្ញើរបស់អតិថិជន	៧១.៦៣១	១៧.៥៩៥.២៣៦	៦០.០៦៥	១៤.៦១៤.៣១៩
ប្រាក់បញ្ញើរបស់គ្រឹះស្ថានប្រតិបត្តិការ	៩០២	២២១.៦៦៩	៦៨	១៦.៦២៨
ប្រាក់កម្ចី	៨៧.៣៧០	២១.៤៦១.៦១៣	១០៥.៨៥៣	២៥.៧៥៤.៨៧២
អនុបណ្ណាល	៧.៤០០	១.៨១៧.៨២៩	៣.០១០	៧៣២.៤៦២
មូលនិធិសោធននិវត្តន៍បុគ្គលិក	២.២១៧	៥៤៤.៥០៦	១.៨១៨	៤៤២.២៥៤
ភតិសន្យា	១.៩៩១	៤៨៨.៩៧៦	១.៩៩៧	៤៨៥.៩៤៦
	១៧១.៥១១	៤២.១២៩.៨២៩	១៧២.៨១១	៤២.០៤៦.៨៨១

២៧. ចំណាយកម្រៃប្រើប្រាស់

	ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
ប្រាក់លើកទឹកចិត្តភ្នាក់ងារធនាគារចល័ត	៩.៦២៦	២.៣៦៤.៣៥៤	៩.៦៧៦	២.៣៥៤.៣១៦
បុព្វលាភធានារ៉ាប់រងលើផលិតផល	៧.៨៤២	១.៩២៦.៣១៥	៨.៦៥៩	២.១០៦.៧៩៩
កម្រៃភ្នាក់ងារធនាគារភូមិ	៧១៩	១៧៦.៦៣៩	១.៣៨៨	៣៣៧.៥៤៣
កម្រៃលើប្រាក់កម្ចីនិងកិច្ចសន្យាការ				
ដោះដូរ	-	-	៨០	១៩.៤៩៩
កម្រៃជើងសារផ្សេងៗ	៨០	១៩.៦៩៦	១០៥	២៥.៦០២
	១៨.២៦៧	៤.៤៨៧.០០៤	១៩.៩០៨	៤.៨៣៧.៧៥៩

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២៨. ចំណូលផ្សេងៗ

	ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
កម្រៃសេវាឥណទាន	៨.៨៨៣	២.១៨១.៩៦០	៦.៨៤៦	១.៦៦៥.៥៨៥
កម្រៃផ្ទេរប្រាក់	៥.៥៥៧	១.៣៦៥.០៥៩	៥.១៦១	១.២៥៥.៨០៦
កម្រៃជើងសាធានារ៉ាប់រង	៣.៦១៦	៨៨៨.១៣៥	៥.៦៩៤	១.៣៨៥.៣៦៧
កម្រៃសេវាលើកប្រាក់បៀវត្សរ៍	៣.៦០៩	៨៨៦.៥៨៨	៣.៥១៥	៨៥៥.២៦៦
កម្រៃសេវាធនាគារចល័ត	២.៨៣៩	៦៩៧.៤០៧	៣.៣២៣	៨០៨.៥៧៨
ឥណទានជម្រះចេញពីបញ្ជីដែលប្រមូល				
បានវិញ	២.៣៦០	៥៧៩.៧០៩	២.០៨៨	៥០៧.៩២៣
ចំណេញពីការប្តូរប្រាក់សុទ្ធ	២.១១៥	៥១៩.៥៨៤	១.២៩៦	៣១៥.២៩៧
កម្រៃគណនីផ្សេងៗ	១.៩៣៤	៤៧៥.០៣០	១.១៤៣	២៧៨.១៨៦
ការពិន័យលើឥណទាន	៦៦៥	១៦៣.៣២០	១០.៦៨២	២.៥៩៩.១៤៤
ចំណូលភាគលាភ	១៩៨	៤៨.៦១៧	២៧៧	៦៧.៤១៨
ផ្សេងៗ	២.៨៥៩	៧០២.៣៩០	២.៣៨៤	៥៧៩.៩៦៦
	៣៤.៦៣៥	៨.៥០៧.៧៩៩	៤២.៤០៩	១០.៣១៨.៥៣៦

២៩. ចំណាយបុគ្គលិក

	ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
ប្រាក់បៀវត្ស និងប្រាក់ឈ្នួល	១១២.៨៦៥	២៧.៧២៤.០៣៦	១១៦.០៧៤	២៨.២៤១.៩៨៣
អត្ថប្រយោជន៍ប្រាក់សោធន	៤.២០៧	១.០៣៣.៤០៧	៤.១០៩	៩៩៩.៧០១
ធានារ៉ាប់រង	៥.៧៣២	១.៤០៧.៩៩៣	៥.៧៧៤	១.៤០៤.៨១១
ប្រាក់អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ	៣.៨០៧	៩៣៥.២៣៣	១.៤១៦	៣៤៤.៤៦៣
	១២៦.៦១១	៣១.១០០.៦៦៩	១២៧.៣៧៣	៣០.៩៩០.៩៥៨

៣០. ចំណាយរំលស់

	ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
រំលស់នៃសិទ្ធក្នុងការប្រើប្រាស់ទ្រព្យ				
សកម្ម	៩.៣៥៣	២.២៩៧.៥៧៥	៩.៥៥៣	២.៣២៤.៣៩៥
រំលស់នៃទ្រព្យសម្បត្តិ និងបរិក្ខារ	៦.៤៩៩	១.៥៩៦.៣៤៩	៥.៨១៣	១.៤១៤.៤៤៩
រំលស់នៃទ្រព្យសកម្មអរូបី	១.៥៧៨	៣៨៧.៧០២	៣.២០៨	៧៨០.៣៤០
	១៧.៤៣០	៤.២៨១.៦២៦	១៨.៥៧៤	៤.៥១៩.១៨៤

គ្រឹះស្ថានប្រតិបត្តិការ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣១. ចំណាយប្រតិបត្តិការផ្សេងៗ

	ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
ចំណាយកម្រៃវិជ្ជាជីវៈ(*)	១១.៥២៩	២.៨៣១.៨៩៩	១០.៣៤៥	២.៥១៧.១២០
ភតិសន្យារយៈពេលខ្លី និងតម្លៃទាប	៨.៩៣៦	២.១៩៤.៩៨២	៨.៥៧២	២.០៨៥.៦២៦
ចំណាយលើការដឹកជញ្ជូន	៥.៧០៤	១.៤០១.១៨៥	៥.៨៥៨	១.៤២៥.៤០០
ចំណាយលើសេវាសន្តិសុខ និងការសម្អាត	៣.២១៤	៧៨៩.៣៧៨	៣.១៦៧	៧៧០.៧២៤
ចំណាយទំនាក់ទំនង	២.៩៣២	៧២០.២៧១	២.៧២៩	៦៦៣.៨៨១
ចំណាយទឹកភ្លើង	៣.៣៦១	៨២៥.៤៩៤	២.២៤៦	៥៤៦.៤៣០
ចំណាយលើការផ្សព្វផ្សាយ និងម៉ាកយីហោ	២.៤២១	៥៩៩.៦១៣	១.៩៨៨	៤៨៣.៧៥០
ចំណាយអាជ្ញាប័ណ្ណ និងការចុះបញ្ជី	១.២៥៦	៣០៨.៤៧៣	១.៦៤៤	៤០០.០០១
ចំណាយសម្ភារៈ និងផ្គត់ផ្គង់ការិយាល័យ	១.៧០០	៤១៧.៥៦១	១.៦០៨	៣៩១.៣០២
កម្រៃធនាគារ	១.៣៦០	៣៣៤.០៩១	១.៧៩៥	៤៣៦.៧៧២
ចំណាយលើគ្រឿងសង្ហារឹម និងបរិក្ខារបំពាក់ ដែលមិនធ្វើមូលធនកម្ម	១.២៥១	៣០៧.២៤០	៩៨៧	២៤០.០៥៩
ចំណាយលើការជួសជុល និងថែទាំ	៤១០	១០០.៧៩៨	៦២៤	១៥១.៧០៩
ប្រាក់ពិន័យ និងការដាក់ពិន័យ	-	-	៧៣	១៧.៧៦០
ចំណាយពន្ធផ្សេងៗ	៨៧៤	២១៤.៦៣៥	២.០០៥	៤៨៧.៧៨៨
ចំណាយផ្សេងៗ	២.២៩៨	៥៦៤.៨៤៨	២.៩៤២	៧១៥.៧១៥
	៤៧.២៤៦	១១.៦០៥.៤៦៨	៤៦.៥៨៣	១១.៣៣៤.០៣៧

(*) កម្រៃវិជ្ជាជីវៈ រួមមាន កម្រៃបានបង់ ឬ ត្រូវបានទូទាត់ជូនក្រុមហ៊ុន ប្រាយវីតធីរហាវខ្វើស៍ (ខេមបូឌា) មានដូចខាងក្រោម៖

	ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
ការធ្វើសវនកម្ម	២៦៧.១៥០	៦៥.០០០	២៦៧.១៥០	៦៥.០០០
សេវាកម្មសវនកម្មផ្សេងៗ	-	-	-	-
សេវាពន្ធ	-	-	-	-
សេវាផ្សេងៗ	-	-	-	-
	២៦៧.១៥០	៦៥.០០០	២៦៧.១៥០	៦៥.០០០

គ្រឹះស្ថានប្រតិបត្តិការហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣២. ការខាតបង់នៃឱនភាពតម្លៃសុទ្ធលើឧបករណ៍ហិរញ្ញវត្ថុ

	ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
(ការកត់ត្រាត្រឡប់មកវិញនៃ) ការខាតបង់ នៃឱនភាពតម្លៃលើសមតុល្យនៅ ធនាគារផ្សេងៗ	(៧៤៧)	(១៨៣.៥០១)	៧៩៤	១៩៣.២០២
ការខាតបង់នៃឱនភាពតម្លៃឥណទានដល់ អតិថិជន	៥៦.៦៤២	១៣.៩១៣.៦៥៣	៦៩.៧៩៦	១៦.៩៨១.៩៥៩
(ការកត់ត្រាត្រឡប់មកវិញនៃ) ការខាតបង់ នៃឱនភាពតម្លៃលើមូលបត្របំណុល	(១៥)	(៣.៥៨៨)	(៤៤)	(១០.៨៦៣)
(ការកត់ត្រាត្រឡប់មកវិញនៃ) ការខាតបង់ នៃឱនភាពតម្លៃលើទ្រព្យសកម្មផ្សេងៗ	(៣.៤៧៤)	(៨៥៣.៤៤៦)	១.៤៤៩	៣៥២.៦៧២
	៥២.៤០៦	១២.៨៧៣.១១៨	៧១.៩៩៥	១៧.៥១៦.៩៧០

៣៣. ចំណេញ/(ខាត)ផ្សេងៗ

	ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
ចំណេញ ពីការលក់ទ្រព្យសកម្មថេរ	៣៤២	៨៤.០១៧	២២៧	៥៥.២៣៥
ខាត ពីការលក់ទ្រព្យសកម្មថេរ	(៣៣)	(៨.១៦៦)	(១៧)	(៤.១៥១)
ខាត ពីការលក់ទ្រព្យសកម្មអរូបី	(៨)	(១.៩៦២)	(៨)	(២.០០៣)
	៣០១	៧៣.៨៨៩	២០២	៤៩.០៨១

៣៤. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

ក្នុងគោលបំណងនៃរបាយការណ៍លំហូរសាច់ប្រាក់ និង សាច់ប្រាក់សមមូលរួមមាន៖

	ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
សាច់ប្រាក់ក្នុងដៃ	៩៨.៨៤២	២៤.៥៥៧.០០៨	១១៤.២៨៣	២៧.៩៧៦.៣៦៥
សមតុល្យនៅធនាគារជាតិ	១៥២.៥០៦	៣៧.៨៨៩.៦៦៧	១១៩.៧៤១	២៩.៣១២.៣៧០
សមតុល្យនៅធនាគារផ្សេងៗ	៥២.៧៨២	១៣.១១៣.៨៨៨	៩៩.៧៦៥	២៤.៤២២.១៥៥
	៣០៤.១៣០	៧៥.៥៦០.៥៦៣	៣៣៣.៧៨៩	៨១.៧១០.៨៩០

គ្រឹះស្ថានប្រតិបត្តិការហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៥. កិច្ចសន្យាផ្សេងៗ

កិច្ចសន្យាសំខាន់ៗ នាដំណាច់ការិយបរិច្ឆេទរាយការណ៍ ប៉ុន្តែមិនទាន់បានទទួលស្គាល់ជាបំណុល មានដូចខាងក្រោម៖

កិច្ចសន្យាឥណទាន៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
ឥណទានអតិថិជនមិនទាន់បានប្រើ	៣១.៩៨៧	៧.៩៤៧.០៨៩	១.៧០០	៤១៦.១៣៧
	៣១.៩៨៧	៧.៩៤៧.០៨៩	១.៧០០	៤១៦.១៣៧

កិច្ចសន្យាពាក់ព័ន្ធនឹងការទិញទ្រព្យសកម្ម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
ទ្រព្យសម្បត្តិ និងបរិក្ខារ	៣៣	៨.២៦០	៣៨	៩.៣០៦
ទ្រព្យសកម្មអរូបី	១.៦១៥	៤០១.៣៦១	២.៤២១	៥៩២.៥៨៥
	១.៦៤៨	៤០៩.៦២១	២.៤៥៩	៦០១.៨៩១

៣៦. ប្រតិបត្តិការ និងសមតុល្យជាមួយភាគីពាក់ព័ន្ធ

ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងប្រតិបត្តិការមួយចំនួនជាមួយនឹងភាគីពាក់ព័ន្ធ នៅក្នុងដំណើរការអាជីវកម្មធម្មតា។ ទំហំប្រតិបត្តិការ សមតុល្យដែលនៅមិនទាន់ទូទាត់នាដំណាច់ការិយបរិច្ឆេទ ព្រមទាំងចំណាយ និងចំណូលដែលពាក់ព័ន្ធក្នុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

ក) ភាគីពាក់ព័ន្ធ និងទំនាក់ទំនង

ភាគីពាក់ព័ន្ធ	ទំនាក់ទំនង
The Shanghai Commercial & Savings Bank, Ltd. ("SCSB")	ភាគទុនិក និងក្រុមហ៊ុនមេធំបង្អស់
ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងសំខាន់ៗ	អភិបាលទាំងអស់របស់ធនាគារ ជាអ្នកដែលធ្វើការសម្រេចចិត្តសំខាន់ៗ ចំពោះគោលដៅយុទ្ធសាស្ត្ររបស់ធនាគារ និងបុគ្គលិកគណៈគ្រប់គ្រង (រួមទាំងសមាជិកគ្រួសារជិតស្និទ្ធរបស់ពួកគេ)។

គ្រឹះស្ថានទីក្រុងហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៦. ប្រតិបត្តិការ និងសមតុល្យជាមួយភាគីពាក់ព័ន្ធ (ត)

ខ) ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ ក្នុងអំឡុងឆ្នាំមានដូចជា៖

ភាគីពាក់ព័ន្ធ	ពិពណ៌នា	ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
		លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
ក្រុមប្រឹក្សាភិបាល	អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី	៦០៤	១៤៨.២៧២	៤៤០	១០៧.១១៨
គណៈគ្រប់គ្រងសំខាន់ៗ	អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី	៣.៣២៤	៨១៦.៤៦១	៣.២៥១	៧៩០.៩៩១
	អត្ថប្រយោជន៍បុគ្គលិកក្រោយបញ្ចប់ការងារ	២៤៨	៦០.៨០៦	២៤៧	៦០.១៦៦
	អត្ថប្រយោជន៍បុគ្គលិករយៈពេលវែង	២៧២	៦៦.៨៨៧	២៦៧	៦៥.០២១
		៣.៨៤៤	៩៤៤.១៥៤	៣.៧៦៥	៩១៦.១៧៨
		៤.៤៩៨	១.០៩២.៤២៦	៤.២០៥	១.០២៣.២៩៦

គ) ប្រតិបត្តិការផ្សេងៗសំខាន់ៗជាមួយភាគីពាក់ព័ន្ធ ក្នុងអំឡុងឆ្នាំ មានដូចខាងក្រោម៖

ភាគីពាក់ព័ន្ធ	ពិពណ៌នា	ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
		លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
ក្រុមប្រឹក្សាភិបាល	ចំណាយការប្រាក់	១.២៣៧	៣០៣.៧៦៨	៩៩៧	២៤២.៥៤៨
គណៈគ្រប់គ្រងសំខាន់ៗ	ចំណាយការប្រាក់	១៣១	៣២.១៤៩	១៦៧	៤០.៧៤០
	ចំណូលការប្រាក់	៩៩	២៤.២៧៧	១០២	២៤.៧០៤
SCSB	ចំណាយការប្រាក់	២៩.៩០៣	៧.៣៤៥.៣៤៩	១៧.៤២៨	៤.២៤០.២៧១

ឃ) សមតុល្យជាមួយភាគីពាក់ព័ន្ធ ក្នុងអំឡុងឆ្នាំ មានដូចខាងក្រោម៖

ភាគីពាក់ព័ន្ធ	ពិពណ៌នា	ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
		លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
ក្រុមប្រឹក្សាភិបាល	ប្រាក់បញ្ញើ	១៨.១២៧	៤.៥០៣.៥៧៧	១៧.០៧៧	៤.១៨០.៤២៣
គណៈគ្រប់គ្រងសំខាន់ៗ	ប្រាក់បញ្ញើ	៣.២១៤	៧៩៨.៤៣៥	៣.៦២៧	៨៨៧.៨៤៨
	ឥណទាន	១.៧៩៥	៤៤៥.៨៧៥	២.០៧៣	៥០៧.០៩៤
	ការខាតឥណទានរំពឹងទុក	(១)	(១៣១)	(១១)	(២.៧៧២)
SCSB	ប្រាក់កម្ចី	៣០៦.០៤៨	៧៦.០៣៦.៨៩០	២៤៧.៩២៤	៦០.៦៩១.២៧៨
	សមតុល្យជាមួយធនាគារផ្សេងៗ	១.៣០៦	៣២៤.៥១០	១.៣២៦	៣២៤.៥១០

គ្រឹះស្ថានប្រតិបត្តិការហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៦. ប្រតិបត្តិការ និងសមតុល្យជាមួយភាគីពាក់ព័ន្ធ (ត)

ង) ប្រាក់កម្ចីពី SCSB

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី០១ ខែមករា	២៤៧.៩២៤	៦០.៦៩១.២៧៨	១៦៧.៥៥៩	៤១.០១៨.០០០
សាច់ប្រាក់ពីប្រាក់កម្ចី	៣០៩.៣៩៦	៧៦.០០០.០០០	៨០.១៤៥	១៩.៥០០.០០០
ការទូទាត់សងប្រាក់កម្ចី	(២៤៦.២៩៦)	(៦០.៥០០.០០០)	-	-
ចំណាយការប្រាក់ និងបង្គរ	២៩.២៧៤	៧.១៩០.៩៦១	១៧.៣៩០	៤.២៣១.១៨១
ការប្រាក់បានបង់	(២៩.៩០៣)	(៧.៣៤៥.៣៤៩)	(១៦.៦៧៨)	(៤.០៥៧.៩០៣)
ចំណេញពីការប្តូររូបិយប័ណ្ណបរទេស	(៤.៣៤៧)	-	(៤៩២)	-
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	៣០៦.០៤៨	៧៦.០៣០.៨៩០	២៤៧.៩២៤	៦០.៦៩១.២៧៨

ប្រាក់កម្ចីពី SCSB គឺជាចំនួនប្រាក់កម្ចីរួម (មានអ្នកផ្តល់ប្រាក់កម្ចីច្រើនរូបគ្នា) ដែលមិនមានទ្រព្យធានា ហើយមានលក្ខខណ្ឌដូចគ្នា ដែលអនុវត្តចំពោះអ្នកផ្តល់ប្រាក់កម្ចីផ្សេងៗទាំងអស់។

៣៧. ការវិភាគលុយកាលប្រព្យសកម្ម និងបំណុល

គណៈគ្រប់គ្រងបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើសាច់ប្រាក់ងាយស្រួល។ ព័ត៌មានអំពីទ្រព្យសកម្ម និងបំណុលរយៈពេលខ្លី និងរយៈពេលវែង ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់ ៣៨។ តារាងខាងក្រោមបានបង្ហាញពីការវិភាគលើទ្រព្យសកម្ម និងបំណុលតាមរយៈនៃ ការរំពឹងទុកលើការប្រមូលបានលើទ្រព្យសកម្ម ឬការទូទាត់លើបំណុលនៅក្នុងរយៈពេល១ឆ្នាំ ឬ លើសពី ១ឆ្នាំ គិតពីការិយបរិច្ឆេទរបាយការណ៍៖

គ្រឹះស្ថានហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៧. ការវិភាគរយៈពេលប្រព្យាបាល និងបំណុល (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			
	ក្នុងរយៈពេលមួយឆ្នាំ លានរៀល	លើសពីមួយឆ្នាំ លានរៀល	សរុប លានរៀល	សរុប ដុល្លារអាមេរិក
<i>ទ្រព្យសកម្មហិរញ្ញវត្ថុ</i>				
សាច់ប្រាក់ក្នុងដៃ	៩៨.៨៤២	-	៩៨.៨៤២	២៤.៥៥៧.០០៨
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	១៥២.៩០៧	-	១៥២.៩០៧	៣៧.៩៨៩.៣៥៧
សមតុល្យនៅធនាគារផ្សេងៗ	១៤៥.៤៦៨	-	១៤៥.៤៦៨	៣៦.១៨១.០៩៤
ឥណទានដល់អតិថិជន	៣៥២.៧៦២	១.៨៦៨.៨០៩	២.២២១.៥៧១	៥៥១.៩៨៣.១៧៤
មូលបត្របំណុលរាស់វែងតាមផ្លូវដើមដក រំលស់	៤.០៩៩	-	៤.០៩៩	១.០១៨.៤៧២
ការវិនិយោគតាមវិធីសាស្ត្រមូលធន, សុទ្ធ	-	១.៦៤៨	១.៦៤៨	៤០៩.៤៦៤
ទ្រព្យសកម្មផ្សេងៗ	៨១១	២.៩៩២	៣.៨០៣	៩៤៥.៧០៤
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៧៥៤.៨៨៩	១.៨៧៣.៤៥៩	២.៦២៨.៣៤២	៦៥៣.០០៣.២៧៣
<i>ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ</i>				
សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា-				
ប្រាក់តម្កល់តាមច្បាប់	-	១៤៨.៦៨៤	១៤៨.៦៨៤	៣៦.៩៤០.០៨១
ទ្រព្យសម្បត្តិ និងបរិក្ខារ	-	១៥.៤០៥	១៥.៤០៥	៣.៨២៧.៣៦១
ទ្រព្យសកម្មអរូបី	-	៦.១៧៩	៦.១៧៩	១.៥៣៥.១៧២
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	៨.១៩៧	២០.៣៦៩	២៨.៥៦៦	៧.០៩៧.១៣៨
ពន្ធទ្រព្យសកម្មក្នុងឆ្នាំ	៣.៨១៦	-	៣.៨១៦	៩៤៧.៩៧៧
ពន្ធពន្យារជាទ្រព្យសកម្ម	-	១៧.២៩៧	១៧.២៩៧	៤.២៥៧.៣៥៨
ទ្រព្យសកម្មផ្សេងៗ	២៣.០៣៦	-	២៣.០៣៦	៥.៧២៣.៤៦៥
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុសរុប	៣៥.០៤៩	២០៧.៩៣៥	២៤២.៩៨៣	៦០.៣៦៨.៥៥២
ទ្រព្យសកម្មសរុប	៧៨៩.៩៣៨	២.០៨១.៣៩៤	២.៨៧១.៣២៥	៧១៣.៣៧១.៨២៥
<i>បំណុលហិរញ្ញវត្ថុ</i>				
ប្រាក់បញ្ញើរបស់អតិថិជន	១.០១០.៤២៣	៣០១.៣៩១	១.៣១១.៨១៤	៣២៥.៩១៦.៥៩៦
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៤០.៥៤២	២៩.៧៦៤	៧០.៣០៦	១៧.៤៦៧.៣៨៣
បំណុលភតិសន្យា	៩.៤៥៧	១៨.១២៧	២៧.៥៨៤	៦.៨៥៣.១៨៨
ប្រាក់កម្ចី	៦៧៦.៦២៩	៩៩.៣៩៣	៧៧៦.០២២	១៩២.៨០០.៥៣៥
អនុបំណុល	៥.៥៩៧	៦៩.៥៦៥	៧៥.១៦២	១៨.៦៧៣.៨៥៤
បំណុលហិរញ្ញវត្ថុសរុប	១.៧៤២.៦៨៨	៤១៨.២៤០	២.២៦០.៩២៨	៥៦១.៧១១.៥៥៦
<i>បំណុលមិនមែនហិរញ្ញវត្ថុ</i>				
បំណុលពន្ធក្នុងឆ្នាំ	-	-	-	-
បំណុលផ្សេងៗ	២១.៥៣៥	-	២១.៥៣៥	៥.៣៤៩.៩៨៣
អត្ថប្រយោជន៍បុគ្គលិក	៩.៤៣០	៣១.៧១២	៤១.១៤២	១០.២២១.៥៩៩
បំណុលមិនមែនហិរញ្ញវត្ថុសរុប	៣០.៩៦៥	៣១.៧១២	៦២.៦៧៧	១៥.៥៧១.៥៨២
បំណុលសរុប	១.៧៧៣.៦៥៣	៤៥០.០៥២	២.២២៣.៧០៥	៥៧៧.២៨៣.១៣៨

គ្រឹះស្ថានហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៧. ការវិភាគរយៈពេលប្រព្យាបាល និងបំណុល (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
	ក្នុងរយៈពេលមួយឆ្នាំ លានរៀល	លើសពីមួយឆ្នាំ លានរៀល	សរុប លានរៀល	សរុប ដុល្លារអាមេរិក
<i>ទ្រព្យសកម្មហិរញ្ញវត្ថុ</i>				
សាច់ប្រាក់ក្នុងដៃ	១១៤.២៨៣	-	១១៤.២៨៣	២៧.៩៧៦.៣៦៥
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	១២០.១៤៤	-	១២០.១៤៤	២៩.៤១១.៨៦៦
សមតុល្យនៅធនាគារផ្សេងៗ	១៧៨.០០២	៦៨.៨៨០	២៤៦.៨៨២	៦០.៤៣៦.៣០៤
ឥណទានដល់អតិថិជន	៤១៥.៨៧៩	១.៨៤៨.១៦៤	២.២៦៤.០៤៣	៥៥៤.២៣៣.២៣៣
មូលបត្របំណុលរ៉ាប់រងតាមផ្ទៃដើមដករំលស់	-	៤.១៤៦	៤.១៤៦	១.០១៥.០០៥
ការវិនិយោគតាមវិធីសាស្ត្រមូលធន, សុទ្ធ	-	-	-	-
ទ្រព្យសកម្មផ្សេងៗ	១.៨៣០	១.១៤៣	២.៩៧៣	៧២៧.៩៩៦
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៨៣០.១៤២	១.៩២២.៣៣៣	២.៧៥២.៤៧៥	៦៧៣.៨០០.៧៦៩
<i>ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ</i>				
សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា -ប្រាក់				
តម្កល់តាមច្បាប់	-	១៦២.១៤៤	១៦២.១៤៤	៣៩.៦៩២.៧១៣
ទ្រព្យសម្បត្តិ និងបរិក្ខារ	-	១៩.៤២៧	១៩.៤២៧	៤.៧៥៥.៦០១
ទ្រព្យសកម្មអរូបី	-	៦.២៩៧	៦.២៩៧	១.៥៤១.៦១០
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	៨.៤០៤	២៣.៦០៨	៣២.០១២	៧.៨៣៦.៤៩៤
ពន្ធទ្រព្យសកម្មក្នុងឆ្នាំ	-	-	-	-
ពន្ធពន្យារជាទ្រព្យសកម្ម	-	១៩.៥១០	១៩.៥១០	៤.៧៧៦.០៧៦
ទ្រព្យសកម្មផ្សេងៗ	២០.៨៨៩	-	២០.៨៨៩	៥.១១៤.៤៩៤
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុសរុប	២៩.២៩៣	២៣០.៩៨៩	២៦០.២៨២	៦៣.៧១៩.៩៨៨
ទ្រព្យសកម្មសរុប	៨៥៩.៤៣៥	២.១៥៣.៣២២	៣.០១២.៧៥៧	៧៣៧.៥១៦.៧៥៧
<i>បំណុលហិរញ្ញវត្ថុ</i>				
ប្រាក់បញ្ញើរបស់អតិថិជន	៨៧២.៨១៨	២៤៦.០២៥	១.១១៨.៨៤៣	២៧៣.៨៩០.៦៦៦
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	២៥.៧៤៦	៨.១៧០	៣៣.៩១៦	៨.៣០៦.៦៤៦
បំណុលភតិសន្យា	៧.៤៣៣	២៣.៨២៨	៣១.២៦១	៧.៦៥២.៥៦៦
ប្រាក់កម្ចី	៨៧០.៣៧៦	៣០៣.២៣០	១.១៧៣.៦០៦	២៨៧.២៩៦.៥១៨
អនុបំណុល	៥.៦៦៣	៥១.៧៧៨	៥៧.៤៤១	១៤.០៦១.៤១៨
បំណុលហិរញ្ញវត្ថុសរុប	១.៧៨២.០៣៦	៦៣៣.០៣១	២.៤១៥.០៦៧	៥៩១.២០៣.៨១៤
<i>បំណុលមិនមែនហិរញ្ញវត្ថុ</i>				
បំណុលពន្ធក្នុងឆ្នាំ	៤៥៤	-	៤៥៤	១១១.១១៨
បំណុលផ្សេងៗ	២៥.៧៦២	-	២៥.៧៦២	៦.៣០៦.៦០៤
អត្ថប្រយោជន៍បុគ្គលិក	៤.៩៥៩	២៥.៥៥៥	៣០.៥១៤	៧.៤៦៩.៧៨០
បំណុលមិនមែនហិរញ្ញវត្ថុសរុប	៣១.១៧៥	២៥.៥៥៥	៥៦.៧៣០	១៣.៨៨៧.៥០២
បំណុលសរុប	១.៨១៣.២១១	៦៥៨.៥៨៦	២.៤៧១.៧៩៧	៦០៥.០៩១.៣១៦

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមានទំនួលខុសត្រូវរួម ក្នុងការបង្កើត និងត្រួតពិនិត្យក្របខ័ណ្ឌគ្រប់គ្រង ហានិភ័យរបស់ក្រុមហ៊ុន។ ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល (ALCO) និងក្រុមប្រឹក្សាភិបាលគណៈកម្មហានិភ័យ ដែលមានទំនួលខុសត្រូវក្នុងការអនុម័ត និងត្រួតពិនិត្យ គោលនយោបាយគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុន។

គោលនយោបាយគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុនត្រូវបានបង្កើតឡើងដើម្បីកំណត់ និងវិភាគហានិភ័យ ដែលក្រុមហ៊ុនត្រូវបានប្រឈមមុខ ដើម្បីកំណត់ហានិភ័យនិងការគ្រប់គ្រងដោយភាពសមស្រប និងតាមដាន ហានិភ័យ និងការប្រកាន់ខ្ជាប់នូវដែនកំណត់។ គោលនយោបាយគ្រប់គ្រងហានិភ័យ និងប្រព័ន្ធគ្រប់គ្រង ហានិភ័យត្រូវបានពិនិត្យឡើងវិញជាប្រចាំ ដើម្បីឆ្លុះបញ្ចាំងរាល់ការផ្លាស់ប្តូរក្នុងលក្ខខណ្ឌទីផ្សារ និង សកម្មភាព របស់ក្រុមហ៊ុន។

គោលនយោបាយ និងនីតិវិធីដែលត្រូវបានអនុម័តដោយក្រុមហ៊ុនដើម្បីគ្រប់គ្រងហានិភ័យដែលកើតឡើងក្នុង ការធ្វើសកម្មភាពអាជីវកម្មរបស់ពួកគេមានដូចខាងក្រោម៖

៣៨.១ ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យដែលអតិថិជន ឬសមភាគីនឹងខកខានចំពោះកាតព្វកិច្ចក្នុងកិច្ចសន្យា ដែលបណ្តាលឱ្យមានការខាតបង់ហិរញ្ញវត្ថុដល់ក្រុមហ៊ុន។ សកម្មភាពចម្បងនៃការបង្កើតប្រាក់ចំណូលរបស់ ក្រុមហ៊ុន គឺផ្តល់ឥណទានដល់អតិថិជន ដូច្នេះហានិភ័យឥណទាន គឺជាហានិភ័យចម្បង។ ហានិភ័យ ឥណទានកើតឡើងជាចម្បង ពីឥណទានផ្តល់ដល់អតិថិជននិងធនាគារផ្សេងៗទៀត។ ក្រុមហ៊ុនបានគិតគូរ រាល់ធាតុនៃការប្រឈមនឹងហានិភ័យឥណទានទាំងអស់មកធ្វើការពិចារណា រួមមានហានិភ័យសមភាគី ខកខានក្នុងការសង និងហានិភ័យតាមវិស័យ សម្រាប់គោលបំណងគ្រប់គ្រងហានិភ័យ។

ក) ការគ្រប់គ្រងហានិភ័យឥណទាន

គណៈកម្មាធិការឥណទានរបស់ក្រុមហ៊ុនទទួលខុសត្រូវចំពោះ ការគ្រប់គ្រងហានិភ័យឥណទានក្រុមហ៊ុន ដោយ៖

- ធ្វើឱ្យប្រាកដថាក្រុមហ៊ុនមានការអនុវត្តហានិភ័យឥណទានសមស្រប រួមទាំងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ប្រកបដោយប្រសិទ្ធភាព ដើម្បីកំណត់ចំនួនសំវិធានធនគ្រប់គ្រាន់ស្របតាមគោលនយោបាយ និង នីតិវិធីដែលបានចែងរបស់ក្រុមហ៊ុននិងការណែនាំត្រួតពិនិត្យដែលពាក់ព័ន្ធព្រមទាំងស្តង់ដារCIFRS។
- កំណត់អត្តសញ្ញាណ វាយតម្លៃ និងវាស់វែងហានិភ័យឥណទានរបស់ក្រុមហ៊ុន ចាប់ពីឧបករណ៍ ហិរញ្ញវត្ថុនីមួយៗ រហូតដល់កម្រិតផលប៉ុត្រា។
- បង្កើតគោលនយោបាយឥណទាន ដើម្បីការពារក្រុមហ៊ុនពីហានិភ័យដែលបានកំណត់ រួមទាំង តម្រូវការដើម្បីទទួលបានវត្ថុបញ្ចាំពីអ្នកខ្ចីដើម្បីអនុវត្តការវាយតម្លៃឥណទានរបស់អ្នកខ្ចី និងដើម្បី តាមដានត្រួតពិនិត្យការប្រឈមនឹងហានិភ័យខាងក្នុងជាបន្តបន្ទាប់។

**កំណត់សម្គាល់លើរបាយការណ៍បរិក្ខេបប្រឹក្សាបោះឆ្នោត
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៨. ការគ្រប់គ្រងហានិភ័យបរិក្ខេបប្រឹក្សាបោះឆ្នោត (ត)

៣៨.១ ហានិភ័យឥណទាន (ត)

- ក) ការគ្រប់គ្រងហានិភ័យឥណទាន(ត)
- កំណត់ការប៉ះពាល់ទៅតាមប្រភេទនៃទ្រព្យសកម្ម សមភាគីវិស័យការវាយតម្លៃឥណទានទីតាំងភូមិសាស្ត្រ។
 - បង្កើតក្របខ័ណ្ឌត្រួតពិនិត្យជ័ររឹងមាំ ទាក់ទងនឹងរចនាសម្ព័ន្ធអនុញ្ញាតសម្រាប់ការអនុម័ត និងការបន្តផ្តល់ឥណទានហ្វាស៊ីលីតឺ។
 - អភិវឌ្ឍ និងថែរក្សានូវការចាត់ចំណាត់ថ្នាក់ហានិភ័យ ដើម្បីចែកប្រភេទនៃការប្រឈមនឹងហានិភ័យទៅតាមកម្រិតនៃហានិភ័យនៃការខកខានក្នុងការសង។ ចំណាត់ថ្នាក់ហានិភ័យ គឺត្រូវឆ្លងកាត់ការត្រួតពិនិត្យជាប្រចាំ។
 - អភិវឌ្ឍ និងថែរក្សាដំណើរការរបស់ក្រុមហ៊ុនក្នុងការវាស់វែង ECL រួមមានការត្រួតពិនិត្យហានិភ័យឥណទាន ការដាក់បញ្ចូលនូវព័ត៌មានរំពឹងទុកទៅមុខ និងវិធីសាស្ត្រប្រើប្រាស់ក្នុងការវាស់វែង ECL។
 - ធ្វើឱ្យប្រាកដថាក្រុមហ៊ុនមានគោលនយោបាយ និងនីតិវិធីក្នុងការថែរក្សា និងធ្វើឱ្យបានត្រឹមត្រូវនូវតម្លៃដែលត្រូវបានប្រើដើម្បីវាយតម្លៃនិងវាស់វែង ECL។
 - បង្កើតការវាយតម្លៃគណនេយ្យ និងដំណើរការវាស់វែងហានិភ័យឥណទានដែលផ្តល់នូវមូលដ្ឋានរឹងមាំសំរាប់ប្រព័ន្ធរួម ឧបករណ៍និងទិន្នន័យដើម្បីវាយតម្លៃហានិភ័យឥណទាន និងចុះគណនេយ្យរបស់ ECL។ ការផ្តល់យោបល់ និងការណែនាំព្រមទាំងជំនាញឯកទេសដល់អង្គភាពអាជីវកម្មដើម្បីលើកកម្ពស់ការអនុវត្តបំផុតនៅទូទាំងក្រុមហ៊ុនក្នុងការគ្រប់គ្រងហានិភ័យឥណទាន។

សវនកម្មផ្ទៃក្នុងមានមុខងារធ្វើសវនកម្មទៀងទាត់ ដើម្បីធ្វើឱ្យប្រាកដថាការគ្រប់គ្រង និងនីតិវិធីដែលបានបង្កើតឡើងត្រូវបានរៀបចំ និងអនុវត្តឱ្យត្រឹមត្រូវ។

ក្រុមហ៊ុនត្រួតពិនិត្យរាល់ទ្រព្យសកម្មបរិក្ខេបប្រឹក្សាបោះឆ្នោតទាំងអស់ ដែលជាកម្មវត្ថុនៃការតម្រូវឱនភាព ដើម្បីវាយតម្លៃថា តើមានការកើនឡើងនូវហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីមានការទទួលស្គាល់ដំបូង។ ប្រសិនបើមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងហានិភ័យឥណទាន ក្រុមហ៊ុននឹងធ្វើការវាស់វែងសំវិធានធនខាតបង់ដោយផ្អែកលើមួយអាយុកាលរបស់វាជាជាង ECL ១២ខែ។

ក្រុមហ៊ុនប្រើប្រាស់ចំណាត់ថ្នាក់ហានិភ័យឥណទានជាធាតុចូលបឋម ក្នុងការកំណត់រចនាសម្ព័ន្ធតេលេវេលានៃការបង្ហាញរបស់ PD។ ក្រុមហ៊ុនប្រមូលលទ្ធផលនៃហានិភ័យឥណទាន និងព័ត៌មានខកខានក្នុងការសង អំពីការប្រឈមនឹងហានិភ័យឥណទាន បានធ្វើការវិភាគដោយផ្អែកលើប្រភេទផលិតផល និងអ្នកខ្ចី ក៏ដូចជាដោយការវាស់វែងកម្រិតហានិភ័យឥណទាន។ ព័ត៌មានដែលបានប្រើ គឺជាព័ត៌មានទាំងខាងក្នុងនិងក្រៅអាស្រ័យលើផលប៉ះពាល់ដែលបានវាយតម្លៃ។ តារាងខាងក្រោមផ្តល់នូវសេចក្តីសង្ខេបនៃចំណាត់ថ្នាក់ហានិភ័យឥណទានផ្ទៃក្នុងរបស់ក្រុមហ៊ុន។

គ្រឹះស្ថានបរិក្ខេបប្រឹក្សាបោះឆ្នោត អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍បោះឆ្នោត
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៨. ការគ្រប់គ្រងហានិភ័យបោះឆ្នោត (ត)

៣៨.១ ហានិភ័យឥណទាន (ត)

ខ) ការកើនឡើងហានិភ័យឥណទានជាសារវន្ត

ក្រុមហ៊ុនសន្មតថាហានិភ័យឥណទាន លើទ្រព្យសកម្មបរិក្ខេបប្រឹក្សាបោះឆ្នោតបានកើនឡើងជាសារវន្តចាប់តាំងពីការទទួលស្គាល់ដំបូង នៅពេលការទូទាត់តាមកិច្ចសន្យាលើសពី ៣០ថ្ងៃនៃកាលកំណត់ លុះត្រាតែក្រុមហ៊ុនមានមូលហេតុសមហេតុផល និងព័ត៌មានអាចទុកចិត្តបានដែលបង្ហាញផ្សេងពីនេះ។

ក្រុមហ៊ុនមាននីតិវិធីត្រួតពិនិត្យ ដើម្បីឱ្យប្រាកដថាលក្ខណៈវិនិច្ឆ័យបានប្រើដើម្បីកំណត់ការកើនឡើងនៃឥណទានមានប្រសិទ្ធភាព មានន័យថាការកើនឡើងនូវហានិភ័យឥណទានត្រូវបានកំណត់មុនពេលវាត្រូវបានខកខានសង ឬនៅពេលដែលទ្រព្យសកម្មនោះផុតកំណត់រយៈពេល ៣០ថ្ងៃ។

ក្រុមហ៊ុនមានការគ្រប់គ្រង និងនីតិវិធីដើម្បីកំណត់នៅពេលដែលហានិភ័យឥណទាននៃទ្រព្យសកម្មមានភាពប្រសើរឡើង ហើយនិយមន័យនៃការកើនឡើងជាសារវន្តនៃហានិភ័យឥណទានមិនត្រូវបានអនុវត្តទៀតទេ។ នៅក្នុងករណីនេះ ទ្រព្យសកម្មអាចនឹងវិលត្រឡប់ពីដំណាក់កាលទី២ ទៅដំណាក់កាលទី១ ដែលជាត្រូវធ្វើការទូទាត់ទាន់ពេលកំណត់ និងសមត្ថភាពរបស់អ្នកខ្ចីក្នុងការទូទាត់ប្រាក់នាពេលអនាគតទាន់ពេលវេលា។

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជាបានចេញសារាចរណែនាំលេខ ៨៧-០២៤-០០១ ស្តីពីការរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីដល់គ្រឹះស្ថានបរិក្ខេបប្រឹក្សាបោះឆ្នោត ដើម្បីផ្តល់ការរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីដល់អតិថិជនរបស់ពួកគេក្រោមលក្ខខណ្ឌដូចខាងក្រោម៖

- ក) គ្រឹះស្ថានអាចផ្តល់ការរៀបចំរចនាសម្ព័ន្ធកម្ចីដល់អតិថិជនពីរដង ដោយមិនចាំបាច់ផ្លាស់ប្តូរចំណាត់ថ្នាក់កម្ចី ឬកត់ត្រាបទប្បញ្ញត្តិបន្ថែម
- ខ) ស្ថាប័នអាចធ្វើឱ្យប្រសើរឡើងនូវចំណាត់ថ្នាក់កម្ចីនៃប្រាក់កម្ចី ដែលត្រូវបានរៀបចំឡើងវិញក្នុងអំឡុងពេលអនុគ្រោះនេះជាលើកដំបូង បន្ទាប់ពីអតិថិជនបានធ្វើការសងប្រាក់ជាប់គ្នាយ៉ាងហោចណាស់បីខែ។ ក្រោយមកទៀត ស្ថាប័ននានាអាចធ្វើឱ្យប្រសើរឡើងនូវចំណាត់ថ្នាក់កម្ចីពីថ្នាក់មួយទៅថ្នាក់មួយទៀត តាមគោលការណ៍នៃចំនួនកាលបរិច្ឆេទផុតកំណត់សម្រាប់ការកាត់បន្ថយកម្ចី។

វិធានការរៀបចំរចនាសម្ព័ន្ធកម្ចីអនុគ្រោះខាងលើមានប្រសិទ្ធភាពរហូតដល់ចុងខែធ្នូ ឆ្នាំ២០២៥។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

ខ) ការកើនឡើងហានិភ័យឥណទានជាសារវន្ត (ត)

ក្រុមហ៊ុនបានវាយតម្លៃយ៉ាងប្រុងប្រយ័ត្ននូវផលប៉ះពាល់នៃការរៀបចំរចនាសម្ព័ន្ធឡើងវិញ នៅពេលពិចារណាលើទីតាំងហានិភ័យឥណទាន។ ការរៀបចំរចនាសម្ព័ន្ធឡើងវិញ និងការបន្តបន្ថយការទូទាត់ដែលជាទូទៅមានសម្រាប់ទីផ្សារ ឬឧស្សាហកម្មទាំងមូល ហើយមិនមែនជាលក្ខណៈជាក់លាក់របស់អ្នកខ្ចី ដែលនាំឱ្យមានការផ្លាស់ប្តូរដោយស្វ័យប្រវត្តិនៅក្នុងដំណាក់កាលនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានអនុវត្តការវាយតម្លៃហានិភ័យឥណទានផ្ទៃក្នុងបន្ថែមរបស់អ្នកខ្ចីជាបុគ្គល ដែលបានទទួល ឬកំពុងទទួលការរៀបចំរចនាសម្ព័ន្ធឡើងវិញ និងការបន្តបន្ថយការទូទាត់។ ការវាយតម្លៃនេះអាចនាំឱ្យមានការកាត់បន្ថយពីដំណាក់កាលទី១ ទៅដំណាក់កាលទី២ ឬទី៣ ដែលបណ្តាលឱ្យមានជួរ PD កាន់តែធំនៅគ្រប់ថ្នាក់ឥណទាន។

គ) ការបញ្ចូលព័ត៌មានរំពឹកទុកទៅខាងមុខ

ក្រុមហ៊ុនវិភាគព័ត៌មានព្យាករណ៍នាពេលអនាគតដោយ ប្រើគំរូនិន្នាការស្ថិតិនាពេលអនាគតក្នុងការវាយតម្លៃថាតើហានិភ័យឥណទានលើឧបករណ៍ហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ដើម្បីធ្វើការវាស់វែង ECL។

ក្នុងការទទួលស្គាល់ភាពមិនប្រាកដប្រជាជាសារវន្ត គណៈគ្រប់គ្រងបានធ្វើបច្ចុប្បន្នភាពនិងកែតម្រូវគំរូ និងព្យាករណ៍ម៉ាក្រូសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ហើយបានរក្សានូវភាគរយដែលមានទម្ងន់ប្រូបាប៊ីលីតេរបស់ក្រុមហ៊ុននៅក្នុងប្រូបាប៊ីលីតេដែលផ្ទៀងផ្ទាត់ទៅរកប្រូបាប៊ីលីតេនៃលំនាំដើម (“PD”) ដើម្បីផ្តល់ទម្ងន់ធ្ងន់ជាងទៅនឹងសេណារីយ៉ូករណីអាក្រក់បំផុត និងទម្ងន់ស្រាលជាងទៅនឹងសេណារីយ៉ូករណីល្អបំផុត។

លើសពីនេះទៀត គណៈគ្រប់គ្រងបានវាយតម្លៃ និងកំណត់អត្តសញ្ញាណអ្នកខ្ចី ជាមួយនឹងសូនាករបរិមាណនិងគុណភាពនៃការកើនឡើងហានិភ័យ និងធ្វើឱ្យប្រសើរឡើងនូវការវាយតម្លៃទៅតាមដំណាក់កាលសមស្រប។ ព័ត៌មានបរិមាណអាចរួមបញ្ចូលទាំងថ្ងៃហួសកាលកំណត់នៃទ្រព្យសកម្ម និងប្រវត្តិរបស់អ្នកខ្ចីនៅក្នុងក្រុមហ៊ុន។ ព័ត៌មានគុណភាព រួមមាន ព័ត៌មានជាក់លាក់របស់អ្នកខ្ចី ដូចជា សូចនាករប្រតិបត្តិការបុគ្គលនិងអាជីវកម្មរបស់អ្នកខ្ចី ហើយថាតើអ្នកខ្ចីត្រូវបានផ្តល់នូវការរៀបចំរចនាសម្ព័ន្ធឡើងវិញ ឬទម្រង់អនុគ្រោះផ្សេងៗ និងព័ត៌មានជាក់លាក់ផលបត្រ ដូចជាហានិភ័យដែលទាក់ទងនឹងភូមិសាស្ត្រ ឬហានិភ័យកម្រិតផលបត្រ។

គ្រឹះស្ថានប្រឹក្សាហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

គ) ការបញ្ចូលព័ត៌មានពីកទុកទៅពេលខាងមុខ (ត)

លទ្ធផលក្នុងការគណនា ECL បែបអភិរក្សក្នុងការទទួលស្គាល់ភាពមិនប្រាកដប្រជាជាសារវន្ត នៅក្នុងទេសភាពសេដ្ឋកិច្ចពិភពលោក។ ក្រុមហ៊ុននឹងបន្តតាមដានស្ថានភាពនេះនិងកាត់បន្ថយហានិភ័យយ៉ាងសកម្មទៅលើស្ថានភាព ហិរញ្ញវត្ថុនិងលទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុន។

ព័ត៌មានខាងក្រៅដែលបានពិចារណាមានទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលបានបោះពុម្ពផ្សាយដោយអង្គការដ្ឋាភិបាល និង អាជ្ញាធររូបិយប័ណ្ណនៅក្នុងប្រទេសដែលក្រុមហ៊ុនប្រតិបត្តិការ អង្គការដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) និង ធនាគារពិភពលោក(World Bank)។

ក្រុមហ៊ុនបានកំណត់អត្តសញ្ញាណនិងបានកត់ត្រាកត្តាសំខាន់ៗនៃហានិភ័យឥណទាន និងការខាតបង់ឥណទានសម្រាប់ផលបត្រនីមួយៗ នៃឧបករណ៍ហិរញ្ញវត្ថុ និងបានប៉ាន់ស្មានទំនាក់ទំនងរវាងអថេរម៉ាក្រូសេដ្ឋកិច្ច និងហានិភ័យឥណទាន និងការខាតបង់ឥណទានដោយប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្រ។ នៅឆ្នាំ២០២៤ ក្រុមហ៊ុនបានពិនិត្យមើលអថេរម៉ាក្រូសេដ្ឋកិច្ច និងការព្យាករណ៍ ហើយបានកែលម្អអថេរឱ្យសមស្រប ដើម្បីធានាបាននូវទំនាក់ទំនងសំខាន់ៗបំផុតត្រូវបានអនុវត្ត។

កត្តាសំខាន់ៗសម្រាប់ហានិភ័យឥណទានក្នុងផលបត្រឥណទានក្នុងឆ្នាំ២០២៤គឺ ៖ ការនាំចេញសរុប សន្ទស្សន៍ CSX និងសន្ទស្សន៍ប្រេងឆៅ brent (២០២៣៖ ការនាំចេញសរុប ការនាំចូលសរុប អត្រាប្តូរប្រាក់ KHR/USD សន្ទស្សន៍ CSX និងសន្ទស្សន៍ប្រេងឆៅ brent)។

ឃ) ការវាស់វែងនៃ ECL

ធាតុចូលសំខាន់ៗដែលត្រូវបានប្រើសម្រាប់វាស់វែង ECL មានដូចជា៖

- ប្រូបាប៊ីលីតេនៃការខកខានសង ("PD");
- អត្រាខាតបង់ពេលខកខានសង ("LGD"); និង
- ទំហំប៉ះពាល់ពេលខកខានសង ("EAD")។

តួលេខទាំងនេះជាទូទៅត្រូវបានគេយកចេញពីគំរូស្ថិតិដែលត្រូវបានបង្កើត និងទិន្នន័យពីមុនផ្សេងទៀត។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

ឃ) ការវាស់វែងនៃ ECL (ត)

PD គឺជាការប៉ាន់ស្មាននៃលទ្ធភាពនៃការខកខានសង ក្នុងអំឡុងពេលណាមួយ។ វាត្រូវបានគេប៉ាន់ស្មាន ដូចនៅចំណុចមួយនៅក្នុងពេលវេលាណាមួយ។ ការគណនា គឺផ្អែកលើគំរូវាយតម្លៃស្ថិតិ និងដោយប្រើឧបករណ៍វាយតម្លៃតាមប្រភេទផ្សេងៗរបស់សមភាគីនិងការប្រឈមមុខនឹងការបាត់បង់។ គំរូស្ថិតិទាំងនេះផ្អែកលើទិន្នន័យទីផ្សារ (បើមាន) ក៏ដូចជាទិន្នន័យផ្ទៃក្នុង ដែលមានទាំងកត្តាបរិមាណ និងគុណភាព។ PDs ត្រូវបានគេប៉ាន់ស្មាន ដោយគិតពីកាលកំណត់សងតាមកិច្ចសន្យា និងអត្រាការទូទាត់ដែលបានប៉ាន់ស្មាន។ ការប៉ាន់ស្មាន គឺផ្អែកលើស្ថានភាពបច្ចុប្បន្ន ដែលត្រូវបានកែសម្រួលដើម្បីគិតបញ្ចូលនូវស្ថានភាពនាពេលអនាគត ដែលនឹងមានផលប៉ះពាល់ដល់ PD។

LGD គឺជាការប៉ាន់ស្មាននៃការបាត់បង់ដែលកើតឡើងពីការខកខានក្នុងការសង។ វាផ្អែកលើភាពខុសគ្នារវាងលំហូរសាច់ប្រាក់នៅក្នុងកិច្ចសន្យាដែលដល់ពេលកំណត់ និងអ្វីដែលអ្នកឱ្យខ្ចីរំពឹងថានឹងបានមកវិញ ដោយគិតបញ្ចូលទាំងលំហូរសាច់ប្រាក់ពីការប្រមូលបានពីទ្រព្យបញ្ចាំ។ គំរូ LGD សម្រាប់ទ្រព្យសកម្មដែលគ្មានការធានាត្រូវបានពិចារណានូវរយៈពេលនៃការបានមកវិញ អត្រានៃការបានមកវិញ និងអត្ថិភាពការទាមទារប្រាក់។ ការគណនាគឺផ្អែកតាមមូលដ្ឋាននៃលំហូរសាច់ប្រាក់អប្បបរមា ដែលលំហូរសាច់ប្រាក់ត្រូវបានធ្វើអប្បបរមាដោយប្រើEIR ដើមនៃឥណទាន។

EAD គឺជាការប៉ាន់ស្មាននៃទំហំប៉ះពាល់នៅកាលបរិច្ឆេទនៃការខកខានក្នុងការសងនាពេលអនាគត ដោយគិតបញ្ចូលការផ្លាស់ប្តូរដែលបានរំពឹងទុកនៃទំហំប៉ះពាល់ ក្រោយការិយបរិច្ឆេទ ដោយរួមបញ្ចូលទាំងការសងប្រាក់ដើម និងការប្រាក់ និងការដកប្រាក់ដែលបានរំពឹងទុកលើហ្វូស៊ីលីធីដែលបានសន្យា។ គំរូវិធីសាស្ត្ររបស់ក្រុមហ៊ុនសម្រាប់ EAD ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដែលរំពឹងទុកនៃសមតុល្យនៅសល់លើអាយុកាលនៃផលប៉ះពាល់ឥណទាន ដែលត្រូវបានអនុញ្ញាតដោយលក្ខខណ្ឌកិច្ចសន្យាបច្ចុប្បន្ន ដូចជាទម្រង់តម្លៃដករំលស់ ការទូទាត់សងមុនពេលកំណត់ ឬការទូទាត់សងច្រើនជាង ការផ្លាស់ប្តូរក្នុងការប្រើប្រាស់នៃការសន្យាមិនទាន់ដក និងសកម្មភាពកាត់បន្ថយឥណទានត្រូវបានធ្វើឡើងមុនពេលការខកខានសង។ ក្រុមហ៊ុនប្រើគំរូ EAD ដែលឆ្លុះបញ្ចាំងពីលក្ខណៈនៃផលប៉ះពាល់។

ក្រុមហ៊ុនវាស់វែង ECL ដោយគិតពីហានិភ័យនៃការខកខានក្នុងការសងក្នុងរយៈពេលកិច្ចសន្យាអតិបរមាដែលអង្គភាពត្រូវប្រឈមនឹងហានិភ័យឥណទាន ដោយមិនគិតរយៈពេលវែងជាងនេះទេ។ ទោះយ៉ាងណាក៏ដោយសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ដូចជាការផ្តល់ឧបករណ៍ឥណទានវិល ដែលរួមមានទាំងឥណទាន និងសមាសធាតុសន្យាមិនទាន់ដក ដែលមិនអាចដកបានលទ្ធភាពកិច្ចសន្យារបស់ក្រុមហ៊ុនក្នុងការទាមទារសំណង និងលុបចោលសន្យាមិនទាន់ដក មិនមានកំណត់ការប្រឈមនឹងការបាត់បង់ឥណទានរបស់ក្រុមហ៊ុនចំពោះរយៈពេលជូនដំណឹងកិច្ចសន្យា។ ចំពោះឧបករណ៍ហិរញ្ញវត្ថុបែបនេះ ក្រុមហ៊ុនវាស់វែង ECL ក្នុងរយៈពេលដែលវាត្រូវបាន ប្រឈមនឹងហានិភ័យឥណទាន ហើយ ECL នឹងមិនត្រូវបានកាត់បន្ថយដោយសកម្មភាពគ្រប់គ្រងហានិភ័យឥណទានទេ ទោះបីរយៈពេលនោះហួសពីរយៈពេលកិច្ចសន្យាអតិបរមាក៏ដោយ។

គ្រឹះស្ថានប្រឹក្សាហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

ឃ) ការវាស់វែងនៃ ECL (ត)

ឧបករណ៍ហិរញ្ញវត្ថុទាំងនេះមិនមានរយៈពេលកំណត់ច្បាស់លាស់ ឬរចនាសម្ព័ន្ធសងប្រាក់ទេហើយមានរយៈពេលលុបចោលកិច្ចសន្យាខ្លីៗ ទោះយ៉ាងណាក្រុមហ៊ុនមិនអនុវត្តនៅក្នុងការគ្រប់គ្រងតាមធម្មតាពីមួយថ្ងៃទៅមួយថ្ងៃ នូវសិទ្ធិក្នុងការលុបចោលឧបករណ៍ហិរញ្ញវត្ថុទាំងនេះឡើយ។ នេះដោយសារតែឧបករណ៍ហិរញ្ញវត្ថុទាំងនេះត្រូវបានគ្រប់គ្រងក្នុងមូលដ្ឋានសមូហភាព ហើយត្រូវបានលុបចោល លុះត្រាតែក្រុមហ៊ុនដឹងអំពីការកើនឡើងហានិភ័យឥណទាននៅកម្រិតហ្វូស៊ីលីពីរ។ រយៈពេលវែងជាងនេះ ត្រូវបានប៉ាន់ប្រមាណដោយគិតគូរពីសកម្មភាពគ្រប់គ្រងហានិភ័យឥណទាន ដែលក្រុមហ៊ុនរំពឹងថានឹងអនុវត្តដើម្បីកាត់បន្ថយ ECL ឧទាហរណ៍ការកាត់បន្ថយការកំណត់ ឬការលុបចោលសន្យាឥណទាន។

ការគណនា ECL សម្រាប់គោលបំណងគណនេយ្យ គឺខុសគ្នានឹងការគណនា ECL សម្រាប់គោលបំណងបទប្បញ្ញត្តិ ទោះបីជាជាតុលាការក្នុងការប្រើជាច្រើនស្រដៀងគ្នា។ ក្រុមហ៊ុនបានប្រាកដថាវិធីសាស្ត្រសមស្របត្រូវបានប្រើនៅពេលគណនា ECL សម្រាប់ទាំងគណនេយ្យនិងគោលបំណងបទប្បញ្ញត្តិ។ ភាពខុសគ្នាសំខាន់រវាងវិធីសាស្ត្រដែលត្រូវបានប្រើដើម្បីវាស់វែង ECL ស្របតាម CIFRS ៩ ធៀបនឹងគោលការណ៍ដែលត្រូវបានអនុវត្តសម្រាប់គោលបំណងបទប្បញ្ញត្តិគឺ៖

- ភាគរយនៃសំវិធានធនដោយផ្អែកទៅតាមរយៈពេលឥណទានខ្លី/ វែង។
- ចំនួនថ្ងៃហួសកាលកំណត់។
- ការព្យាករណ៍នាពេលអនាគតនៃកត្តាម៉ាក្រូសេដ្ឋកិច្ច។
- PD និងប្រវត្តិនៃអត្រាការប្រមូលមកវិញ។

ការវាស់វែងនៃ ECL គឺផ្អែកលើប្រូបាប៊ីលីតេទម្ងន់មធ្យមនៃឥណទានបាត់បង់។ ជាលទ្ធផលការវាស់វែងនៃសំវិធានធនខាតបង់ត្រូវបានកំណត់ ដោយមិនគិតពីការវាស់វែងផ្អែកលើមូលដ្ឋានទោល ឬមូលដ្ឋានសមូហភាពនោះទេ (ទោះបីជាការវាស់វែងលើមូលដ្ឋានសមូហភាពមានភាពអនុវត្តជាក់ស្តែងសម្រាប់ផលប៉ះពាល់ធំៗ)។ ទាក់ទងនឹងការវាយតម្លៃថាតើមានការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន វាចាំបាច់ត្រូវអនុវត្តការវាយតម្លៃផ្អែកលើមូលដ្ឋានសមូហភាពដូចខាងក្រោម។

ង) ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ

ក្រុមហ៊ុនអាចកែប្រែលក្ខខណ្ឌនៃកម្ចី ដែលផ្តល់ដល់អតិថិជនដោយសារតែការចរចាពាណិជ្ជកម្មឡើងវិញសម្រាប់កម្ចីដែលមានបញ្ហា ឬដោយសារតម្រូវការបទប្បញ្ញត្តិ ក្នុងគោលបំណងបង្កើនការប្រមូលប្រាក់ត្រឡប់មកវិញឱ្យបានជាអតិបរមា និងផ្តល់ការអនុគ្រោះដល់អ្នកខ្ចីក្នុងបញ្ហាហិរញ្ញវត្ថុបណ្តោះអាសន្ន។

គ្រឹះស្ថានប្រឹក្សាហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

ង) ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ហានិភ័យនៃការខូចគុណភាពនៃទ្រព្យសកម្មបែបនេះ បន្ទាប់ពីការកែប្រែត្រូវបានវាយតម្លៃនៅកាលបរិច្ឆេទរាយការណ៍ ហើយប្រៀបធៀបជាមួយនឹងហានិភ័យក្រោមលក្ខខណ្ឌដើមនៅពេលទទួលស្គាល់ដំបូង នៅពេលការកែប្រែមិនសំខាន់ ហើយដូច្នេះ មិនបណ្តាលឱ្យមានការដកហូតទ្រព្យសកម្មដើមនោះទេ។ ក្រុមហ៊ុនតាមដានការអនុវត្តជាបន្តបន្ទាប់នៃទ្រព្យសកម្មដែលបានកែប្រែ ហើយអាចធ្វើឱ្យប្រសើរឡើងនូវដំណាក់កាលនៃទ្រព្យសកម្ម ប្រសិនបើមានការកើនឡើងយ៉ាងខ្លាំងនៃហានិភ័យឥណទាន។

តារាងខាងក្រោមរួមបញ្ចូលព័ត៌មានសង្ខេបសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលលំហូរសាច់ប្រាក់ត្រូវបានកែប្រែក្នុងអំឡុងពេលការិយបរិច្ឆេទដែលជាផ្នែកមួយនៃសកម្មភាពរៀបចំរចនាសម្ព័ន្ធឡើងវិញរបស់ក្រុមហ៊ុន និងលទ្ធផលរៀងៗខ្លួនទៅលើប្រតិបត្តិការហិរញ្ញវត្ថុរបស់ក្រុមហ៊ុន៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
ថ្លៃដើមដករំលស់មុនការកែប្រែ	២០៩.០០៩	៥១.៩២៧.៦០១	៨.៣៦១	២.០៤៦.៧៦៤
ខាតពីការកែប្រែសុទ្ធ	(២.៥៨០)	(៦១៦.២០២)	-	-

ច) ការដាក់ជាក្រុមផ្អែកលើលក្ខណៈហានិភ័យប្រហាក់ប្រហែលគ្នា

ក្រុមហ៊ុនបានកំណត់ការគណនា PD របស់ខ្លួនដោយផ្អែកលើប្រភេទគណនីផលិតផល ដែលមានលក្ខណៈហានិភ័យប្រហាក់ប្រហែលគ្នា ដោយផ្អែកលើការវិភាគនៃអត្រាវិលជុំ។ នៅពេលដែលមានទិន្នន័យប្រវត្តិសាស្ត្រមិនគ្រប់គ្រាន់ ប្រភេទគណនីផលិតផលប្រកស៊ីអាចត្រូវបានប្រើប្រាស់ ដែលបង្ហាញពីប្រភេទផលិតផលយ៉ាងជិតជិតបំផុត។

ការដាក់ជាក្រុមត្រូវបានពិនិត្យឡើងវិញជាប្រចាំដើម្បីធានាថាក្រុមនីមួយៗមានការហានិភ័យដូចគ្នា។

ឆ) ការប្រមូលផ្តុំលើហានិភ័យឥណទាន

ការវិភាគនៃការប្រមូលផ្តុំលើហានិភ័យឥណទានរបស់ក្រុមហ៊ុនទៅតាមថ្នាក់នីមួយៗ នៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានផ្តល់ជូនក្នុងតារាងខាងក្រោម។ លើកលែងតែមានការចង្អុលបង្ហាញផ្សេងពីនេះ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ចំនួនទឹកប្រាក់នៅក្នុងតារាងនេះបង្ហាញពីតម្លៃយោងដុល។

គ្រឹះស្ថានហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

ឆ) ការប្រមូលផ្តុំលើហានិភ័យឥណទាន (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
<i>សមតុល្យនៅធនាគារ</i>				
<i>គិតតាមថ្លៃដើមដករំលស់</i>				
ការប្រមូលផ្តុំតាមវិស័យ៖				
ស្ថាប័នហិរញ្ញវត្ថុ	១៤៥.៨០៥	៣៦.២២៤.៩៤៤	២៤៧.៩៦៧	៦០.៧០១.៧៩៥
 <i>ឥណទានផ្តល់ដល់អតិថិជន</i>				
<i>គិតតាមថ្លៃដើមដករំលស់</i>				
ការប្រមូលផ្តុំតាមវិស័យ៖				
លក្ខណៈគ្រួសារ	១.០០៧.២០១	២៥០.២៣៥.៩៣២	៩៩៧.៩៣៩	២៤៤.២៩៣.៤៩៣
កសិកម្ម	៥៥៣.១៤៣	១៣៧.៤២៦.៩២១	៥៦៤.៩២០	១៣៨.២៩១.៣៤៥
ការជួញដូរនិងពាណិជ្ជកម្ម	៤២៩.៩១៩	១០៦.៨១២.២៤៤	៤៦២.២៥៣	១១៣.១៥៨.៦៩៥
សេវាកម្ម	២៨១.២១១	៦៩.៨៦៦.០៧៥	២៩១.៧៧៦	៧១.៤២៦.១១៥
ការដឹកជញ្ជូន	៥៦.៧៩១	១៤.១០៩.៥៩៦	៥៧.៣៤៨	១៤.០៣៨.៧២២
សំណង់	១២.៩១០	៣.២០៧.៥៥៤	១៥.៦១១	៣.៨២១.៤៤៦
	២.៣៤១.១៧៥	៥៨១.៦៥៨.៣២២	២.៣៨៩.៨៨៧	៥៨៥.០២៩.៨១៦

ជ) ការវិភាគគុណភាពឥណទាន

ការវិភាគនៃការប្រឈមមុខនឹងហានិភ័យឥណទានរបស់ក្រុមហ៊ុន ទៅតាមថ្នាក់នីមួយៗនៃទ្រព្យសកម្ម ហិរញ្ញវត្ថុ ស្ថានភាពហួសកាលកំណត់ និង“ដំណាក់កាល” ដោយមិនគិតពីផលប៉ះពាល់នៃទ្រព្យបញ្ចាំ ឬការ ពង្រឹង ឥណទានផ្សេងទៀតត្រូវបានផ្តល់ជូនក្នុងតារាងខាងក្រោម។ លើកលែងតែមានការចង្អុលបង្ហាញផ្សេង ពីនេះចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ចំនួនទឹកប្រាក់នៅក្នុងតារាងនេះបង្ហាញពីតម្លៃយោងដុល។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

ជ) ការវិភាគគុណភាពឥណទាន (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	លានរៀល	លានរៀល	លានរៀល	លានរៀល	ដុល្លារអាមេរិក
សមតុល្យនៅធនាគារ					
ផ្សេងៗ៖					
រយៈពេលខ្លី	១៤៥.៨០៥	-	-	១៤៥.៨០៥	៣៦.២២៤.៩៤៤
សំវិធានធនខាតបង់	(៣៣៧)	-	-	(៣៣៧)	(៨៣.៨៥០)
តម្លៃយោង	១៤៥.៤៦៨	-	-	១៤៥.៤៦៨	៣៦.១៤១.០៩៤
ឥណទានផ្តល់ដល់					
អតិថិជន៖					
រយៈពេលខ្លី	២.១៧២.៣៨៩	២.១០៤	៥.៩៣៥	២.១៨០.៤២៨	៥៤១.៧២១.១៨៦
ហួសកាលកំណត់ < ៩០ថ្ងៃ	-	២០.១៧៧	១០.០៤៥	៣០.២២២	៧.៥០៨.៥១៥
ហួសកាលកំណត់ ≥ ៩០ថ្ងៃ	-	-	១៣០.៥២៥	១៣០.៥២៥	៣២.៤២៨.៦២១
	២.១៧២.៣៨៩	២០.២៨១	១៤០.៥៧០	២.៣៣៣.២៤៥	៥៨១.៦៥៨.៣២២
សំវិធានធនខាតបង់	(២៩.៦៤៧)	(៥.៦០៧)	(៨៩.៣៥០)	(១១៤.៦០៤)	(២៩.៧១៥.១៤៨)
តម្លៃយោង	២.១៤២.៧៤២	១៤.៦៧៤	៥១.២២០	២.២១២.៦៣៦	៥៥១.៩៤៣.១៧៤
មូលបត្របំណុលវាស់វែងតាមថ្លៃ					
ដើមដកវិលសៈ					
រយៈពេលខ្លី	៤.១៧០	-	-	៤.១៧០	១.០៣៦.១៩១
សំវិធានធនខាតបង់	(៧១)	-	-	(៧១)	(១៧.៧១៩)
តម្លៃយោង	៤.០៩៩	-	-	៤.០៩៩	១.០១៨.៤៧២
ទ្រព្យសកម្មផ្សេងៗ៖					
រយៈពេលខ្លី	២.៧២២	៨	១	២.៧៣១	៦៧៨.៥៦១
ហួសកាលកំណត់ < ៩០ថ្ងៃ	-	៣២	៦	៣៨	៩.៣៧៣
ហួសកាលកំណត់ ≥ ៩០ថ្ងៃ	-	-	២.៤៨៧	២.៤៨៧	៦១៧.៩៣១
	២.៧២២	៤០	២.៤៩៤	៥.២៥៦	១.៣០៥.៨៦៥
សំវិធានធនខាតបង់	(១)	(៩)	(១.៥៤៤)	(១.៥៥៤)	(៣៨៦.១៦១)
តម្លៃយោង	២.៧២១	៣១	១.៩៥០	៣.៧០២	៩១៩.៧០៥

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

ជ) ការវិភាគគុណភាពឥណទាន (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	លានរៀល	លានរៀល	លានរៀល	លានរៀល	ដុល្លារអាមេរិក
សមតុល្យនៅធនាគារ					
ផ្សេងៗ៖					
រយៈពេលខ្លី	២៤៧.៩៦៧	-	-	២៤៧.៩៦៧	៦០.៧០១.៧៩៥
សំវិធានធនខាតបង់	(១.០៨៥)	-	-	(១.០៨៥)	(២៦៥.៤៩១)
តម្លៃយោង	២៤៦.៨៨២	-	-	២៤៦.៨៨២	៦០.៤៣៦.៣០៤
ឥណទានផ្តល់ដល់					
អតិថិជន៖					
រយៈពេលខ្លី	២.០៥៧.៦០៤	១៧៩.៦៦៧	១៨.៧០៣	២.២៥៥.៩៧៤	៥៥២.២៥៧.៩២៣
ហួសកាលកំណត់ < ៩០ថ្ងៃ	-	១៦.៣១៧	៧.២២៤	២៣.៥៥១	៥.៧៦២.៦៥៦
ហួសកាលកំណត់ ≥ ៩០ថ្ងៃ	-	-	១១០.៣៣៣	១១០.៣៣៣	២៧.០០៩.២៣៧
	២.០៥៧.៦០៤	១៩៥.៩៨៤	១២៨.២៦០	២.៣៨១.៨៤៨	៥៨៤.០២៩.៨១៦
សំវិធានធនខាតបង់	(១២.០៨១)	(៣២.៤១០)	(៨១.៣១៤)	(១២៥.៨០៥)	(៣០.៧៩៦.៥៨៣)
តម្លៃយោង	២.០៤៥.៥២៣	១៦៣.៥៧៤	៤៧.៩៤៦	២.២៦៧.០៤៣	៥៥៣.២៣៣.២៣៣
មូលបត្របំណុលវាស់វែងតាមថ្លៃ					
ដើមដកវិលស៖					
រយៈពេលខ្លី	៤.២៣២	-	-	៤.២៣២	១.០៣៦.០៤១
សំវិធានធនខាតបង់	(៨៦)	-	-	(៨៦)	(២១.០៣៦)
តម្លៃយោង	៤.១៤៦	-	-	៤.១៤៦	១.០១៥.០០៥
ទ្រព្យសកម្មផ្សេងៗ៖					
រយៈពេលខ្លី	៤១	២	៥	៤៨	១១.៧២៣
ហួសកាលកំណត់ < ៩០ថ្ងៃ	-	៧៨	៧១	១៤៩	៣៦.៤៧១
ហួសកាលកំណត់ ≥ ៩០ថ្ងៃ	-	-	៦.០៨៣	៦.០៨៣	១.៤៨៩.០២៣
	៤១	៨០	៦.១៥៩	៦.២៨០	១.៥៣៧.២១៧
សំវិធានធនខាតបង់	(២)	(៤៣)	(៤.៩៨៤)	(៥.០២៩)	(១.២៣១.០០៩)
តម្លៃយោង	៣៩	៣៧	១.១៧៥	១.២៥១	៣០៦.២០៨

គ្រឹះស្ថានប្រឹក្សាហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

ជ) ការវិភាគគុណភាពឥណទាន (ត)

តារាងនេះសង្ខេបពីសំវិធានធនការខាតបង់នាចុងការិយបរិច្ឆេទតាមថ្នាក់នៃការប៉ះពាល់ទ្រព្យសកម្ម។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
<i>សំវិធានធនខាតបង់តាមថ្នាក់</i>				
សមតុល្យនៅធនាគារផ្សេងៗគិតតាមថ្លៃដើមដករំលស់	៣៣៧	៨៣.៨៥០	១.០៨៥	២៦៥.៤៩១
ឥណទានផ្តល់ដល់អតិថិជនគិតតាមថ្លៃដើមដករំលស់	១១៩.៦០៤	២៩.៧១៥.១៤៨	១២៥.៨០៤	៣០.៧៩៦.៥៨៣
មូលបត្របំណុលវាស់វែងតាមថ្លៃដើមដករំលស់	៧១	១៧.៧១៩	៨៦	២១.០៣៦
ទ្រព្យសកម្មផ្សេងៗគិតតាមថ្លៃដើមដករំលស់	១.៥៥៤	៣៨៦.១៦១	៥.០២៩	១.២៣១.០០៩
	<u>១២១.៥៦៦</u>	<u>៣០.២០២.៨៧៨</u>	<u>១៣២.០០៤</u>	<u>៣២.៣១៤.១១៩</u>

ព័ត៌មានផ្សេងទៀតស្តីពីការផ្លាស់ប្តូរសំខាន់ៗ លើតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុក្នុងឆ្នាំ ដែលរួមចំណែកទៅលើការផ្លាស់ប្តូរសំវិធានធនខាតបង់ ត្រូវបានផ្តល់ក្នុងតារាងខាងក្រោម៖

គ្រឹះស្ថានទីក្រុងហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

៨) ការវិភាគគុណភាពឥណទាន (ត)

សមតុល្យនៅធនាគារផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	លានរៀល	លានរៀល	លានរៀល	លានរៀល	ដុល្លារអាមេរិក
តម្លៃយោងដុល គិតត្រឹមថ្ងៃទី០១					
ខែមករា ឆ្នាំ២០២៤	២៤៧.៩៦៧	-	-	២៤៧.៩៦៧	៦០.៧០១.៧៩៥
<i>ការផ្លាស់ប្តូរនៃតម្លៃយោងដុល</i>					
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានបង្កើត					
ឬទិញ	៥៦.២៥០	-	-	៥៦.២៥០	១៣.៦៨៦.១០២
ទ្រព្យសកម្មហិរញ្ញវត្ថុដែលឈប់ទទួល					
ស្គាល់	(១៥៨.៤១២)	-	-	(១៥៨.៤១២)	(៣៨.៥៤២.៨៩៨)
ការប្តូររូបិយប័ណ្ណបរទេស និង					
បម្រែបម្រួលផ្សេងៗ	-	-	-	-	៣៧៩.៩៤៥
តម្លៃយោងដុល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ					
ឆ្នាំ២០២៤	១៤៥.៨០៥	-	-	១៤៥.៨០៥	៣៦.២២៤.៩៤២
សំវិធានធនខាតបង់ គិតត្រឹម					
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	(៣៣៧)	-	-	(៣៣៧)	(៨៣.៨៥០)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	លានរៀល	លានរៀល	លានរៀល	លានរៀល	ដុល្លារអាមេរិក
តម្លៃយោងដុល គិតត្រឹមថ្ងៃទី០១					
ខែមករា ឆ្នាំ២០២៣	១៨១.២៧៧	-	-	១៨១.២៧៧	៤៤.០៣១.២៨៨
<i>ការផ្លាស់ប្តូរនៃតម្លៃយោងដុល</i>					
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានបង្កើត					
ឬទិញ	៩៤.៥៦៩	-	-	៩៤.៥៦៩	២៣.០០៩.៥៥៣
ទ្រព្យសកម្មហិរញ្ញវត្ថុដែលឈប់ទទួល					
ស្គាល់	(២៧.៨៧៩)	-	-	(២៧.៨៧៩)	(៦.៧៨៣.២៧២)
ការប្តូររូបិយប័ណ្ណបរទេស និង					
បម្រែបម្រួលផ្សេងៗ	-	-	-	-	៤៤៤.២២៦
តម្លៃយោងដុល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ					
ឆ្នាំ២០២៣	២៤៧.៩៦៧	-	-	២៤៧.៩៦៧	៦០.៧០១.៧៩៥
សំវិធានធនខាតបង់ គិតត្រឹម					
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	(១.០៨៥)	-	-	(១.០៨៥)	(២៦៥.៤៩១)

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

ជ) ការវិភាគគុណភាពឥណទាន (ត)

ឥណទានដល់អតិថិជនគិតតាមថ្លៃដើមដករំលស់

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	លានរៀល	លានរៀល	លានរៀល	លានរៀល	ដុល្លារអាមេរិក
តម្លៃយោងដុល គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	២.០៥៧.៦០៤	១៩៥.៩៨៤	១៣៦.២៥៩	២.៣៨៩.៨៤៧	៥៨៥.០២៩.៨១៦
<i>ការផ្លាស់ប្តូរនៃតម្លៃយោងដុល</i>					
- ការផ្ទេរទៅដំណាក់កាលទី១	១៣១.៣៦៤	(១២២.១៧៧)	(៩.១៨៧)	-	-
- ការផ្ទេរទៅដំណាក់កាលទី២	(១០.៦៥១)	១១.០០២	(៣៥១)	-	-
- ការផ្ទេរទៅដំណាក់កាលទី៣	(៤៨.៦៥៧)	(៣២.៩៦២)	៨១.៦១៩	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានបង្កើត ឬទិញ	១.១០៥.៤៦៦	៩.៨៤៣	១៦.៦០២	១.១៣១.៩១១	២៧៨.០៥២.៤៤៥
ទ្រព្យសកម្មហិរញ្ញវត្ថុដែលឈប់ទទួលស្គាល់	(១.០៦២.០១០)	(៣៩.១៤៩)	(១៧.៦៤៥)	(១.១១៨.៨០៤)	(២៧៤.៨២៣.០៦០)
ជម្រះចេញពីបញ្ជី	(៧២៧)	(២៦០)	(៦០.៧៩២)	(៦១.៧៧៩)	(១៥.១៧៥.១៨២)
ការប្តូររូបិយប័ណ្ណបរទេស និងបម្រែបម្រួលផ្សេងៗ	-	-	-	-	៨.៥៨៤.៣០៣
តម្លៃយោងដុល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	២.១៧២.៣៨៩	២២.២៨១	១៤៦.៥០៥	២.៣៤១.១៧៥	៥៨១.៦៥៨.៣២២
សំវិធានធនខាតបង់ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	(២៤.៦៤៧)	(៥.៦០៧)	(៨៩.៣៥០)	(១១៩.៦០៤)	(២៩.៧១៥.១៨៨)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	លានរៀល	លានរៀល	លានរៀល	លានរៀល	ដុល្លារអាមេរិក
តម្លៃយោងដុល គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	២.២៧០.៧៧៧	២៤.៧០៨	៧៥.៥៦៧	២.៣៧១.០៥២	៥៧៥.៩១៧.៣១២
<i>ការផ្លាស់ប្តូរនៃតម្លៃយោងដុល</i>					
- ការផ្ទេរទៅដំណាក់កាលទី១	២.៨៥២	(១.៨៣៦)	(១.០១៦)	-	-
- ការផ្ទេរទៅដំណាក់កាលទី២	(១៨.៩១៥)	១៨.៩៥៦	(៣១)	-	-
- ការផ្ទេរទៅដំណាក់កាលទី៣	(៨៨.៥៧២)	(១៤.៣២៦)	១០២.៨៩៨	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានបង្កើត ឬទិញ	១.០៧៧.៨៥៣	១៨១.៨៧១	១៦.៦៣៥	១.២៧៦.៣៥៩	៣១០.៥៤៩.៤០៣
ទ្រព្យសកម្មហិរញ្ញវត្ថុដែលឈប់ទទួលស្គាល់	(១.១៨៤.៤៧៣)	(១១.៣៦៩)	(២០.៦៧៣)	(១.២១៦.៥១៥)	(២៩៥.៩៨៩.១១៨)
ជម្រះចេញពីបញ្ជី	(១.៩១៤)	(២.០១០)	(៣៧.១២១)	(៤១.០៤៥)	(៩.៩៨៧.២៣៤)
ការប្តូររូបិយប័ណ្ណបរទេស និងបម្រែបម្រួលផ្សេងៗ	-	-	-	-	៤.៥៣៩.៤៥៧
តម្លៃយោងដុល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	២.០៥៧.៦០៤	១៩៥.៩៨៤	១៣៦.២៥៩	២.៣៨៩.៨៤៧	៥៨៥.០២៩.៨១៦
សំវិធានធនខាតបង់ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	(១២.០៨១)	(៣២.៤១០)	(៨១.៣១៣)	(១២៥.៨០៤)	(៣០.៧៩៦.៥៨៣)

គ្រឹះស្ថានទីក្រុងហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

ជ) ការវិភាគគុណភាពឥណទាន (ត)

មូលបត្របំណុលវាស់វែងតាមថ្លៃដើមដករំលស់

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				
	ជំណាក់កាលទី១	ជំណាក់កាលទី២	ជំណាក់កាលទី៣	សរុប	
	លានរៀល	លានរៀល	លានរៀល	លានរៀល	ដុល្លារអាមេរិក
តម្លៃយោងដុល គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	៤.២៣២	-	-	៤.២៣២	១.០៣៦.០៤១
<i>ការផ្លាស់ប្តូរនៃតម្លៃយោងដុល</i>					
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានបង្កើត ឬទិញ	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលឈប់ទទួលស្គាល់	(៦២)	-	-	(៦២)	(១៥.១២១)
ការប្តូររូបិយប័ណ្ណបរទេស និងបម្រែបម្រួលផ្សេងៗ	-	-	-	-	១៥.២៧១
តម្លៃយោងដុល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៤.១៧០	-	-	៤.១៧០	១.០៣៦.១៩១
សំវិធានធនខាតបង់ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	(៧១)	-	-	(៧១)	(១៧.៧១៩)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣				
	ជំណាក់កាលទី១	ជំណាក់កាលទី២	ជំណាក់កាលទី៣	សរុប	
	លានរៀល	លានរៀល	លានរៀល	លានរៀល	ដុល្លារអាមេរិក
តម្លៃយោងដុល គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	៨.២៩២	-	-	៨.២៩២	២.០១៤.២៣៩
<i>ការផ្លាស់ប្តូរនៃតម្លៃយោងដុល</i>					
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានបង្កើត ឬទិញ	(៤.០៦០)	-	-	(៤.០៦០)	(៩៨៧.៩៣១)
ទ្រព្យសកម្មហិរញ្ញវត្ថុដែលឈប់ទទួលស្គាល់	-	-	-	-	-
ការប្តូររូបិយប័ណ្ណបរទេស និងបម្រែបម្រួលផ្សេងៗ	-	-	-	-	៩.៧៣៣
តម្លៃយោងដុល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៤.២៣២	-	-	៤.២៣២	១.០៣៦.០៤១
សំវិធានធនខាតបង់ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	(៨៦)	-	-	(៨៦)	(២១.០៣៦)

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

ជ) ការវិភាគគុណភាពឥណទាន (ត)

តារាងខាងក្រោមវិភាគបម្រែបម្រួលខាតសំវិធានធនក្នុងអំឡុងឆ្នាំក្នុងមួយថ្នាក់នៃទ្រព្យសកម្ម។

ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	លានរៀល	លានរៀល	លានរៀល	លានរៀល	ដុល្លារអាមេរិក
តម្លៃយោងដុល គិតត្រឹមថ្ងៃទី១					
ខែមករា ឆ្នាំ២០២៤	៤១	៨១	៦.១៥៨	៦.២៨០	១.៥៣៧.២១៧
<i>ការផ្លាស់ប្តូរនៃតម្លៃយោងដុល</i>	-	-	-	-	-
- ការផ្ទេរទៅដំណាក់កាលទី១	១៧	(៥)	(១២)	-	-
- ការផ្ទេរទៅដំណាក់កាលទី២	-	២	(២)	-	-
- ការផ្ទេរទៅដំណាក់កាលទី៣	(១០)	(៦៧)	៧៧	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានបង្កើត					
បូទីញ	២.៦៩៥	៣៨	២.០៥២	៤.៧៨៥	១.១៧៥.៤៨៦
ទ្រព្យសកម្មហិរញ្ញវត្ថុដែលឈប់ទទួល					
ស្គាល់	(២១)	(៩)	(៥.៧៧៩)	(៥.៨០៩)	(១.៤២៦.៨៨០)
ការប្តូររូបិយប័ណ្ណបរទេស និងបម្រែបម្រួលផ្សេងៗ	-	-	-	-	២០.០៤២
តម្លៃយោងដុល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	២.៧២២	៤០	២.៤៩៤	៥.២៥៦	១.៣០៩.៨៦៥
សំវិធានធនខាតបង់ គិតត្រឹម					
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	(១)	(៩)	(១.៥៤៤)	(១.៥៥៤)	(៣៨៦.១៦១)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	លានរៀល	លានរៀល	លានរៀល	លានរៀល	ដុល្លារអាមេរិក
តម្លៃយោងដុល គិតត្រឹមថ្ងៃទី០១					
ខែមករា ឆ្នាំ២០២៣	៥៨	១១៨	៤.៥៥១	៤.៧២៧	១.១៤៨.២៧៣
<i>ការផ្លាស់ប្តូរនៃតម្លៃយោងដុល</i>					
- ការផ្ទេរទៅដំណាក់កាលទី១	៣	(១)	(២)	-	-
- ការផ្ទេរទៅដំណាក់កាលទី២	-	-	-	-	-
- ការផ្ទេរទៅដំណាក់កាលទី៣	(១៤)	(៤៣)	៥៧	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានបង្កើត					
បូទីញ	៣៣	៨០	៦.៤៥៣	៦.៥៦៦	១.៥៩៧.៤៨៤
ទ្រព្យសកម្មហិរញ្ញវត្ថុដែលឈប់ទទួល					
ស្គាល់	(៣៩)	(៧៣)	(៤.៩០១)	(៥.០១៣)	(១.២១៩.៨៤៦)
ការប្តូររូបិយប័ណ្ណបរទេស និងបម្រែបម្រួលផ្សេងៗ	-	-	-	-	១១.៣០៦
តម្លៃយោងដុល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៤១	៨១	៦.១៥៨	៦.២៨០	១.៥៣៧.២១៧
សំវិធានធនខាតបង់ គិតត្រឹម					
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	(២)	(៤៣)	(៤.៩៨៤)	(៥.០២៩)	(១.២៣១.០០៩)

គ្រឹះស្ថានទីក្រុងហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

ជ) ការវិភាគគុណភាពឥណទាន (ត)

សំវិធានធនខាតបង់ - សមតុល្យនៅធនាគារផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	លានរៀល	លានរៀល	លានរៀល	លានរៀល	ដុល្លារអាមេរិក
សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី០១					
ខែមករា ឆ្នាំ២០២៤	១.០៨៥	-	-	១.០៨៥	២៦៥.៤៩១
<i>ការផ្លាស់ប្តូរនៃសំវិធានធនខាតបង់</i>					
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបាន					
បង្កើត	៧៨	-	-	៧៨	១៩.៤២៣
ទ្រព្យសកម្មហិរញ្ញវត្ថុដែលឈប់ទទួល					
ស្គាល់	(៨២៦)	-	-	(៨២៦)	(២០២.៩២៣)
ការប្តូររូបិយប័ណ្ណបរទេស និង					
បម្រែបម្រួលផ្សេងៗ	-	-	-	-	១.៨៥៩
សំវិធានធនខាតបង់ គិតត្រឹមថ្ងៃទី៣១					
ខែធ្នូ ឆ្នាំ២០២៤	៣៣៧	-	-	៣៣៧	៨៣.៤៥០

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	លានរៀល	លានរៀល	លានរៀល	លានរៀល	ដុល្លារអាមេរិក
សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី០១					
ខែមករា ឆ្នាំ២០២៣	២៩០	-	-	២៩០	៧០.៥៥៣
<i>ការផ្លាស់ប្តូរនៃសំវិធានធនខាតបង់</i>					
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបាន					
បង្កើត	៨១៧	-	-	៨១៧	១៩៨.៧៦៤
ទ្រព្យសកម្មហិរញ្ញវត្ថុដែលឈប់ទទួល					
ស្គាល់	(២២)	-	-	(២២)	(៥.៥៦១)
ការប្តូររូបិយប័ណ្ណបរទេស និង					
បម្រែបម្រួលផ្សេងៗ	-	-	-	-	១.៧៣៥
សំវិធានធនខាតបង់ គិតត្រឹមថ្ងៃទី៣១					
ខែធ្នូ ឆ្នាំ២០២៣	១.០៨៥	-	-	១.០៨៥	២៦៥.៤៩១

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

ជ) ការវិភាគគុណភាពឥណទាន (ត)

សំវិធានធនខាតបង់ - ឥណទានដល់អតិថិជនគិតតាមថ្លៃដើមដករំលស់

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	លានរៀល	លានរៀល	លានរៀល	លានរៀល	ដុល្លារអាមេរិក
សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	១២.០៨១	៣២.៤១០	៨១.៣១៣	១២៥.៨០៤	៣០.៧៩៦.៥៨៣
<i>ការផ្លាស់ប្តូរនៃសំវិធានធនខាតបង់</i>					
- ការផ្ទេរទៅដំណាក់កាលទី១	២៦.០៤៦	(២១.១៨៣)	(៤.៨៦៣)	-	-
- ការផ្ទេរទៅដំណាក់កាលទី២	(៨៨)	២៩២	(២០៤)	-	-
- ការផ្ទេរទៅដំណាក់កាលទី៣	(៣៣៤)	(៥.៥៩៨)	៥.៩៣២	-	-
ការវាស់វែងឡើងវិញនៃសំវិធានធនខាតបង់					
សុទ្ធ	(២៤.០៥៣)	២.០០៩	៦៣.៥៣៩	៤១.៤៩៥	១០.១៩២.៩២៤
ជម្រះចេញពីបញ្ជី	(៩)	(៤៨)	(៦០.៧៩១)	(៦០.៨៤៨)	(១៤.៩៤៦.៦២៤)
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានបង្កើត	១៤.៥៧៦	២.៦៤១	១០.១៨៧	២៧.៤០៤	៦.៧៣១.៣៦៥
ទ្រព្យសកម្មហិរញ្ញវត្ថុដែលឈប់ទទួលស្គាល់	(៣.៥៧២)	(៤.៩១៦)	(៥.៧៦៣)	(១៤.២៥១)	(៣.៥០០.៧៧២)
ការប្តូររូបិយប័ណ្ណបរទេស និងបម្រែបម្រួល ផ្សេងៗ	-	-	-	-	៤៤១.៦៧២
សំវិធានធនខាតបង់ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	២៤.៦៤៧	៥.៦០៧	៨៩.៣៥០	១១៩.៦០៤	២៩.៧១៥.១៤៨

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	លានរៀល	លានរៀល	លានរៀល	លានរៀល	ដុល្លារអាមេរិក
សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	២៣.៥២០	១៣.១៩៨	៦០.៧០៩	៩៧.៤២៧	២៣.៦៦៤.៥២១
<i>ការផ្លាស់ប្តូរនៃសំវិធានធនខាតបង់</i>					
- ការផ្ទេរទៅដំណាក់កាលទី១	១.៥៩៧	(១.០២៥)	(៥៧២)	-	-
- ការផ្ទេរទៅដំណាក់កាលទី២	(២១៧)	២៤០	(២៣)	-	-
- ការផ្ទេរទៅដំណាក់កាលទី៣	(១.២១២)	(៧.៦៤០)	៨.៨៥២	-	-
ការវាស់វែងឡើងវិញនៃសំវិធានធនខាតបង់					
សុទ្ធ	(៨.៣៣២)	២.១៨១	៤០.២២២	៣៤.០៧១	៨.២៨៩.៥៦៨
ជម្រះចេញពីបញ្ជី	(៩១)	(១.១០២)	(៣៧.១២១)	(៣៨.៣១៤)	(៩.៣២១.៧២៩)
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានបង្កើត	៦.៩៤៣	២៩.៨៣៨	៧.៤៤២	៤៤.២២៣	១០.៧៥៩.៥៩៧
ទ្រព្យសកម្មហិរញ្ញវត្ថុដែលឈប់ទទួលស្គាល់	(១០.១២៧)	(៣.២៨០)	១.៨០៤	(១១.៦០៣)	(២.៨២៣.០០៦)
ការប្តូររូបិយប័ណ្ណបរទេស និងបម្រែបម្រួល ផ្សេងៗ	-	-	-	-	២២៧.៦៣២
សំវិធានធនខាតបង់ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	១២.០៨១	៣២.៤១០	៨១.៣១៣	១២៥.៨០៤	៣០.៧៩៦.៥៨៣

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

ជ) ការវិភាគគុណភាពឥណទាន (ត)

សំវិធានធនខាតបង់ - មូលបត្របំណុលវាស់វែងតាមថ្លៃដើមដករំលស់

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	លានរៀល	លានរៀល	លានរៀល	លានរៀល	ដុល្លារអាមេរិក
សំវិធានធនខាតបង់ គិតត្រឹមថ្ងៃទី០១					
ខែមករា ឆ្នាំ២០២៤	៨៦	-	-	៨៦	២១.០៣៦
<i>ការផ្លាស់ប្តូរនៃសំវិធានធនខាតបង់</i>					
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបាន					
បង្កើត	(១៥)	-	-	(១៥)	(៣.៥៥៥)
ការប្តូររូបិយប័ណ្ណបរទេស និង					
បម្រែបម្រួលផ្សេងៗ	-	-	-	-	២៣៨
សំវិធានធនខាតបង់ គិតត្រឹម					
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៧១	-	-	៧១	១៧.៧១៩

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	លានរៀល	លានរៀល	លានរៀល	លានរៀល	ដុល្លារអាមេរិក
សំវិធានធនខាតបង់ គិតត្រឹមថ្ងៃទី០១					
ខែមករា ឆ្នាំ២០២៣	១៣១	-	-	១៣១	៣១.៧១៧
<i>ការផ្លាស់ប្តូរនៃសំវិធានធនខាតបង់</i>					
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបាន					
បង្កើត	(៤៥)	-	-	(៤៥)	(១០.៨៦៣)
ការប្តូររូបិយប័ណ្ណបរទេស និង					
បម្រែបម្រួលផ្សេងៗ	-	-	-	-	១៨២
សំវិធានធនខាតបង់ គិតត្រឹម					
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៨៦	-	-	៨៦	២១.០៣៦

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.១ ហានិភ័យឥណទាន (ត)

ជ) ការវិភាគគុណភាពឥណទាន (ត)
សំវិធានធនខាតបង់ - ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	លានរៀល	លានរៀល	លានរៀល	លានរៀល	ដុល្លារអាមេរិក
សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	២	៥៣	៥.៩៨៥	៥.០២៩	១.២៣១.០០៩
ការផ្លាស់ប្តូរនៃសំវិធានធនខាតបង់					
- ការផ្ទេរទៅដំណាក់កាលទី១	១០	(៣)	(៧)	-	-
- ការផ្ទេរទៅដំណាក់កាលទី២	-	១	(១)	-	-
- ការផ្ទេរទៅដំណាក់កាលទី៣	(១)	(៣៦)	៣៧	-	-
ការវាស់វែងឡើងវិញនៃសំវិធានធនខាតបង់					
សុទ្ធ	(៩)	៧	៣.៩៩៨	៣.៩៩៦	៩៧១.៧៨១
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានបង្កើត	-	១	៣៣	៣៤	៨.៥៦៩
ទ្រព្យសកម្មហិរញ្ញវត្ថុដែលឈប់ទទួលស្គាល់	(១)	(៤)	(៧.៥៦០)	(៧.៥៦៥)	(១.៨៣៣.៧៩៦)
ការប្តូររូបិយប័ណ្ណបរទេសនិងបម្រែបម្រួលផ្សេងៗ	-	-	-	-	៨.៥៩៨
សំវិធានធនខាតបង់ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	១	៩	១.៥៥៤	១.៥៥៤	៣៨៦.១៦១

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	លានរៀល	លានរៀល	លានរៀល	លានរៀល	ដុល្លារអាមេរិក
សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	៥	៥៩	៣.៥១៨	៣.៥៨២	៨៦៩.៨០៦
ការផ្លាស់ប្តូរនៃសំវិធានធនខាតបង់					
- ការផ្ទេរទៅដំណាក់កាលទី១	២	(១)	(១)	-	-
- ការផ្ទេរទៅដំណាក់កាលទី២	-	-	-	-	-
- ការផ្ទេរទៅដំណាក់កាលទី៣	(១)	(២១)	២២	-	-
ការវាស់វែងឡើងវិញនៃសំវិធានធនខាតបង់					
សុទ្ធ	-	៥០	៥.០៩២	៥.១៤២	១.០០៥.៤០២
ជម្រះចេញពីបញ្ជី	-	៣	២៣៧	២៤០	៥៨.២៧២
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានបង្កើត	(៣)	(៣៧)	(២.៨៨៥)	(៣.២២៥)	(៧១១.៤៣៩)
ទ្រព្យសកម្មហិរញ្ញវត្ថុដែលឈប់ទទួលស្គាល់	-	-	-	-	-
ការប្តូររូបិយប័ណ្ណបរទេសនិងបម្រែបម្រួលផ្សេងៗ	-	-	-	-	៨.៩៦៨
សំវិធានធនខាតបង់ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	២	៥៣	៥.៩៨៥	៥.០២៩	១.២៣១.០០៩

ឈ) រក្សាបញ្ជីរក្សាទុកជាទ្រព្យធានា និងការពង្រឹងឥណទានផ្សេងទៀត

ក្រុមហ៊ុនកាន់កាប់ទ្រព្យបញ្ចាំជាលំនៅដ្ឋានសម្រាប់ឥណទានភាគច្រើន ហើយទ្រព្យបញ្ចាំរួមមានដីធ្លី ផ្ទះ អគារ និងអចលនវត្ថុផ្សេងៗទៀត។ គោលការណ៍របស់ក្រុមហ៊ុន គឺផ្តល់មូលនិធិរហូតដល់ ៧០% នៃតម្លៃរបស់ទ្រព្យបញ្ចាំ។ មិនមានការផ្លាស់ប្តូរនៅក្នុងគោលការណ៍បញ្ចាំរបស់ក្រុមហ៊ុនក្នុងអំឡុងឆ្នាំនោះទេ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.២ ហានិភ័យទីផ្សារ

ក្រុមហ៊ុនប្រឈមនឹងហានិភ័យទីផ្សារ ដែលជាហានិភ័យធ្វើឱ្យតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នាពេល
អនាគតរបស់ឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួល ដោយសារតែការប្រែប្រួលតម្លៃក្នុងទីផ្សារ។ ហានិភ័យ
ទីផ្សារកើតឡើងពី អត្រាការប្រាក់បើកចំហ និងរូបិយប័ណ្ណ និងផលិតផលមូលធនដែលទាំងអស់នេះត្រូវ
ប្រឈមនឹងបម្រែបម្រួលទីផ្សារទូទៅ និងជាក់លាក់ និងជាបម្រែបម្រួលក្នុងកម្រិតអស្ថិរភាពនៃអត្រាទីផ្សារ ឬ
តម្លៃទីផ្សារដូចជា អត្រាការប្រាក់ គម្លាតឥណទាន អត្រាប្តូររូបិយប័ណ្ណបរទេស និងតម្លៃមូលធន។

(i) ការគ្រប់គ្រងហានិភ័យទីផ្សារ

គោលបំណងនៃហានិភ័យនៃទីផ្សាររបស់ក្រុមហ៊ុន គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យការប្រឈមនឹងហានិភ័យ
ទីផ្សារដើម្បីបង្កើនផលចំណេញលើហានិភ័យ ស្របពេលធ្វើឱ្យប្រាកដថាមានលទ្ធភាពសងបំណុល ។

ទន្ទឹមនឹងហានិភ័យសន្ទនីយភាពនេះ ALCO ទទួលខុសត្រូវក្នុងការធ្វើឱ្យប្រាកដនូវការគ្រប់គ្រងប្រកបដោយ
ប្រសិទ្ធភាពនូវហានិភ័យទីផ្សារទូទាំងក្រុមហ៊ុន។ កម្រិតជាក់លាក់នៃសិទ្ធិ និងការទទួលខុសត្រូវទាក់ទងនឹង
ការគ្រប់គ្រងហានិភ័យទីផ្សារត្រូវបានចាត់តាំងឱ្យគណៈកម្មាធិការហានិភ័យទីផ្សារតាមការសម្រប។

សកម្មភាពគ្រប់គ្រងហានិភ័យទីផ្សារសំខាន់ៗគឺ៖

- ការកំណត់អត្តសញ្ញាណហានិភ័យទីផ្សារសំខាន់ៗ និងកត្តាជំរុញរបស់វា
- ការវាស់វែងឯករាជ្យ និងវាយតម្លៃលើហានិភ័យទីផ្សារសំខាន់ៗ និងកត្តាជំរុញរបស់វា
- ការប្រើប្រាស់លទ្ធផល និងការប៉ាន់ស្មានជាមូលដ្ឋានសម្រាប់ការគ្រប់គ្រងហានិភ័យ/ផលទទួលបាន
មកវិញរបស់ក្រុមហ៊ុន និង
- តាមដានហានិភ័យនិងការវាយការណ៍អំពីបញ្ហាទាំងនោះ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.២ ហានិភ័យទីផ្សារ (ត)

(i) ការគ្រប់គ្រងហានិភ័យទីផ្សារ (ត)

ក្រុមហ៊ុនប្រើឧបករណ៍បរិមាណ និងគុណភាពជាច្រើន ដើម្បីគ្រប់គ្រង និងតាមដានហានិភ័យទីផ្សារ។ ដែនកំណត់បរិមាណសម្រាប់តម្លៃសមស្រប និងវេទនាភាពនៃប្រាក់ចំណូលសុទ្ធ ការធ្វើស្រេសស្តុកស្តុកការវិភាគសេណារីយ៉ូ និងសមាមាត្រលើដើមទុនសេដ្ឋកិច្ចត្រូវបានប្រើដើម្បីពង្រឹងចំណាត់ហានិភ័យទីផ្សាររបស់ក្រុមហ៊ុន។ កត្តាបរិមាណ និងគុណភាពដែលកំណត់ហានិភ័យតម្លៃទីផ្សារ ត្រូវបានកំណត់ដោយគណៈគ្រប់គ្រង ALCO ដោយយោងទៅលើការគ្រប់គ្រងមូលធនសេដ្ឋកិច្ចរបស់ក្រុមហ៊ុន។ ផ្អែកលើការវិភាគគុណភាពនិង សមាមាត្របរិមាណ មុខងារហានិភ័យទីផ្សារកំណត់ហានិភ័យនាពេលអនាគតរំពឹងទុកដោយសហការជាមួយមុខងារហិរញ្ញវត្ថុ ការបាត់បង់ហិរញ្ញវត្ថុសក្តានុពល និងកំណត់សំណើសម្រាប់សកម្មភាពបន្ថែមទៀត ដែលត្រូវបានពិភាក្សាជាមួយអង្គភាពទីផ្សារ។ ការផ្តោតលើហានិភ័យត្រូវបានដាក់កំហិតដោយផ្ទាល់ជាមួយនឹងដែនកំណត់ជាក់លាក់ ឬត្រូវបានរៀបចំដោយប្រយោល ដោយប្រើចនាសម្ព័ន្ធដែនកំណត់ដូចបានពិពណ៌នាខាងលើ។ របាយការណ៍ហានិភ័យទីផ្សារដែលឆ្លុះបញ្ចាំងពីហានិភ័យរបស់ក្រុមហ៊ុន ការផ្តោតលើហានិភ័យលទ្ធផលស្រេសស្តុកស្តុក ត្រូវបានពិនិត្យឡើងវិញជារៀងរាល់ថ្ងៃ។ សកម្មភាពសមស្របត្រូវបានធ្វើឡើងនៅពេលចាំបាច់ រួមទាំងការពិនិត្យឡើងវិញនូវគោលនយោបាយគ្រប់គ្រងហានិភ័យទីផ្សារ និងដែនកំណត់ដែលពាក់ព័ន្ធដើម្បីធានាថាគោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារត្រូវបានឆ្លើយតប។

ក្រុមហ៊ុនក៏អាចធ្វើការដោះដូររូបិយប័ណ្ណ ដើម្បីគ្រប់គ្រងការប្រឈមនឹងហានិភ័យរូបិយប័ណ្ណបរទេសរបស់ខ្លួន។

ការប្រឈមមុខរបស់ក្រុមហ៊ុនចំពោះហានិភ័យទីផ្សារទាក់ទងទៅ នឹងផលប៉ះពាល់ដែលមិនមែនជួញដូរ។

មិនមានការផ្លាស់ប្តូរទៅ លើការប្រឈមរបស់ក្រុមហ៊ុនចំពោះហានិភ័យទីផ្សារ ឬលក្ខណៈដែលហានិភ័យទាំងនេះត្រូវបានគ្រប់គ្រង និងវាស់វែងទេ។

(ii) ហានិភ័យប្តូររូបិយប័ណ្ណបរទេស

ក្រុមហ៊ុនធ្វើអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា និង ធ្វើប្រតិបត្តិការរូបិយប័ណ្ណជាប្រាក់ដុល្លារអាមេរិករៀលខ្មែរ (“រៀល”) និង បាតថៃ (“បាត”)។ ហានិភ័យប្តូររូបិយប័ណ្ណបរទេស កើតឡើងពីប្រតិបត្តិការពាណិជ្ជកម្មអនាគត និងការទទួលស្គាល់ទ្រព្យសកម្ម និងបំណុលដែលជារូបិយប័ណ្ណមួយ ដែលមិនមែនជារូបិយប័ណ្ណគោលរបស់ក្រុមហ៊ុន។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.២ ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យប្តូររូបិយប័ណ្ណបរទេស (ត)

សមតុល្យទ្រព្យសកម្ម និងបំណុលរូបិយវត្ថុដែលកំណត់ក្នុងរូបិយប័ណ្ណដើមផ្សេងគ្នា មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				
	រៀល	ដុល្លារអាមេរិក	បាត	សរុប	សរុប
	លានរៀល	លានរៀល	លានរៀល	លានរៀល	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ					
សាច់ប្រាក់ក្នុងដៃ	៤៦.៤៦៤	៤៤.៤០០	៧.៩៧៨	៩៨.៨៤២	២៤.៥៥៧.០០៨
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	១៩.៥៦១	១៣៣.៣៤៦	-	១៥២.៩០៧	៣៧.៩៨៩.៣៥៧
សមតុល្យនៅធនាគារផ្សេងៗ (*)	៣២.៦៥៧	១១៣.១៤៨	-	១៤៥.៨០៥	៣៦.២២៤.៩៤៤
ឥណទានផ្តល់ដល់អតិថិជន (*)	១.១១៦.១៥១	១.២០៥.៥៩៧	១៩.៤២៦	២.៣៤១.១៧៤	៥៨១.៦៥៨.៣២២
មូលបត្របំណុលវាស់វែងតាមថ្លៃដើមដករំលស់(*)	-	៤.១៧១	-	៤.១៧១	១.០៣៦.១៩១
ការវិនិយោគតាមវិធីសាស្ត្រមូលធន, សុទ្ធ	-	១.៦៤៨	-	១.៦៤៨	៤០៩.៤៦៤
ទ្រព្យសកម្មផ្សេងៗ (*)	៩២២	៤.៤១៣	២២	៥.៣៥៧	១.៣៣០.៨៦៤
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១.២១៥.៧៥៥	១.៥០៦.៧២៣	២៧.៤២៦	២.៧៤៩.៩០៤	៦៨៣.២០៦.១៥០
បំណុលហិរញ្ញវត្ថុ					
ប្រាក់បញ្ញើរបស់អតិថិជន	៣៦១.៧៥៤	៩៥៥.០៦៤	៤.៩៩៦	១.៣១១.៨១៤	៣២៥.៩១៦.៥៩៦
ប្រាក់បញ្ញើរបស់ស្ថាប័នផ្សេងៗ	១៤.៤១៣	៥៤.៨២១	១.០៧២	៧០.៣០៦	១៧.៤៦៧.៣៨៣
បំណុលភក្តីសន្យា	-	២៧.៥៨៤	-	២៧.៥៨៤	៦.៨៥៣.១៨៨
ប្រាក់កម្ចី	៣០៩.៣៤៥	៤៦៦.៦៧៧	-	៧៧៦.០២២	១៩២.៨០០.៥៣៥
អនុបំណុល	-	៧៥.១៦២	-	៧៥.១៦២	១៨.៦៧៣.៨៥៤
បំណុលហិរញ្ញវត្ថុសរុប	៦៨៥.៥១២	១.៥២៩.៣០៨	៦.០៦៨	២.២៦០.៨៨៨	៥៦១.៧១១.៥៥៦

(*) សមតុល្យមិនរួមបញ្ចូលសំវិធានធនខាតបង់ គិតត្រឹមការិយបរិច្ឆេទរាយការណ៍។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.២ ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យប្តូររូបិយប័ណ្ណបរទេស (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣				
	រៀល	ដុល្លារអាមេរិក	បាត	សរុប	សរុប
	លានរៀល	លានរៀល	លានរៀល	លានរៀល	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ					
សាច់ប្រាក់ក្នុងដៃ	៤៥.៩៦៨	៤៨.៤៧៤	១៩.៨៤១	១១៤.២៨៣	២៧.៩៧៦.៣៦៥
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៨៣.៥៤១	៣៦.៦០៧	-	១២០.១៤៨	២៩.៤១១.៨៦៦
សមតុល្យនៅធនាគារផ្សេងៗ (*)	៣៧.២៤៤	២១០.៧២៣	-	២៤៧.៩៦៧	៦០.៧០១.៧៩៥
ឥណទានផ្តល់ដល់អតិថិជន (*)	១.១៦៧.៨៨១	១.១៧៦.០០៧	៤៥.៩៥៩	២.៣៨៩.៨៤៧	៥៨៥.០២៩.៨១៦
មូលបត្របំណុលវាស់វែងតាមថ្លៃដើមដករំលស់ (*)	-	៤.២៣២	-	៤.២៣២	១.០៣៦.០៤០
	-	-	-	-	-
ទ្រព្យសកម្មផ្សេងៗ (*)	៣.៩៣៨	៣.៩៣២	១៣២	៨.០០២	១.៩៥៩.០០៤
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១.៣៣៨.៥៧២	១.៤៧៩.៩៧៥	៦៥.៩៣២	២.៨៨៤.៤៧៩	៧០៦.១១៤.៨៨៦
បំណុលហិរញ្ញវត្ថុ					
ប្រាក់បញ្ញើរបស់អតិថិជន	៣៣៦.៣៧៦	៧៥៩.៣០៦	២៣.១៦១	១.១១៨.៨៤៣	២៧៣.៨៩០.៦៦៦
ប្រាក់បញ្ញើរបស់ស្ថាប័នផ្សេងៗ	២.០៨៨	៣០.៥៩៧	១.២៣១	៣៣.៩១៦	៨.៣០២.៦៤៦
បំណុលភតិសន្យា	-	៣១.២៦១	-	៣១.២៦១	៧.៦៥២.៥៦៦
ប្រាក់កម្ចី	៣៩៧.៨៨៥	៧៤៩.៩៨៨	២៥.៧៣៣	១.១៧៣.៦០៦	២៨៧.២៩៦.៥១៨
អនុបំណុល	-	៥៧.៤៤១	-	៥៧.៤៤១	១៤.០៦១.៤១៨
បំណុលហិរញ្ញវត្ថុសរុប	៧៣៦.៣៤៩	១.៦២៨.៥៩៣	៥០.១២៥	២.៤១៥.០៦៧	៥៩១.២០៣.៨១៤

(*) សមតុល្យមិនរួមបញ្ចូលសំវិធានធនខាតបង់ គិតត្រឹមការិយបរិច្ឆេទរាយការណ៍។

គ្រឹះស្ថានវិទ្យាបច្ចេកទេស អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.២ ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យប្តូររូបិយប័ណ្ណ (ត)

ផលប៉ះពាល់ពីការប្រែប្រួល

ក្រុមហ៊ុនមានហានិភ័យ ជាចម្បងបណ្តាលមកពី បម្រែបម្រួលអត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល។ ភាពប្រែប្រួលនៃចំណេញ-ខាត ចំពោះបម្រែបម្រួលអត្រាប្តូរប្រាក់ ភាគច្រើនកើតមកពីឧបករណ៍ហិរញ្ញវត្ថុជា ប្រាក់ដុល្លារអាមេរិក និងផលប៉ះពាល់លើធាតុផ្សេងៗនៃមូលធនកើតឡើងពីការប្តូររូបិយប័ណ្ណ ត្រូវ បានទទួលស្គាល់នៅក្នុងចំណូលលម្អិតផ្សេងៗ។

ក្រុមហ៊ុនធ្វើការវិភាគផលប៉ះពាល់នៃការប្រែប្រួល ដើម្បីវាយតម្លៃផលប៉ះពាល់ក្នុងចំណេញ-ខាត និង មូលធន នៃការប្រែប្រួលដែលអាចកើតមានឡើងយ៉ាងសមហេតុផលនៅក្នុងអត្រាប្តូរប្រាក់។ ក្រុមហ៊ុនបាន ចាត់ទុកបម្រែបម្រួលដែលសមហេតុផលនៃអត្រាប្តូរប្រាក់រៀល/ដុល្លារអាមេរិក តាមអត្រា ១% ហើយ លទ្ធផលនៃការវិភាគផលប៉ះពាល់នៃការប្រែប្រួល មានដូចខាងក្រោម៖

	ផលប៉ះពាល់លើ ប្រាក់ចំណេញ		ផលប៉ះពាល់លើមូលធន	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				
អត្រាប្តូរប្រាក់រៀល-ប្រាក់ដុល្លារអាមេរិក +១%	(១៧០)	(៦៤.០៣៤)	-	(១.៣២៥.៦១៩)
អត្រាប្តូរប្រាក់រៀល-ប្រាក់ដុល្លារអាមេរិក - ១%	១៧០	៦៤.៤៧៤	-	១.៣៥២.៤០០
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣				
អត្រាប្តូរប្រាក់រៀល-ប្រាក់ដុល្លារអាមេរិក +១%	(៤.៥២៧)	(៩៩៩.៩១៥)	-	(១.១២៦.២៩៦)
អត្រាប្តូរប្រាក់រៀល-ប្រាក់ដុល្លារអាមេរិក - ១%	៤.៥២៧	១.០២០.១១៥	-	១.១៤៩.០៥០

ហានិភ័យរបស់ក្រុមហ៊ុនទៅនឹងបម្រែបម្រួលការប្តូររូបិយប័ណ្ណផ្សេងៗមិនមែនជាសារវន្ត។

ការដោះដូររូបិយប័ណ្ណ និងកិច្ចសន្យាសនាពេលអនាគត

ក្រុមហ៊ុនមានកិច្ចសន្យាដោះដូររូបិយប័ណ្ណបរទេសសនាពេលអនាគតចំនួន២ (២០២៣៖ ១កិច្ចសន្យាដោះដូរ) ជាមួយធនាគារពាណិជ្ជមួយចំនួន គិតត្រឹមថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៤ ក្នុងការប្តូរទឹកប្រាក់ចំនួន ២.៥០០.០០០ ដុល្លារអាមេរិក ជាមួយរូបិយប័ណ្ណបាត ដើម្បីគ្រប់គ្រងហានិភ័យប្តូររូបិយប័ណ្ណបរទេស ដែលមានកាលកំណត់ ៦ខែ។ ដោយគណៈគ្រប់គ្រងបានពិនិត្យថាការប្រឈមមុខនឹងហានិភ័យប្តូររូបិយប័ណ្ណមានកម្រិតតិចតួច ដូច្នេះគ្មានការបង្ហាញការវិភាគនៃវេទនាភាពសម្រាប់ហានិភ័យប្តូររូបិយប័ណ្ណទេ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.២ ហានិភ័យទីផ្សារ (ត)

(iii) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុនឹងប្រែប្រួលដោយសារតែការផ្លាស់ប្តូរអត្រាការប្រាក់ទីផ្សារ។ ហានិភ័យអត្រាការប្រាក់តម្លៃសមស្រប គឺជាហានិភ័យដែលតម្លៃឧបករណ៍ហិរញ្ញវត្ថុនឹងប្រែប្រួល ដោយសារតែការផ្លាស់ប្តូរអត្រាការប្រាក់ទីផ្សារ។ កម្រិតការប្រាក់អាចនឹងកើនឡើងដោយសារលទ្ធផលនៃការផ្លាស់ប្តូរ ហើយអាចកាត់បន្ថយការខាតបង់ក្នុងករណីដែលបម្រែបម្រួលមិននឹកស្មានដល់កើតឡើង។ ការគ្រប់គ្រងរបស់ក្រុមហ៊ុន នៅដំណាក់កាលនេះមិនមានគោលនយោបាយកំណត់ កំរិតនៃភាពមិនត្រូវគ្នានៃការកំណត់អត្រាការប្រាក់ឡើងវិញដែលអាចត្រូវបានអនុវត្តទោះជាយ៉ាងណា គណៈគ្រប់គ្រងត្រួតពិនិត្យជាទៀងទាត់ នូវភាពមិនស៊ីគ្នា។

ហានិភ័យអត្រាការប្រាក់កើតឡើងពីលទ្ធភាពដែលការផ្លាស់ប្តូរអត្រាការប្រាក់ នឹងជះឥទ្ធិពលដល់ប្រាក់ចំណេញនាពេលអនាគត ឬតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ។ ក្រុមហ៊ុនត្រូវប្រឈមនឹងហានិភ័យអត្រាការប្រាក់ដែលបណ្តាលមកពីភាពមិនស៊ីគ្នានៃការកំណត់អត្រាការប្រាក់ឡើងវិញនៃទ្រព្យសកម្ម និងបំណុល។ ក្រុមហ៊ុនគ្រប់គ្រងហានិភ័យនេះដោយផ្អែកលើការកំណត់តម្លៃឡើងវិញនៃទ្រព្យសកម្ម និងបំណុលតាមរយៈយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ។

គ្រឹះស្ថានបរិក្ខេបប្រចាំឆ្នាំ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.២ ហានិភ័យទីផ្សារ (ត)

(iii) ហានិភ័យអត្រាការប្រាក់ (ត)

ខាងក្រោមនេះគឺជាសេចក្តីសង្ខេបនៃជំហានគម្លាតអត្រាការប្រាក់របស់ក្រុមហ៊ុនលើផលប៉ះពាល់ត្រឹមត្រូវនៃផ្ទៃដីរដ្ឋ។ តារាងគម្លាតការប្តូរតម្លៃការប្រាក់វិភាគលើភាពមិនស៊ីគ្នានៃអត្រាការប្រាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើកាលបរិច្ឆេទដល់កាលកំណត់។

	រហូតដល់១ ខែ	>១ ដល់ ៣ខែ	>៣ ដល់ ១២ខែ	>១ ដល់ ៥ឆ្នាំ	លើស ៥ឆ្នាំ	ពុំមានការប្រាក់	សរុប
	លានរៀល	លានរៀល	លានរៀល	លានរៀល	លានរៀល	លានរៀល	លានរៀល
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៩៨.៨៤២	៩៨.៨៤២
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៣.០០៣	-	៤០១	-	-	១៤៩.៥០៣	១៥២.៩០៧
សមតុល្យនៅធនាគារ (*)	១៤៥.៨០៥	-	-	-	-	-	១៤៥.៨០៥
ឥណទានផ្តល់ដល់អតិថិជន (*)	៦៧.០១១	៦៣.៣៣០	២៧៨.១៧១	១.៣៨៨.៣០៨	៥៤៤.៣៥៤	-	២.៣៨១.១៧៤
មូលបត្របំណុលវាស់វែងតាមថ្លៃដើមដករំលស់ (*)	-	-	-	៤.១៧១	-	-	៤.១៧១
ការវិនិយោគតាមវិធីសាស្ត្រមូលធន, សុទ្ធ	-	-	-	-	១.៦៤៨	-	១.៦៤៨
ទ្រព្យសកម្មផ្សេងៗ (*)	១.៥៣៦	៩០	២៦១	៦០៨	១១៥	២.៧៤៦	៥.៣៥៦
	២១៧.៣៥៥	៦៣.៤២០	២៧៨.៨៣៣	១.៣៩៣.០៨៧	៥៤៦.១១៧	២៥១.០៩១	២.៧៤៩.៩០៣
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់អតិថិជន	៤៣០.៩៩៨	៩៤.៥៧៩	៤៨៤.៨៤៧	៣០១.២៣៣	១៥៧	-	១.៣១១.៨១៤
ប្រាក់បញ្ញើរបស់ស្ថាប័នផ្សេងៗ	៣៣.២០៦	២.០១៧	៥.៣១៩	២៩.៧៤០	២៤	-	៧០.៣០៦
បំណុលភក្តីសន្យា	-	-	-	-	-	២៧.៥៨៤	២៧.៥៨៤
ប្រាក់កម្ចី	១.៨០៩	៤៤៨.៨៥៦	២២៥.៩៦៤	៨៨.៩៦៩	១០.៤២៤	-	៧៧៦.០២២
អនុបំណុល	-	-	៥.៥៩៧	៣៧.៥៨១	៣១.៩៨៤	-	៧៥.១៦២
	៤៦៦.០១៣	៤៤៥.៤៥២	៧២១.៧២៧	៤៥៧.៥៦៣	៤២.៥៨៩	២៧.៥៨៤	២.២៦០.៨៨៨
គម្លាតតម្លៃអត្រាការប្រាក់សរុប	(២៤៨.៦៥៨)	(៤៨២.០៣២)	(៤៤២.៨៩៤)	៩៣៥.៥២៤	៥០៣.៥២៨	២២៣.៥០៧	៤៨៩.០១៥
សមមូលជាដុល្លារអាមេរិក	(៦១.៧៧៨.២៧២)	(១១៩.៧៥៩.៣៧៣)	(១១០.០៣៥.៤៨០)	២៣២.៤៣៨.១៥៣	១២៥.០៩៩.៨៩១	៥៥.៥២៩.៦៧៥	១២១.៤៩៤.៥៩៤

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.២ ហានិភ័យទីផ្សារ (ត)

(iii) ហានិភ័យអត្រាការប្រាក់ (ត)

	រហូតដល់១ ខែ	>១ ដល់ ៣ខែ	>៣ ដល់ ១២ខែ	>១ ដល់ ៥ឆ្នាំ	លើស ៥ឆ្នាំ	ពុំមានការប្រាក់	សរុប
	លានរៀល	លានរៀល	លានរៀល	លានរៀល	លានរៀល	លានរៀល	លានរៀល
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	១១៤.២៨៣	១១៤.២៨៣
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	២	-	៤០៤	-	-	១១៩.៧៤១	១២០.១៤៧
សមតុល្យនៅធនាគារ (*)	៧៩.៨៨៩	២៩.០៣៣	៧០.១៦៥	៦៨.៨៨០	-	-	២៤៧.៩៦៧
ឥណទានផ្តល់ដល់អតិថិជន (*)	៧៧.៨៥៦	៩៤.៧៥៧	៣០៥.១២៧	១.៤០៣.០៩៨	៥០៩.០០៩	-	២.៣៨៩.៨៤៧
មូលបត្របំណុលវាស់វែងតាមថ្លៃដើមដក លៃសំ (*)	-	-	-	៤.២៣២	-	-	៤.២៣២
ទ្រព្យសកម្មផ្សេងៗ (*)	៣.៥៣៧	៥០៣	១.១២៧	១.០១៩	៩៤	១.៧២៣	៨.០០៣
	១៦១.២៨៤	១២៤.២៩៣	៣៧៦.៨២៣	១.៤៧៧.២២៩	៥០៩.១០៣	២៣៥.៧៤៧	២.៨៨៩.៤៧៩
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់អតិថិជន	៤៣២.៤៨៤	៨៩.៤២០	៣៥០.៩១៥	២៤៥.៨៧០	១៥៥	-	១.១១៨.៨៤៤
ប្រាក់បញ្ញើរបស់ស្ថាប័នផ្សេងៗ	១៤.៧០២	-	១១.០៤៤	៨.១៧០	-	-	៣៣.៩១៦
បំណុលភតិសន្យា	-	-	-	-	-	៣១.២៦១	៣១.២៦១
ប្រាក់កម្ចី	២២.៧១១	៤០៧.៧៣៧	៤៣៩.៥០៩	២៨៤.៤៥៣	១៩.១៩៧	-	១.១៧៣.៦០៧
អនុបំណុល	-	-	៥.៧១៩	៣៥.៣៨២	១៦.៣៤០	-	៥៧.៤៤១
	៤៦៩.៨៩៧	៤៩៧.១៥៧	៨០៧.១៨៧	៥៧៣.៨៧៥	៣៥.៦៩២	៣១.២៦១	២.៤១៥.០៦៩
គម្លាតតម្លៃអត្រាការប្រាក់សរុប	(៣០៨.៦១៣)	(៣៧២.៨៦៤)	(៤៣០.៣៦៤)	៩០៣.៣៥៤	៤៧៣.៤១១	២០៤.៤៨៦	៤៦៩.៤១០
សមមូលជាដុល្លារអាមេរិក	(៧៦.៦៧៣.៩៦០)	(៩២.៦៣៧.០០០)	(១០៦.៩២២.៧៥៥)	២២៤.៤៣៦.០៤៧	១១៧.៦១៧.៥៣៩	៥០.៨០៤.១៦២	១១៦.៦២៤.០៣៣

(*) សមតុល្យមិនរួមបញ្ចូលសំវិធានធនខាតបង់ គិតត្រឹមកាលបរិច្ឆេទរាយការណ៍។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.៣ ហានិភ័យសន្ទនីយភាព

ហានិភ័យសន្ទនីយភាព គឺជាហានិភ័យ ដែលក្រុមហ៊ុនពុំមានលទ្ធភាពសងបំណុលកាតព្វកិច្ចរបស់ខ្លួន ដែលពាក់ព័ន្ធនឹងបំណុលហិរញ្ញវត្ថុ នៅពេលវាដល់កាលកំណត់សង និងពុំមានប្រាក់បង្វិល នៅពេលគេដកប្រាក់។ ផលវិបាកទាំងនេះអាច ធ្វើឱ្យក្រុមហ៊ុនខកខានក្នុងការបំពេញកាតព្វកិច្ចសងប្រាក់បញ្ញើជូនអតិថិជនឱ្យបានទាន់ពេលវេលា និងខកខានក្នុងការបំពេញកិច្ចសន្យាផ្តល់ប្រាក់កម្ចី។

គណៈគ្រប់គ្រង ត្រួតពិនិត្យសន្ទនីយភាព និងគ្រប់គ្រងការប្រមូលផ្តុំ ហើយនិងព័ត៌មាននៃកាលអវសានរបស់បំណុល។ ការត្រួតពិនិត្យ និងការវាយតម្លៃ មានលក្ខណៈ ជាស្ថានភាព សាច់ប្រាក់ប្រចាំថ្ងៃ និងរៀបចំគម្រោងសម្រាប់ថ្ងៃបន្ទាប់ សប្តាហ៍បន្ទាប់ និងខែបន្ទាប់ ពីព្រោះរយៈពេលទាំងនេះជាការិយបរិច្ឆេទគន្លឹះដ៏សំខាន់សម្រាប់ការគ្រប់គ្រងសន្ទនីយភាពគណៈគ្រប់គ្រង ត្រួតពិនិត្យពីបម្រែបម្រួលលើម្ចាស់ប្រាក់បញ្ញើសំខាន់ៗ និងធ្វើការប៉ាន់ស្មានពីការដកប្រាក់របស់ពួកគេ។

តារាងក្នុងទំព័របន្ទាប់ គឺជាការវិភាគពីបំណុលហិរញ្ញវត្ថុអនិស្សន្ធរបស់ក្រុមហ៊ុនតាមកាលអវសានដែលពាក់ព័ន្ធ ដោយផ្អែកលើការិយបរិច្ឆេទនៅសល់នាការបរិច្ឆេទរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ទៅនឹងកាលអវសានក្នុងកិច្ចសន្យា ឬតាមការប៉ាន់ស្មានកាលអវសាន។ ហានិភ័យរបស់ក្រុមហ៊ុនលើបំណុលហិរញ្ញវត្ថុអនិស្សន្ធផ្សេងៗ តាមកាលអវសាន គឺមិនមានចំនួនជាសាមញ្ញទេ ដូចនេះ ការវិភាគពីបំណុលហិរញ្ញវត្ថុអនិស្សន្ធ គឺមិនត្រូវបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទេ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.៣ ហានិភ័យសន្តិសុខភាព (ត)

	រហូតដល់១ខែ	>១ ដល់ ៣ខែ	>៣ ដល់ ១២ខែ	>១ ដល់ ៥ឆ្នាំ	លើស ៥ឆ្នាំ	សរុប
	លានរៀល	លានរៀល	លានរៀល	លានរៀល	លានរៀល	លានរៀល
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤						
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់អតិថិជន	៤៣៦.០៤០	១០៣.៨២៩	៥០៩.៥៥៤	៣១២.០៣៥	១៥៨	១.៣៦១.៦១៦
ប្រាក់បញ្ញើរបស់ស្ថាប័នផ្សេងៗ	៣៣.៣៧០	២.៣២៩	៦.៦៥៤	៣០.៣៨៦	២៤	៧២.៧៦៣
បំណុលភកិសន្យា	៨៤១	១.៦២៤	៨.៥៧៤	១៧.៧៥៧	៣.១៣៩	៣១.៩៣៥
ប្រាក់កម្ចី	៥.៩៥៩	៥៦.៤៩៦	២៥៤.៩៧៣	៥២៦.៩១០	១៤.៤៨៣	៨៥៨.៨២១
អនុបំណុល	៥៥១	១.១០១	១០.៤២៩	៥៤.៧៥៥	៣២.៦៨៩	៩៩.៥២៥
បំណុលហិរញ្ញវត្ថុសរុប	៤៧៦.៧៦១	១៦៥.៣៧៩	៧៩០.១៨៥	៩៤១.៨៤៣	៥០.៤៩៣	២.៤២៤.៦៦០
សមមូលជាដុល្លារអាមេរិក	១១៨.៤៤៩.៨៥៦	៤១.០៨៧.៨៧៣	១៩៦.៣១៩.២០២	២៣៣.៩៩៧.៩៩៩	១២.៥៤៤.៩៨៦	៦០២.៣៩៩.៩១៦
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣						
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់អតិថិជន	៤៣៦.៨១៥	៩៧.៣២៦	៣៧៤.០៦៥	២៦០.០៧៧	១៥៥	១.១៦៨.៤៣៨
ប្រាក់បញ្ញើរបស់ស្ថាប័នផ្សេងៗ	១៤.៧៨២	១៥២	១១.៥៦៨	៨.២១៤	-	៣៤.៧១៦
បំណុលភកិសន្យា	៩១០	១.៨៤៣	៦.៧៩២	២២.៦៥២	៥.០៤៥	៣៧.២៤២
ប្រាក់កម្ចី	១៣១.៨៤៥	១០៣.៧៨៤	៤៦៧.៧៦០	៥៤១.៥៤០	១៩.៣៧៥	១.២៦៤.៣០៤
អនុបំណុល	៤២៥	៨៤៩	៩.៣៨៨	៤៧.៦៥៤	១៧.៦០២	៧៥.៩១៨
បំណុលហិរញ្ញវត្ថុសរុប	៥៨៤.៧៧៧	២០៣.៩៥៤	៨៦៩.៥៩៣	៨៤០.១៣៧	៤២.១៧៧	២.៥៨០.៦១៨
សមមូលជាដុល្លារអាមេរិក	១៤៣.១៥១.៩៩៩	៤៩.៩២៧.៣៤៣	២១២.៨៦៩.៨៥១	២១៥.៤៥៦.០១១	១០.៣២៥.០៤២	៦៣១.៧៣០.២៤៦

គ្រឹះស្ថានប្រតិបត្តិការហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.៣ ហានិភ័យសន្ទនីយភាព (ត)

ក្រុមហ៊ុន ធ្វើការវិភាគពីកាលអវសាន្តចំពោះបំណុលហិរញ្ញវត្ថុ ដែលបង្ហាញពីកាលអវសាន្តកិច្ចសន្យានៅសល់។ ទោះយ៉ាងណា ក្រុមហ៊ុនឃ្លាំមើលទ្រព្យសម្បត្តិដែលមានដើម្បីគ្រប់គ្រងហានិភ័យសន្ទនីយភាពជាប្រចាំ ហើយក្រុមហ៊ុនអាចទទួលបានមូលនិធិបណ្តោះអាសន្នពីឥណទានវិបារូបន៍ជាមួយធនាគារផ្សេងទៀត គ្រប់ពេលដែលក្រុមហ៊ុនប្រឈមនឹងបញ្ហាសន្ទនីយភាព។

ទុនបម្រុងសន្ទនីយភាព

ក្រុមហ៊ុនរក្សាទុក ទ្រព្យសកម្មដែលអាចប្តូរជាសាច់ប្រាក់បាន ដែលជាប្រភពចម្បងនៃសន្ទនីយភាពនៅក្នុងសេណារីយ៉ូប្រែស្តស។ សមាសភាពរបស់វាគឺអាស្រ័យលើដែនកំណត់ដែលត្រូវបានរចនាឡើងដើម្បីកាត់បន្ថយហានិភ័យប្រមូលផ្តុំ ដែលត្រូវបានត្រួតពិនិត្យជាប្រចាំ។ ទុនបម្រុងសន្ទនីយភាពរបស់ ក្រុមហ៊ុនត្រូវបានវិភាគខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	តម្លៃយោង	តម្លៃសមស្រប	តម្លៃយោង	តម្លៃសមស្រប
	លានរៀល	លានរៀល	លានរៀល	លានរៀល
សាច់ប្រាក់ក្នុងដៃ	៩៨.៨៤២	២៤.៥៥៧.០០៨	១១៤.២៨៣	២៧.៩៧៦.៣៦៥
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	១៤៩.៥០៣	៣៧.១៤៣.៦៦២	១១៩.៧៤១	២៩.៣១២.៣៧០
សមតុល្យនៅធនាគារផ្សេងៗ	៥២.៩៦២	១៣.១៥៨.៤០៤	១០០.៣២១	២៤.៥៥៨.៤១៨
ប្រាក់តម្កល់តាមច្បាប់	១៤៨.៦៨៤	៣៦.៩៤០.០៨១	១៦២.១៤៤	៣៩.៦៩២.៧១៣
កម្រិតឥណទានមិនទាន់ដក - មាន				
ការធានា	៨.០០០	១.៩៨៧.៥៧៨	-	-
កម្រិតឥណទានមិនទាន់ដក - មិនមានការធានា	២០.០០០	៤.៩៦៨.៩៤៤	៥២៦.៩៧៦	១២៩.០០២.៦៩៣
	៤៧៧.៩៩១	១១៨.៧៥៥.៦៧៧	១.០២៣.៤៦៤	២៥០.៥៤២.៥៥៩

គ្រឹះស្ថានប្រតិបត្តិការហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.៣ ហានិភ័យសន្ទនីយភាព (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដើម្បីគាំទ្រដល់មូលនិធិនាពេលអនាគត

	បានដាក់បន្ទុក		មិនបានដាក់បន្ទុក	
	ត្រូវបានដាក់ជា			
	ទ្រព្យបញ្ចាំ (i)	ផ្សេងៗ (ii)	តំលៃយោង	
	លានរៀល	លានរៀល	លានរៀល	លានរៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				
សាច់ប្រាក់ក្នុងដៃ	-	៩៨.៨៤២	៩៨.៨៤២	២៤.៥៥៧.០០៨
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៤០១	១៥២.៥០៦	១៥២.៩០៧	៣៧.៩៨៩.៣៥៧
សមតុល្យនៅធនាគារផ្សេងៗ	៩២.៨៤៣	៥២.៦២៥	១៤៥.៤៦៨	៣៦.១៤១.០៩៤
ឥណទានផ្តល់ដល់អតិថិជន	-	២.២២១.៥៧១	២.២២១.៥៧១	៥៥១.៩៤៣.១៧៤
មូលបត្របំណុលរ៉ាប់រងតាមថ្លៃដើម ដករំលស់	-	៤.០៩៩	៤.០៩៩	១.០១៨.៤៧២
	<u>៩៣.២៤៤</u>	<u>២.៥២៩.៦៩៣</u>	<u>២.៦២២.៨៨៧</u>	<u>៦៥១.៦៤៩.១០៥</u>
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣				
សាច់ប្រាក់ក្នុងដៃ	-	១១៤.២៨៣	១១៤.២៨៣	២៧.៩៧៦.៣៦៥
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៤០៦	១១៩.៧៤១	១២០.១៤៧	២៩.៤១១.៨៦៦
សមតុល្យនៅធនាគារផ្សេងៗ	១៤៧.៦៤៦	៩៩.២៣៦	២៤៦.៨៨២	៦០.៤៣៦.៣០៤
ឥណទានផ្តល់ដល់អតិថិជន	-	២.២៦៤.០៤៣	២.២៦៤.០៤៣	៥៥៤.២៣៣.២៣៣
មូលបត្របំណុលរ៉ាប់រងតាមថ្លៃដើម ដករំលស់	-	៤.១៤៦	៤.១៤៦	១.០១៥.០០៥
	<u>១៤៨.០៥២</u>	<u>២.៦០១.៤៤៩</u>	<u>២.៧៤៥.៥០១</u>	<u>៦៧៣.០៧២.៧៧៣</u>

- (i) នេះតំណាងឱ្យសមតុល្យនៅ ធនាគារជាតិនៃកម្ពុជា សម្រាប់ FAST និង CSS របស់ខ្លួនឈមនឹងឥណទានវិបារូបន៍ និងសមតុល្យនៅធនាគារផ្សេងៗដែលបានដាក់ជាទ្រព្យធានា។
- (ii) នេះតំណាងឱ្យទ្រព្យសកម្មដែលមិនត្រូវបានហាមឃាត់សម្រាប់ប្រើប្រាស់ជាទ្រព្យបញ្ចាំ ប៉ុន្តែក្រុមហ៊ុននឹងមិនពិចារណាថាអាចយកបានភ្លាមៗដើម្បីធានាមូលនិធិនៅក្នុងដំណើរការអាជីវកម្មធម្មតានោះទេ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.៤ តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុរួមមាន ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ។ តម្លៃសមស្របគឺជាតម្លៃដែលនឹងត្រូវទទួលបានពីការលក់ទ្រព្យសកម្ម ឬបានបង់ដើម្បីផ្ទេរបំណុលក្នុងប្រតិបត្តិការដែលត្រឹមត្រូវរវាងអ្នកចូលរួមទីផ្សារតាមកាលបរិច្ឆេទវាស់វែង។ ព័ត៌មានដែលបានបង្ហាញគឺមានការប៉ាន់ស្មានតម្លៃសមស្របគិតត្រឹមកាលបរិច្ឆេទរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

(ក) ឧបករណ៍ហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្រប

ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ក្រុមហ៊ុនវាស់វែងតាម FVOCI ក្នុងការវិវាយតម្លៃបត្រមូលធនមិនទាន់ចុះបញ្ជី នៅពេលដែលតម្លៃយោងរបស់វាត្រូវបានកំណត់ដោយផ្អែកលើតម្លៃបច្ចុប្បន្ន និងអត្រាអប្បបរមា ដែលបានប្រើត្រូវបានកែតម្រូវចំពោះភាគីដៃគូ ឬហានិភ័យម្ចាស់ឥណទាន។

ហានិភ័យឧបករណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានវាស់វែងតាមតម្លៃសមស្រប គឺមិនមានចំនួនជាសារវន្តទេ ដូចនេះ ការវិភាគបន្ថែមទៀត គឺមិនត្រូវបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទេ។

(ខ) ឧបករណ៍ហិរញ្ញវត្ថុមិនវាស់វែងតាមតម្លៃសមស្រប

គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។

ការប៉ាន់ស្មានតម្លៃសមស្របផ្អែកទៅតាមវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

i) ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ

សមតុល្យនៅធនាគារផ្សេងៗ រួមមាន គណនីចរន្តដែលមិនមានការប្រាក់ ប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើមានកម្រិត។ តម្លៃយោងនៃប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារកណ្តាល និងធនាគារផ្សេងៗ មាន តម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះភាគច្រើនគឺជាគណនីចរន្ត គណនីសន្សំ និងប្រាក់បញ្ញើរយៈពេលខ្លី។

ii) ឥណទាន និង បុរេប្រទានអតិថិជន

ឥណទានអតិថិជនគឺជាសំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុកសុទ្ធ ដែលបានកំណត់ទៅតាមតម្រូវការ CIFRS ៩ ដូចខាងក្រោម។

ចំពោះឥណទានដែលមានអត្រាថេរ ដែលមានកាលកំណត់នៅសល់តិចជាង១ឆ្នាំ ជាទូទៅតម្លៃយោងរបស់វាគឺជាតម្លៃសមស្របប៉ាន់ស្មានរបស់វា។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.៤ តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

ii) ឥណទាន និង បុរេប្រទានអតិថិជន (ត)

ចំពោះឥណទានដែលមានអត្រាថេរ និងមានកាលកំណត់នៅសល់១ឆ្នាំ ឬលើសពី១ឆ្នាំ តម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយធ្វើអប្បហារលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត និងប្រើអត្រាការប្រាក់របស់ឥណទាននាពេលបច្ចុប្បន្ន ដោយសារអត្រាការប្រាក់តាមទីផ្សាររបស់ឥណទាន មានហានិភ័យឥណទាន និងកាលកំណត់ប្រហាក់ប្រហែលគ្នា ហើយត្រូវបានវាយតម្លៃថាមានភាពខុសគ្នាតិចតួច ជាមួយនឹងអត្រាការប្រាក់របស់ឥណទានតាមកិច្ចសន្យា។ ជាលទ្ធផល តម្លៃសមស្របនៃឥណទាននិងបុរេប្រទានអតិថិជនរយៈពេលវែង អាចមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វានាកាលបរិច្ឆេទរាយការណ៍។

iii) ការវិនិយោគបំណុល

តម្លៃសមស្របនៃការវិនិយោគបំណុល ដែលមានកាលកំណត់តិចជាង ១ ឆ្នាំមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារការវិនិយោគបំណុលទាំងនេះមានរយៈពេលខ្លី។ តម្លៃសមស្របនៃការវិនិយោគបំណុល ដែលមានកាលកំណត់លើសពី១ឆ្នាំ ត្រូវបានគេរំពឹងថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារក្រុមហ៊ុនបានផ្តល់អត្រាការប្រាក់ប្រហាក់ប្រហែលគ្នា ទៅនឹងឧបករណ៍ដែលមានកាលកំណត់ និងលក្ខខណ្ឌឥណទានស្រដៀងគ្នាដែរ។

iv) ប្រាក់បញ្ញើរបស់ធនាគារ ប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និង ប្រាក់បញ្ញើរបស់អតិថិជន

តម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារ ប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន ដែលមានកាលកំណត់តិចជាង ១ ឆ្នាំមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារប្រាក់បញ្ញើទាំងនេះមានរយៈពេលខ្លី។ តម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ និង ប្រាក់បញ្ញើរបស់អតិថិជន ដែលមានកាលកំណត់លើសពី១ឆ្នាំ ត្រូវបានគេរំពឹងថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារក្រុមហ៊ុនបានផ្តល់អត្រាការប្រាក់ប្រហាក់ប្រហែលគ្នា ទៅនឹងឧបករណ៍ដែលមានកាលកំណត់ និងលក្ខខណ្ឌឥណទានស្រដៀងគ្នាដែរ។

តម្លៃសមស្របប៉ាន់ស្មាននៃប្រាក់បញ្ញើដែលមិនមានកាលកំណត់ រាប់ទាំងប្រាក់បញ្ញើដែលគ្មានការប្រាក់ប្រាក់បញ្ញើដែលអាចដកបានតាមតម្រូវការ គឺជាចំនួនទឹកប្រាក់ដែលត្រូវសងនាកាលបរិច្ឆេទរាយការណ៍។

v) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុផ្សេងៗ

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វាដោយសារគណនីទាំងនេះមិនមានតម្លៃប្រែប្រួលជាសារវន្តទៅតាមអត្រាទីផ្សារទេ។

គ្រឹះស្ថានទីក្រុងហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.៤ តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

vi) ប្រាក់កម្ចី និងអនុបំណុល

ប្រាក់កម្ចី និងអនុបំណុល មិនត្រូវបានដាក់លក់លើទីផ្សារសកម្មទេ ហើយតម្លៃសមស្របរបស់វាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។

ប្រាក់កម្ចី មិនត្រូវបានដាក់លក់លើទីផ្សារសកម្មទេ ហើយតម្លៃសមស្របរបស់វាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។

តម្លៃសមស្របនៃប្រាក់កម្ចី និងអនុបំណុល ត្រូវបានប៉ាន់ស្មានដោយការធ្វើអប្បបរមាលំហូរសាច់ប្រាក់នាពេលអនាគតរំពឹងទុក ដោយប្រើអត្រាការប្រាក់ទីផ្សារដែលអាចអនុវត្តបានសម្រាប់ប្រាក់កម្ចី ដែលមានទម្រង់ហានិភ័យស្រដៀងគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ មានតែកិច្ចសន្យាអត្រាការប្រាក់ប៉ុណ្ណោះ ដែលត្រូវបានបញ្ជាក់ និងផ្តល់ឱ្យដោយអ្នកខ្ចីប្រាក់ដែលមាន គិតត្រឹមកាលបរិច្ឆេទរាយការណ៍ ជំនួសឱ្យអត្រាការប្រាក់ទីផ្សារដែលអាចអនុវត្តបាន។ ក្រុមហ៊ុនជឿជាក់ថា កិច្ចសន្យាអត្រាការប្រាក់ គឺមិនមានភាពខុសគ្នាសំខាន់ៗទៅនឹងអត្រាការប្រាក់ទីផ្សារ ដែលកំពុងមាននៅលើមូលដ្ឋានដែលមិនមានការផ្លាស់ប្តូរអត្រាការប្រាក់ បន្ទាប់ពីសាច់ប្រាក់របស់អ្នកខ្ចីប្រាក់ លើទម្រង់ហានិភ័យឥណទានរបស់ក្រុមហ៊ុន គិតត្រឹមកាលបរិច្ឆេទរាយការណ៍។ ផ្អែកលើមូលដ្ឋាននេះ តម្លៃសមស្របនៃប្រាក់កម្ចី និងអនុបំណុលមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា គិតត្រឹមកាលបរិច្ឆេទរាយការណ៍។

៣៨.៥ ហានិភ័យដើមទុន

ហានិភ័យដើមទុន គឺជាហានិភ័យដែលក្រុមហ៊ុនមិនមានធនធានដើមទុនគ្រប់គ្រាន់សម្រាប់បំពេញតាមការតម្រូវអប្បបរមា ដើម្បីគាំទ្រដល់ការវាយតម្លៃចំណាត់ថ្នាក់ឥណទានរបស់ខ្លួននិងដើម្បីគាំទ្រដល់កំណើន និងជម្រើសយុទ្ធសាស្ត្ររបស់ខ្លួន។

យុទ្ធសាស្ត្ររបស់ក្រុមហ៊ុន គឺដើម្បីរក្សាមូលដ្ឋានមូលធនដ៏រឹងមាំដើម្បីរក្សាទំនុកចិត្តទីផ្សារ និងទ្រទ្រង់ការអភិវឌ្ឍន៍អាជីវកម្មបន្តទៀត។ ផលប៉ះពាល់នៃកម្រិតដើមទុនលើផលដែលបានមកវិញរបស់ម្ចាស់ភាគហ៊ុន គឺត្រូវបានទទួលស្គាល់ ហើយក្រុមហ៊ុនក៏បានទទួលស្គាល់ពីការតម្រូវនៃការរក្សាតុល្យភាពរវាងប្រាក់ចំណេញខ្ពស់ដែលអាចមកពីអត្រាជំពាក់ធំជាង និងសារៈប្រយោជន៍ និងសុវត្ថិភាពដែលទទួលបានដោយមានជំហរដើមទុនសមរម្យ។

និយ័តករនាំមុខរបស់ក្រុមហ៊ុន គឺធនាគារជាតិនៃកម្ពុជា ជាអ្នកកំណត់និងត្រួតពិនិត្យការតម្រូវដើមទុនសម្រាប់ក្រុមហ៊ុនទាំងមូល។

គ្រឹះស្ថានហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.៥ ហានិភ័យដើមទុន

ការគ្រប់គ្រងហានិភ័យដើមទុន

ដូចគ្នានឹងហានិភ័យសន្ទនីយភាព និងហានិភ័យទីផ្សារ ALCO ទទួលខុសត្រូវក្នុងការប្រាកដថាការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃហានិភ័យមូលធនទូទាំងក្រុមហ៊ុន។

ហានិភ័យដើមទុនត្រូវបានវាស់វែង និងត្រួតពិនិត្យដោយប្រើប្រាស់ការកំណត់ដែលបានគណនាស្របតាមការតម្រូវរបស់ធនាគារជាតិនៃកម្ពុជា។

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសស្តីពីប្រាក់ដើមបម្រុង នៅតាមស្ថាប័នធនាគារ និងហិរញ្ញវត្ថុ។ យោងតាមមាត្រា២២នៃប្រកាសនេះ ស្ថាប័នត្រូវអនុវត្តតាមសំវិធានធនទាក់ទងនឹងទ្រនាប់ដើមទុនខនស្មើសន្ធឹកតិច៥០ភាគរយនៃប្រាក់ទ្រនាប់ដើមទុន ដែលត្រូវបន្ថែមត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ និងអនុវត្តឱ្យបានពេញលេញត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២០។

នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជាបានចេញសារាចរស្តីពីការអនុវត្តប្រកាសស្តីពីទ្រនាប់ដើមទុននៅតាមស្ថាប័នធនាគារ និងហិរញ្ញវត្ថុដែលកំណត់នូវទ្រនាប់ដើមទុនខោនធ្វើស៊ីឃ្លីខលក្នុងកម្រិត០% រហូតដល់មានសេចក្តីប្រកាសថ្មីចេញ។

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ធនាគារជាតិ នៃ កម្ពុជា បានចេញផ្សាយលិខិត ធ៧-០២៤-១៧១៨ ដល់គ្រឹះស្ថានហិរញ្ញវត្ថុ ជូនដំណឹងថា អត្រាអនុបាតដើមទុនសន្សំសន្សំនឹងនៅត្រឹម ១,២៥% រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

ក្រុមហ៊ុនបានអនុវត្តតាមការតម្រូវដើមទុនដែលបានកំណត់ពីខាងក្រៅទាំងអស់ពេញមួយឆ្នាំ។

គោលដៅរបស់ក្រុមហ៊ុនក្នុងការគ្រប់គ្រងដើមទុន ដែលជាគោលគំនិតទូលំទូលាយជាង 'មូលធន' នៅលើតារាងសមតុល្យគឺ៖

- ដើម្បីអនុវត្តតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារកណ្តាល
- ដើម្បីការពារលទ្ធភាពរបស់ធនាគារក្នុងការបន្តជានិរន្តរភាពអាជីវកម្ម ដើម្បីឱ្យអាចបន្តផ្តល់ផលចំណេញសម្រាប់ការិយាល័យកណ្តាល និងអត្ថប្រយោជន៍ឱ្យភាគីផ្សេងៗដែលពាក់ព័ន្ធ និង
- ដើម្បីរក្សាមូលដ្ឋានដើមទុនជំរើងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍អាជីវកម្ម។

ធនាគារកណ្តាលតម្រូវឱ្យធនាគារពាណិជ្ជទាំងអស់ i) រក្សាតម្រូវការដើមទុនអប្បបរមា ii) រក្សាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនយ៉ាងហោចណាស់ស្មើនឹងដើមទុនអប្បបរមា និង iii) អនុលោមតាមអនុបាតភាពរួចបំណុលសាច់ប្រាក់ងាយស្រួល និងអនុបាតសំខាន់ៗផ្សេងៗ។

គ្រឹះស្ថានប្រតិបត្តិការហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៨.៥ ហានិភ័យដើមទុន

តារាងខាងក្រោមសង្ខេបសមាសភាពនៃដើមទុនបទប្បញ្ញត្តិ។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
ដើមទុនថ្នាក់ទី១				
ដើមទុន	២៧៣.៦៦២	៦៧.៩៩០.៦៧១	២៧៣.៦៦២	៦៦.៩៩២.០៣២
ទុនបម្រុងក្រៅពីទុនបម្រុងកំណត់តម្លៃឡើងវិញ	១៧១.៥១១	៤២.៦១១.៣៣៤	១៧៣.៦៧៤	៤២.៥០៧.១០៥
ប្រាក់ចំណេញសុទ្ធ សម្រាប់ឆ្នាំ				
ហិរញ្ញវត្ថុចុងក្រោយ	៨.៩៦២	២.២០១.៥៧១	២២.៨៥៥	៥.៥៦០.៨០៥
ចំណេញរក្សាទុក	៦៨.២៤៥	១៦.៧១១.៧៥៤	៤៨.៣៤១	១១.៨៧៥.៨១៦
ខ្ទង់ផ្សេងៗ	២២.៤២៥	៥.៥៧១.៥១៧	២២.៤២៥	៥.៤៨៩.៦៨៣
ដក៖ ទ្រព្យសកម្មអរូបី និងកេរ្តិ៍ឈ្មោះ				
អាជីវកម្ម	(៦.១៧៩)	(១.៥៣៥.១៧២)	(៦.២៩៧)	(១.៥៤១.៦១០)
ដក៖ កម្ចីទៅឱ្យភាគីពាក់ព័ន្ធ	(៨.៥៥៧)	(២.១២៦.០១៧)	(៧.៤៧៩)	(១.៨៣០.៧៣០)
	<u>៥៣០.០៦៩</u>	<u>១៣១.៤២៥.៦៥៨</u>	<u>៥២៧.១៨១</u>	<u>១២៩.០៥៣.១០១</u>
ដើមទុនថ្នាក់ទី២ - ដើមទុនបន្ថែម				
សំវិធានធនទូទៅ	២២.៤៥៤	៥.៥៧៨.៦១៧	២៥.១២៩	៦.១៥១.៥៣៨
អនុបំណុល (*)	៧៥.៦៧០	១៨.៨០០.០០០	៥៨.០០៧	១៤.២០០.០០០
	<u>៩៨.១២៤</u>	<u>២៤.៣៧៨.៦១៧</u>	<u>៨៣.១៣៦</u>	<u>២០.៣៥១.៥៣៨</u>
និយតកម្មតម្លៃសុទ្ធ	<u>៦២៨.១៩៣</u>	<u>១៥៥.៨០៤.២៧៥</u>	<u>៦១០.៣១៧</u>	<u>១៤៩.៤០៤.៦៣៩</u>

(*) នេះតំណាងឱ្យចំនួនប្រាក់ដើមដែលនៅសេសសល់។